



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
LOLC (Cambodia) Plc.

របាយការណ៍
ប្រចាំឆ្នាំ ២០២១

របាយការណ៍
ប្រចាំឆ្នាំ ២០២១

ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ជាស្ថាប័នដែលផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្ត ខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។



បេសកកម្ម

បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវ បរិយាបន្ន ហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។

គុណតម្លៃ



ការទំនាក់ទំនងជាមួយអតិថិជន

អាទិភាពទីមួយរបស់យើងគឺធានាថា អតិថិជនមានការពេញចិត្តទាំងស្រុង ចំពោះការបម្រើសេវារបស់យើង។



គុណភាព

យើងនឹងខិតខំបម្រើអតិថិជនរបស់យើង ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពបំផុត។



ភាពទីវិទ្យា និងអព្យាក្រឹត

យើងបម្រើប្រជាជនក្រីក្រទៅតាមតម្រូវការ ជាមូលដ្ឋាន ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។



សុចរិត យុត្តិធម៌ និងភាពស្មោះត្រង់

ការទុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម របស់យើងហើយយើងនឹងមិនធ្លាក់បាត់ ទស្សនៈនេះឡើយ។



គុណភាពសង្គម និង ផលចំណេញរបស់ស្ថាប័ន

គុណភាពនេះធានាអនាគតរបស់ អតិថិជនយើង និងខ្លួនយើង។



ការគោរពវិន័យ

យើងមានជំនឿលើការគោរពច្បាប់របស់ ក្រុមហ៊ុន អ្នកដែលពាក់ព័ន្ធ និងប្រទេស។



ការអប់រំ

យើងមានជំនឿថា ការអប់រំគឺជាមូលដ្ឋានគ្រឹះ នៃភាពជ័យជម្នះយូរអង្វែង។



ការខិតខំប្រឹងប្រែងធ្វើការងារ


យើងមានជំនឿថា ការជឿជាក់លើអនាគតរបស់យើង នឹងត្រូវបានធានាតាមរយៈការខិតខំប្រឹងប្រែងជាអតិបរមា ចំពោះការទទួលខុសត្រូវរបស់យើង។

សមិទ្ធផលហិរញ្ញវត្ថុជាក់ស្តែង


សមិទ្ធផលសម្រេចបាន

	២០១៩	២០២០	២០២១
ផលបំត្រឥណទានដុល (ដុល្លារ)	៧៧២.២១៤.២៦៥	៨៥៥.៩២១.៦១១	១.០៣៦.២៨០.៨៧៥
ទ្រព្យសកម្មសរុប (ដុល្លារ)	១.០០៩.៣៥១.៥០៤	១.០៧១.៥២៨.៩៩៤	១.២១១.៣៥៥.១៥៦
មូលធនភាគទុនិក (ដុល្លារ)	១៣៥.៨០៥.៤៤១	១៨១.១៧៦.២១៦	២៣៤.៤៥៧.៩៨២
ប្រាក់ចំណេញសុទ្ធ (ដុល្លារ)	៣៤.០២០.១១៨	៤៥.៣៩២.៨១០	៥៣.២៨១.៧៦៦
ចំនួនអតិថិជនឥណទាន	២៩៤.១៥២	៣០៣.៥៥៥	៣១៨.៣៥៤
សមតុល្យប្រាក់បញ្ញើ (ដុល្លារ)	៤៥៧.៦៦១.៤៧០	៥៣៦.០១៩.៩១៨	៥៨១.៩៣៧.១២១
ចំនួនគណនីប្រាក់បញ្ញើ	៣៨១.៦១៣	៤៦១.៧៧៥	៥៣២.១៦៩
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	៣៣៦.០០២	៤០១.៦៦០	៤៦២.១២៥
ចំនួនសាខា (រួមបញ្ចូលការិយាល័យកណ្តាល)	៧៩	៧៩	៨១
ចំនួនបុគ្គលិក	២.៧៥៧	៣.១៤០	៣.២៩៧
ចំណាយប្រតិបត្តិការ/ផលបំត្រឥណទាន	៦,០៧%	៤,៨៦%	៥,០២%
ហានិភ័យឥណទានធំជាង ៣០ថ្ងៃ	០,៦១%	១,២៧%	២,០៥%
អនុបាតឥណទានលុបចេញពីបញ្ជី	០,២៧%	០,២៣%	០,២១%
អនុបាតសោធនភាព	២០,០៥%	២៣,៩៩%	២៦,៨០%
អនុបាតបំណុលធៀបមូលធនភាគទុនិក	៦,៤x	៤,៩x	៤,២x
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសំវិធានធន)	៥២,៥៣%	៤៨,៣៤%	៤៤,៤៨%
អត្រាចំណេញពីទ្រព្យសកម្ម	៣,១៩%	៤,២៥%	៤,៨០%
អត្រាចំណេញពីមូលធនភាគទុនិក	៣២,៦៨%	២៧,៩០%	២៦,៣៤%


ផលបំត្រឥណទានសរុប
(គិតជាលានដុល្លារ)




អតិថិជនឥណទានសកម្ម
(គិតជាពាន់នាក់)




ប្រាក់ចំណេញសុទ្ធ
(គិតជាលានដុល្លារ)




ហានិភ័យឥណទានធំជាង ៣០ថ្ងៃ



អត្រាចំណេញពីទ្រព្យសកម្ម



អត្រាចំណេញពីមូលធនភាគទុនិក



មាតិកា

	ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	៦
	របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ	៨
១	អំពី អិលអូអិលស៊ី	
	ចក្ខុវិស័យប្រទេសកម្ពុជា	១១
	អំពី អិលអូអិលស៊ី	១២
	ប្រវត្តិ អិលអូអិលស៊ី	១៣
	ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម	១៤
	សកម្មភាពចម្បងរបស់ អិលអូអិលស៊ី	១៥
២	អំពី លទ្ធកម្ម	
	ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ	១៦
	និន្នាការនៃផលិតផល	១៧
	សមិទ្ធផលអាជីវកម្ម	១៨
	សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ	២៣
	ទស្សនវិស័យអំពីអតិថិជន	២៥
	ការអភិវឌ្ឍធនធានមនុស្ស	២៥
៣	អំពី ការគ្រប់គ្រងសកម្មភាពសង្គម និងបរិស្ថាន	
	ការពន្យល់អត្ថន័យនៃបេសកកម្មរបស់យើង	២៧
	ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី	២៧
	ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម	២៨
	ការវាស់វែងកម្រិតចាកផុតពីភាពក្រីក្ររបស់អតិថិជនតាមរយៈ PPI	២៩
	ការវិភាគផលប៉ុន្តែងនានា និងប្រាក់ចំណេញ តាមកម្រិតភាពក្រីក្ររបស់អតិថិជន	២៩
	ការបកប្រែគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទៅជាការអនុវត្តជាក់ស្តែង	៣១
	កម្ចីបៃតង (Green Lending)	៣២
	កម្ចីទឹកស្អាត និងអនាម័យ (WASH Loan)	៣២
	ការអប់រំចំណេះដឹងហិរញ្ញវត្ថុ	៣៣
	សកម្មភាពសង្គមផ្សេងៗ	៣៣
៤	អភិបាលកិច្ច	
	រចនាសម្ព័ន្ធភាគទុនិក	៣៤
	រចនាសម្ព័ន្ធនៃការគ្រប់គ្រង	៣៥
	គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់អភិបាលកិច្ចសាជីវកម្ម	៣៦
	តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល	៤០
	របាយការណ៍ក្រុមប្រឹក្សាភិបាល	៤១
	គណៈគ្រប់គ្រង	៤៣
	ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង	៥២
៥	របាយការណ៍បរិស្ថាន និងរបាយការណ៍សង្គមករា	
	របាយការណ៍ក្រុមប្រឹក្សាភិបាល	៥៥
	របាយការណ៍សវនករឯករាជ្យ	៥៨
	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦៥
	របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	៦៦
	របាយការណ៍បម្រែបម្រួលមូលធន	៦៧
	របាយការណ៍លំហូរសាច់ប្រាក់	៦៨
	កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៦៩
	បណ្តាញប្រតិបត្តិការរបស់ អិលអូអិលស៊ី	១៣៨

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



“ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាឆ្នាំដែល អិលអូអិលស៊ី (ខេមបូឌា) បានបង្ហាញនូវភាពធនធាន និងសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌផ្លាស់ប្តូរ ដើម្បីបន្តកំណើនប្រកបដោយការទទួលខុសត្រូវ។ ”

លោក ប៊្រិនលី ដេ ហ្ស៊ីលី
ប្រធានក្រុមប្រឹក្សាភិបាល
នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

អិលអូអិលស៊ី បានអនុវត្តប្រតិបត្តិការប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីប្រឈមនឹងផលប៉ះពាល់អវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ច។ ជាមួយនឹងការគាំទ្រផ្នែកបច្ចេកវិទ្យាឌីជីថលធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ី (ខេមបូឌា) អាចបន្តផ្តល់ការអនុគ្រោះដល់អតិថិជន តាមរយៈការផ្តល់ រយៈពេល អនុគ្រោះដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានពេលវេលាក្នុងការ ចាប់ផ្តើមអាជីវកម្មឡើងវិញ។ យើងនឹងបន្តពិនិត្យមើល អតិថិជនទាំងនេះ យ៉ាងជិតស្និទ្ធ និងប្តេជ្ញាផ្តល់នូវការគាំទ្រដែលចាំបាច់ដល់ពួកគាត់។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើនតម្រូវការដើម្បីពង្រីកការ អភិវឌ្ឍសេវាហិរញ្ញវត្ថុឌីជីថល។ អិលអូអិលស៊ី បានសម្របខ្លួនយ៉ាង ឆាប់រហ័សទៅនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែបឌីជីថល ដើម្បី រៀបចំខ្លួនរួចជាស្រេចក្នុងការរស់នៅជាមួយបរិបទថ្មីនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២១ អិលអូអិលស៊ី បានផ្តល់នូវបណ្តាញធនាគារឌីជីថល យ៉ាងសម្បូរបែបដល់អតិថិជនរបស់ខ្លួនដូចជា កម្មវិធីធនាគារចល័ត iPay Mobile Banking Application សេវាធនាគារតាម អ៊ិនធើណែត សេវាទូទាត់សងប្រាក់តម្លៃរាយ (RFT) សេវាទូទាត់រហ័ស (FAST) និង ប្រព័ន្ធចាតង។ ជាមួយនឹងបណ្តាញធនាគារ ឌីជីថលទាំងនេះ អតិថិជន របស់ អិលអូអិលស៊ី អាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងយ៉ាង ងាយស្រួលពីទូរស័ព្ទដៃបានគ្រប់ពេលវេលាដោយពុំចាំបាច់ធ្វើដំណើរ ទៅធ្វើប្រតិបត្តិការនៅការិយាល័យសាខា។ បន្ថែមលើនេះ អិលអូអិលស៊ី បាននឹងកំពុងដាក់ឱ្យប្រើប្រាស់សាកលវង្សនូវប្រព័ន្ធធនាគារតាម Tablets សម្រាប់បុគ្គលិកនៅសហគមន៍ ដើម្បីធ្វើឱ្យសេវាកម្មអតិថិជន កាន់តែល្អប្រសើរឡើង និងបង្កើនប្រសិទ្ធភាពការងារហើយ អិលអូអិលស៊ី គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅគ្រប់សាខាទាំងអស់នៅក្នុង ត្រីមាសទី១ ឆ្នាំ២០២២។

គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី បានបង្ហាញនូវ ភាពរឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃម៉ាក្រូ សេដ្ឋកិច្ច និងការផ្លាស់ប្តូរបណ្តាលមកពីកូវីដ-១៩ ទន្ទឹមគ្នានឹងការ ធានាបាននូវអនុលោមភាពលើវាល់ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ។ អិលអូអិលស៊ី (ខេមបូឌា) អនុលោមតាមរាល់បទប្បញ្ញត្តិ និងអនុបាត ជីវីងម៉ា ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៩ មក អិលអូអិលស៊ី បាន និងកំពុងអនុវត្តស្តង់ដារគណនេយ្យ IFRS ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ និងជា ពិសេស IFRS9 ដើម្បីអនុលោមពេញលេញ តាមប្រកាសស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធានធនលើអ៊ីម៉ែរ៉ែមន។ បន្ថែមលើ នេះ អិលអូអិលស៊ី ធ្វើប្រតិបត្តិការក្នុងក្របខណ្ឌអភិបាលកិច្ច មួយដែលរួមបញ្ចូលគ្នារវាងបទប្បញ្ញត្តិអភិបាលកិច្ចសាជីវកម្មដែលចេញ

ដោយធនាគារជាតិនៃកម្ពុជា និងចំណុចល្អៗនៃអភិបាលកិច្ចសាជីវកម្ម ដទៃទៀត ដើម្បីធានាបាននូវអភិបាលកិច្ចដែលមានគុណភាពខ្ពស់ និង និរន្តរភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ អិលអូអិលស៊ី (ខេមបូឌា) នឹង បន្តកែលម្អ និងពង្រីកសេវាហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ព្រមទាំងអភិវឌ្ឍ ផលិតផលដែលត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការ អាជីវកម្មថ្មីៗ។

ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកដែល ពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយ័តករ ធនាគារ និង ដៃគូម្ចាស់កម្ចីទាំងក្នុង និងក្រៅប្រទេស សម្រាប់ការជឿជាក់ ការទុកចិត្ត និងសហប្រតិបត្តិការ គាំទ្រ ចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមកោតសរសើរចំពោះ ក្រុមប្រឹក្សាភិបាលទាំងអស់ សម្រាប់ការណែនាំ និងផ្តល់យោបល់ល្អៗ និងបុគ្គលិកអិលអូអិលស៊ីទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំរបស់ គណៈគ្រប់គ្រងដែលមានសមត្ថភាព និងការប្តេជ្ញាចិត្តសម្រាប់ការខិតខំ ប្រឹងប្រែងក្នុងការបំពេញការងារបានយ៉ាងល្អ។

យើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន និង ភាគទុនិកទាំងអស់របស់យើងថា នៅឆ្នាំ២០២១ យើងនឹងបន្តផ្តោត សំខាន់លើវិស័យដែលផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ អិលអូអិលស៊ី (ខេមបូឌា) និងគាំទ្រអាជីវកម្មដែលមានភាពធន់ក្នុងកាលៈទេសៈនៃ ជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់យើងក្នុង ការការពារបរិស្ថាន និងសង្គម។



ប៊្រិនលី ដេ ហ៊ុយវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ



“ ថ្មីក្នុងតំបន់មានការប្រឈមជាសកល ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បង្ហាញឱ្យឃើញនូវភាពធន់រឹងមាំ និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ”

លោក សុខ រឿន
ប្រធាននាយកប្រតិបត្តិ
នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៧% (ដល់ ៩,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៥,៦% (ដល់ ៨,៥ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងគណនីចំនួន ២ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ក្រុមគ្រួសារ ៣៣,៣% (មានកំណើន ២,៨%) ពាណិជ្ជកម្ម និងជំនួញ ២១,៨% (មានកំណើន ១៩,៩%) កសិកម្ម ១៨,៨% (មានកំណើន ១៣,៦%) សេវាកម្ម ១៤,១% (មានកំណើន ០,៥%) ដឹកជញ្ជូន ៥,៥% (មានកំណើន ១,៥%) សំណង់ ៣,៨% (មានកំណើន ៨,១%) និងកម្មន្តសាល ១,៥% (មានកំណើន ៧៩,៨%)។ ទន្ទឹមនឹងនេះ ប្រាក់បញ្ញើវិស័យមីក្រូហិរញ្ញវត្ថុកើន ២០,២% ដល់ ៤,៣ ពាន់លានដុល្លារអាមេរិក ដោយមានគណនីចំនួន ២,៨ លានគណនី បើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា។

នៅក្នុងឆ្នាំ ២០២១ អិលអូអិលស៊ី ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយការប្រុងប្រយ័ត្ន និងរក្សាបាននូវកំណើនផលបំពេញ ឥណទានប្រកបដោយគុណភាព និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។ ឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ អិលអូអិលស៊ី បានផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួនដែលប្រាក់ចំណូលត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសទៅលើវិស័យទេសចរណ៍ សំណង់វិស័យកាត់ដេរ សម្លៀកបំពាក់ និងវិស័យផ្សេងៗទៀត ព្រមទាំងបានកែលម្អផលិតផល និងសេវាកម្ម ដើម្បីបំពេញតាមតម្រូវការ និងស្ថានភាពលំហូរសាច់ប្រាក់របស់អតិថិជន។

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២១

ខ្ញុំបាទនឹងលើកយកពីសមិទ្ធផលសំខាន់ៗដែល អិលអូអិលស៊ី សម្រេចបាននៅក្នុងឆ្នាំ២០២១។

ផលបំពេញឥណទាន

អិលអូអិលស៊ី រក្សាបាននូវកំណើនប្រកបដោយគុណភាព នៅក្នុងឆ្នាំ២០២១ ដែលផលបំពេញឥណទានកើនឡើងចំនួន ២១% ដែលមានសមតុល្យសរុបប្រមាណ ១.០៣៦ លានដុល្លារអាមេរិក ខណៈដែលហានិភ័យផលបំពេញឥណទានធំជាង៣០ថ្ងៃ មានត្រឹមតែ ២,០៥%។ ចំនួនអតិថិជនបានកើនឡើង ៥% ដែលមានចំនួនសរុបប្រមាណ ៣១៨ ពាន់នាក់។ ចំនួនអតិថិជនរួមមាន អតិថិជនក្រុម ៤៧% និងអតិថិជនឯកត្តជន ៥៣%។ ផលបំពេញឥណទានភាគច្រើនគឺផ្តល់ដល់អតិថិជនក្រុម និងអតិថិជនឯកត្តជនដែលមានចំណូលទាប ដែលនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ អិលអូអិលស៊ី ក្នុងការផ្តល់កម្ចីដល់សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនបទ។

គុណភាពផលបំពេញឥណទាន

ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ អិលអូអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងស្ថានភាពអវិជ្ជមាននេះ និងអាចរក្សាបាននូវកំណើនផលបំពេញឥណទានប្រកបដោយគុណភាព និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងអិលអូអិលស៊ី បានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងលើការគ្រប់គ្រងហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង ដែលរួមមាន៖

- ▶ ការបែងចែកកម្រិតសិទ្ធិក្នុងការត្រួតពិនិត្យ និងការអនុម័តលើឥណទាន
- ▶ ការត្រួតពិនិត្យជាញឹកញាប់លើគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំ ព្រមទាំងការអនុវត្តលើគោលនយោបាយនីតិវិធី និងគោលការណ៍ណែនាំទាំងនោះ
- ▶ ការគាំទ្រពីប្រព័ន្ធការកម្រិត និងបង្ការការអនុវត្តដែលមិនត្រឹមត្រូវ ខុសពីគោលនយោបាយ និងនីតិវិធី

- ▶ បន្តពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួចតាមរយៈវិធីសាស្ត្រផ្សេងៗគ្នា
- ▶ ការបញ្ជ្រាបវប្បធម៌នៃការគ្រប់គ្រងហានិភ័យនៅទូទាំងអិលអូអិលស៊ី
- ▶ បន្តពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង
- ▶ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង
- ▶ កែលម្អធនធានមនុស្សនៃការលើកទឹកចិត្តមន្ត្រីឥណទាន និងបុគ្គលិកសហគមន៍ផ្សេងទៀតដោយផ្អែកលើគុណភាពឥណទានជាចម្បង
- ▶ ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន១០០%ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់
- ▶ បន្តផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងផលិតភាពរបស់បុគ្គលិក
- ▶ ការអនុវត្តគោលការណ៍ការពារអតិថិជនដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ។

ការប្រមូលប្រាក់បញ្ញើសន្សំ

សមតុល្យប្រាក់បញ្ញើសំចៃកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៥៨២ លានដុល្លារអាមេរិក ដែលមានកំណើន ៩% ធៀបនឹងដំណាច់ឆ្នាំ ២០២០។ ចំនួនអតិថិជនប្រាក់បញ្ញើកើនឡើងដល់ជាង ៤៦២ ពាន់នាក់ ជាមួយនឹងកំណើន ១៥%។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើសន្សំបង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗដែលមានលក្ខណៈប្រកួតប្រជែង។ អិលអូអិលស៊ី មានគោលដៅសម្រេចឱ្យបាននូវកំណើនសមតុល្យប្រាក់បញ្ញើជិតទ្វេដង ដើម្បីតាមឱ្យទាន់ដៃគូនៅត្រឹមដំណាច់ឆ្នាំ ២០២២។

គម្រោងធនាគារឌីជីថល

ដើម្បីគាំទ្រអាជីវកម្ម និងការអភិវឌ្ឍផលិតផលថ្មីៗ អិលអូអិលស៊ី បាននឹងកំពុងវិនិយោគលើគម្រោងធនាគារឌីជីថល ដែលនឹងជួយលើកកម្ពស់សេវាអតិថិជន និងបង្កើនប្រសិទ្ធភាពការងារ។

- ▶ ក្នុងឆ្នាំ២០២១ អិលអូអិលស៊ី បានបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តអតិថិជនរបស់ខ្លួនឱ្យប្រើប្រាស់ផលិតផលឌីជីថលដែលមានស្រាប់ និងការទូទាត់តាមមធ្យោបាយអេឡិចត្រូនិចយ៉ាងសម្បូរបែប ដូចជា តាមរយៈកម្មវិធីធនាគារចល័ត iPay Cambodia mobile application ដែលត្រូវបានធ្វើទំនើបកម្មជាមួយនឹងរូបរាងថ្មី និងមានលក្ខណៈកាន់តែប្រសើរជាងមុន, តាមរយៈប្រព័ន្ធបាតង ប្រព័ន្ធទូទាត់រហ័ស (FAST) ប្រព័ន្ធទូទាត់តម្លៃរាយ (RFT) និងសេវាធនាគារតាមអ៊ីនធឺណែត ដែលអតិថិជនរបស់ អិលអូអិលស៊ី អាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងយ៉ាងងាយស្រួលពីទូរស័ព្ទដៃ បានគ្រប់ពេលវេលាដោយពុំចាំបាច់ធ្វើដំណើរទៅធ្វើប្រតិបត្តិការនៅការិយាល័យសាខា។
- ▶ បន្ថែមលើនេះ អតិថិជនរបស់ អិលអូអិលស៊ី អាចដកសាច់ប្រាក់នៅតាមម៉ាស៊ីនអេធីអិមរាប់ពាន់កន្លែងរបស់គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ CSS នៅទូទាំងប្រទេស។
- ▶ ក្រៅពីនេះ អិលអូអិលស៊ី បាននឹងកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធធនាគារ តាមរយៈឧបករណ៍ Tablet Devices ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់សាខាទាំងអស់នៅក្នុង ត្រីមាសទី១ ឆ្នាំ២០២២។ តាមរយៈ ប្រព័ន្ធធនាគារតាមរយៈឧបករណ៍ Tablet Devices បុគ្គលិករបស់យើងអាចធ្វើប្រតិបត្តិការ (ការវាយតម្លៃឥណទាន ប្រមូលប្រាក់កម្ចី និងលើកគណនីបញ្ញើសំចៃ) ពីឧបករណ៍ Tablet Devices ដែលនឹងជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ។
- ▶ បន្ថែមលើនេះផងដែរ អិលអូអិលស៊ី ក៏បាននឹងកំពុងធ្វើសមាហរណកម្ម ជាមួយភាគីទីបី ដើម្បីផ្តល់នូវបណ្តាញចែកចាយកាន់តែច្រើន និងបទពិសោធន៍ដ៏ល្អប្រសើរដល់អតិថិជនរបស់យើង។

សកម្មភាពសង្គម

អិលអូអិលស៊ី បន្តផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពសម្បូរបែប មានការទទួលខុសត្រូវសង្គម និងបរិស្ថាន ដល់ប្រជាជន កម្ពុជានៅ ជនបទ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ អតិថិជនឥណទានប្រមាណ ៩៣% រស់នៅតំបន់ជនបទជាង ៧១% ជាអតិថិជនស្ត្រី ៣២% នៃអតិថិជន មានមុខរបរក្នុងវិស័យកសិកម្ម ដែលមិនមានហានិភ័យប៉ះពាល់ទៅលើ បរិស្ថានគួរឱ្យកត់សម្គាល់ឡើយ អតិថិជនប្រមាណ ៦ ពាន់នាក់ មាន ទឹកស្អាតសម្រាប់ប្រើប្រាស់ អតិថិជនប្រមាណ ៩,៧ ពាន់នាក់កំពុង ប្រើប្រាស់ឥណទានគេហដ្ឋាន អតិថិជន ៦,៣ ពាន់នាក់កំពុងប្រើប្រាស់ ឥណទានសម្រាប់ទឹកស្អាត និងអនាម័យ ដើម្បីលើកកម្ពស់អនាម័យ និងការប្រើប្រាស់ទឹកស្អាត អតិថិជន ៤៦២ ពាន់នាក់ ទទួលបានសេវា ប្រាក់បញ្ញើសំរេច ហើយអតិថិជនប្រមាណ ២៥% រស់នៅក្រោមបន្ទាត់ ភាពក្រីក្រ ១៥០% (ដោយប្រើប្រាស់សន្ទនាសន្ទនីយនៃការចាកផុតពីភាព ក្រីក្រ PPI ដើម្បីវាស់វែងកម្រិតនៃភាពក្រីក្រ)។

ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ស្តង់ដារនៃការគ្រប់គ្រង សកម្មភាពសង្គមមានគោលការណ៍ការពារអតិថិជន (CPP) ស្តង់ដារ ជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) ជាដើម ត្រូវ បានដាក់បញ្ចូលទៅក្នុងគោលនយោបាយ នីតិវិធី ការបណ្តុះបណ្តាល វិធីសាស្ត្រក្នុងការផ្តល់ផលិតផលនិងសេវាកម្មជូនអតិថិជននិងឧបករណ៍ ត្រួត ពិនិត្យរបស់គ្រឹះស្ថាន។ ទាំងនេះដោយសារតែគណៈគ្រប់គ្រង និង ក្រុមប្រឹក្សាភិបាលយល់ច្បាស់អំពីទស្សនវិស័យដែលថា “ក្រុមហ៊ុនទទួល បានជោគជ័យ លុះត្រាតែអតិថិជនជោគជ័យ”។

ការការពារអតិថិជនគឺជាកត្តាដ៏សំខាន់ក្នុងការកសាងប្រព័ន្ធ ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។ អិលអូអិលស៊ី តែងតែប្តេជ្ញាចិត្តក្នុងការការពារអតិថិជនរបស់ខ្លួន ហើយជាលទ្ធផល អិលអូអិលស៊ីទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនកម្រិត មាស ពីគ្រឹះស្ថានវាយតម្លៃ Cerise និង SPTF។ នេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ី តែងតែការពារ និងគាំទ្រអតិថិជន ដើម្បីពង្រីកអាជីវកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ក្នុងអំឡុងឆ្នាំ ២០២១ ដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ការបណ្តុះបណ្តាលអំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុដែលធ្វើឡើង នៅក្នុងថ្នាក់ផ្ទាល់ និងសកម្មភាពពាក់ព័ន្ធដទៃទៀត ត្រូវបានផ្អាកជា បណ្តោះអាសន្នហើយដំណើរការបន្តនូវជំងឺអំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានផលិតឡើង ដើម្បីផ្តល់សារអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការ ការពារអតិថិជន ការលើកទឹកចិត្តខ្លួនឯង និងការគ្រប់គ្រងអាជីវកម្មខ្នាត តូច ដល់អ្នកទស្សនាទាំងអស់ តាមរយៈការបង្ហាញនៅលើទំព័រហ្វេស ប៊ុកផ្លូវការរបស់ អិលអូអិលស៊ី និងនៅលើទំព័រហ្វេសប៊ុករបស់ បណ្តាញផ្សព្វផ្សាយដ៏ល្បីល្បាញជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀត អិលអូអិលស៊ី ក៏បានចូលរួមជាថវិកា មួយចំនួនដើម្បីរួមចំណែកក្នុងសកម្មភាពសង្គមផ្សេងៗទៀតដូចជាបរិច្ចាគ ថវិកាជូនកាកបាទក្រហមកម្ពុជាដើម្បីជាការរួមចំណែកសង្គមក្នុងការងារ សប្បុរសធម៌ដ៏សកម្មដែលកាកបាទក្រហមកម្ពុជាតែងតែអនុវត្តចុះដាក់ ស្តែងដល់មូលដ្ឋានផ្ទាល់ៗ និងបរិច្ចាគថវិកាជូនរាជបណ្ឌិតសភាកម្ពុជា ដើម្បីរួមចំណែកក្នុង “កម្មវិធីផ្តល់អាហារូបត្ថម្ភជាទឹកដោះគោស្រស់ដល់ កុមារ” ។

យុទ្ធសាស្ត្រនយោបាយសម្រាប់ឆ្នាំ ២០២២

យើងមើលឃើញឆ្នាំ២០២២ ពោរពេញទៅដោយឱកាសថ្មីៗ និង ការប្រកួតប្រជែងសម្រាប់ អិលអូអិលស៊ី។

ខាងផ្នែកឥណទាន យើងនឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រដែល មានស្រាប់ និងបន្តផ្តោតការយកចិត្តទុកដាក់លើឥណទាន ខ្នាតតូច និង មធ្យម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកទ្រព្យដែលទិញ ជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលជាអាជីវកម្មចម្បងរបស់ អិលអូអិលស៊ី។

ខាងផ្នែកប្រាក់បញ្ញើ យើងនឹងបន្តពង្រឹងសេវាអតិថិជន និង ប្រើប្រាស់បណ្តាញឌីជីថលដ៏សម្បូរបែប ដើម្បីលើកកម្ពស់ការប្រមូល ប្រាក់បញ្ញើសំរេចបន្ថែមទៀត។ បន្ថែមលើនេះ យើងនឹងបន្តផ្តល់នូវ ផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន រួមមានគណនីសន្សំសម្រាប់ប្រើប្រាស់ក្នុងគម្រោងពេលអនាគត គណនី សន្សំសម្រាប់បុត្រជីតា សេវាទូទាត់វិក្កយបត្រ និងសេវាបើកប្រាក់បៀវត្ស។

ខាងផ្នែកឌីជីថល អិលអូអិលស៊ី នឹងបន្តលើកកម្ពស់សេវា ឌីជីថលដែលមានស្រាប់ អភិវឌ្ឍផលិតផលថ្មីៗដើម្បីបញ្ចូលទៅក្នុង បណ្តាញឌីជីថលដែលមានស្រាប់ ដែលនឹងជួយពង្រឹងសេវាអតិថិជនឱ្យ កាន់តែប្រសើរឡើង និងបង្កើនប្រសិទ្ធភាពការងារ។

ខាងផ្នែកមូលនិធិ អិលអូអិលស៊ី នឹងស្វែងរកទុនពីប្រភព ផ្សេងៗគ្នា ដើម្បីធានាភាពគ្រប់គ្រាន់ នៃមូលនិធិសម្រាប់គាំទ្រកំណើន របស់ អិលអូអិលស៊ី។ បន្ថែមលើប្រភពទុនពីម្ចាស់ភាគទុនិក កម្មវិធី ម្ចាស់កម្ម និងប្រាក់បញ្ញើរបស់អតិថិជន អិលអូអិលស៊ី បានបោះផ្សាយ លក់មូលបត្របណ្តុះដើម្បីគាំទ្រនិរន្តរភាពនៃការរីករាលដាលរបស់អិល អូអិលស៊ី។

ខាងផ្នែកសកម្មភាពសង្គម អិលអូអិលស៊ី នឹងបន្តយកចិត្ត ទុកដាក់លើសកម្មភាពសង្គមដើម្បីសម្រេចឱ្យបានតាមគុណតម្លៃ របស់ អិលអូអិលស៊ី ដែលចែងថា “អិលអូអិលស៊ី ឱ្យតម្លៃទៅលើទស្សនវិស័យ ក្នុងការធ្វើឱ្យមានគុណភាព រវាងកិច្ចការសង្គម និងផលចំណេញ”។

សរុបជាមួយយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការ ចាប់យកឱកាសជោគជ័យ ហើយយើងជឿជាក់ថា អិលអូអិលស៊ី នឹង អាចនាំមកនូវតម្លៃបន្ថែមទៀតដល់អតិថិជន វិនិយោគិន និងម្ចាស់ ភាគទុនិក។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ ការដឹកនាំ ការគាំទ្រ និងការផ្តល់ជំនួយនានាដ៏ល្អឯកៗតាមរយៈពេលមួយឆ្នាំ កន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាង ស្មោះស្ម័គ្រ ចំពោះបុគ្គលិក អិលអូអិលស៊ី ទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង បំពេញការងារអស់ពីកម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការ បំពេញការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះអតិថិជន វិនិយោគិន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រ អិលអូអិលស៊ី ដើម្បីភាព រីកចម្រើនទាំងអស់គ្នា។ បន្ថែមលើនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រនៅក្នុង ឆ្នាំ២០២១ និងជោគជ័យដែលរីកចម្រើននៅឆ្នាំបន្តបន្ទាប់ទៀត។



សុខ វឿន
ប្រធាននាយកប្រតិបត្តិ

១

អំពី អិលអូអិលស៊ី

- ✓ ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ
- ✓ និន្នាការនៃផលិតផល
- ✓ សមិទ្ធផលអាជីវកម្ម
- ✓ សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ
- ✓ ទស្សនវិស័យអំពីអតិថិជន
- ✓ ការអភិវឌ្ឍធនធានមនុស្ស

ចក្ខុវិស័យប្រទេសកម្ពុជា

ភូមិសាស្ត្រ និងប្រជាសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់ត្រូពិច ជាសមាជិកនៃមហាអនុគំហែងទន្លេមេគង្គ សមាជិកប្រទេសអាស៊ានចាប់តាំងពីឆ្នាំ ១៩៩៩ និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់តាំងពីឆ្នាំ ២០០៤ ទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP) ចាប់តាំងពីឆ្នាំ ១៩៩៧ និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០០១។ ភូមិសាស្ត្រប្រទេសកម្ពុជា មានភាពអំណោយផល និងសម្បូរទៅដោយប្រភពទឹក ធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ (ដូចជាភ្នំ សមុទ្រ ព្រៃព្រឹក្សា និងសត្វព្រៃ) ព្រមទាំងទេសចរណ៍វប្បធម៌ (ដូចជាប្រាង្គប្រាសាទជាដើម)។ គិតត្រឹមដំណាច់ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ ១៦,៩ លាននាក់ ជាមួយនឹងអត្រាកំណើនប្រជាជន ១,៤% ក្នុងមួយឆ្នាំ និងអាយុរំពឹងរស់ ៦៩,៨ ឆ្នាំ បើយោងទៅតាមរបាយការណ៍របស់ធនាគារពិភពលោក។

ម៉ាក្រូសេដ្ឋកិច្ច

ការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ “ព្រឹត្តិការណ៍ ២០ កុម្មៈ” បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច ដែលបានកាត់បន្ថយល្បឿននៃការងើបឡើងនៃសេដ្ឋកិច្ច។ ប្រឈមនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំពារសង្គម និងសេដ្ឋកិច្ចជាមួយនឹងការបង្កើនការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ក៏ដូចជាការពង្រឹងវិធានការ ការពារយ៉ាងម៉ឺងម៉ាត់។ ការអនុវត្តវិធានការការពារ និងការសម្រេចបានការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យជូនប្រជាជនប្រមាណ ៩០% នៃប្រជាជនសរុប បាននាំឱ្យរាជរដ្ឋាភិបាលអាចបន្តបន្ថយជាលំដាប់នូវការរឹតបន្តឹងលើការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចរហូតដល់ការបើកប្រទេសឡើងវិញនៅចុងឆ្នាំ ២០២១។ ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកគួបផ្សំនឹងភាពអំណោយផលនៃកំណើនសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ កើនឡើងក្នុងរង្វង់ ៣% ដែលកំណើននេះត្រូវបានគាំទ្រដោយការងើបឡើងវិញនៃផលិតកម្មកាត់ដេរ ពាណិជ្ជកម្មលក់ទូរគមនាគមន៍ ដឹកជញ្ជូន និងសំណង់ ស្របពេលនឹងការបន្តទទួលបានកំណើនខ្ពស់ក្នុងវិស័យ កម្មន្តសាលាមិនមែនកាត់ដេរសម្រាប់ការនាំចេញ និងកំណើនវិស័យកសិកម្ម ខណៈដែលវិស័យទេសចរណ៍នៅបន្តធ្លាក់ចុះ។ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្របបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ២,៩% នេះបើយោងទៅតាមរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

ក្នុងឆ្នាំ២០២២, សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញជាមួយនឹងការបន្តបន្ថយការរឹតត្បិតនានាទាក់ទងនឹងជំងឺកូវីដ-១៩។ កំណើន GDP ត្រូវបានព្យាករណ៍ថានឹងកើនឡើងចន្លោះពី ៤,៥% ទៅ ៥% នៅក្នុងឆ្នាំ២០២២។ ជាមួយនឹងការបន្តបន្ថយការរឹតត្បិតក្នុងការធ្វើដំណើរ ការបើកប្រទេសឡើងវិញ វិស័យសំខាន់ៗដូចជា ទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងពាណិជ្ជកម្មលក់ដុំនិងរាយ ក៏កំពុងចាប់ផ្តើមងើបឡើងវិញផងដែរ។ បន្ថែមលើនេះ ច្បាប់ថ្មីស្តីពីការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េ ត្រូវបានរំពឹងថានឹងទាក់ទាញលំហូរនៃការវិនិយោគដោយផ្ទាល់ នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខនេះ។

វិស័យមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសម្រេចបានកំណើនផលប៉ុក្តកណាទានចំនួន ២៨% ធៀបនឹងដំណាច់ឆ្នាំ២០២០ ដែលមានសមតុល្យប្រមាណ ៣៥.៥៣០ ពាន់លានរៀល គិតត្រឹមខែធ្នូ ឆ្នាំ២០២១ និងមានអតិថិជនជាង ២លាននាក់ ខណៈដែលហានិភ័យឥណទានធំជាង៣០ថ្ងៃ មានចំនួនត្រឹមតែ ១,៦%។ ចំណែកអតិថិជនប្រាក់បញ្ញើមានចំនួនជាង ២,៩ លាននាក់ និងមានសមតុល្យជាង ១៧.៧២១ ពាន់លានរៀល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាផ្តល់សេវា ហិរញ្ញវត្ថុជូនអតិថិជននៅទូទាំងប្រទេស និងមានផលិតផលសម្បូរបែបជាច្រើនដូចជា ផលិតផលកម្ចីដែលមិនមាន ទ្រព្យដាក់ធានា ភតិសន្យាហិរញ្ញវត្ថុផលិតផលកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យ ដាក់ធានា ផលិតផលកម្ចីសហគ្រាសខ្នាតតូចនិងមធ្យម និងផលិតផលកម្ចីសម្រាប់កសិកម្ម ជាដើម។ លើសពីនេះ ទៅទៀត និន្នាការនៃបច្ចេកវិទ្យាទំនើបក៏មានប្រជាប្រិយភាពផងដែរនៅក្នុងវិស័យនេះដូចជា សេវាធនាគារចល័ត សេវាទូទាត់ វិក្កយប័ត្រ និងសេវាប្រាក់កម្ចីតាមបែបឌីជីថល។

បច្ចុប្បន្ន មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណជាង ៨០គ្រឹះស្ថាន ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើធំៗទាំង៥ ចាប់យកចំណែកទីផ្សារជាង ៧៧% នៃទំហំទីផ្សារសរុប បើគិតលើទំហំផលប៉ុក្តកណាទាន។

ស្ថានភាពទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានលក្ខណៈចាស់ទុំ ដែលអ្នកវិនិយោគថ្មីៗត្រូវតែមានដើមទុនយ៉ាងរឹងមាំដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារនេះបាន។

***ទិន្នន័យយោងទៅលើរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។**

អំពី អិលអូអិលស៊ី

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើស្របច្បាប់ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដោយផ្ដោតសំខាន់ទៅលើការបម្រើសេវាដល់សហគ្រិន និង ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីវិមិត្តនៃសេដ្ឋកិច្ចសង្គម នូវ ឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់។

អិលអូអិលស៊ី ត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា (CRS) ក្នុងឆ្នាំ១៩៩៤ និងត្រូវបាន ចុះបញ្ជីក្រោមឈ្មោះ ធនាគារភូមិ (ខេមបូឌា) អិលធីឌី ក្នុងឆ្នាំ២០០២។ បន្ទាប់មកធនាគារភូមិទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុង ការធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០០៣។ ជាមួយនឹងភាគទុនិក ដ៏រឹងមាំ រួមមាន Developing World Markets (DWM) និង LOLC Micro Investment Ltd. (LOMI) នៅក្នុង ឆ្នាំ២០១៥ ធនាគារភូមិ (ខេមបូឌា) អិលធីឌី បានប្តូរឈ្មោះមកជាឈ្មោះ អន្តរជាតិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងទទួលបានអាជ្ញា ប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងពេល ជាមួយគ្នា។ នៅក្នុងឆ្នាំ២០១៨ LOLC Private Limited បានទិញ ភាគហ៊ុនចំនួន ៣៦,៩៧% ពី Developing World Market (DWM) និង ៦០% ពី LOLC Micro Investment Ltd. (LOMI) ដែលជា លទ្ធផល LOLC Private Limited កាន់កាប់ភាគហ៊ុនចំនួន ៩៦,៩៧% នៃចំនួនហ៊ុនសរុបរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ នៅក្នុង ឆ្នាំ២០២១ LOLC Private Limited បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា LOLC Asia Private Limited ដើម្បីឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រវិនិយោគ របស់ខ្លួននៅក្នុងតំបន់អាស៊ី។

នៅក្នុងរយៈពេលជាង ២៨ឆ្នាំ នៃការអភិវឌ្ឍ និងការរីកចម្រើន អិលអូអិលស៊ី បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំនៅក្នុងទីផ្សារ និង បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេ លំដាប់ទី៣ នៅក្នុងប្រទេស បើគិតទៅលើសមតុល្យប្រាក់បញ្ញើ ផលប្រតិបត្តិណាទាន និងចំនួនអតិថិជន។

តាមរយៈបណ្តាញការិយាល័យចំនួន ៨១ សាខា នៅទូទាំង ប្រទេស និងបុគ្គលិកដែលមានបទពិសោធន៍ការងារ ជាង ៣.៣០០ នាក់ អិលអូអិលស៊ី កំពុងបម្រើសេវាជូនអតិថិជន ប្រាក់កម្ចីប្រមាណ ៣១៨.០០០ នាក់ ជាមួយនឹងផលប្រតិបត្តិណាទាន ១.០៣៦ លានដុល្លារ អាមេរិក។ សមតុល្យប្រាក់បញ្ញើកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៥៨២ លានដុល្លារអាមេរិក ដែលមានអតិថិជនប្រាក់បញ្ញើប្រមាណ ៤៦២.០០០ នាក់។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ បង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរ ឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការពារអតិថិជននិងផ្តល់នូវផលិតផលប្រាក់បញ្ញើនិងផលិតផលឥណទាន ថ្មីៗ ដែលមាន លក្ខណៈប្រកួតប្រជែង។

បច្ចុប្បន្ន អិលអូអិលស៊ី ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់ អតិថិជនរបស់ខ្លួនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសំចៃ ភតិសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត និងសេវាទូទាត់ វិក្កយបត្រ។ ជាមួយនឹងបដិវត្តនៃ បច្ចេកវិទ្យា អិលអូអិលស៊ី បាននឹង កំពុងផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីពង្រីកបណ្តាញចែកចាយបន្ថែម ទៀត និងផ្តល់នូវសេវាអតិថិជនដ៏ល្អប្រសើរជូនអតិថិជន ដូចជា កម្មវិធី ធនាគារចល័ត iPay Mobile Application សេវាធនាគារតាម អ៊ីនធឺណេត បាតង សេវាទូទាត់រហ័ស (FAST), CSS និងសេវាទូទាត់ សងប្រាក់តម្លៃវាយ (RFT)។



ប្រវត្តិ អិលអូអិលស៊ី

កំណត់ត្រារយៈពេល ២៨ឆ្នាំ ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវផ្នែកសង្គមនៅក្នុងប្រទេសកម្ពុជា។



ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម





	Industrial and Commercial Bank of China Limited		KCD-Mikrofinanzfonds
	Sathapana Bank		Developing World Markets
	Advanced Bank of Asia Limited		Triple Jump BV
	responsAbility		Alterfin c.v.b.a.
	Oikocredit		PG Impact
	Enabling Capital		Union Commercial Bank Plc.
	Overseas Private Investment Corporation		Foreign Trade Bank of Cambodia
	Symbiotics SA		TAISHIN INTERNATIONAL BANK
	Incofin Investment Management		Mega Commercial Bank
	Instituto de Crédito Oficial		Norfund
	BlueOrchard		Proparco
	Impact Investment Exchange (Asia) Pte. Ltd		Chailease International Finance Corp.
	KB Daehan Special Bank Plc.		SME Bank
	BANK OF CHINA (HONG KONG)		FS Impact Finance
	The Shangha Commercial & Savings Bank. LTD.		Water Equity
	MicroVest Purposeful Investing		USAID
	Cambodia Microfinance Association		Wing Bank (Cambodia) Plc
	Credit Bureau Cambodia		E-Money
	SPTF		CACA: Cambodian Agricultural Cooperative Alliance
	CERISE		GCPF managed by responsAbility
	True Money		សាមីកម្មធានាគុណទានកម្ពុជា Credit Guarantee Corporation of Cambodia
	Lyhour Pay		

សកម្មភាពចម្បងរបស់ អិលអូអិលស៊ី

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើដល់សាធារណជន។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្របសម្រួលបែបជូនដល់អតិថិជនដូចជា ប្រាក់កម្ចីមិនមានការធានា ប្រាក់កម្ចីដែលមានការធានា ភតិសន្យាហិរញ្ញវត្ថុ ប្រាក់កម្ចីសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញដាក់ជាទ្រព្យធានា គណនីប្រាក់បញ្ញើសន្សំ គណនីប្រាក់បញ្ញើមានកាលកំណត់ សេវាផ្ទេរប្រាក់ និងសេវាធនាគារចល័ត។ ភាគច្រើននៃអតិថិជនរបស់ អិលអូអិលស៊ី ស្ថិតនៅតំបន់ជនបទ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២១	ផលបំព្រិតណាទាន (ដុល្លារអាមេរិក)	ចំនួនគណនីណាទាន
ប្រាក់កម្ចីមិនមានការធានា	១៥៣.៨៣៤.៩៨៤	១៧៩.៦៣៨
ប្រាក់កម្ចីមានការធានា	៧៩០.២១៥.១៨៨	១៦៨.៩៥៥
ភតិសន្យាហិរញ្ញវត្ថុ	៤៣១.៦២៧	១៧១
ប្រាក់កម្ចីសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញដាក់ជាទ្រព្យធានា	៩១.៧៩៩.០៧៧	៣១.១៤៤

គិតត្រឹមខែធ្នូ ឆ្នាំ ២០២១	ផលបំព្រិតណាទាន (ដុល្លារអាមេរិក)	ចំនួនគណនីប្រាក់បញ្ញើ
គណនីប្រាក់បញ្ញើសន្សំ	៤៧.៧១០.២១៩	៥១៧.៩៨១
គណនីប្រាក់បញ្ញើមានកាលកំណត់	៥៣៤.២២៦.៩០២	១៤.១៨៨



២

អំពី អាជីវកម្ម

- ☑ ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ
- ☑ និន្នាការនៃផលិតផល
- ☑ សមិទ្ធផលអាជីវកម្ម
- ☑ សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ
- ☑ ទស្សនវិស័យអំពីអតិថិជន
- ☑ ការអភិវឌ្ឍធនធានមនុស្ស

ការវិនិយោគប្រកបដោយការទទួលខុសត្រូវ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងមានការវិនិយោគយ៉ាងឆាប់រហ័សដោយផ្ដោតសំខាន់លើការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានមីក្រូសេដ្ឋកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងសេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី ក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីរម៉ឺនសេដ្ឋកិច្ចសង្គមទទួលបាននូវសក្តានុពលភាពដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។ បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុតលំដាប់លេខ៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើគិតទៅលើចំនួនអតិថិជន ផលប័ត្រឥណទាន និងសមតុល្យប្រាក់បញ្ញើ។ អិលអូអិលស៊ី បន្តប្តេជ្ញាចិត្តក្នុងការបម្រើសេវាដល់អតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយផ្ដោតសំខាន់ទៅលើ សេវាអតិថិជន ការផ្តល់ជូននូវផលិតផលថ្មីៗ ការរក្សាតម្លៃសមរម្យ និងតម្លាភាព។ ដោយហេតុនេះហើយ ទើបធ្វើឱ្យអិលអូអិលស៊ីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និងសេវាផ្សេងៗទៀត។ ការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី បានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន ការបង្កើតនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាព និងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលមានគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុដល់អតិថិជន។

ផលប័ត្រឥណទានរបស់ អិលអូអិលស៊ី កើនឡើងចំនួន ២១% ពីសមតុល្យឥណទានសរុបចំនួនជាង ៨៥៥លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២០ ទៅជាង ១.០៣៦លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២១។ អិលអូអិលស៊ី នៅតែអាចរក្សាកំណើនឥណទានប្រកបដោយគុណភាព និងកម្រិតហានិភាពទាប ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរជាងអត្រាហានិភ័យជាមធ្យមរបស់វិស័យហិរញ្ញវត្ថុទាំងមូល។ ផលិតផលប្រាក់បញ្ញើរបស់ អិលអូអិលស៊ី ក៏សម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរផងដែរដោយសមតុល្យប្រាក់បញ្ញើមានការកើនឡើងយ៉ាងឆាប់រហ័សដល់ចំនួនជាង ៥៨២ លានដុល្លារអាមេរិក។ កំណើនដ៏ឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ និងសមតុល្យឥណទាន បង្ហាញឱ្យឃើញថា អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុតពីសំណាក់អតិថិជនក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ ល្អប្រសើរ ការការពារអតិថិជន តម្លាភាព ការទទួលខុសត្រូវខ្ពស់ និងការផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។

អត្រាចំណេញពីទ្រព្យសកម្ម (ROA) របស់ អិលអូអិលស៊ី មានការកើនឡើងពី ៤,២៥%ក្នុងឆ្នាំ២០២០ទៅ ៤,៨០%ក្នុងឆ្នាំ២០២១ ខណៈអត្រាចំណេញពីមូលធនភាគទុនិក (ROE) កើនឡើងពី២៧,៩០%ទៅ២៦,៣៤%។ យ៉ាងណាមិញ បើធៀបទៅនឹងដៃគូប្រកួតប្រជែង អត្រាចំណេញពីទ្រព្យសកម្មរបស់ អិលអូអិលស៊ី ទទួលបានលទ្ធផលល្អជាងគេក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើធំៗទាំង៧ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិករបស់ អិលអូអិលស៊ី ជាប់លំដាប់លេខ២។ ជាលទ្ធផល អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធំជាងគេបំផុតលំដាប់លេខ៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើគិតទៅលើចំនួនអតិថិជន ផលប័ត្រឥណទាន និងសមតុល្យប្រាក់បញ្ញើ។

មិនតែប៉ុណ្ណោះ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ អិលអូអិលស៊ី ក្នុងការការពារអតិថិជនពីជំពាក់បំណុលវិបាក និងការបម្រើអតិថិជនដោយស្មើភាពត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវគោលនយោបាយឥណទាន និងគោលនយោបាយឥណទានត្រួតគ្នាដែលត្រូវបានជំរុញ និងយកចិត្តទុកដាក់បំផុត តាមរយៈការអនុវត្តដ៏ខ្ជាប់ខ្ជួននូវគោលការណ៍ការពារអតិថិជននៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ អិលអូអិលស៊ី ក៏បានចាត់វិធានការមួយចំនួនផងដែរដើម្បីឆ្ពោះទៅរកគ្រប់គ្រងសកម្មភាពសង្គមឱ្យមានប្រសិទ្ធភាពដូចជា ការត្រួតពិនិត្យតាមដានផលប៉ះពាល់ទៅលើបរិស្ថានការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានសម្រាប់ផលិតផល ឥណទានសហគ្រាសខ្នាតតូច និងមធ្យម ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការវាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃការអនុវត្តសកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ីសម្រេចបានជោគជ័យ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនលើការអនុវត្តសកម្មភាពសង្គមដូចជាវិញ្ញាបនបត្រសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ វិញ្ញាបនបត្រកិច្ចការពារអតិថិជនពី SMART Campaign វិញ្ញាបនបត្រ GIIRS, វិញ្ញាបនបត្រ Microfinance Institutional Rating Grade A- ពី Microfinanza ដែលបានវាយតម្លៃអិលអូអិលស៊ី ទៅលើផ្នែកជាច្រើនដូចជា ទៅលើឃាតាសប្រកួតប្រជែងខាងក្រៅអតិថិជនកិច្ច និងយុទ្ធសាស្ត្ររបាយការណ៍ហិរញ្ញវត្ថុគុណភាពផលប័ត្រឥណទាន ប្រព័ន្ធ និងត្រួតពិនិត្យ និងកិច្ចការពារអតិថិជន។ បន្ថែមលើនេះ អិលអូអិលស៊ី បានបញ្ចប់ការវាយតម្លៃឡើងវិញដោយជោគជ័យលើការការពារអតិថិជនដែលត្រូវបានវាយតម្លៃដោយ M-GRIL និងអាចប្រើប្រាស់វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign បន្តរហូតដល់ខែកញ្ញា ឆ្នាំ២០២១។ លើសពីនេះទៀត កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនប្រជាជនកម្ពុជា ១២.៩៧៧នាក់ នៅក្នុងឆ្នាំ២០១៨ និងសរុប ៥៦.១៥៣នាក់ ចាប់តាំងពីឆ្នាំ ២០១៣ គឺជាសកម្មភាពសង្គមមួយដែលអិលអូអិលស៊ី ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់អតិថិជនទៅលើសេវាហិរញ្ញវត្ថុ។ ការផ្តួចផ្តើមឱ្យមានវគ្គបណ្តុះបណ្តាលនេះគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យរបស់អតិថិជន និងធានាថា អិលអូអិលស៊ី បានបម្រើអតិថិជនប្រកបដោយតម្លាភាព និងយុត្តិធម៌។

សរុបសេចក្តីមក ប្រតិបត្តិការអាជីវកម្ម និងគម្រោងផែនការរបស់ អិលអូអិលស៊ី ត្រូវបានគាំទ្រតាមរយៈការបង្កើនចំនួនបុគ្គលិកពី ៣.១៤០នាក់ ក្នុងឆ្នាំ២០២០ ទៅ ៣.២៩៧នាក់ ក្នុងឆ្នាំ២០២១ ហើយអិលអូអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន៨១ សាខាក្នុងឆ្នាំ ២០២១ ដែលកំពុងធ្វើប្រតិបត្តិការនៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។ បុគ្គលិក អិលអូអិលស៊ី សុទ្ធតែទទួលបាននូវការ បណ្តុះបណ្តាលពីគោលនយោបាយឥណទាន និងគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងដើម្បីឱ្យ អិលអូអិលស៊ី បន្តការវិនិយោគយ៉ាងឆាប់រហ័ស ផលប័ត្រឥណទានសមតុល្យប្រាក់បញ្ញើ សេវាហិរញ្ញវត្ថុផ្សេងៗ ប្រកបដោយគុណភាព និងការទទួលខុសត្រូវ។

និទ្ទាភារនៃផលិតផល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ី បានពង្រឹង និងបង្កើតផលិតផលផ្សេងៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានកាន់តែទូលំទូលាយ។ បេសកកម្មរបស់អិលអូអិលស៊ី ក្នុងការផ្តល់សក្តានុពលដល់ប្រជាជនដែលស្ថិតនៅមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម គឺជាចំណុចដ៏ចម្បងមួយដែលត្រូវបានយកមកអនុវត្តក្នុងការបង្កើត និងអភិវឌ្ឍផលិតផល។ លើសពីនេះទៅទៀត អិលអូអិលស៊ី នឹងព្យាយាមផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនប្រកបដោយការបត់បែន និងលុបបំបាត់ឧបសគ្គនានាដែលរារាំងស្ទះដល់ការផ្តល់សេវាកម្មនេះ សម្រាប់ពង្រីកការផ្តល់ឥណទាន ការប្រមូលប្រាក់បញ្ញើ និងអភិវឌ្ឍផលិតផលផ្សេងៗទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ផលិតផលប្រាក់កម្ចីក្រុមរបស់ អិលអូអិលស៊ី នៅតែជាផលិតផលកម្ចីស្នូលដែលត្រូវបានបង្កើតឡើងយ៉ាងល្អបំផុត និងមានលក្ខខណ្ឌងាយស្រួលសម្រាប់បំពេញតម្រូវការរបស់អតិថិជនដែលភាគច្រើនស្ថិតនៅជនបទ។ បច្ចុប្បន្នផលិតផលប្រាក់កម្ចីក្រុមមានផលប្រតិបត្តិឥណទានចំនួន១៥% នៃផលប្រតិបត្តិឥណទានសរុប និងមានអតិថិជនចំនួន៤៧%នៃអតិថិជនសរុបរបស់ អិលអូអិលស៊ី។ ថ្វីត្បិតតែផលិតផលកម្ចីនេះបានបំពេញមុខងារយ៉ាងល្អ និងធ្វើឱ្យអតិថិជនជាច្រើនមានការពេញចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តរកិរិយាស្រាវជ្រាវដើម្បីបង្កើនគុណភាពផលិតផលនេះឱ្យកាន់តែល្អប្រសើរជាលំដាប់។ នៅក្នុងឆ្នាំ២០២១ នេះ អិលអូអិលស៊ី ក៏បានបង្កើនទំហំឥណទានសម្រាប់ផលិតផលកម្ចីនេះផងដែរ ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅក្នុងសហគមន៍។

ក្រៅពីផលិតផលប្រាក់កម្ចីក្រុម អិលអូអិលស៊ី ក៏នៅមានផលិតផលប្រាក់កម្ចីឯកត្តជនជាច្រើនប្រភេទផងដែរ ដែលផលិតផលប្រាក់កម្ចីឯកត្តជនមានគោលដៅ និងលក្ខខណ្ឌផ្សេងគ្នាពីផលិតផលប្រាក់កម្ចីក្រុម។ ផលិតផលប្រាក់កម្ចីឯកត្តជនទាំងអស់មានផលប្រតិបត្តិឥណទានសរុបចំនួន៨៥%នៃផលប្រតិបត្តិឥណទានសរុប និងមានអតិថិជនចំនួន៥៣% នៃចំនួនអតិថិជនសរុប។ ជាមួយនឹងទំហំឥណទានធំជាងមុន ផលិតផលប្រាក់កម្ចីឯកត្តជនមានគោលបំណងផ្តល់ប្រភពហិរញ្ញវត្ថុកាន់តែរឹងមាំដល់អតិថិជនទូទៅដូចជា កសិករ កម្មករ បុគ្គលិកអង្គការស្ថាប័ន ពាណិជ្ជករ និងសហគ្រិន ដើម្បីបង្កើត និងពង្រីកអាជីវកម្មបន្ថែម។ ផលិតផលប្រាក់កម្ចីតាមរយៈរដូវកាលមានគោលបំណងផ្តល់លទ្ធផលឱ្យអតិថិជនដែលមានសកម្មភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មសម្រាប់ទិញវត្ថុធាតុដើមក្នុងការដាំដុះ និងត្រូវបង់សងនៅពេលប្រមូលផល។ ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម មានទំហំឥណទាន អតិបរមា រហូតដល់ ៧០.០០០ដុល្លារអាមេរិក ដែលអាចផ្តល់ដើមទុនដល់អ្នកធ្វើអាជីវកម្មខ្នាតតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

អិលអូអិលស៊ី ក៏បានផ្តល់ផលិតផលប្រាក់កម្ចីកែលម្អគេហដ្ឋានដែលមានទំហំរហូតដល់ ២០.០០០ដុល្លារអាមេរិក និងផលិតផលប្រាក់កម្ចីគេហដ្ឋានដែលមានទំហំឥណទានរហូតដល់១០០.០០០ដុល្លារអាមេរិក ផងដែរដែលផ្តល់ឱកាសដល់អតិថិជនក្នុងការកែលម្អគេហដ្ឋានពួកគេឱ្យបានល្អប្រសើរ សាងសង់គេហដ្ឋានថ្មី និងការទិញផ្ទះថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានការកើនឡើង ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់សម្រាប់អាជីវកម្ម។

ស្រដៀងគ្នានេះផងដែរផលិតផលប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានផ្តល់ជូនអតិថិជនដែលមានប្រភពចំណូលទៀតទាក់ទងនឹងឱកាសក្នុងការទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយអត្រាការប្រាក់ និងរយៈពេលកម្ចីសមរម្យ។ ផលិតផលប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា និងផលិតផលភតិសន្យាហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជនដែលមានបំណងទិញសម្ភារថ្មីឬសម្ភារដែលប្រើប្រាស់ដូចជា ម៉ូតូ រ៉ឺម៉ក ឡាន និងគ្រឿងចក្រកសិកម្ម ដើម្បីប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ឬប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួន។ ថ្មីៗនេះ អិលអូអិលស៊ី បានបង្កើតនូវផលិតផលប្រាក់កម្ចីថ្មីមួយផ្សេងទៀត ដែលកំពុងតែពេញនិយមសម្រាប់អ្នកប្រកបអាជីវកម្ម/អ្នកជំនួញ មានទំហំឥណទានដល់ ១០០.០០០ដុល្លារអាមេរិក ដោយមិនចាំបាច់ទ្រព្យដាក់ធានាជាដីឬជាផ្ទះឡើយ គឺផលិតផលឥណទានធានាដោយសន្និដ្ឋី។

ក្រៅពីផលិតផលប្រាក់កម្ចីខាងលើ អិលអូអិលស៊ី ក៏មានផលិតផលគ្រឿងចក្រកសិកម្ម ដែលមានទំហំឥណទានដល់ ៣៥.០០០ដុល្លារអាមេរិក និងមានរបៀបសងប្រាក់សមស្របតាមចំណូល។ ផលិតផលប្រាក់កម្ចីគ្រឿងចក្រកសិកម្ម ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនដល់កសិករ និងអ្នកផ្តល់សេវា (អ្នកជួលគ្រឿងចក្រ) សម្រាប់ទិញគ្រឿងចក្រកសិកម្ម ក្នុងគោលបំណងបង្កើនផលិតភាព ទិន្នផល និងប្រាក់ចំណូលបន្ថែម។

បន្ថែមលើផលិតផលប្រាក់កម្ចីស្នូលរបស់ខ្លួនដូចបានរៀបរាប់ខាងលើ អិលអូអិលស៊ី ក៏នៅមានផលិតផលប្រាក់កម្ចីផ្សេងៗដូចជា ផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យ និងផលិតផលប្រាក់កម្ចីសម្រាប់ទិញសម្ភារប្រើប្រាស់ក្នុងផ្ទះ។ ផលិតផលប្រាក់កម្ចីទាំងពីរនេះ ត្រូវបានផ្តល់ជូនអតិថិជនដែលត្រូវការសាច់ប្រាក់បន្ថែមពី អិលអូអិលស៊ី ដើម្បីលើកកំពស់ជីវភាពរស់នៅ ក៏ដូចជា អនាម័យ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ ដើម្បីកាត់បន្ថយហានិភ័យនៃបំណុលរំលោភ អិលអូអិលស៊ី ផ្តល់ប្រាក់កម្ចីបន្ថែមនេះដល់អតិថិជនណាដែលមានវិន័យល្អក្នុងការបង់សង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង់សងទៀតប៉ុណ្ណោះ។

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងដាក់ឱ្យប្រើប្រាស់សាកល្បងនូវផលិតផលប្រាក់បញ្ញើ នៅសាខាមួយចំនួនក្នុងខែតុលា ឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៦ ផលិតផលប្រាក់បញ្ញើត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់សាខាទាំងអស់ទូទាំងប្រទេសដោយទទួលបានលទ្ធផលជោគជ័យគួរជាទីពេញចិត្តបំផុត និងសម្រេចបានសមតុល្យប្រាក់បញ្ញើជាង ៥៨១លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២១។ អិលអូអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផលប្រាក់បញ្ញើពីប្រភេទ គឺប្រាក់បញ្ញើសំចៃ និងប្រាក់បញ្ញើមានកាលកំណត់។ ក្រៅពីទទួលបាននូវសុវត្ថិភាពខ្ពស់ អតិថិជនប្រាក់បញ្ញើទទួលបាននូវសេវាល្អ និងអត្រាការប្រាក់ខ្ពស់គួរជាទីពេញចិត្ត។ អិលអូអិលស៊ី ក៏បានផ្តល់នូវសេវាផ្សេងៗទៀតដល់អតិថិជនផងដែរ ដូចជា៖ សេវាផ្ទេរប្រាក់ កាតអេធីអិប និងអាយផេ ដែលកាន់តែងាយស្រួលសម្រាប់អតិថិជន និងមានកំណើននៃការប្រើប្រាស់គួរឱ្យចាប់កត់សម្គាល់ផងដែរ នៅក្នុងឆ្នាំ២០២១នេះ។

សមិទ្ធផលអាជីវកម្ម

សមិទ្ធផលឥណទានតាមវិស័យ

ចំនួនគណនី

ល.រ	វិស័យ	២០១៩	២០២០	២០២១
១	កសិកម្ម	១៥០.៣៦៧	១២៣.២៨៣	១២២.៧៨៨
២	ផលិតកម្ម	១.៤១៧	៣.១៧៨	៤.៦៧២
៣	ជំនួញ និងពាណិជ្ជកម្ម	៣៤.២៩៥	៤២.៨៦៩	៥១.០៥២
៤	សេវាកម្ម	៦១.៦២២	៥៧.៣៤៤	៥៩.២១១
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៨៩.៨៤២	១៣៣.៤៣០	១៤២.១៥២
៦	ផ្សេងៗ	១.១០២	៤៨	៣៣
	សរុប	៣៣៨.៦៤៥	៣៦០.១៥២	៣៧៩.៩០៨

ផលបំព្រួតឥណទាន (ដុល្លារអាមេរិក)

ល.រ	វិស័យ	២០១៩	២០២០	២០២១
១	កសិកម្ម	២១៨.២៦១.៥៦៩	២១៩.៨៨០.៣២០	២៥៧.៣៣០.៥៤២
២	ផលិតកម្ម	១១.០៣៣.៦០៣	១១.១១៥.៤៣៤	១៨.៤៣២.៤០១
៣	ជំនួញ និងពាណិជ្ជកម្ម	១៤៩.០៣០.១៩៨	១៥០.១៣៥.៤៩០	២១៤.៩១៨.៨៥៨
៤	សេវាកម្ម	១៨២.៣០៩.៧០៤	១៨៣.៦៦១.៨១៦	២១៥.៦៦៦.៥៧៦
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	២៨៨.៨៨៣.៤៥៧	២៩១.០២៥.៩៧៩	៣២៩.៧៨៩.៨៥៨
៦	ផ្សេងៗ	១០១.៨១៧	១០២.៥៧២	១៤២.៦៤០
	សរុប	៨៤៩.៦២០.៣៤៨	៨៥៥.៩២១.៦១១	១.០៣៦.២៨០.៨៧៥

ផលបំព្រួតឥណទានរបស់ អិលអូអិលស៊ី កើនឡើងចំនួន១៧% ធៀបទៅនឹងឆ្នាំ២០២០ ដែលកើនឡើងដល់ចំនួនជាង ១.០៣៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

បើគិតទៅតាមវិស័យនីមួយៗ ឃើញថាប្រាក់កម្ចីក្នុងវិស័យ “ប្រាក់បៀវត្ស និងប្រាក់ឈ្នួល” មានទំហំធំជាងបង្អស់ ដែលមានចំនួនប្រមាណជា ៣៤% នៃផលបំព្រួតឥណទានសរុប ហើយវិស័យដែលមានផលបំព្រួតឥណទានធំបន្តបន្ទាប់មានដូចជា វិស័យកសិកម្ម ២៥% ជំនួញ និងពាណិជ្ជកម្ម ១៩% សេវាកម្ម ២១% និងផលិតកម្ម២% ។

សមិទ្ធផលឥណទានតាមផលិតផល

ចំនួនគណនី

ល.រ	ផលិតផល	២០១៩	២០២០	២០២១
១	ប្រាក់កម្ចីក្រុម	១៤២.៣៥៣	១៦០.១៨៤	១៧៩.៦៣៨
២	ប្រាក់កម្ចីឯកត្តជន	៩៤.៨៣៥	១០១.៥៤៨	១០៣.៤១៥
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	១២.២៧៨	១៥.៤៩០	២២.៨៥៨
៤	ប្រាក់កម្ចីតាមរដូវកាល	២០.៤០៤	២០.៩៣៩	២១.៩៩៨
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	១០.៩១២	១០.៧១៩	៩.៦៩៦
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	៤៧.៨៦៦	៤២.៦៨៣	៣៦.២៤៤
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	៩.៥៩៤	៨.៣២៤	៥.៨៧៧
៨	ប្រាក់កម្ចីធានាដោយសន្និធិ	៤៤	១៧	១១
៩	ភតិសន្យាហិរញ្ញវត្ថុ	៣៥៩	២៤៨	១៧១
	សរុប	៣៣៨.៦៤៥	៣៦០.១៥២	៣៧៩.៩០៨

អិលអូអិលស៊ី រក្សាបាននូវចំនួនអតិថិជនយ៉ាងច្រើនក្នុងឆ្នាំ ២០២១ ដែលមានចំនួនជាង ៣១៨.៣០០ នាក់។ ផលិតផលផ្សេងៗនេះបានឆ្លើយតបទៅកាន់គ្រប់ទីផ្សារនៃប្រជាពលរដ្ឋកម្ពុជា។ ដែលអតិថិជនរបស់ អិលអូអិលស៊ី ភាគច្រើនជាអតិថិជនប្រាក់កម្ចីក្រុម ប្រាក់កម្ចីឯកត្តជន ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងប្រាក់កម្ចីតាមរដូវកាល។


ផលបំត្រឥណទាន (ដុល្លារអាមេរិក)

ល.រ	ផលិតផល	២០១៩	២០២០	២០២១
១	ប្រាក់កម្ចីក្រុម	៨៥.២៦៧.៤២៧	១០៩.០២៩.៨៧២	១៥៣.៨៣៤.៩៨៤
២	ប្រាក់កម្ចីឯកត្តជន	២៨១.០២៤.៦០៧	៣០៤.៥៤៨.៥៥០	៣២៤.៤០៥.៥៩៨
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	១៦៤.៦៣៧.៦១៩	១៩៤.៥៥០.០៨៩	៣០២.៦៥២.១២៤
៤	ប្រាក់កម្ចីតាមរដូវកាល	៧០.៣១៦.១៨៣	៧៦.៨៥៥.៣៧៣	៩៤.៦៥២.៩០៣
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	៤៨.៥៤៤.៥០៥	៥១.២៣៦.១៥៩	៥០.១២២.៣០៨
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	១១៤.៣៣០.២៧៤	១០៨.៦៦៥.៤២០	១០០.៩០៩.៣៣១
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	៤.២៧៤.១៨៥	៣.១២៥.១៧៦	២.២៣០.២០៥
៨	ប្រាក់កម្ចីគេហដ្ឋាន	១.៨៤៤.៧៥៩	៦.៦២៨.៧២៣	៦.៦២៨.៧២៣
៩	ប្រាក់កម្ចីធានាដោយសន្និធិ	១.៥៦១.១១៩	៦២៩.៨២២	៤១៣.០៧២
១០	ភតិសន្យាហិរញ្ញវត្ថុ	៤១៣.៥៨៧	៦៥២.៤២៧	៤៣១.៦២៧
សរុប		៧៧២.២១៤.២៦៥	៨៥៥.៩២១.៦១១	១.០៣៦.២៨០.៨៧៥

អិលអូអិលស៊ី រក្សាបាននូវចំនួនកំណើនផលបំត្រឥណទានយ៉ាងច្រើនក្នុងឆ្នាំ២០២១ ដែលមានចំនួនជិត ១.០៥០លានដុល្លារអាមេរិក ដែលផលបំត្រឥណទានរបស់ អិលអូអិលស៊ី ភាគច្រើនជាប្រាក់កម្ចីឯកត្តជន ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យមប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ផលបំត្រប្រាក់កម្ចីក្រុម និងប្រាក់កម្ចីតាមរដូវកាល។

សង្ខេបលទ្ធផលសម្រេចបានសម្រាប់ផលិតផលប្រាក់បញ្ញើ សេវាប័ណ្ណ ATM អិលអូអិលស៊ី និងសេវា iPay Cambodia គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ២០២១

សមតុល្យប្រាក់បញ្ញើ: សមតុល្យប្រាក់បញ្ញើសរុបចំនួន ៥៨១លានដុល្លារអាមេរិក ដែលមានគណនីប្រាក់បញ្ញើសរុបចំនួន ៥៣២.១៦៩។ សមតុល្យប្រាក់បញ្ញើមានការកើនឡើង ៩% និងចំនួនគណនីមានកំណើន ១៥% ធៀបនឹងឆ្នាំ២០២០។



សេវា iPay Cambodia: ទទួលបានការចុះឈ្មោះប្រើប្រាស់ពីអតិថិជនសរុបចំនួន ៣២.៩០៣នាក់ ដែលមានប្រតិបត្តិការសរុបចំនួន ១.០៨៣.២១២ ប្រតិបត្តិការ និងទឹកប្រាក់ចំនួន ៥៤.៧០៣.៨៣៤ ដុល្លារអាមេរិក។

គិតត្រឹមខែ	ចំនួនអ្នកចុះឈ្មោះប្រើប្រាស់	ចំនួនប្រតិបត្តិការ	ទំហំទឹកប្រាក់គិតជាដុល្លារ
ខែតុលា ឆ្នាំ២០២១	២៧.៣២៤	៩៤១.១០៦	៤៦.៧១១.៨២១
ខែវិច្ឆិកា ឆ្នាំ២០២១	២៩.៩០០	១.០០៦.៦៩៦	៥០.៣៥១.៦៨២
ខែធ្នូ ឆ្នាំ២០២១	៣២.៩០៣	១.០៨៣.២១២	៥៤.៧០៣.៨៣៤

សេវាប័ណ្ណ ATM អិលអូអិលស៊ី: ប័ណ្ណអេធីអិម អិលអូអិលស៊ី ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកអ្នកអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងជាមួយសមាជិក CSS រួមមាន៖ ដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យសមតុល្យគណនី ប្តូរលេខកូដសម្ងាត់ ស្នើសុំរបាយការណ៍គណនីសង្ខេប និងផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬអន្តរធនាគារ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ អិលអូអិលស៊ី បានចេញប័ណ្ណអេធីអិមចំនួន ៣២.០៦៦ ប្រតិបត្តិការសរុបចំនួន ៣៨១.២២៥ ក្នុងទំហំទឹកប្រាក់ចំនួន ២២.០៤២.៣៨៩ ដុល្លារអាមេរិក។

គិតត្រឹមខែ	ចំនួនអ្នកចុះឈ្មោះប្រើប្រាស់	ចំនួនប្រតិបត្តិការ	ប្រតិបត្តិការគិតជាដុល្លារ
ខែតុលា ឆ្នាំ២០២១	២៧.៣៦៧	៣៣៥.២៧៧	១៩.៣៤២.៨៣៣
ខែវិច្ឆិកា ឆ្នាំ២០២១	២៩.១៨៥	៣៥៥.៨៩៣	២០.៥៨៦.៧៣៦
ខែធ្នូ ឆ្នាំ២០២១	៣២.០៦៦	៣៨១.២២៥	២២.០៤២.៣៨៩

គណនីបញ្ជីសំចៃ: គណនីបញ្ជីសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនកំណត់ចំនួនទឹកប្រាក់។ គណនីបញ្ជីសំចៃ ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចាំថ្ងៃ។ ជាមួយគណនីបញ្ជីសំចៃ អតិថិជន អាចធ្វើប្រតិបត្តិការតាមរយៈ: iPay Cambodia និង Internet Banking ។

សង្ខេបគណនីបញ្ជីសំចៃ

លក្ខខណ្ឌតម្រូវ	បរិយាយ
រូបិយប័ណ្ណ	រៀល / ដុល្លារ / បាត
សមតុល្យអប្បបរមា	សូន្យ (0)
រយៈពេល	មិនកំណត់
អត្រាការប្រាក់ប្រចាំឆ្នាំ	៣%
សៀវភៅគណនីបញ្ជីសំចៃ	មិនគិតកម្រៃសេវាពេលបើកគណនី និងប្រើប្រាស់អស់

គណនីបញ្ជីមានកាលកំណត់: គឺជាប្រភេទគណនីដែលផ្តល់ជូនអតិថិជនប្រាក់ខ្ពស់ សម្រាប់អតិថិជនដែលមានបំណងរក្សាទុកប្រាក់បញ្ជីជាមួយ អិលអូអិលស៊ី ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។

សង្ខេបគណនីបញ្ជីមានកាលកំណត់

លក្ខខណ្ឌតម្រូវ	បរិយាយ
រូបិយប័ណ្ណ	រៀល / ដុល្លារ / បាត
សមតុល្យអប្បបរមា	២០០.០០០រៀល, ៥០ដុល្លារ ឬ ២.០០០បាត
រយៈពេល	១ខែ, ៣ខែ, ៦ខែ, ៩ខែ, ១២ខែ, ២៤ខែ, ៣៦ខែ
អត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់	៧,៣៥%

សេវាផ្ទេរប្រាក់ក្នុងស្រុក: អតិថិជនអាចផ្ទេរប្រាក់ក្នុងស្រុកទៅឱ្យបងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្មដែលមានគណនីបញ្ជីសំចៃក្នុងរង្វង់អិលអូអិលស៊ី និងផ្ទេរប្រាក់ឆ្លងធនាគារ តាមរយៈ: FAST, Retail Pay “ on RFT service” និង Bakong មានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

សង្ខេបសេវាផ្ទេរប្រាក់ក្នុងស្រុក (ផ្ទេរក្នុងរង្វង់ អិលអូអិលស៊ី)

លក្ខខណ្ឌតម្រូវ	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល / ដុល្លារ
ផ្ទេរប្រាក់ក្នុងសាខាតែមួយ និងឆ្លងសាខា	គ្រប់សាខា
ដាក់ និងដកប្រាក់ឆ្លងសាខា	
កម្រៃសេវា	មិនគិតកម្រៃសេវា

សេវាទូទាត់ហ៊ុយស៊ីតាមរយៈប្រព័ន្ធ FAST (ផ្ទេរប្រាក់ឆ្លងធនាគារ)៖ អតិថិជនអាចផ្ទេរប្រាក់ជាប្រាក់រៀល ចេញ ចូលឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលជាសមាជិក FAST បានយ៉ាងហ្មត់ចត់ និងមានភាពងាយស្រួល។

សង្ខេបសេវាទូទាត់ហ៊ុយស៊ី

លក្ខខណ្ឌតម្រូវ	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល
មធ្យោបាយផ្ទេរប្រាក់	iPay Cambodia និង Internet Banking
ទំហំទឹកប្រាក់ផ្ទេរអតិបរមាក្នុងមួយប្រតិបត្តិការ	៤០.០០០.០០០ រៀល
ទំហំទឹកប្រាក់ផ្ទេរអតិបរមាក្នុងមួយថ្ងៃ	៨០.០០០.០០០ រៀល
កម្រៃសេវា	មិនគិតកម្រៃសេវា

សេវាផ្ទេរមូលនិធិភ្លាមៗ (ផ្ទេរប្រាក់អន្តរធនាគារ តាមរយៈ RFT)៖ វាផ្ទេរមូលនិធិភ្លាមៗ (RFT) ត្រូវបានផ្តើមដោយធនាគារជាតិនៃកម្ពុជា (NBC)។ ដើម្បីអាចប្រើសេវានេះបាន តម្រូវឱ្យអ្នកផ្ទេរមានគណនីបញ្ញើសំចៃ ចំណែកអ្នកទទួល អាចទទួលប្រាក់តាមរយៈគណនីបញ្ញើសំចៃ ឬក៏តាមលេខទូរស័ព្ទ។ សេវានេះអាចធ្វើប្រតិបត្តិការបានជាប្រាក់រៀល និងប្រាក់ដុល្លារ។

លក្ខខណ្ឌ	ការបរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល / ប្រាក់ដុល្លារ
ប្រភេទប្រតិបត្តិការ	- គណនី ទៅគណនី - គណនី ទៅលេខទូរស័ព្ទ
ទំហំទឹកប្រាក់អតិបរមានក្នុង ១ ប្រតិបត្តិការ	១. នៅតាម ការិយាល័យ អិលអូអិលស៊ី៖ - គណនី ទៅគណនី ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារ - គណនី ទៅលេខទូរស័ព្ទ តិចជាង ៤.០០០.០០០ រៀល ឬ តិចជាង ១.០០០ ដុល្លារ ២. តាមរយៈ iPay Cambodia / Internet - គណនី ទៅគណនី ៤០.០០០.០០០ រៀល ឬ ១០.០០០ ដុល្លារ - គណនី ទៅលេខទូរស័ព្ទ តិចជាង ៤.០០០.០០០ រៀល ឬ តិចជាង ១.០០០ ដុល្លារ
លក្ខខណ្ឌដកប្រាក់	- គណនី ទៅគណនី៖ អ្នកទទួលតម្រូវឱ្យមានគណនីបញ្ញើសំចៃជាមួយ អិលអូអិលស៊ី - គណនី ទៅលេខទូរស័ព្ទ៖ អ្នកទទួលតម្រូវឱ្យមានលេខទូរស័ព្ទ និងឯកសារសម្គាល់ខ្លួន
កម្រៃសេវា	មិនគិតកម្រៃ

សេវា iPay Cambodia: គឺជាកម្មវិធីធនាគារចល័តមួយដែលមានមុខងារលើសពីការទូទាត់ប្រាក់។ អតិថិជននឹងទទួលបានបទពិសោធន៍ និងភាពងាយស្រួលពិតប្រាកដនៃការធ្វើប្រតិបត្តិការធនាគារបែបឌីជីថល ដោយមិនចាំបាច់មានសាច់ប្រាក់នៅក្នុងដៃ។

អិលអូអិលស៊ី បានដាក់ឱ្យដំណើរការសេវាធនាគារចល័ត iPay Cambodia ដើម្បីឱ្យអតិថិជនងាយស្រួលចាត់ចែងគ្រប់គ្រង លំហូរសាច់ប្រាក់បានគ្រប់ពេលវេលា និងទីកន្លែងដែលមានសេវាអ៊ីនធឺណែត។ ជាមួយសេវា iPay Cambodia អតិថិជនអាចពិនិត្យសមតុល្យគណនី របស់ខ្លួនភ្លាមៗ ទូទាត់ថ្លៃវិក្កយបត្រ ផ្ទេរប្រាក់ បើកគណនីបញ្ញើមានកាលកំណត់ បញ្ជូនទឹកប្រាក់ក្នុងទូរស័ព្ទ ដាក់ប្រាក់ចូលគណនីបាតង ទូទាត់ប្រាក់ កម្ចី និងមុខងារផ្សេងៗជាច្រើនទៀត។ លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ ទូរស័ព្ទដៃ (iOS & Android) ដោយគិតគិតថ្លៃ រហ័ស ទាន់ចិត្ត មានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។ តាមរយៈមុខងារពេញនិយម ទូទាត់ដោយស្កេន KHQR Code របស់ iPay Cambodia អតិថិជន អាចធ្វើការទូទាត់ទៅកាន់ អាជីវករដ៏គួររស់ អិលអូអិលស៊ី ឬស្ថាប័នដទៃទូទាំងប្រទេស ហើយម្ចាស់អាជីវកម្មកាន់តែងាយស្រួល គ្រប់គ្រងនឹងទទួលបានការទូទាត់ពីអតិថិជនរបស់ខ្លួនតាមរយៈ KHQR Code របស់ អិលអូអិលស៊ី ផងដែរ ។

ទំហំប្រតិបត្តិការសេវា iPay Cambodia

ទំហំប្រតិបត្តិការកំណត់	ទឹកប្រាក់អតិបរមា
ក្នុង ១ ប្រតិបត្តិការ	៤០.០០០.០០០ រៀល ឬ ១០.០០០ ដុល្លារ ឬ ៤០០.០០០ បាត
ក្នុង ១ ថ្ងៃ	៨០.០០០.០០០ រៀល ឬ ២០.០០០ ដុល្លារ ឬ ៨០០.០០០ បាត

សេវាប័ណ្ណ ATM អិលអូអិលស៊ី: តាមរយៈការចូលជាសមាជិកនៃប្រព័ន្ធ ស៊ីអេសអេស (CSS) ដែលបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណពន្ធ ATM អិលអូអិលស៊ី ជូនអតិថិជនទូទៅបន្ទាប់ពីទទួលបានដោយជោគជ័យក្នុងការចេញ សាកល្បងជូនបុគ្គលិកខ្លួនឯងមួយរយៈកន្លងមក។ តាមរយៈប័ណ្ណ ATM អតិថិជនអាចធ្វើប្រតិបត្តិការ ដកសាច់ប្រាក់ ឬផ្ទេរប្រាក់តាមរយៈម៉ាស៊ីន ATM និងម៉ាស៊ីនឆ្លុះកាត របស់ធនាគារ និងគ្រឹះស្ថានជាសមាជិក CSS ទូទាំង ២៥ ខេត្ត/ក្រុង។

ប្រតិបត្តិការលើម៉ាស៊ីន ATM

- ដកសាច់ប្រាក់/ដកសាច់ប្រាក់រហ័ស
- ពិនិត្យសមតុល្យគណនី
- ស្នើសុំប្តូរកាណែតសង្ខេបគណនីផ្ទេរប្រាក់អន្តរធនាគារ (FAST)
- ប្តូរលេខកូដសម្ងាត់ PIN

ប្រតិបត្តិការលើម៉ាស៊ីន POS

- ទិញទំនិញ (Purchase)
- ដកសាច់ប្រាក់ (Cash Withdrawal)
- បញ្ជូនមូលនិធិត្រឡប់វិញ (Refund)
- បង្វែរមូលនិធិលើប្រតិបត្តិការទិញ
- ពិនិត្យសមតុល្យ (Balance Inquiry)

ទំហំប្រតិបត្តិការតាមរយៈម៉ាស៊ីន ATM

ប្រភេទប្រតិបត្តិការ	ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ	ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ
ប្រតិបត្តិការដកប្រាក់	៤.០០០.០០០ រៀល	
ប្រតិបត្តិការផ្ទេរប្រាក់ចេញអន្តរធនាគារ	ឬ	១០ ដង
ប្រតិបត្តិការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី	១.០០០ ដុល្លារ	

ទំហំប្រតិបត្តិការតាមរយៈម៉ាស៊ីន POS

ប្រភេទប្រតិបត្តិការ	ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ	ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ
ប្រតិបត្តិការប័ណ្ណ ATM តាមរយៈម៉ាស៊ីន	៤.០០០.០០០ រៀល	
	ឬ	អាស្រ័យលើធនាគារទទួល
	១.០០០ ដុល្លារ	

ប្រព័ន្ធបាគង - KH: ប្រព័ន្ធបាគង (Bakong System) ឬបាគង (Bakong) សំដៅដល់ប្រព័ន្ធទូទាត់សងប្រាក់ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអន្តរាគមន៍ត្រូវបានគ្រឹះស្ថានសមាជិក។ អិលអូអិលស៊ី ចូលជាសមាជិកសាកល្បងបាគង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

លេខ	លក្ខណៈផលិតផល	បរិយាយ
១	រូបិយប័ណ្ណ	ប្រាក់រៀល / ប្រាក់ដុល្លារ
២	ទំហំទឹកប្រាក់អតិបរមា ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ	<ul style="list-style-type: none"> ■ ហេដ្ឋារចនាសម្ព័ន្ធបន្ថែម (Extended Feature)៖ <ul style="list-style-type: none"> - អតិថិជនថ្នាក់ដំបូង (Basic Customer)៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារ - អតិថិជនថ្នាក់មធ្យម (Partial KYC)៖ ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារ - អតិថិជនពេញលេញ (Full KYC)៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារ ■ ហេដ្ឋារចនាសម្ព័ន្ធបន្ថែម (Extended Feature)៖ ២០០.០០០.០០០ រៀល និង ៥០.០០០ ដុល្លារ។

សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ

តារាងសង្ខេបប្រាក់ចំណេញ និងខាត

តារាងសង្ខេបប្រាក់ចំណេញ និងខាត (គិតជាពាន់ដុល្លារ)	ឆ្នាំ២០១៩ បានធ្វើសវនកម្ម	ឆ្នាំ២០២០ បានធ្វើសវនកម្ម	ឆ្នាំ២០២១ បានធ្វើសវនកម្ម	ប្រែប្រួល (%)
ចំណូលការប្រាក់សុទ្ធ	៦៣.១៨០	៩៧.១១៣	១១៣.៩៩៦	១៧,៤%
ចំណូលផ្សេងៗ	១៧.៤៥៧	៥.៨៨៧	៥.៩៦៤	១,៣%
ចំណូលសុទ្ធពីប្រតិបត្តិការ	៨០.៦៣៨	១០៣.០០០	១១៩.៩៦១	១៦,៥%
ចំណាយប្រតិបត្តិការ	(៣៨.១០៣)	(៣៩.៥៩២)	(៤៧.៥៤០)	២០,១%
សវិធានធនឥណទានអាក្រក់ និងសង្ស័យ				
ឧបករណ៍ហិរញ្ញវត្ថុ	(៤.២៥៤)	(១០.១៩៤)	(៥.៨១៣)	-៤៣,០%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	៣៨.២៣១	៥៣.២១៤	៦៦.៦០៨	២៥,២%
ចំណាយពន្ធលើប្រាក់ចំណេញ	(៤.២៦១)	(៧.៨២១)	(១៣.៣២៦)	៧០,៤%
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៣៤.០២០	៤៥.៣៩៣	៥៣.២៨២	១៧,៤%

អិលអូអិលស៊ី សម្រេចបានកំណើនប្រាក់ចំណេញសុទ្ធចំនួន ១៧,៤% ដែលមានចំនួន ៥៣,២៨ លានដុល្លារអាមេរិក (កើនឡើងពី ៤៥,៣៩ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០) ដោយសារតែមានការប្រកួតប្រជែងលើបរិយាកាសប្រតិបត្តិការ។ ជាលទ្ធផល អិលអូអិលស៊ី សម្រេចបានអត្រាចំណេញពីមូលនិធិជាមធ្យម ២៥,៦៤% និងអត្រាចំណេញពីទ្រព្យសកម្ម ៤,៦៤%។

តារាងតុល្យការសង្ខេប

តារាងតុល្យការសង្ខេប (គិតជាពាន់ដុល្លារ)	ឆ្នាំ២០១៩ បានធ្វើសវនកម្ម	ឆ្នាំ២០២០ បានធ្វើសវនកម្ម	ឆ្នាំ២០២១ បានធ្វើសវនកម្ម	ប្រែប្រួល (%)
ទ្រព្យសកម្ម	១.០០៩.៣៥២	១.០៧១.៥២៩	១.០៧១.៥២៩	១៣,០%
ផលប័ត្រឥណទានដុល	៧៧២.២១៤	៨៥៥.៩២២	៨៥៥.៩២២	២១,១%
បំណុល	៨៧៣.៥៤៦	៨៩០.៣៥៣	៨៩០.៣៥៣	៩,៧%
សមតុល្យប្រាក់បញ្ញើ	៤៥៧.៦៦១	៥៣៦.០២០	៥៣៦.០២០	៨,៦%
សមតុល្យប្រាក់កម្ចី	៣៧៩.៦៤៣	៣០៨.៧៣៩	៣០៨.៧៣៩	១១,៧%
មូលធនភាគទុនិក	១៣៥.៨០៥	១៨១.១៧៦	១៨១.១៧៦	២៩,៤%

ទ្រព្យសកម្មរបស់ អិលអូអិលស៊ី កើនឡើងចំនួន ១៣,០% ដែលមានចំនួន ១.២១១,៣៥ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២១ ដែលភាគច្រើនបានមកពីកំណើនផលបំព្រួតណាមានដែលមានអត្រាកំណើន ២១,១% ធៀបនឹងឆ្នាំមុន និងចំនួនផលបំព្រួតណាមានចំនួនជិត ១.០៣៦ លានដុល្លារអាមេរិក។

ផលិតផលប្រាក់បញ្ញើ កើនឡើងចំនួន ៨,៦% ដល់សមតុល្យជាង ៥៨២ លានដុល្លារអាមេរិកដោយសារ អិលអូអិលស៊ី នៅតែបន្តទទួលបានការដៀកឱកាតខ្ពស់ពីសំណាក់អតិថិជនប្រាក់បញ្ញើ។ សមាមាត្រនៃសមតុល្យប្រាក់បញ្ញើក្នុងចំណោមផលិតផលប្រាក់បញ្ញើទាំងពីរប្រភេទ គឺគណនីបញ្ញើសន្សំ ៨% និងគណនីបញ្ញើមានកាលកំណត់មានចំនួន ៩២%។ ប្រាក់កម្ចីពីម្ចាស់កម្ចីមានការកើនឡើង ១១,៧% ដែលមានចំនួន ៣៤៥ លានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីពីធនាគារក្នុងស្រុក ថយចុះ ១០,៩% ស្មើនឹង ៦៥លានដុល្លារអាមេរិក (ឆ្នាំ ២០២០ មាន ៧៣ លានដុល្លារអាមេរិក) និងប្រាក់កម្ចីពីធនាគារក្រៅប្រទេសកើនឡើង ១៨,៧% ស្មើនឹង ២៨០លានដុល្លារអាមេរិក (ឆ្នាំ ២០២០ មាន ២៣៦លានដុល្លារអាមេរិក)។

ស្ថិតិសំខាន់ៗ	ឆ្នាំ២០១៩ បានធ្វើសវនកម្ម	ឆ្នាំ២០២០ បានធ្វើសវនកម្ម	ឆ្នាំ២០២១ បានធ្វើសវនកម្ម
អត្រាចំណេញមូលធនភាគទុនិក	៣២,៦៨%	២៧,៩០%	២៦,៣៤%
អត្រាចំណេញពីទ្រព្យសកម្ម	៣,១៩%	៤,២៥%	៤,៨០%
ចំណាយប្រតិបត្តិការធៀបនឹងផលបំព្រួតណាមានជាមធ្យម	៦,០៧%	៤,៨៦%	៥,០២%
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសវិធានធន)	៥២,៥៣%	៤៨,៣៤%	៤៤,៤៨%
ប្រាក់បញ្ញើធៀបឥណទាន	៥៩,២៧%	៦២,៦២%	៥៦,១៦%
អនុបាតក្របខណ្ឌសន្ទនីយភាព	២៨១,៩០%	២៣៥,៣០%	២២៧,៤៥%
អនុបាតសោធនភាព	២០,០៥%	២៣,៩៩%	២៦,៨០%
អនុបាតឥណទានមិនដំណើរការ	០,៦១%	១,២៧%	២,០៥%

អិលអូអិលស៊ី រក្សាបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយធ្វើឱ្យប្រសើរឡើងនូវអនុបាតចំណាយប្រតិបត្តិការធៀបនឹងផលបំព្រួតណាមានជាមធ្យម មកត្រឹមតែ ៥,០២% (ដែលឆ្នាំ ២០២០ មានចំនួន ៤,៨៦%) ទោះបីជាមានការកើនឡើងតិចតួចដោយសារតែបម្រែបម្រួលអត្រាប្តូរប្រាក់ក្នុងគ្រា។ ខណៈដែលអនុបាតចំណាយធៀបនឹងចំណូល (រួមបញ្ចូលសវិធានធន) មានភាពល្អប្រសើរជាងមុន មកត្រឹម ៤៤,៤៨% (ដែលឆ្នាំ ២០២០ មានចំនួន ៤៨,៣៤%)។

បន្ថែមលើនេះ អិលអូអិលស៊ី រក្សាបាននូវអនុបាតក្របខណ្ឌសន្ទនីយភាពខ្ពស់ដែលមានអត្រា ២២៧,៣% ខណៈដែលតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាមានចំនួន ១០០% ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០។ លើសពីនេះទៅទៀត អនុបាតសោធនភាពក៏ត្រូវបានគ្រប់គ្រងយ៉ាងល្អដែលមានចំនួន ២៦,៨០% ខណៈដែលតម្រូវការអប្បបរមារបស់ធនាគារជាតិនៃកម្ពុជាគឺមិនត្រូវតិចជាង ១៥%។ គុណភាពទ្រព្យសកម្មគឺជាចំណុចចម្បងដែលគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ផ្ដោតការយកចិត្តទុកដាក់ផងដែរ។ គុណភាពទ្រព្យសកម្មមានភាពថយចុះជាងមុន ដែលមានអត្រា ២,០៥% (ដែលឆ្នាំ ២០២០ មានចំនួន ១,២៧%)។

ទស្សនវិស័យឆ្នាំ ២០២២

នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី នឹងបង្កើនប្រាក់ចំណូលរបស់ខ្លួនពីកំណើនទ្រព្យសកម្មដែលមានការប្រាក់ដូចជា ឥណទានសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដោយទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ឥណទានអាជីវកម្មខ្នាតតូច និងឥណទានសហគ្រាសខ្នាតតូច និងមធ្យម ដែលរួមបញ្ចូលផលិតផលកម្ចីដែលមិនប៉ះពាល់ដល់បរិស្ថាន។

ដើម្បីគាំទ្រកំណើនទ្រព្យសកម្ម គណៈគ្រប់គ្រងនឹងបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិក តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជាប្រព័ន្ធធនាគារដែលប្រើប្រាស់តាម Tablet ដែលអនុញ្ញាតឱ្យមន្ត្រីឥណទានធ្វើប្រតិបត្តិការធនាគារក្រៅការិយាល័យ និងភ្ជាប់ព័ត៌មានដោយផ្ទាល់ទៅប្រព័ន្ធធនាគារស្តុលរបស់គ្រឹះស្ថាន។ លើសពីនេះទៅទៀត គណៈគ្រប់គ្រងនឹងបន្តរក្សាឱ្យបាននូវភាពរឹងមាំក្នុងការគ្រប់គ្រងគុណភាពទ្រព្យសកម្ម ដើម្បីកាត់បន្ថយឥណទានមិនដំណើរការ។

ទន្ទឹមនឹងនេះផងដែរ អិលអូអិលស៊ី នឹងបន្តផ្ដោតការយកចិត្តទុកដាក់លើការរក្សាកម្រិតសន្ទនីយភាពឱ្យមានសុខភាពល្អ តាមរយៈការវាស់វែងអនុបាតក្របខណ្ឌសន្ទនីយភាព និងអនុបាតសោធនភាពដើម្បីរក្សាអនុលោមភាពជាមួយតម្រូវការពី និយ័តករ ក៏ដូចជាគាំទ្រកំណើនប្រកបដោយសុខភាពល្អ។

ទស្សនវិស័យអំពីអតិថិជន

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុធំៗនៅក្នុងប្រទេសកម្ពុជាដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពនៃការផ្តល់សេវាកម្មដល់អតិថិជនមានភាពងាយស្រួលសម្រាប់អតិថិជនទូទៅក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម។ តាមបទពិសោធន៍នាពេលកន្លងមកនេះ អិលអូអិលស៊ី ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនប្រាក់កម្ចី អតិថិជនភតិសន្យាហិរញ្ញវត្ថុ អតិថិជនប្រាក់បញ្ញើ និងអតិថិជនដែលប្រើប្រាស់សេវាផ្សេងៗទៀត ដែលធ្វើឱ្យយើងមានការរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ។

ការរីកចម្រើនដ៏ខ្លាំងក្លានេះគឺដោយសារតែ អិលអូអិលស៊ី តែងតែទទួលយកនូវការរិះគន់ ការត្អូញត្អែរ គំនិតកែលម្អ និងការផ្តល់យោបល់ផ្សេងៗពីអតិថិជនដ៏មានតម្លៃរបស់ខ្លួនដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរនៃមុខរបៀប និងសមស្របទៅតាមការចង់បានពេលវេលា ចំណូល និងតម្រូវការរបស់អតិថិជន។

អិលអូអិលស៊ី និងបុគ្គលិកទាំងអស់ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរចំពោះការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន ដៃគូសហការណ៍អាជ្ញាធរ និងភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លើសពីនេះទៅទៀត ទោះបីជាអតិថិជនដែលបានចាកចេញពី អិលអូអិលស៊ី ទៅហើយក៏ដោយក៏ អិលអូអិលស៊ី មិនបោះបង់ចោលពួកគាត់ឡើយ ហើយផ្ទុយទៅវិញបានជំរុញឱ្យបុគ្គលិកទាំងអស់ចុះជួបពួកគាត់ជាប្រចាំ ដើម្បីទទួលបាននូវព័ត៌មានត្រឡប់ និងបន្តជូនដំណឹងដល់ពួកគាត់បន្ថែមពីផលិតផល និងសេវាកម្មថ្មីៗដែលមាន។

ទោះបីជាមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងណាក៏ដោយក៏ អិលអូអិលស៊ី មិននៅស្ងៀមនោះដែរ ហើយផ្ទុយទៅវិញបាន និងកំពុងតែរិះរកវិធីផ្សេងៗទៀតដើម្បីកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីទៀត ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនទូទៅ និងថែរក្សាអតិថិជនដែលមានស្រាប់ តាមរយៈការទទួលយកនូវគំនិតយោបល់ និងការត្អូញត្អែរ ពីអតិថិជនគ្រប់មជ្ឈដ្ឋាន។

តារាងសង្ខេបការត្អូញត្អែររបស់អតិថិជនសម្រាប់ឆ្នាំ២០២១

ខែ	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ចំនួនដងនៃការត្អូញត្អែរ	១១	២	៥	៤	៦	២	២	១២	៧	៦	៣	៩

ការអភិវឌ្ឍធនធានមនុស្ស

នៅឆ្នាំ២០២១ នាយកដ្ឋានធនធានមនុស្សមានមោទនភាពដែលសម្រេចបានសមិទ្ធផលដ៏ធំធេងក្រោមភារកិច្ចសហប្រតិបត្តិការដ៏ល្អពីគណៈគ្រប់គ្រងនៅក្នុងនាយកដ្ឋាននីមួយៗ ដែលមានការចូលរួមយ៉ាងសកម្មពីបុគ្គលិកគ្រប់លំដាប់ថ្នាក់។ ដោយឡែក បុគ្គលិកនៅក្នុងឆ្នាំ២០២១នេះមានការកើនឡើងរហូតដល់ ៣.២៩៧ នាក់។

បុគ្គលិកទាំងអស់ត្រូវបានបំពាក់បំប៉នដោយការបណ្តុះបណ្តាលផ្សេងៗគ្នា ដែលអាចឱ្យពួកគេបង្កើននូវជំនាញ និងសមត្ថភាពក្នុងការអនុវត្តការងាររបស់ពួកគេ។ មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុថ្មី ក៏ទទួលបានការបង្ហាត់បង្ហាញតម្រង់ទិសដែលពួកគេត្រូវបានបណ្តុះបណ្តាលអំពីទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងគោលនយោបាយ និងការអនុវត្តផ្សេងៗ ហើយបន្ទាប់មកពួកគេក៏ទទួលបាននូវការបណ្តុះបណ្តាលការងារនៅការិយាល័យសាខាដែលពួកគេត្រូវបំពេញការងារជាមួយមន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុដែលមានបទពិសោធន៍ ព្រមទាំងទទួលបានការណែនាំពីថ្នាក់គ្រប់គ្រងផ្ទាល់ និងទទួលបានការអនុវត្តន៍ជាក់ស្តែងពីការងារ។ ក្រៅពីនេះ បុគ្គលិកសាខា ក៏ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាប្រចាំនៅការិយាល័យសាខារបស់ខ្លួនអំពីគោលការណ៍ នីតិវិធី ជំនាញបច្ចេកទេស និងជំនាញទូទៅ។

លើសពីនេះ អិលអូអិលស៊ី ក៏បានប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលតាមបែបឌីជីថលដល់បុគ្គលិកដែលមានដូចជា៖ ការបណ្តុះបណ្តាលអនឡាញ ការបណ្តុះបណ្តាលតាមរយៈវីឌីអូ និងតាមរយៈប្រព័ន្ធសិក្សាអេឡិចត្រូនិច (e-learning platform) ដែលអ្នកចូលរួមអាចទទួលបានការបណ្តុះបណ្តាល ដោយមិនចាំបាច់ធ្វើដំណើរមកទីកន្លែងបណ្តុះបណ្តាល។

មធ្យោបាយក្នុងការបណ្តុះបណ្តាលផ្សេងទៀត គឺការរៀបចំផែនការបន្តផ្តនតាមរយៈការបណ្តុះបណ្តាល និងកម្មវិធី job rotation ដោយឱ្យបុគ្គលិកទៅកាន់តួនាទីផ្សេងក្នុងរយៈពេលកំណត់មួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីបំពាក់បំប៉នបុគ្គលិកបម្រុងសម្រាប់បន្តផ្តន។

បន្ថែមពីនេះទៀត អិលអូអិលស៊ី (ខេមបូឌា) ក៏ផ្តល់ឱកាសហាត់ការដល់និស្សិតផងដែរ ដើម្បីជួយដល់ពួកគេឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ការងារតាមរយៈការរៀនសូត្រទៅតាមជំនាញផ្សេងៗដើម្បីចាប់យកអាជីពការងារហើយពួកគេក៏អាចទទួលបានឱកាសការងារជាមួយអិលអូអិលស៊ី (ខេមបូឌា) ប្រសិនបើពួកគេមានសមត្ថភាពគ្រប់គ្រាន់។



**អិលអូអិលស៊ី
ផ្តល់សេវាប្រាក់កម្ចីជាច្រើនប្រភេទ**

- ▶ ប្រាក់កម្ចីក្រុម
- ▶ ប្រាក់កម្ចីឯកត្តជន
- ▶ ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន
- ▶ ប្រាក់កម្ចីតាមរដូវកាល
- ▶ ប្រាក់កម្ចីគេហដ្ឋាន
- ▶ សហគ្រាសខ្នាតតូច និងមធ្យម
- ▶ ប្រាក់កម្ចីកែលម្អគេហដ្ឋាន
- ▶ ប្រាក់កម្ចីទឹកស្អាត និងអនាម័យ
- ▶ សេវាបង់រំលស់យានយន្ត និងសម្ភារប្រើប្រាស់គ្រប់ប្រភេទ

៣

ការគ្រប់គ្រង សកម្មភាពសង្គម និងបរិស្ថាន

- ☑ ការពន្យល់ពីអត្ថន័យនៃបេសកកម្មរបស់យើង
- ☑ ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី
- ☑ ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម
- ☑ ការវាស់វែងកម្រិតចាកផុតពីភាពក្រីក្ររបស់
អតិថិជនតាមរយៈ PPI
- ☑ ការវិភាគផលប៉ុន្តែឥណទាន និងប្រាក់ចំណេញ
តាមកម្រិតភាពក្រីក្ររបស់អតិថិជន
- ☑ ការបកប្រែគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(SDGs) ទៅជាការអនុវត្តជាក់ស្តែង
- ☑ កម្ចីបៃតង (Green Lending)
- ☑ កម្ចីទឹកស្អាត និងអនាម័យ (WASH Loan)
- ☑ ការអប់រំចំណេះដឹងហិរញ្ញវត្ថុ
- ☑ សកម្មភាពសង្គមផ្សេងៗ

ការពន្យល់អត្ថន័យនៃមេសកកម្មរបស់យើង



ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី

គោលដៅសង្គម	ការវាស់វែង KPIs ប្រចាំឆ្នាំ ឱ្យស្របទៅនឹង USSPM	គោលដៅ ប្រចាំឆ្នាំ	២០១៩	២០២០	២០២១
ការបង្កើនការផ្តល់សេវា ហិរញ្ញវត្ថុ ដល់អតិថិជន	ចំនួនអតិថិជននៅតាមតំបន់ជនបទ	>= ៨៥%	៩២%	៩៣%	៩៣%
	ចំនួនអតិថិជនក្នុងវិស័យ កសិកម្ម	>= ៣០%	៣៩%	៣៤%	៣២%
	ភាគរយនៃអតិថិជនប្រាក់កម្ចីជាស្ត្រី	>= ៦៥%	១០%	៧០,៣០%	៧០,៥៦%
ការកាត់បន្ថយភាពក្រីក្រ	ភាគរយនៃអតិថិជនប្រាក់កម្ចីក្រុមម្តីដែលរស់នៅ ក្រោមបន្ទាត់ នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	>= ២០%	២៩,៤០%	២៧,១០%	២៥,២៧%
និរន្តរភាពបរិស្ថាន	លទ្ធផលនៃការវាយតម្លៃ បរិស្ថានក្នុង ការត្រួតពិនិត្យ	ការត្រួតពិនិត្យ	ការត្រួតពិនិត្យ "មានផលប៉ះ ពាល់មធ្យម"	ការត្រួតពិនិត្យ "មានផលប៉ះ ពាល់មធ្យម"	ការត្រួតពិនិត្យ "មានផលប៉ះ ពាល់មធ្យម"

ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម

- ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម ត្រូវបានអនុវត្តលើគ្រប់ប្រភេទឥណទានទាំងអស់របស់ អិលអូអិលស៊ី។
- សម្រាប់ឥណទានដែលមានទំហំទាបជាង ៣០.០០០ ដុល្លារអាមេរិក ការយល់ដឹងទាក់ទងនឹងបរិស្ថាន និងសង្គមនឹងត្រូវបានលើកយកមកពិភាក្សា ជាមួយអតិថិជនដើម្បីឱ្យអតិថិជនទទួលបាននូវការយល់ដឹងពាក់ព័ន្ធនឹងហានិភ័យ និងផ្តល់យោបល់ណែនាំដើម្បីធ្វើការកែលម្អឱ្យបានត្រឹមត្រូវ ឡើង ។
 - សម្រាប់ឥណទានសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានទំហំចាប់ពី ៣០.០០០ ដុល្លារអាមេរិក ការប្រើប្រាស់ឧបករណ៍វិភាគនឹងត្រូវ អនុវត្តយ៉ាងពេញលេញនៅក្នុងដំណើរការផ្តល់ឥណទាន។ ការវាយតម្លៃផ្នែកនេះត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលលើផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម ថាតើស្ថិតនៅក្នុងកម្រិតទាប មធ្យម ឬខ្ពស់ ជាមួយនឹងការផ្តល់យោបល់ណែនាំដើម្បីកែលម្អ។ ការបន្តអនុវត្តលើការវាយតម្លៃផល ប៉ះពាល់លើបរិស្ថាន និងសង្គមត្រូវបានត្រួតពិនិត្យជាប្រចាំ។ ជាលទ្ធផលចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២១ ប្រាក់កម្ចីចំនួន ២០៧ ត្រូវបាន វាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម។


សូមពិនិត្យមើលរបាយការណ៍វាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គមក្នុងឆ្នាំ ២០២១ ដូចតារាងខាងក្រោម៖

កម្រិតហានិភ័យប្រាក់កម្ចី	ចំនួនប្រាក់កម្ចី	កំណត់សម្គាល់
ទាប	១១៥	- គុណភាពគ្រប់គ្រងហានិភ័យរបស់អតិថិជនគឺខ្ពស់។ - កម្រិតហានិភ័យរបស់អតិថិជនមានកម្រិតទាប ដូច្នេះមិនមាន វិធានការណ៍ណាមួយឡើយ។
មធ្យម	៩២	- គុណភាពគ្រប់គ្រងហានិភ័យរបស់អតិថិជន មានចាប់ពីកម្រិតមធ្យម ទៅខ្ពស់។ - កម្រិតហានិភ័យរបស់អតិថិជន មានចាប់ពីកម្រិតទាបទៅមធ្យម ដូច្នេះការ ត្រួតពិនិត្យត្រូវបានតាមដាន ពីកម្រិតប្រែប្រួលនៃហានិភ័យ។
ខ្ពស់	០	មិនមាន
សរុប	២០៧	

ក្រាបខាងក្រោម បង្ហាញពីអត្រាគុណភាពនៃប្រាក់កម្ចីដែលបានវាយ តម្លៃ ទៅតាមប្រភេទហានិភ័យ លើបរិស្ថាន និងសង្គម ដោយផ្អែកលើ ប្រភេទ អាជីវកម្មរបស់អតិថិជន រួមមានដូចជា៖


- បរិស្ថាន [E],
- បរិស្ថាន សុខភាព និងសុវត្ថិភាព [E and H&S],
- សុខភាព និងសុវត្ថិភាព [H&S] និង
- ពលកម្ម [L]

ជារួមមក លទ្ធផលនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម របស់អតិថិជន អិលអូអិលស៊ី មិនមានអតិថិជនដែលស្ថិតក្នុងហានិភ័យ កម្រិតខ្ពស់នោះទេ។



ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI

ឧបករណ៍វាស់សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ (PPI) ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងពីការចូលរួមចំណែក នៃការផ្តល់សេវាហិរញ្ញវត្ថុ របស់ អិលអូអិលស៊ី ទៅកាន់អតិថិជនក្រីក្រ និងការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់អតិថិជនលើអតិថិជន និងលទ្ធភាពក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់អតិថិជន ថែមទាំងធានាថាផលិតផលសមស្របត្រូវបានផ្តល់ជូនដល់អតិថិជនគោលដៅ។ លើសពីនេះទៅទៀត ការប្រើប្រាស់ PPI អាចឱ្យ អិលអូអិលស៊ី កំណត់ប្រភេទអតិថិជនក្រុមថ្មីដូចខាងក្រោម៖




ការវិភាគផលប៉ុន្តែងឥណទាន និងប្រាក់ចំណេញ តាមកម្រិតភាពក្រីក្រ របស់អតិថិជន

➢ ការវិភាគផលប៉ុន្តែងឥណទាន តាមកម្រិតភាពក្រីក្ររបស់អតិថិជន

សម្រាប់គោលបំណងនៃការវិភាគបែបនេះ ទិន្នន័យចំណូលរបស់អតិថិជនត្រូវធ្វើការកាត់ត្រាឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធធនាគារស្នូល។ ប៉ុន្តែ ដោយសារទិន្នន័យខ្លះមិនទាន់បានកម្រិតនៅឡើយ (ចំពោះការវិភាគកម្រិត ភាពក្រីក្ររបស់អតិថិជនអនុត្តទៅតាមនិយមន័យសន្ទស្សន៍នៃការ ចាកផុតពីភាពក្រីក្រ PPI) ទើប អិលអូអិលស៊ី ប្រើទិន្នន័យទំហំឥណទានជាមធ្យម ដើម្បីកំណត់កម្រិតភាពក្រីក្រ ដូចមានបង្ហាញក្នុងតារាង ខាងក្រោម៖

Poverty Ranking Classification	Likely living below \$1.70/Day		Likely living above \$1.70/Day and below \$3.30/Day		Likely living above \$3.30/Day and below \$5.60/Day		Likely living above \$5.60/Day		TOTAL	% TO GLP
	Very Poor	% TO GLP	Moderate Poverty/Poor	% TO GLP	Low Income	% TO GLP	Non-Poor	% TO GLP		
Equivalent in Loan Size (USD)	<=750		<=1,500		<=3,500		>3,500			
Gross Loan Portfolio	25,113,746	2.4%	91,448,611	8.8%	157,961,666	15.2%	761,756,852	73.5%	1,036,280,876	100.0%
Number of Loans	63,916	16.8%	109,015	28.7%	99,537	26.2%	107,440	28.3%	379,908	100.0%
Average Loan Size	393		839		1,587		7,090		2,728	

ខាងក្រោមនេះជា ក្រាបបែងចែកតាមចំនួនគណនីកម្ចី និងផលបំប្រែគណនីមាន គិតត្រឹមខែធ្នូ ឆ្នាំ២០២១ តាមកម្រិតភាពក្រីក្រខាងលើ៖



➢ **ការវិភាគប្រាក់ចំណេញ តាមកម្រិតភាពក្រីក្ររបស់អតិថិជន**

ជាមួយនឹងការចាត់ចំណាត់ថ្នាក់ខាងលើ រួមជាមួយនឹងការសន្មត់ផ្ទៃក្នុង ក្នុងការបែងចែកចំណូល និងចំណាយ ដោយផ្ទាល់ ឬតាមសមាមាត្រ ការញែកប្រាក់ចំណេញនៅក្នុងឆ្នាំ២០២១ ត្រូវបានធ្វើឡើង ដើម្បីស្វែងយល់ថា តើផលិតផលមួយណាដែលផ្តល់ប្រាក់ចំណេញច្រើនជាងគេ ក៏ដូចជា ស្វែងយល់ពីហានិភ័យនៃផលិតផលនីមួយៗ ដូចបង្ហាញក្នុងតារាងខាងក្រោម។

តាមតារាងវិភាគខាងលើ ឆ្លុះបញ្ចាំងឱ្យឃើញថា អិលអូអិលស៊ី កំពុងធ្វើប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការបម្រើសេវាកម្មជូនភាគច្រើននៃក្រុម គ្រួសារដែលមានប្រាក់ចំណូលទាប រួមទាំងអតិថិជននៅក្នុងកម្រិតក្រ និងក្រខ្លាំងដែល អិលអូអិលស៊ី ទទួលបានប្រាក់ចំណេញទាបបំផុតដោយសារ តែចំណាយប្រតិបត្តិការខ្ពស់ព្រមទាំងហានិភ័យគណនីមានកម្រិតខ្ពស់។ ទោះជាយ៉ាងនេះក្តីអតិថិជនទាំងនោះនៅតែមានឱកាសក្នុងការទទួលបាន ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងពង្រីកសកម្មភាពកសិកម្ម ឬផលិតផលនិងសេវាកម្ម របស់ពួកគាត់។

PROFIT & LOSS ANALYSIS	Very Poor	% TO Its GLP	Moderate Poverty/Poor	% TO Its GLP	Low Income	% TO Its GLP	Non-Poor	% TO Its GLP	TOTAL	% TO GLP
Income from Loan	5,249,151	20.9%	16,577,347	18.1%	27,149,499	17.2%	117,492,386	15.4%	166,468,382	16.06%
Other Income	735,938	2.9%	1,770,444	1.9%	2,658,461	1.7%	9,625,725	1.3%	14,790,568	1.4%
Total Revenue	5,985,089	23.8%	18,347,790	20.1%	29,807,960	18.9%	127,118,110	16.7%	181,258,950	17.5%
Financial Expense	1,489,413	5.9%	5,423,515	5.9%	9,368,185	5.9%	45,177,284	5.9%	61,458,397	5.9%
Operating Expense	3,435,604	13.7%	8,205,728	9.0%	10,705,829	6.8%	23,139,287	3.0%	45,486,449	4.4%
Provision Expense	411,752	1.6%	1,387,014	1.5%	2,085,095	1.3%	2,552,243	0.3%	6,436,104	0.6%
Tax Expense	133,326	0.5%	685,128	0.7%	1,572,981	1.0%	11,567,628	1.5%	13,959,063	1.3%
Total Expense	5,470,096	21.8%	15,701,384	17.2%	23,732,090	15.0%	82,436,442	10.8%	127,340,013	12.3%
Net Profit	514,993	2.05%	2,646,406	2.89%	6,075,870	3.85%	44,681,668	5.87%	53,918,937	5.20%

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសកលសម្រាប់ការអភិវឌ្ឍគ្រឹះស្ថានដ៏ក្រហមក្រហម អិលអិលស៊ី បានចូលរួមដូចរូបភាពដែលបានបង្ហាញខាងក្រោម៖

	<ul style="list-style-type: none"> • ៥,៣០% នៃអតិថិជន ស្ថិតនៅក្រោមបន្ទាត់ ២៩ ក្នុងមួយថ្ងៃ ២០០៥ PPP • ៤០,២១% នៃអតិថិជន ស្ថិតនៅក្រោមបន្ទាត់ ៥៩ ក្នុងមួយថ្ងៃ ២០០៥ PPP • អតិថិជនប្រាក់កម្ចី ៣១៤៣នាក់ (ផលប៉ុព្រគណនា ១.០៣៦លាន ដុល្លារអាមេរិក) • អតិថិជនប្រាក់បញ្ញើ ៤៦២៣នាក់ (ទំហំប្រាក់បញ្ញើសរុប ៥៨២លាន ដុល្លារអាមេរិក) 		<ul style="list-style-type: none"> • វិស័យកសិកម្ម ១៦៤៣នាក់ ក្នុងចំនួនទឹកប្រាក់ ៣៦២លានដុល្លារអាមេរិក ដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម។
	<ul style="list-style-type: none"> • មានអតិថិជនចំនួន ៥.៤៣៣នាក់ (ផលប៉ុព្រ ២.៣លានដុល្លារអាមេរិក) កំពុងប្រើប្រាស់ កម្ចី ទឹកស្អាត និងអនាម័យ។ 		<ul style="list-style-type: none"> • វគ្គបណ្តុះបណ្តាលចំនួន ១.៧២១ (រួមទាំងវគ្គបណ្តុះបណ្តាលខាងក្រៅចំនួន ២២) សម្រាប់បុគ្គលិកក្នុងឆ្នាំ ២០២១។
	<ul style="list-style-type: none"> • ៦៩% នៃអតិថិជនសរុប គឺជាស្ត្រី • ៣២% នៃភ្នាក់ងារគ្រប់គ្រងអិលអិលស៊ី គឺជាស្ត្រី 		<ul style="list-style-type: none"> • អតិថិជនចំនួន ៥.៤៣៣នាក់ (ផលប៉ុព្រ ២.៣លាន ដុល្លារអាមេរិក) កំពុងប្រើប្រាស់កម្ចី ទឹកស្អាត និងអនាម័យ។
	<ul style="list-style-type: none"> • អតិថិជនចំនួន ៦៣៣នាក់ (ផលប៉ុព្រ ១១លានដុល្លារអាមេរិក) កំពុងប្រើប្រាស់កង់ប៊ីដែលដើរដោយថាមពលប្រកាស។ 		<ul style="list-style-type: none"> • អតិថិជនចំនួន ៣៤៣៣នាក់ (ផលប៉ុព្រ ៩២៦លាន ដុល្លារអាមេរិក) គឺជាកម្ចីបង្កើតចំណូល • អតិថិជនចំនួន ២២៣៣នាក់ (ផលប៉ុព្រ ៣០៣លាន ដុល្លារអាមេរិក) គឺជាកម្ចីសហគ្រាសខ្នាតតូច និងមធ្យម • បុគ្គលិកសរុប: ៣.២៩៧, ស្ត្រី: ៥៩២, ពិការភាព: ៧
	<ul style="list-style-type: none"> • អិលអិលស៊ី កំពុងប្រើអតិថិជនជាមួយនឹងផលិតផលកម្ចី សុទ្ធស្រុងដៃ។ 		<ul style="list-style-type: none"> • ១៧៩៣នាក់ គឺជាអតិថិជនកម្ចីជាច្រើន ដែលភាគច្រើនជាអតិថិជនដែលមានចំណូលទាប។
	<ul style="list-style-type: none"> • អតិថិជន ៩.៧៣៣នាក់ (ផលប៉ុព្រ ៥១លាន ដុល្លារអាមេរិក) កំពុងប្រើប្រាស់ កម្ចីសម្រាប់ទិញ/កែលម្អផ្ទះបង្គោល ដើម្បីបង្កើនគុណភាពជីវិតរបស់ពួកគេ។ 		<ul style="list-style-type: none"> • កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (>=៣០.០០០ដុល្លារអាមេរិក) គឺត្រូវបានវាយតម្លៃដើម្បីថែរក្សាថាវាមានជីវិតកម្មសម្រាប់សង្គមមានតម្លៃលើសពីការបែងចែកធនធាន និងសង្គម។ កម្ចីសហគ្រាសខ្នាតតូច និងមធ្យមចំនួន ២០៧ ត្រូវបានវាយតម្លៃក្នុងឆ្នាំ២០២១។
	<ul style="list-style-type: none"> • គិតត្រឹមខែធ្នូ ឆ្នាំ២០២១ អិលអិលស៊ី បានទម្លាក់កម្ចីកង់ប៊ីដែលដើរដោយថាមពលប្រកាសចំនួន ១១.៣៩៥ ទៅកាន់អតិថិជន។ 		<ul style="list-style-type: none"> អិលអិលស៊ី មានសកម្មភាពត្រូវបានហាមឃាត់មិនផ្តល់កម្ចី និងច្បាប់បរិស្ថានដែលមានដូចជា៖ <ul style="list-style-type: none"> • ការល្មើសធាតុ ឬផុតកំពែងត្រូវហាមឃាត់ដោយច្បាប់ • ការកាប់ឈើខុសច្បាប់នៅតំបន់ដីសើម • រាល់សកម្មភាពកាប់ឈើខុសច្បាប់ ហើយដើមឈើដែលមិនទាន់គ្រប់រាយត្រូវហាមឃាត់ដោយច្បាប់ • ការកាប់ដើមឈើ ដែលត្រូវបានហាមឃាត់ដោយច្បាប់ • ប្រតិបត្តិការកាប់ឈើជាលក្ខណៈពាណិជ្ជកម្ម ឬការទិញខុសករណីកាប់ឈើសម្រាប់ប្រើប្រាស់ក្នុងតំបន់កំពែងដែលមានជីវចម្រុះខ្ពស់ • ផ្ទុយផ្ទុះសត្វព្រៃ ឬផលិតផលសត្វព្រៃគ្រប់ប្រភេទ ដែលស្ថិតនៅក្រោមច្បាប់ • ការប្រមាញ់ ឬដាក់អន្ទាក់ ឬប្រើប្រាស់មធ្យោបាយផ្សេងទៀត ដើម្បីបំផ្លាញសត្វព្រៃ ដែលស្ថិតនៅក្រោមច្បាប់ • ការបំផ្លាញជម្រក សំបុក ឬផលបូកសត្វព្រៃ ដែលស្ថិតនៅក្រោមច្បាប់
	<ul style="list-style-type: none"> អិលអិលស៊ី មានសកម្មភាពត្រូវបានហាមឃាត់មិនផ្តល់កម្ចី និងច្បាប់បរិស្ថានដែលមានដូចជា៖ <ul style="list-style-type: none"> • ការល្មើសធាតុ ឬផុតកំពែងត្រូវហាមឃាត់ដោយច្បាប់ • ការកាប់ឈើខុសច្បាប់នៅតំបន់ដីសើម • រាល់សកម្មភាពកាប់ឈើខុសច្បាប់ ហើយដើមឈើដែលមិនទាន់គ្រប់រាយត្រូវហាមឃាត់ដោយច្បាប់ • ការកាប់ដើមឈើ ដែលត្រូវបានហាមឃាត់ដោយច្បាប់ • ប្រតិបត្តិការកាប់ឈើជាលក្ខណៈពាណិជ្ជកម្ម ឬការទិញខុសករណីកាប់ឈើសម្រាប់ប្រើប្រាស់ក្នុងតំបន់កំពែងដែលមានជីវចម្រុះខ្ពស់ • ផ្ទុយផ្ទុះសត្វព្រៃ ឬផលិតផលសត្វព្រៃគ្រប់ប្រភេទ ដែលស្ថិតនៅក្រោមច្បាប់ • ការប្រមាញ់ ឬដាក់អន្ទាក់ ឬប្រើប្រាស់មធ្យោបាយផ្សេងទៀត ដើម្បីបំផ្លាញសត្វព្រៃ ដែលស្ថិតនៅក្រោមច្បាប់ • ការបំផ្លាញជម្រក សំបុក ឬផលបូកសត្វព្រៃ ដែលស្ថិតនៅក្រោមច្បាប់ 		<ul style="list-style-type: none"> • បុគ្គលិក អិលអិលស៊ី មិនត្រូវបានអនុញ្ញាតឱ្យប្រើអាវុធប្រយោជន៍ ដូចជាការវាយ ដំប្រើប្រាស់ ខាំ ដាស់ កំណត់សេរីភាពពាក់កាយ និងការគំរាមបំបាត់ទានណាម្នាក់ទេ។
	<ul style="list-style-type: none"> • ដៃគូបច្ចុប្បន្នរបស់ អិលអិលស៊ី គឺ៖ <ul style="list-style-type: none"> -WATER.ORG -Global Climate Partnership Fund (GCPF) -Impact Investment Exchange Pte. Ltd. (IIX) 		<ul style="list-style-type: none"> • បុគ្គលិក អិលអិលស៊ី មិនត្រូវបានអនុញ្ញាតឱ្យប្រើអាវុធប្រយោជន៍ ដូចជាការវាយ ដំប្រើប្រាស់ ខាំ ដាស់ កំណត់សេរីភាពពាក់កាយ និងការគំរាមបំបាត់ទានណាម្នាក់ទេ។

កម្ចីបៃតង (Green Lending)

បច្ចុប្បន្ន អិលអូអិលស៊ី កំពុងផ្តល់កម្ចីបៃតង ទាំងការផ្តល់ភតិសន្យាហិរញ្ញវត្ថុ និងប្រាក់កម្ចីតាមរយៈ ផលិតផលដែលមានស្រាប់ដូចជាកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LIL) និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដោយយកទ្រព្យ ឬ សម្ភារនោះដាក់ជាទ្រព្យធានា (LILAB)។ អិលអូអិលស៊ី បានទទួលជំនួយបច្ចេកទេស ពី ResponsAbility រួម ទាំងឧបករណ៍សម្រាប់វាស់ស្ទង់ឥទ្ធិពលពីការផ្តល់កម្ចីបៃតង ទៅលើការបំបាត់ការបំបាត់កាបូននិងថាមពលដែលត្រូវបាន សន្សំទុក។ អិលអូអិលស៊ី ត្រូវបានជ្រើសរើសជាស្ថាប័ន ឆ្លើយតបការទម្លាក់កម្ចីបៃតង និងទទួលបានពានរង្វាន់ពី GCPF ផងដែរនៅដើមឆ្នាំ២០២១។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ អិលអូអិលស៊ី កំពុងផ្តល់ជូន កម្ចីបៃតង ដល់ អតិថិជនចំនួនជិត ៦ពាន់នាក់ ដែលមានផលប៉ុន្តែ ឥណទានសរុបចំនួន ១១លានដុល្លារអាមេរិក និងបាន ចូលរួមកាត់បន្ថយការបំបាត់កាបូនឌីអុកស៊ីតបាន ចំនួន ៧៣.០២៨ តោន (tCO2) តាមរយៈ កម្ចីបៃតង ដូច មានបង្ហាញក្នុងក្រាបខាងក្រោម៖



កម្ចីទឹកស្អាត និងអនាម័យ (WASH Loan)

អិលអូអិលស៊ី បានចាប់ផ្តើមបម្រើអតិថិជនជាមួយនឹងផលិតផលប្រាក់កម្ចីទឹក ស្អាត និងអនាម័យ (Wash Loan) ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ការប្រើប្រាស់កម្ចីប្រភេទនេះបានជួយសម្រួលទៅលើអនាម័យ និង ទឹកស្អាតនៅក្នុងសហគមន៍ពួកគាត់។ អតិថិជនគោលដៅរបស់យើង គឺ អតិថិជនដែលមានជំហររាជធានី អិលអូអិលស៊ី ហើយចង់ សាងសង់ ឬជួសជុលបង្គន់ អណ្តូងទឹក ដឹកស្រះស្តុកទឹក ឬទិញផ្ទះ ចម្រោះទឹកជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ អិលអូអិលស៊ី បាន កំពុងផ្តល់ជូនផលិតផលឥណទានប្រាក់កម្ចីទឹកស្អាត និងអនាម័យដល់ អតិថិជនចំនួនជិត៦ពាន់នាក់ដោយមានផលប៉ុន្តែឥណទានសរុបចំនួន ២.៣ លានដុល្លារអាមេរិក។



ការអប់រំចំណេះដឹងហិរញ្ញវត្ថុ

ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងហិរញ្ញវត្ថុ និងសកម្មភាពផ្ទាល់ៗ មួយចំនួនត្រូវបានពន្យារពេល ប៉ុន្តែទន្ទឹមនឹងនោះ យើងបាន និងកំពុងផលិតជាវីដេអូខ្លីដើម្បីជាសារអប់រំអំពីចំណេះដឹងហិរញ្ញវត្ថុការពារអតិថិជននិងការគ្រប់គ្រងអាជីវកម្មខ្នាតតូចទៅកាន់មហាជនដោយការផ្សព្វផ្សាយនៅលើបណ្តាញសង្គមល្បីៗ ក៏ដូចជា ទំព័រហ្វេសប៊ុករបស់អិលអូអិលស៊ី ផ្ទាល់ៗ ក្នុងឆ្នាំ២០២១ រីឯអូធីស្ទាន ៨ ត្រូវបានផលិតរួចរាល់ ហើយវីដេអូចំនួន ២ ត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុកផងដែរ ជាលទ្ធផលនៃវីដេអូទាំង២នោះ ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាជាង ៦០ម៉ឺននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២១។



សកម្មភាពសង្គមផ្សេងៗទៀត

➢ កាកបាទក្រហមកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏បានចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាជាដៀងរាល់ឆ្នាំផងដែរ ដើម្បីជាការរួមចំណែកសង្គមក្នុងការងារសប្បុរសធម៌ដ៏សកម្មដែលកាកបាទក្រហមកម្ពុជា តែងតែអនុវត្តចុះជាក់ស្តែងដល់មូលដ្ឋានផ្ទាល់ៗកន្លងមក។ ក្នុងឆ្នាំ២០២១ នេះ អិលអូអិលស៊ី បានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជួយដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។

➢ កម្មវិធីផ្តល់អាហារូបត្ថម្ភទឹកដោះគោស្រស់ដល់កុមារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភថវិកាមួយចំនួនជូនដល់អាជ្ញាធរសភាកម្ពុជាក្នុង “កម្មវិធីផ្តល់អាហារូបត្ថម្ភទឹកដោះគោស្រស់ដល់កុមារ”។ កម្មវិធីនេះ បានធ្វើការចែកជូនដល់មណ្ឌលកុមារកំព្រា ជាច្រើនកន្លែងដូចជា អង្គការមូលនិធិកុមារកម្ពុជា សមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា អង្គការឧបត្ថម្ភកុមារកំព្រា អង្គការខេអឹមអិលស៊ី មណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺ បុរីទារក និងកុមារជាតិ។ល។ ការចូលរួមក្នុងកម្មវិធីនេះពិតជាមានសារៈសំខាន់សម្រាប់សង្គម ព្រោះទឹកដោះគោស្រស់នេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការលូតលាស់របស់កុមារាកុមារី របស់យើង។





៤


អភិបាលកិច្ច

- ☑ រចនាសម្ព័ន្ធភាគទុនិក
- ☑ រចនាសម្ព័ន្ធនៃការគ្រប់គ្រង
- ☑ គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់អភិបាលកិច្ចសាជីវកម្ម
- ☑ តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
- ☑ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ☑ គណៈគ្រប់គ្រង
- ☑ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង




របាយការណ៍ស្តីពីភាគទុនិក

បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានភាគទុនិកចំនួនពីរគឺ LOLC Asia Private Limited និង TPC Employee Stock Ownership Plan (TPC-ESOP/ ធីក៏ស៊ី-អ៊ីសប) ដែលមានរបាយការណ៍ភាគហ៊ុនដូចខាងក្រោម៖



របាយការណ៍ប្រតិបត្តិការ



សំគាល់

--- តួបង្គោលប្រតិបត្តិការដោយផ្ទាល់

គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់អភិបាលកិច្ចសាជីវកម្ម

ការជ្រើសរើសក្រុមប្រឹក្សាភិបាល

រូបវន្តបុគ្គលណាមួយមានសមត្ថភាព និងមានអាយុ ១៨ឆ្នាំ យ៉ាងតិច អាចបម្រើការងារក្នុងតំណែងអភិបាលបាន។ អភិបាលមិនចាំបាច់ជាម្ចាស់ភាគហ៊ុនឡើយ។ អភិបាលត្រូវជ្រើសតាំងតាមសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ដែលអនុម័តយល់ព្រមដោយសម្លេងភាគច្រើននៃសម្លេងបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាត។ អភិបាលអាចទទួលបានការសម្រាប់ការងារដែលខ្លួនធ្វើ ដែលកំណត់ក្នុងមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុន។ រាល់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវទទួលបានការយល់ព្រមជាមុនពី ធនាគារជាតិនៃកម្ពុជា មុននឹងត្រូវបានតែងតាំងជាអភិបាល។

ក្រុមប្រឹក្សាភិបាល

ល.រ	ឈ្មោះ	មុខតំណែង
១	លោក ប៊្រិនលី គ្រីសានថា ហ្គាចាណាយ៉ាគិ ដេ ហ្ស៊ីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក ហ្សានស៊ីស្តូ កានកាណាម៉ាឡាធី ខនរ៉ាត ប្រាសាដ នីរ៉ូស ដាយអ៊ីស	អភិបាល
៣	លោក ខ្យលីប វ៉ាស៊ីកា សាម៉ារ៉ាវី	អភិបាល
៤	លោក ហាន ម៉ែយីល ស៊ីដ៍ ម៉ែម៉ែន	អភិបាលឯករាជ្យ
៥	លោក អ៊ិនដ្រាជីត វីជេស៊ីរ៉ាដាណា	អភិបាលឯករាជ្យ

ជំនម្រាបគ្រឹះស្ថានរបស់អភិបាលនិមួយៗ

អិលអូអិលស៊ី មានក្រុមប្រឹក្សាភិបាលដែលសកម្ម មានសមត្ថភាព និងបទពិសោធន៍ ហើយមានបទពិសោធន៍ជាច្រើនផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រង និងការអភិវឌ្ឍ។



លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល

លោក ប៊្រិនលី ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង អិលអូអិលស៊ី ហ្វាយនេន ភីអិលស៊ី ក្នុងប្រទេសស្រីលង្កា។ លោកក៏ជាអគ្គនាយកគ្រប់គ្រង របស់ អិលអូអិលស៊ី មីយ៉ាន់ម៉ា មីក្រូហិរញ្ញវត្ថុ អិលធីឌី ផងដែរ។ លោកបានបម្រើការងារនៅក្នុងវិស័យ សេវាមិនមែនហិរញ្ញវត្ថុ អស់រយៈពេល៣៧ឆ្នាំ កន្លងមកហើយ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនឯកទេសកម្មសន្យាដោយមានមុខតំណែងជាក្រុមប្រឹក្សាភិបាលនិងអគ្គនាយកគ្រប់គ្រងទូទៅមុនពេលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា)។ លោកមានបទជំនាញ និងបទពិសោធន៍ យ៉ាងទូលំទូលាយក្នុងវិស័យសេវាមិនមែនហិរញ្ញវត្ថុ រួមមានទីផ្សារ និងការលក់ ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល និងហិរញ្ញវត្ថុ។ លោក ប៊្រិនលី ជាបុគ្គលដ៏ឆ្លើយតបរបស់ Sri Lanka Institute of Credit Management ហើយលោកត្រូវបានជ្រើសតាំងជាលេខាធិការកិត្តិយសក្នុងឆ្នាំ២០១០។ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងនៃសមាគម Finance Houses Association ក្នុងប្រទេសស្រីលង្កា អស់រយៈពេល៩ឆ្នាំ ក្នុងនោះអស់រយៈពេលជាង៤ឆ្នាំ ដែលលោកកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited ក្នុងប្រទេសស្រីលង្កា។ ក្នុងឆ្នាំ២០១៥ លោកបានលាលែងពីតំណែងទាំងអស់នេះ ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រង LOLC Group ក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។



**លោក ខនរ៉ាត ជាយអ៊ីស
អភិបាល**

លោក ខនរ៉ាត ជាយអ៊ីស ជាអតីតប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន នៃក្រុមហ៊ុនអិលអូអិលស៊ីគ្រុប និងជាអភិបាលរបស់ក្រុមហ៊ុន អិលអូអិលស៊ី ហ្វលឌីង ភីអិលស៊ី ហើយក៏ជាសហស្ថាបនិកនៃសេវាទូរស័ព្ទចល័ត iPay នៅប្រទេសស្រីលង្កា។ លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester និងជាសមាជិកនៃវិទ្យាស្ថាន Chartered Institute ផ្នែកគណនេយ្យ គ្រប់គ្រង វិទ្យាស្ថាន Chartered Global ផ្នែកគណនេយ្យគ្រប់គ្រង ជាសមាជិកនៃសមាគមប្រព័ន្ធបច្ចេកវិទ្យា នៅប្រទេសអង់គ្លេស និងជាសមាជិកនៃវិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក ជាយអ៊ីស មានបទពិសោធន៍ និងជំនាញ ឯកទេសជាង៣០ឆ្នាំ លើវិស័យពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងការផលិត។ ជាការទទួលស្គាល់ស្នាដៃចំពោះការរួមចំណែក របស់លោកដល់ក្រុមហ៊ុន អិលអូអិលស៊ីគ្រុប និងវិស័យបច្ចេកវិទ្យាព័ត៌មាន នៅក្នុងប្រទេស ទាំងមូល លោកទទួលបានពានរង្វាន់ CSSL CIO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយ វិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant នៃប្រទេសស្រីលង្កា។ លោកក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមកម្មវិធី Global CIO Hall of Fame 2020 និងជាអ្នកឈ្នះពានរង្វាន់ Global CIO100 ប្រចាំឆ្នាំ ២០២០ ពីអាយឌីជីសហរដ្ឋអាមេរិក។



**លោក ខូលីប វ៉ាស៊ីកា សាម៉ារីវ៉ា
អភិបាល**

លោក ខូលីប វ៉ាស៊ីកា សាម៉ារីវ៉ា ជាអភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ។ លោក ខូលីប សាម៉ារីវ៉ា បានបញ្ចប់សញ្ញាបត្រវិទ្យាសាស្ត្របរិទ្ធិ ជំនាញឯកទេសផ្នែកស្ថិតិ ពីសាកលវិទ្យាល័យ Sri Jayawardanepura និងបានប្រលងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Accountant នៅចក្រភពអង់គ្លេស។ លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវ ការវិនិយោគក្នុងឆ្នាំ២០០៤ និងបានចូលបម្រើការងារជាមួយ LOLC Group ក្នុងឆ្នាំ២០០៧។ លោកបានបម្រើការងារជាអភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅប្រទេសមីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទពិសោធន៍ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗការធ្វើផែនការយុទ្ធសាស្ត្រការវិនិយោគ និងការទិញភាគហ៊ុន។



**លោក ម៉ែយ៉ែល ម៉ែម៉ែន
អភិបាលឯករាជ្យ**

លោក ម៉ែយ៉ែល ម៉ែម៉ែន ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកបានចាប់ផ្តើមអាជីពការងាររបស់លោកក្នុងនាយកដ្ឋានកិច្ចការបរទេសរបស់ធនាគារ ABN AMRO នៃប្រទេសហុឡង់ដ៍ក្នុងឆ្នាំ១៩៧១ ហើយក្នុងឆ្នាំ១៩៧៣ លោកត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅប្រទេសឥណ្ឌូនេស៊ី។ លោក ម៉ែយ៉ែល ទទួលបានបទពិសោធន៍ ជាច្រើនពីការបម្រើការងារក្នុងមុខតំណែងខុសៗគ្នា និងការបម្រើការងារក្នុងប្រទេសនានាជាច្រើនមុនពេលលោកទទួលបានតំណែង ជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្នុងឆ្នាំ១៩៩២ លោកធ្លាប់បម្រើការងារក្នុងតំណែងនាយកភូមិភាគនៃធនាគារឯកជន ABN AMRO ក្នុងប្រទេសអាមេរិកឡាទីន ហើយចាប់ពីឆ្នាំ១៩៩៤ លោកបានបម្រើការងារឱ្យ ABN AMRO ជានាយកគ្រប់គ្រងប្រចាំ ប្រទេសជាច្រើនរួមមាន៖ ប្រទេសវៀតណាម ស្រីលង្កា និងហ្វីលីពីន។ ចាប់តាំងពីឆ្នាំ២០០៥ លោក ម៉ែយ៉ែល បានបំពេញការងារជាច្រើនក្នុងនាមជាអ្នកប្រឹក្សាយោបល់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយភាពខ្លាំងនៃវិជ្ជាជីវៈរបស់លោករួមមាន សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងការផ្លាស់ប្តូរ។ លោក ម៉ែយ៉ែល ម៉ែម៉ែន ចូលបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០១៣។



លោក អ៊ីនប្រាជ័ត វីជេស៊ីវីវីជាណា
អភិបាលឯករាជ្យ

លោក អ៊ីនប្រាជ័ត វីជេស៊ីវីវីជាណា បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោក អ៊ីនប្រាជ័ត ជា ទីប្រឹក្សាយោបល់មានជំនាញខ្ពស់លើផ្នែកអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិ ដែលមាន បទពិសោធន៍ជាង២០ឆ្នាំ មកពីជិត៣០ប្រទេស។ ជំនាញសំខាន់ៗរបស់លោកមាន វិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និងមធ្យម និងការកសាង សមត្ថភាពនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកមានជំនាញ និងបទពិសោធន៍ក្នុង ការរៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម ដូចជាប្រព័ន្ធហិរញ្ញវត្ថុ ការអភិវឌ្ឍ សមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុដោយផ្តោតទៅលើវិស័យមីក្រូហិរញ្ញវត្ថុនិងសហគ្រា សខ្នាតតូច និងមធ្យម ការផ្លាស់ប្តូរស្ថាប័ន ការបង្កើតផលិតផលថ្មី និងការកែលម្អ ដំណើរការ។ មុនពេលលោកបម្រើការជាទីប្រឹក្សាយោបល់លោកបានបម្រើការនៅក្នុង វិស័យធនាគារ ហើយលោកបានរៀបចំ និងវាយតម្លៃសំណើផែនការ និងត្រួតពិនិត្យ ផែនការ។ ទំនួលខុសត្រូវរបស់លោកមាន ហិរញ្ញប្បទានឥណទានសម្រាប់ សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទាន មូលធនកំណែទម្រង់ បង្កើតសមាគមហិរញ្ញប្បទាន និងកតិកសន្យាហិរញ្ញវត្ថុ។ លោក បានបង្កើត និងគ្រប់គ្រងសេវាគាំទ្រហិរញ្ញវត្ថុជាច្រើនដូចជា ការរៀបចំគម្រោង ការគ្រប់គ្រងថវិកា គណនេយ្យ រដ្ឋបាលហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន (MIS) ។ លោក អ៊ីនប្រាជ័ត វីជេស៊ីវីវីជាណា ចាប់ផ្តើមបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលទ្ធផលការងាររបស់ ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទប្បញ្ញត្តិ និងរបៀបដែលការ ផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។ របាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាយការណ៍អំពីលទ្ធផលការងារ និងការប្រតិបត្តិតាម ត្រូវ បានត្រួតពិនិត្យ និងពិភាក្សាជាទៀងទាត់ជាមួយនឹងរបាយការណ៍ផ្សេងៗទៀតដែលរួមបញ្ចូលទាំងបញ្ហាដែលមិនមែនជាប្រតិបត្តិការប្រចាំថ្ងៃផងដែរ។

ក្រមសីលធម៌

អាកប្បកិរិយារបស់បុគ្គលិកទាំងនៅក្នុង និងក្រៅកន្លែងធ្វើការអាចជះឥទ្ធិពលដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ អិលអូអិលស៊ី។ ដូច្នេះបុគ្គលិក របស់ អិលអូអិលស៊ី ទាំងអស់ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់តាមក្រមសីលធម៌របស់ក្រុមហ៊ុន។

ក្រមសីលធម៌ដែលបុគ្គលិកត្រូវអនុវត្ត៖

១. បុគ្គលិកត្រូវមានភាពស្មោះត្រង់ និងត្រូវប្រើប្រាស់ពាក្យសម្តីសមរម្យជាមួយបុគ្គលិក និងអតិថិជន មកធ្វើការទៀងទាត់ពេលវេលា ស្លៀកពាក់ ឯកសណ្ឋានឱ្យបានខ្ជាប់ខ្ជួន ខុស្សាហ៍ព្យាយាម និងសន្សំសំចៃធនធានរបស់ក្រុមហ៊ុន។
២. បុគ្គលិកត្រូវគោរពសិទ្ធិរបស់អតិថិជនមានដូចជា៖ សិទ្ធិក្នុងការដឹង និងយល់អំពីតម្លៃសេវាកម្ម និងលក្ខខណ្ឌប្រាក់កម្ចីទាំងអស់មុនពេល ទទួលបានប្រាក់ សិទ្ធិមិនទទួលបានប្រាក់កម្ចី សិទ្ធិតវ៉ា ឬស្រូបសណ្ឋានដើម្បីបញ្ជាក់ពីសេវាកម្មផ្សេងៗរបស់ អិលអូអិលស៊ី សិទ្ធិទទួលបានតារាងកាល វិភាគសងប្រាក់ និងឯកសារសំខាន់ៗផ្សេងទៀតនៅពេលទទួលបានប្រាក់កម្ចី និងបង្កាន់ដៃបង់ប្រាក់ សិទ្ធិទទួលបាននូវភាពស្មើគ្នា ការយកចិត្ត ទុកដាក់ និងការគោរពដោយគ្មានការរើសអើងពីបុគ្គលិក អិលអូអិលស៊ី និងសិទ្ធិទាមទារឱ្យ អិលអូអិលស៊ី រក្សាការសម្ងាត់នូវព័ត៌មានប្រាក់កម្ចី និងព័ត៌មានផ្ទាល់ខ្លួន។
៣. បុគ្គលិកត្រូវគោរពចំពោះអតិថិជនទាំងអស់ដោយស្មើភាពគ្នា ដោយគ្មានការរើសអើងពីគណបក្សនយោបាយ ជាតិសាសន៍ ឬសង្គមជាតិឡើយ។
៤. បុគ្គលិកត្រូវរក្សាទំនាក់ទំនងល្អជាមួយអតិថិជនដូច្នេះលេខទូរស័ព្ទទំនាក់ទំនងរបស់មន្ត្រីឥណទានត្រូវតែអាចទាក់ទងបាននិងមានការឆ្លើយតប ទាន់សភាពការណ៍។
៥. បុគ្គលិកត្រូវអានឱ្យបានព្រះទៅកាន់អតិថិជនអំពីហ្វែនដែលមានចែងនៅក្នុងកិច្ចសន្យា និងកិច្ចសន្យាការសម្ងាត់ មុនពេលអ្នកប្រមូលទិន្នន័យ ពីអតិថិជន និងធ្វើការបញ្ជូនសាច់ប្រាក់ជូនពួកគាត់។
៦. បុគ្គលិកត្រូវអាន យល់ច្បាស់ និងអនុវត្តតាមបទប្បញ្ញត្តិ ក្រមសីលធម៌របស់ អិលអូអិលស៊ី។ ការបំពានលើក្រមសីលធម៌អាចនឹងទទួលបានការ ព្រមាន ឬបញ្ឈប់ពីការងារ។
៧. បុគ្គលិកទាំងអស់មានកាតព្វកិច្ចរាយការណ៍មកកាន់ប្រធានផ្ទាល់នាយក/នាយិកាសាខាឬនាយក/នាយិកានាយកដ្ឋានប្រសិនបើសង្កេតឃើញ មានករណីបំពានលើក្រមសីលធម៌ ឬគោលនយោបាយផ្សេងៗ។ ក្នុងករណីពិសេសណាមួយ បុគ្គលិកអាចរាយការណ៍ដោយផ្ទាល់មក កាន់ នាយិកានាយកដ្ឋានធនធានមនុស្ស មន្ត្រីប្រតិបត្តិតាម ឬប្រធាននាយកប្រតិបត្តិ។

សកម្មភាពមិនអនុញ្ញាត៖

១. មិនត្រូវប្រើប្រាស់សម្តីគំរោះគំរើយដល់អតិថិជនដែលមានការបង់សងយឺតឡើយ ប៉ុន្តែត្រូវស្តាប់ហេតុផលរបស់អតិថិជន និងកសាងនូវវប្បធម៌ជួយគ្នា និងពិភាក្សាគ្នា។ នៅពេលដោះស្រាយបំណុលជាមួយអតិថិជន ជាពិសេសអតិថិជនដែលបង់ប្រាក់យឺត មន្ត្រីគណនេយ្យត្រូវពិភាក្សាជាមួយអតិថិជនដើម្បីដោះស្រាយ និងផ្តល់ជំនួយដល់ពួកគាត់។ បុគ្គលិកមិនត្រូវបង្ខំ ប្រមូលប្រាក់កម្ចីតម្រាមដោយគ្មានអនុញ្ញាតចំពោះការយឺតយ៉ាវរបស់អតិថិជនដែលជួបបញ្ហាលំបាកខ្លាំង និងជួបវិបត្តិសាច់ប្រាក់នោះឡើយ។
២. បុគ្គលិកមិនត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីទទួលយកកម្រៃជើងសារ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បុគ្គលិក និងសាច់ញាតិដែលជាប់ពាក់ព័ន្ធនឹងការដាក់លក់ទ្រព្យរបស់អតិថិជនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមដេញថ្លៃទិញទ្រព្យនោះឡើយ។
៣. បុគ្គលិកមិនត្រូវលេងកុងទ័ននៅកន្លែងធ្វើការ សេពគ្រឿងស្រវឹងក្នុងម៉ោងការងារ សេពគ្រឿងញៀន លេងល្បែងស៊ីសង ឬប្រើប្រាស់អាវុធជាតិផ្ទុះ ឬសារធាតុដែលច្បាប់ហាមឃាត់ បន្លំឯកសារ ប្រើប្រាស់អំពើហិង្សា ជេរប្រមាថ គំរាមកំហែង ឬរំលោភបំពានផ្លូវភេទលើអ្នកដទៃឡើយ។
៤. បុគ្គលិកមិនត្រូវមានការរើសអើងដូចជា ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ អាយុ។ល។ មិនត្រូវបៀតបៀនអ្នកដទៃ ឬប្រព្រឹត្តអំពើអនាថារ និងមិនត្រូវបើកមើល ឬបង្ហោះចែកចាយរូបភាពអាសអាភាសឡើយ។
៥. ក្នុងអំឡុងពេលបម្រើការងារ និងក្រោយពេលបញ្ចប់ការងារជាមួយ អិលអូអិលស៊ី បុគ្គលិកមិនត្រូវចែកចាយ ឬប្រើប្រាស់ព័ត៌មានសម្ងាត់ និងឯកសារសម្ងាត់របស់អតិថិជន និង អិលអូអិលស៊ី ដោយគ្មានការអនុញ្ញាត ឬតម្រូវការពីផ្នែកច្បាប់ឡើយ។

ឯករាជ្យភាព និងតម្លាភាព

អិលអូអិលស៊ី (ខេមបូឌា) មានក្រុមប្រឹក្សាភិបាលចំនួន ៥រូប ដែលក្នុងនោះ ៣រូបជាក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ និង២រូបជាក្រុមប្រឹក្សាភិបាលឯករាជ្យ។ អិលអូអិលស៊ី អនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលក្នុងនោះរួមមានច្បាប់ពាក់ព័ន្ធនឹងអភិបាលកិច្ច សាជីវកម្ម ប្រកាសស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងសកម្ម	ប្រតិបត្តិតាម
ឆ្លងកាត់ដំណើរការសាកល្បងពីភាពសក្តិសម និងត្រឹមត្រូវ នៅធនាគារជាតិនៃកម្ពុជា	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវចូលរួមប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវធ្វើការវិនិច្ឆ័យប្រកបដោយភាពត្រឹមត្រូវ	✓
គណៈកម្មាធិការសវនកម្មនៃគ្រឹះស្ថានត្រូវដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ	✓

កម្មភាព

- ការបង្ហាញដល់សាធារណជន៖
- រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន
 - រចនាសម្ព័ន្ធកម្មសិទ្ធិជាមូលដ្ឋាន
 - រចនាសម្ព័ន្ធក្រុមហ៊ុនមេ និងកម្មសិទ្ធិភាគហ៊ុន ប្រសិនបើមាន
 - ការដឹកនាំ
 - ការលើកទឹកចិត្ត
 - ក្រុមសីលធម៌
 - គោលនយោបាយទាក់ទងនឹងទំនាស់ផលប្រយោជន៍
 - គោលនយោបាយកម្ចី និងកម្រិតកំណត់សម្រាប់បុគ្គលពាក់ព័ន្ធ
-
- របាយការណ៍ប្រចាំឆ្នាំ
 - របាយការណ៍សវនកម្ម

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

- ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនត្រូវអនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយការអនុម័តត្រូវបង្ហាញតាមរយៈហត្ថលេខារបស់ក្រុមប្រឹក្សាភិបាលមួយរូប ឬច្រើនរូប។
- ក្រុមហ៊ុនមិនត្រូវចេញផ្សាយ បោះពុម្ព ឬចែករំលែកច្បាប់ចម្លងនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយលុះត្រាតែរបាយការណ៍ហិរញ្ញវត្ថុនោះត្រូវបានអនុម័តរួចរាល់ ដោយក្រុមប្រឹក្សាភិបាល អមដោយរបាយការណ៍របស់សវនករ។
- ការកោះប្រជុំ៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតសម្លេងភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល ឬអ្នកតំណាង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ មានតួនាទីសំខាន់ៗដូចខាងក្រោម៖

- វិភាគរាល់ទិដ្ឋភាពនៃគោលការណ៍គ្រប់គ្រងធនធានមនុស្ស រួមទាំងបញ្ហាផ្តល់លាភការ។
- ធានានូវប្រសិទ្ធភាព និងភាពពេញលេញ នៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានមនុស្ស។
- ដាក់សំណើសុំការទូទាត់សម្រាប់អភិបាលចំពោះម្ចាស់ភាគហ៊ុន និងធានាចំណាត់ការដែលយុត្តិធម៌ ចំពោះរាល់និយោជិត។
- ធានាការអនុលោមតាមយ៉ាងពេញលេញ នូវគោលការណ៍គ្រប់គ្រងធនធានមនុស្សជាមួយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
- ប្រជុំយ៉ាងតិចរៀងរាល់មួយត្រីមាសម្តង។
- រាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិការ មានតួនាទីសំខាន់ៗដូចខាងក្រោម៖

- ធានាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព សម្រាប់ដំណើរការអាជីវកម្ម។
- ធានាឱ្យមាននូវគោលនយោបាយដែលសមស្រប។
- ប្រជុំយ៉ាងហោចណាស់រៀងរាល់មួយត្រីមាសម្តង។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មមានតួនាទីសំខាន់ៗដូចខាងក្រោម៖

- ធានាឱ្យបាននូវសុត្រូវភាពនៃបញ្ជីហិរញ្ញវត្ថុ។
- ធានាឱ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
- ពិនិត្យឡើងវិញលើការបំពេញកាតព្វកិច្ចរបស់សវនករផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។
- ត្រួតពិនិត្យឡើងវិញលើទំហំនៃកាតព្វកិច្ច និងការបំពេញតួនាទីរបស់សវនករឯករាជ្យ។
- ត្រួតពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។
- ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ប្រជុំយ៉ាងតិចណាស់រៀងរាល់មួយត្រីមាសម្តង។

គណៈកម្មាធិការ IT Steering

គណៈកម្មាធិការ IT Steering មានតួនាទីសំខាន់ៗដូចខាងក្រោម៖

- ធានាថាការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន ធ្វើឡើងដោយមានគុណភាពរវាងហានិភ័យ និងអត្ថប្រយោជន៍ទទួលបាន ហើយថវិកាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
- ផ្តល់អនុសាសន៍ជាអាទិភាព ទៅលើគំនិតផ្តួចផ្តើមបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់ អិលអូអិលស៊ី។
- ធានាថាផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើរស្របគ្នាទៅនឹងផែនការអាជីវកម្ម។
- ត្រួតពិនិត្យ និងតាមដានការអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន។
- រាយការណ៍ជូនក្រុមប្រឹក្សាភិបាល
- ប្រជុំយ៉ាងតិចម្តងក្នុងមួយត្រីមាស

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២១។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ អិលអូអិលស៊ី គឺផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីម៉ែត្រនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំសារពើពន្ធ មានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	មុខតំណែង
១	លោក ប៊្រិនលី គ្រីសានថា ហ្គាចាណាយ៉ាគី ដេ ហ្សឺលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក ហ្សានស៊ីស្ត កានកាណាម៉ាឡាជី ខនរ៉ាត ប្រាសាដ នីវ៉ុស ដាយអ៊ីស	អភិបាល
៣	លោក ខូលីប រ៉ាស៊ីកា សាម៉ារីរ៉ា	អភិបាល
៤	លោក ហាន ម៉ែយីល ស្សឺដេ ម៉ែម៉ែន	អភិបាលឯករាជ្យ
៥	លោក អ៊ិនប្រាជីត រីដេស៊ីរ៉ាដាណា	អភិបាលឯករាជ្យ

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលបានតែងតាំងគណៈកម្មាធិការ៤ រួមមានគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកម្ម គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ និងគណៈកម្មាធិការ IT Steering។

គណៈកម្មាធិការទាំងនេះអនុវត្តមុខងារទៅតាមបទប្បញ្ញត្តិ ឬ Terms of Reference របស់គណៈកម្មាធិការនីមួយៗដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងអនុវត្តមុខងារបន្ថែមទៅតាមរបៀបវារៈដែលបានអនុម័តជាមុន ដើម្បីធានាថាគ្រប់ចំណុចសំខាន់ៗទាំងអស់ត្រូវបានបញ្ចូលព្រមទាំងមានភាពបត់បែនគ្រប់គ្រាន់ដើម្បីលើកទឹកចិត្តដល់សមាជិកគណៈកម្មាធិការដើម្បីលើកឡើងនូវបញ្ហាផ្សេងៗទៀតដែលពួកគេយល់ថាគួរយកចិត្តទុកដាក់។

ក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិដល់គណៈកម្មាធិការក្នុងការស្នើសុំព័ត៌មានបន្ថែម និងកោះហៅគណៈគ្រប់គ្រងសំខាន់ៗដើម្បីផ្តល់ព័ត៌មានលម្អិត ឬពិភាក្សាអនុសាសន៍នានាដើម្បីចាត់វិធានការ ដើម្បីធានាថាប្រតិបត្តិការ ហានិភ័យ អភិបាលកិច្ច ឬបទប្បញ្ញត្តិដែលពាក់ព័ន្ធត្រូវបានពិភាក្សាស៊ីជម្រៅ និងសម្រេចបានដំណោះស្រាយល្អប្រសើរ។ ដោយសារតែកំណត់ហេតុប្រជុំរបស់គណៈកម្មាធិការនីមួយៗត្រូវបានលើកយកមកពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ទទួលបានព័ត៌មានទាំងអស់អំពីការពិភាក្សានៅក្នុងគណៈកម្មាធិការនីមួយៗ និងអាចចែករំលែកមតិយោបល់នៅពេលចាំបាច់។

១. គណៈកម្មាធិការសវនកម្ម រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក ហាន ម៉ែយីល ស្សឺដេ ម៉ែម៉ែន	ប្រធាន	អភិបាលឯករាជ្យ
២	លោក ប៊្រិនលី គ្រីសានថា ហ្គាចាណាយ៉ាគី ដេ ហ្សឺលវ៉ា	សមាជិក	ប្រធានក្រុមប្រឹក្សាភិបាល
៣	លោក អ៊ិនប្រាជីត រីដេស៊ីរ៉ាដាណា	សមាជិក	អភិបាលឯករាជ្យ

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកម្ម រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក ហាន ម៉ែយីល ស្សឺដេ ម៉ែម៉ែន	ប្រធាន	អភិបាលឯករាជ្យ
២	លោក ប៊្រិនលី គ្រីសានថា ហ្គាចាណាយ៉ាគី ដេ ហ្សឺលវ៉ា	សមាជិក	ប្រធានក្រុមប្រឹក្សាភិបាល
៣	លោក ហ្សានស៊ីស្ត កានកាណាម៉ាឡាជី ខនរ៉ាត ប្រាសាដ នីវ៉ុស ដាយអ៊ីស	សមាជិក	អភិបាល

៣. គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក អ៊ិនប្រាជីត រីដេស៊ីរ៉ាដាណា	ប្រធាន	អភិបាលឯករាជ្យ
២	លោក ហ្សានស៊ីស្ត កានកាណាម៉ាឡាជី ខនរ៉ាត ប្រាសាដ នីវ៉ុស ដាយអ៊ីស	សមាជិក	អភិបាល
៣	លោក ខូលីប រ៉ាស៊ីកា សាម៉ារីរ៉ា	សមាជិក	អភិបាល

៤. គណៈកម្មាធិការ IT Steering រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក ហ្សានស៊ីស្តូ កានកាណាម៉ាឡាធី ខនរ៉ាត ប្រាសាដ នីរ៉ូស ដាយអ៊ីស	ប្រធាន	អភិបាល
២	លោក ប៊ែនលី គ្រីសានថា ហ្គាចាណាយ៉ាគី ដេ ហ្ស៊ីលីវ៉ា	សមាជិក	ប្រធានក្រុមប្រឹក្សាភិបាល
៣	លោក អ៊ិនដ្រាជីត វីដេស៊ីវ៉ាដាណា	សមាជិក	អភិបាលឯករាជ្យ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់បីខែម្តង។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលទ្ធផលការងាររបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុរួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទប្បញ្ញត្តិ និងរបៀបដែលការផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។

ទំនាស់ផលប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល នៅក្នុងកិច្ចសន្យា

ក្រុមប្រឹក្សាភិបាលត្រូវប្រកាសទំនាស់ផលប្រយោជន៍ ទៅតាមការតម្រូវរបស់ក្រុមហ៊ុន។ ការប្រកាសអំពីទំនាស់ផលប្រយោជន៍នេះត្រូវបានកត់សម្គាល់ដោយក្រុមប្រឹក្សាភិបាល កត់ត្រានៅក្នុងកំណត់ហេតុប្រជុំ និងបញ្ជូលទៅក្នុងបញ្ជីទំនាស់ផលប្រយោជន៍ ដែលត្រូវរក្សាទុកដោយក្រុមហ៊ុន។

ការកាន់កាប់ភាគហ៊ុនដោយក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ន គ្មានក្រុមប្រឹក្សាភិបាលរូបណាកាន់កាប់ភាគហ៊ុននៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ឡើយ។

អាណត្តិរបស់ក្រុមប្រឹក្សាភិបាល

អាណត្តិរបស់ក្រុមប្រឹក្សាភិបាលមិនត្រូវបានកំណត់ឡើយ និងអាចលាយបំប្លែងដោយភាគទុនិក។ ក្រុមប្រឹក្សា ភិបាលអាចត្រូវបានបញ្ឈប់ដោយការបោះឆ្នោតសម្រេចភាគច្រើន ដោយភាគទុនិកទាំងអស់នៅក្នុងកិច្ចប្រជុំទូទៅ។ ក្រុមប្រឹក្សាភិបាលអាចលាយបំប្លែងដោយផ្ទាល់ដំណឹងទៅភាគទុនិកយ៉ាងហោចណាស់ ១ខែមុន តាមរយៈលិខិតជាលាយលក្ខណ៍អក្សរ និងមានការទទួលស្គាល់ការលាយបំប្លែងភាគទុនិក។ តំណែងទំនេររបស់ក្រុមប្រឹក្សាភិបាលអាចត្រូវបានជំនួសដោយសេចក្តីសម្រេច ដែលអនុម័តដោយសម្រេចភាគច្រើន ២/៣ (ពីរភាគបី) នៃសម្រេចឆ្នោត ដោយភាគទុនិកនៅក្នុងកិច្ចប្រជុំទូទៅ។

ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ

អិលអូអិលស៊ី អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់របស់ធនាគារជាតិនៃកម្ពុជា និងនិយ័តករពាក់ព័ន្ធ។

អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មល្អនាំមកនូវប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ របាយការណ៍អំពីអភិបាលកិច្ចសាជីវកម្ម ត្រូវបានបង្ហាញលម្អិតនៅទំព័រទី ៣៤ ដល់ ៥៤។

ការត្រួតពិនិត្យផ្ទៃក្នុង

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានប្រតិបត្តិការ ត្រួតពិនិត្យជាទៀងទាត់លើនីតិវិធីគោលនយោបាយ ការអនុវត្ត និងបញ្ជូនរបាយការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ និងគណៈកម្មាធិការសវនកម្ម។ ការខ្វះខាត ឬភាពខ្សោយដែលបានរកឃើញ ត្រូវបានលើកយកមកពិភាក្សាជាមួយបុគ្គលិកដែលពាក់ព័ន្ធផ្នែកប្រតិបត្តិការ ដើម្បីធានាថាបុគ្គលិកពាក់ព័ន្ធទាំងអស់យល់ច្បាស់ពីភាពខ្វះខាតទាំងនោះ និងចាត់វិធានការទាន់ពេលវេលា។ សេចក្តីសម្រេចនានាដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ ត្រូវបានតាមដានឡើងវិញជាញឹកញាប់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ឬកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

ប្រតិបត្តិការអាណត្តិវិភាគ

នៅក្នុងអំឡុងឆ្នាំ ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន និងរបាយការណ៍ ហិរញ្ញវត្ថុចុងឆ្នាំ ព្រមទាំងត្រួតពិនិត្យប្រតិបត្តិការជាទៀងទាត់ និងបរិយាកាសដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ រួមមានបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ហានិភ័យដែលអាចកើតមានឡើង និងការបែងចែកធនធាន។ ផ្អែកលើព័ត៌មានដែលទទួលបាន ក្រុមប្រឹក្សាភិបាលយល់ឃើញថាក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការយ៉ាងល្អ និងមានលទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគត។ ដូច្នេះហើយរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថា ក្រុមហ៊ុននឹងមានប្រតិបត្តិការដោយល្អ និងទទួលបានប្រាក់ចំណេញយ៉ាងល្អប្រសើរ។

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុជាមួយនឹងមតិយោបល់ ដែលត្រូវបានបង្ហាញនៅទំព័រទី ៥៥ ដល់ ១៣៦ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

សវនករ

សវនកររបស់ អិលអូអិលស៊ី គឺក្រុមហ៊ុន PWC ដែលត្រូវបានតែងតាំងដើម្បីធ្វើសវនកម្មរយៈពេល ៣ឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ ពី២០២០ ដល់ ២០២២។ ដូចដែលក្រុមប្រឹក្សាភិបាលបានជ្រាបមកហើយ សវនករមិនមានទំនាក់ទំនង ជាមួយក្រុមហ៊ុន ឬមិនមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុនឡើយ។ អនុលោមតាមគំនិតផ្តួចផ្តើមនៃអភិបាលកិច្ចល្អ ការផ្លាស់ប្តូរដៃគូសវនកម្មត្រូវបានអនុវត្ត។

គណៈគ្រប់គ្រង



លោក សុខ ឡឿន
ប្រធាននាយកប្រតិបត្តិ

លោក សុខ ឡឿន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យវៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធខ្ចីជីថល ផលប៉ះពាល់បរិស្ថាន និងសង្គម និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការងារជាមន្ត្រីឥណទាននៅធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១ហើយលោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាននៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកមានតំណែងជាប្រតិបត្តិការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរួមមានការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្តិការផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។ លោកចាប់ផ្តើមបម្រើការងារនៅ អិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការនៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជាប្រធាននាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។



លោក សុខ សុផល
អនុប្រធាននាយកប្រតិបត្តិ និង
ប្រធាននាយកហិរញ្ញវត្ថុ

លោក សុខ សុផល ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៧។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ ភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា កម្មវិធីភាពជាអ្នកដឹកនាំ និងការបង្កើតថ្មីរៀបចំដោយ Women World Banking ដោយមានការគាំទ្រពីសាកលវិទ្យាល័យ Wharton University of Pennsylvania (USA), កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ រៀបចំដោយ Cornell University at Colombo (Sri Lanka), Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទៀតទាក់ទងទៅនឹងវិស័យហិរញ្ញប្បទានលើទីផ្សារមូលបត្រ ការផ្សព្វផ្សាយមូលបត្របណ្តាល ផលប៉ះពាល់នៃការវិនិយោគ សន្និសីទមីក្រូហិរញ្ញវត្ថុ ការវិភាគហិរញ្ញវត្ថុ គណនេយ្យ និងទីផ្សារ។ នៅក្នុងឆ្នាំ២០១៤ លោកបានចូលរួមវគ្គបណ្តុះបណ្តាល Certified Management Accountant Program Australia ដែលជាវគ្គបណ្តុះបណ្តាលលើកទី១ ស្តីពីវិជ្ជាជីវៈពាណិជ្ជកម្មចុងក្រោយគេបង្អស់ ផ្តោតលើយុទ្ធសាស្ត្រគ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រវិភាគអាជីវកម្ម វិភាគអាជីវកម្ម កម្មវិធីគ្រប់គ្រងក្រុមប្រឹក្សាភិបាលជំនាន់ទី១ ឆ្នាំ២០១៤ នៅកម្ពុជា ដោយ Thai Institute of Director និងកម្មវិធីហ្វឹកហ្វឺនពីមីក្រូហិរញ្ញវត្ថុ នាទីក្រុង Turin ប្រទេសអ៊ីតាលី នាឆ្នាំ២០១៩។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១០ ក្នុងមុខតំណែងដូចជា ជំនួយការប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៧-២០០៧ និងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ២០០៧-២០០៨។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានដំឡើងតំណែងជាជំនួយការនាយកប្រតិបត្តិ (ទទួលបន្ទុកការវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារអេស៊ីលីដា។ ចាប់ពី ខែមករា ឆ្នាំ ២០០៩ លោកត្រូវបានដំឡើងតំណែងជានាយកប្រតិបត្តិរង នាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រនៃធនាគារអេស៊ីលីដា។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អិលអូអិលស៊ី នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវបានដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិ នៅក្នុងខែមីនា ឆ្នាំ២០១៩។



លោកស្រី ស្រី សុខីណា
ប្រធាននាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី ស្រី សុខីណា ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ បន្ថែមលើនេះ លោកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CAMED Business School នៅដើមឆ្នាំ២០១៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្ត្រ និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បានបម្រើការងារក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាន់ខ្ពស់អស់រយៈពេលជិត៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្មនៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការងារ អិលអូអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០១១ និងត្រូវបានដំឡើងតំណែងជាប្រធាននាយិកាគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៨។



លោក រ៉ូម៉េស ប៉េរ៉េរ៉ា
ប្រធាននាយកបណ្តាញចែកចាយ

លោក រ៉ូម៉េស ប៉េរ៉េរ៉ា ប្រធាននាយកបណ្តាញចែកចាយ ធ្លាប់បានបម្រើការងារនៅ LOLC Finance Plc. (LOFC) ក្នុងប្រទេសស្រីលង្កា ក្នុងតំណែងជាជំនួយការអគ្គនាយកអស់រយៈពេល១៣ឆ្នាំមុន ពេលដែលលោកមកបម្រើការងារនៅគ្រឹះស្ថាននេះ។ ក្នុងអំឡុងពេល១៩ឆ្នាំមុន លោកបានបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុមិនទទួលបានប្រាក់បញ្ញើ ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេសនៅក្នុងប្រទេសស្រីលង្កា ដោយកាន់តំណែងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់ មុនពេលដែលលោកមកកាន់តំណែងជាប្រធាននាយកបណ្តាញចែកចាយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី។ លោកមានជំនាញ និងបទពិសោធន៍ជាច្រើនទាំងនៅក្នុងវិស័យធនាគារឯកទេស និងវិស័យមីក្រូហិរញ្ញវត្ថុ ដោយគ្រប់គ្រងទៅលើផ្នែកលក់ និងទីផ្សារ ផ្នែកហានិភ័យឥណទាន និងផ្នែកហិរញ្ញប្បទាន និងគ្រប់គ្រងការប្រមូលឥណទានត្រឡប់មកវិញ។ ទំនួលខុសត្រូវរបស់លោករួមមាន ការធ្វើហិរញ្ញប្បទានធម្មតា និងអ៊ីស្តាម ការធ្វើហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មសន្យាហិរញ្ញវត្ថុ ការធ្វើហិរញ្ញប្បទានលើសម្ភារប្រើប្រាស់ ការគ្រប់គ្រងផលិតផលប្រាក់បញ្ញើសន្សំ និងការគ្រប់គ្រងប្រតិបត្តិការបញ្ចាំ និងប្រតិបត្តិការឆ្លងតំបន់។ ជំនាញ និងការអនុវត្តការងារដែលលោកបានបង្ហាញស្នាដៃក្នុងតំណែងជាមន្ត្រីគ្រប់គ្រង ជាន់ខ្ពស់នៅប្រទេសស្រីលង្កា បានធ្វើឱ្យលោកទទួលបានឱកាសបម្រើការងារថ្មីឱ្យ LOLC Group នៅក្នុងប្រទេសកម្ពុជា។ លោក Romesh បានមកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី ក្នុងខែមិថុនា ឆ្នាំ២០១៧ ក្នុងតំណែងជាមន្ត្រីឯកទេសហិរញ្ញប្បទានសម្ភារប្រើប្រាស់ និងសេវាកម្មសន្យាហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកមានតំណែងជាប្រធាននាយកបណ្តាញចែកចាយ ដែលមានប្រសិទ្ធភាពចាប់ពីខែសីហា ឆ្នាំ២០១៨។



លោកស្រី ណាង កញ្ញា
ប្រធាននាយិកាឌីជីថល
សេវាហិរញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ

លោកស្រី ណាង កញ្ញា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាសនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកស្រី បានចូលរួមរៀនសូត្របណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងនឹងការកែច្នៃ និងផលប៉ះពាល់នៃអាជីវកម្មក្រុមហ៊ុន ផលិតផល-សេវាធនាគារឌីជីថល ទំនាក់ទំនងលក់ សេវាអតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ ២០០០។ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយ ធនាគារ អេស៊ីលីដា ក្នុងជំនាញគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុ នៅឆ្នាំដើមឆ្នាំ២០០០។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ លោកស្រីបានផ្តួចផ្តើមគំនិត និងបង្កើតយុទ្ធសាស្ត្រក្នុងការដឹកនាំ និងគោរពប្រមូលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុជូនធនាគារស្ថាបនាប្រកបដោយភាពជោគជ័យ។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ ២០១៥-២០១៦ លោកស្រីបានចូលរួមក្នុងគម្រោងរួមបញ្ចូលគ្នាជាផ្លូវការរវាង ធនាគារម៉ាហាន់ជប៉ុន និងស្ថាបនាលីមីតធីត និងធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ លោកស្រីបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ និងត្រូវបានដំឡើងតំណែងជាប្រធាននាយិកាឌីជីថលសេវាហិរញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។



លោក ខូលីប លីយ៉ានេក
ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន

លោក ខូលីប លីយ៉ានេក ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីវិទ្យាស្ថានគ្រប់គ្រងនៃសកលវិទ្យាល័យ Sri Jayawardenepura នៅប្រទេសស្រីលង្កា។ លោក ខូលីប ទទួលបានបរិញ្ញាបត្រកុំព្យូទ័រ (កម្រិត២) ចេញដោយសកលវិទ្យាល័យ Wolverhampton នៅប្រទេសអង់គ្លេស។ បន្ថែមលើចំណេះដឹងសិក្សាខាងលើ លោកក៏ទទួលបានបរិញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា និងសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មាន ជាច្រើនរួមមាន Certified Payment Card Industry Security Implementer (CPI SI) និង Certified Android Security Specialist ហើយលោកក៏បានបំពេញគ្រប់លក្ខខណ្ឌកំណត់ដោយស្តង់ដារ ISO 27001:2013 Lead Auditor។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី លោកមានបទពិសោធន៍ជាង១៤ឆ្នាំ នៅប្រទេសស្រីលង្កា ទៅលើផ្នែកផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រង។ គាត់បានបម្រើការងារអស់រយៈពេលជាង១០ឆ្នាំ នៅ LankaPay (LankaClear (Pvt) Ltd.) ដែលជាស្ថាប័នផ្តល់សេវាវិបលាសប័ណ្ណប្រាក់ជាតិ ក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃប្រទេសស្រីលង្កា។ លោក ខូលីប មានបទពិសោធន៍ និងជំនាញទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងគម្រោង បច្ចេកវិទ្យាចល័ត កម្មវិធីទូទាត់កាត និងមានឯកទេសទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិទ្យាផងដែរ។ ក្នុងអំឡុងពេលដែលលោកកាន់ការងារនៅ LankaPay លោកបានបង្ហាញសមត្ថភាពការងាររបស់លោកក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយលើសុវត្ថិភាពព័ត៌មានវិទ្យា ដោយគ្រប់គ្រងលើប្រព័ន្ធទូទាត់ជាតិ រួមមាន (១) Online Cheque Image and Truncation System (CITS) (២) Just Pay ដែលជាប្រព័ន្ធទូទាត់រាយតាមរយៈទូរស័ព្ទ (៣) PKI Based Digital Certification Authority និងប្រព័ន្ធផ្សេងទៀត។ លោកមិនត្រឹមតែមានបទពិសោធន៍ទៅលើបច្ចេកវិទ្យាព័ត៌មានប៉ុណ្ណោះទេ តែក៏មាន បទពិសោធន៍ទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា ការគ្រប់គ្រងព័ត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិការ ការធ្វើផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលក់ និងការប្រមូលត្រឡប់មកវិញ។ លោក ខូលីប ក៏ធ្លាប់បម្រើការជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Open នៅប្រទេសអង់គ្លេស សកលវិទ្យាល័យ Sri Jayawardenepura និង សកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។



លោក តេង ភាព
នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក តេង ភាព ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងឆ្នាំ២០០៨ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងឆ្នាំ ២០០៤។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងទម្រង់នីតិវិធីនៃការអនុវត្តផ្ទៃក្នុង ជាលក្ខណៈអាជីព នៅក្នុងប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រងភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសម៉ុងហ្គោល ការចែករំលែក បទពិសោធន៍ទាក់ទងនឹងធនាគារក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាច្រើនក្នុង ប្រទេសកម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេររបាយការណ៍ និងជំនាញក្នុងការដឹកនាំ។ លោកមានបទពិសោធន៍បម្រើការងារក្នុងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើនជាង១៥ឆ្នាំ រួមមានបម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជាសវនករផ្ទៃក្នុង និងជានាយកសាខាក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ឈប់ជាមួយ អិលអូអិលស៊ី។ លោកបានបម្រើការងារឱ្យគ្រឹះស្ថានអង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខតំណែងជាអ្នកដឹកនាំក្រុមសវនករផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្តើមបម្រើការងារឱ្យអិលអូអិលស៊ី ជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។



លោកស្រី ឡេង ចារី
នាយិកានាយកដ្ឋានធនធានមនុស្ស

លោកស្រី ឡេង ចារី បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនធានមនុស្សមកពីសាកលវិទ្យាល័យម៉ូណាស់ ប្រទេសអូស្ត្រាលី នៅចុងឆ្នាំ២០១៣ ដែលកម្មវិធីសិក្សានេះត្រូវបានផ្គត់ផ្គង់ថវិកាដោយអាហារូបករណ៍ប្រទេសអូស្ត្រាលី។ លោកស្រី ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនួញរដ្ឋបាលមកពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅឆ្នាំ២០០២។ បន្ថែមពីនេះទៀត លោកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធផ្នែកគ្រប់គ្រងធនធានមនុស្សនៅប្រទេសមួយចំនួនមានដូចជាប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ លោកស្រីបានចាប់ផ្តើមបម្រើការងារដំបូងជា លេខាធិការរបស់នាយកនាយកដ្ឋានធនធានមនុស្ស នៅអង្គការទស្សនៈពិភពលោកកម្ពុជាពីឆ្នាំ២០០៣ ដល់ ២០០៤។ បន្ទាប់មកលោកស្រី ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលធនធានមនុស្សពីឆ្នាំ២០០៤ ដល់ ២០០៥ ដែលអនុញ្ញាតឱ្យលោកស្រី មានឱកាសទៅបម្រើការងារជាបុគ្គលិកអន្តរជាតិនៅអង្គការទស្សនៈពិភពលោកស្រីលង្កា ប្រទេសស្រីលង្កា រយៈពេលបីខែ។ ពីឆ្នាំ២០០៥ ដល់ ២០០៩ លោកស្រី មានតួនាទីជាប្រធានផ្នែកធនធានមនុស្ស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិសិស្សាន់ បន្ទាប់មកបានផ្លាស់ប្តូរទៅកាន់តួនាទី ជាប្រធានផ្នែកធនធានមនុស្ស នៅអង្គការយែកម្ពុជាក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១២ លោកស្រីបានចាកចេញទៅសិក្សានៅប្រទេសអូស្ត្រាលី។ ក្នុងអំឡុងពេលសិក្សានៅអូស្ត្រាលី លោកស្រីក៏បានបម្រើការងារជាបន្តបន្ទាប់ផ្នែកធនធានមនុស្ស នៅសាកលវិទ្យាល័យម៉ូណាស់រហូតដល់ពេល លោកស្រីវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៤។ លោកស្រីចាប់ផ្តើមបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅ ខែសីហា ឆ្នាំ២០១៤។



លោកស្រី ទ្រី សុឡា
នាយិកានាយកដ្ឋានវតនាគារ

លោកស្រី ទ្រី សុឡា បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យ ធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១១។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភារកម្ម និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់អស់រយៈពេលជិត៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទីជានាយិកានាយកដ្ឋានវតនាគារ។



លោកស្រី កែវ តារាទី
នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី កែវ តារាទី បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ផ្នែកគណនេយ្យ ធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១០ និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពី វិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ២០០៩។ លោកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់អស់រយៈពេល ៣ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ មុននឹងចូលបម្រើការជាមួយ អិលអូអិលស៊ី លោកស្រីធ្លាប់បានបម្រើការជាប្រធានគណនេយ្យនៅ ធនាគារមេឃប៊ែងអស់ រយៈពេល៤ឆ្នាំ។ លោកស្រី បានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ក្នុងតួនាទីជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ។



លោកស្រី ស៊ីត បូជា
នាយិកានាយកដ្ឋានរដ្ឋបាល
និងធុរកិច្ច

លោកស្រី ស៊ីត បូជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា ក្នុងឆ្នាំ២០០៨។ លោកស្រីបានទទួលសញ្ញាបត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យបណ្ណសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០០៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗជាច្រើនទាក់ទងនឹងគណនេយ្យហិរញ្ញវត្ថុ គណនេយ្យពន្ធដារ ការគ្រប់គ្រងផ្ទៃក្នុង និងសវនកម្ម កិច្ចការរដ្ឋបាល និងភាពជាអ្នកដឹកនាំ។ លោកស្រីបានបម្រើការងារក្នុងវិស័យវាយនភ័ណ្ឌ ចាប់ពីឆ្នាំ ២០០២ ដល់ដើមឆ្នាំ ២០២០ ក្នុងតួនាទីជាប្រធានគណនេយ្យ និងជាប្រធានហិរញ្ញវត្ថុ។ ក្នុងខែមេសា ឆ្នាំ២០២០ លោកស្រីចាប់ផ្តើមបម្រើការងារថ្មីជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី ក្នុងតួនាទីនាយិកានាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។



លោក ប៊ុន បែលឡា
នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

លោក ប៊ុន បែលឡា នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ កុំព្យូទ័រក្នុងឆ្នាំ ២០០៩ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាន (MsIT) ក្នុងឆ្នាំ២០១៥ ពីសាកលវិទ្យាល័យនំរតុន។ គាត់មានបទពិសោធន៍ការងារជាង ២០ឆ្នាំ ជាមួយ អិលអូអិលស៊ី ខេមបូឌា និងស្ថាប័នដទៃទៀត។ លោកបានចូលរួមគម្រោងទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាននៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ដូចជាការផ្លាស់ប្តូរប្រព័ន្ធធនាគារស្តុល ទៅប្រព័ន្ធ T24 ចូលរួមធ្វើប្រព័ន្ធ Switching សម្រាប់ ATM/POS (CSS) និងគម្រោងរបស់ធនាគារជាតិមួយចំនួន (ប្រព័ន្ធ RFT ប្រព័ន្ធ FAST, និងប្រព័ន្ធ Bakong)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដូចជា ITIL® Foundation ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ និង ISO-IEC_27002-2013 និងសិក្ខាសាលាមួយចំនួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដូចជាស្រីលង្កា និងសិង្ហបុរី។ លោកចាប់ផ្តើមអាជីពជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក្នុងឆ្នាំ ២០០១ ក្នុងតួនាទីជាអ្នកបញ្ជូលទិន្នន័យក្នុងប្រព័ន្ធ និងត្រូវបានតំឡើងឋានៈជាអ្នកត្រួតពិនិត្យប្រព័ន្ធ MIS ក្នុងឆ្នាំ ២០០៥ ។ ក្នុងឆ្នាំ ២០០៨ លោកត្រូវបានតំឡើងឋានៈ ជាប្រធានផ្នែកត្រួតពិនិត្យការកុំព្យូទ័រ បន្ទាប់មកចាប់ពីឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជានាយករងនាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតែងតាំងជានាយកនាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាននៃ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី ចាប់ពីខែមករា ឆ្នាំ២០២១។



លោក មុត ពិសី
នាយកនាយកដ្ឋានឥណទាន

លោក មុត ពិសី នាយកនាយកដ្ឋានឥណទាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ដែលផ្ដោតទៅលើវិស័យទេសចរណ៍ពី សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដងដែរ នៅក្នុងប្រទេសកម្ពុជា លើការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការងារជាមន្ត្រីឥណទាន នៅស្ថាប័ន លីមីតធីត ពីឆ្នាំ ២០០៦-២០០៨ ហើយលោកត្រូវបានដំឡើងតំណែងជា ប្រធានមន្ត្រីឥណទាន នៅសាខាស្រុកអង្គស្នួល ពីខែកុម្ភៈ ឆ្នាំ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកគឺជានាយកសាខាខេត្តកំពត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាប័ន លីមីតធីត។ លោកចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខា នៅខេត្តសកា ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជានាយកសាខាក្រុងស្ទឹង នៅខេត្តក្តាដា ឆ្នាំ២០១០។ នៅក្នុងខេត្តសកា ឆ្នាំ២០១៤ លោកត្រូវបាន ដំឡើងតំណែងដោយផ្ទាល់គ្រប់គ្រងជាន់ខ្ពស់ ជានាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។ ក្នុងខែមីនា ឆ្នាំ២០១៧ លោកបានផ្លាស់ប្តូរការងារមកនាយកដ្ឋានឥណទាន ក្នុងមុខតំណែងជានាយកនាយកដ្ឋានឥណទាន និងជានាយកនាយកដ្ឋានអាជីវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានដំឡើងតំណែងជានាយកនាយកដ្ឋានឥណទាន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨។



លោក នុត ថេង
នាយកនាយកដ្ឋានអាជីវកម្ម

លោក នុត ថេង បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យនំរតុន ក្នុងឆ្នាំ២០១១ សញ្ញាបត្របរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ក្នុងឆ្នាំ២០០៧ និងសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យឯកទេស គណិតវិទ្យា និងរូបវិទ្យា ពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគព្រៃវែង ក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើននៅក្នុងប្រទេស ដូចជាការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក ការកសាងសមត្ថភាពបុគ្គលិក ការគ្រប់គ្រងសាខា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន វគ្គបណ្តុះបណ្តាលសម្រាប់អ្នកបណ្តុះបណ្តាលបន្តជំនាញគ្រប់គ្រង និងដឹកនាំ ហិរញ្ញប្បទានទ្រព្យសកម្ម ការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ការការពារអតិថិជន និងវគ្គសិក្សាសំខាន់ជាច្រើនទៀត។ មុនពេលចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី លោកធ្លាប់បានបម្រើការងារជាគ្រូបង្រៀន គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស អស់រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥។ បន្ទាប់មក លោកក៏បានផ្លាស់ប្តូរអាជីពការងារមកក្នុងវិស័យឥណទានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អស់រយៈពេល៦ឆ្នាំ ដោយចាប់ផ្តើមតាំងពីតួនាទីជាមន្ត្រីឥណទានហាត់ការ ជាមន្ត្រីឥណទាន និងជាប្រធានអនុសាខា។ លោកបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី ក្នុងឆ្នាំ២០១១ ហើយធ្លាប់កាន់តួនាទីសំខាន់ៗជាច្រើនដូចជា អ្នកហាត់ការគ្រប់គ្រងសាខា នាយកសាខាខេត្តកំពតនៃឥណទាន នៅការិយាល័យកណ្តាល ប្រធានភូមិភាគ ប្រធានគម្រោងឥណទានសម្រាប់ប្រើប្រាស់នៃនាយកដ្ឋានអាជីវកម្ម ហើយបន្ទាប់មកលោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទានសម្រាប់ប្រើប្រាស់ ក្នុងខែសីហា ឆ្នាំ២០១៤ និងប្តូរតួនាទីទៅជានាយកនាយកដ្ឋានអាជីវកម្មនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។



លោក ចាន ផលឡេង
នាយកនាយកដ្ឋានប្រតិបត្តិកម្ម

លោក ចាន ផលឡេង នាយកនាយកដ្ឋានប្រតិបត្តិកម្ម បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីសាកលវិទ្យាល័យ NANTES។ លោកក៏ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអាជីវកម្ម បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដូចជា ធនាគារកម្ពុជា ភាពជាអ្នកដឹកនាំ ច្បាប់ពន្ធដារកម្ពុជា ស្ថិតិកម្រិតខ្ពស់ ការគ្រប់គ្រងគម្រោង គោលការណ៍ការពារអតិថិជន ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោងនៅ ក្នុងស្រុក និងក្រៅប្រទេស។ បទពិសោធន៍របស់លោកមានការអភិវឌ្ឍផែនការអាជីវកម្មដើម្បីផ្លាស់ប្តូរពីអាជីវកម្មលក្ខណៈគ្រួសារ/អង្គការក្រៅរដ្ឋាភិបាល ទៅជាអាជីវកម្មតាមស្តង់ដារ ការវិភាគ ការស្រាវជ្រាវ ការគ្រប់គ្រងគម្រោង ការបង្កើតគោលនយោបាយ និងនីតិវិធីសម្រាប់ស្ថាប័ន។ មុនពេលចូលបម្រើការនៅ អិលអូអិលស៊ី លោកបានបម្រើការជាមន្ត្រីគ្រប់គ្រងគម្រោងនៅ Vision Fund រហូតដល់ឆ្នាំ២០១០ បម្រើការជាមន្ត្រីបច្ចេកទេស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោកចូលបម្រើការនៅ អិលអូអិលស៊ី ចុងឆ្នាំ២០១២ ជាអ្នកជំនាញគ្រប់គ្រងសកម្មភាពសង្គមបន្ទាប់មក លោកត្រូវបានដំឡើង តំណែងជា នាយកនាយកដ្ឋានគ្រប់គ្រងសកម្មភាពសង្គមនៅ ក្នុងឆ្នាំ២០១៥ និងនៅឆ្នាំ២០១៨ បូករួមទាំង ជានាយកនាយកដ្ឋានប្រតិបត្តិកម្ម ដើម្បីធានាការ អនុលោមតាមច្បាប់បញ្ញត្តិពាក់ព័ន្ធផ្សេងៗ ហើយក៏គ្រប់គ្រងផ្នែកគ្រប់គ្រងសកម្មភាពសង្គមផងដែរ។



លោក ផៃ ផល្លា
នាយកនាយកដ្ឋានទីផ្សារ

លោក ផៃ ផល្លា បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យនីរតុន ក្នុងឆ្នាំ ២០១១ ជំនាញធនាគារ និងហិរញ្ញវត្ថុ និងបានបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់តាមរយៈ ការចូលរួមវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្ខាសាលាលំដាប់ខ្ពស់ជាច្រើន។ មុនពេលចូលរួមជាមួយ អិលអូអិលស៊ី ដោយចាប់ផ្តើមអាជីពការងារដំបូងក្នុងឆ្នាំ ២០០៩ លោក ផៃ ផល្លា បានបំពេញការងារជាមួយបណ្តាក្រុមហ៊ុនឈានមុខមួយចំនួននៅកម្ពុជាទាំងក្នុងវិស័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ក្នុងនោះរួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនកម្រិតសណ្ឋាហិរញ្ញវត្ថុ និងក្រុមហ៊ុនទូរគមនាគមន៍ ដោយមានទំនួលខុសត្រូវចម្បងៗលើការគ្រប់គ្រងទីផ្សារ និង ទំនាក់ទំនង ការគ្រប់គ្រងស្លាកសញ្ញា ការគ្រប់គ្រងសេវាបម្រើអតិថិជន និងគ្រប់គ្រងបណ្តឹងតវ៉ា។ ក្នុងអំឡុងពេលបំពេញការងារនៅស្ថាប័នទាំងនោះ លោកត្រូវ បានតម្លើងតួនាទីជាបន្តបន្ទាប់ពីបុគ្គលិក ទៅជាបុគ្គលិកជាន់ខ្ពស់ ប្រធានក្រុម ប្រធានផ្នែក និងជាប្រធានជាន់ខ្ពស់នៃការិយាល័យគ្រប់គ្រងគម្រោងនៅធនាគារ ឈានមុខមួយមុនពេលលោកចូលរួមជាមួយ អិលអូអិលស៊ី។ លោក ផៃ ផល្លា ត្រូវបានជ្រើសរើសបំពេញតួនាទីជា នាយកនាយកដ្ឋានទីផ្សារ ក្នុងខែមេសា ឆ្នាំ២០២២។



លោកស្រី ខេង ណារី
លេខាធិការក្រុមហ៊ុន

លោកស្រី ខេង ណារី ទទួលសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០១០ និងបរិញ្ញាបត្រអក្សរសាស្ត្រ ជំនាញទំនាក់ទំនងពីវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១២ ហើយបានបញ្ចប់កិច្ចការស្រាវជ្រាវនៅ សុខគង់ អាហារវណ្ណ និងហាវណ។ បន្ថែមលើនេះ លោកស្រី ទទួលបានវិញ្ញាបនបត្រ ភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសបណ្ណសាស្ត្រ និងទទួលបានការបណ្តុះបណ្តាលនិងសិក្សាវគ្គខ្លី ដូចជា មូលដ្ឋានគ្រឹះគណនេយ្យ ជំនាញសរសេររបាយការណ៍ សិក្ខាសាលាស្តីពីការផ្តល់ឥណទានបែតង ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាជីវកម្ម។ មុនបម្រើការងារនៅ អិលអូអិលស៊ី លោកស្រីធ្លាប់បម្រើការងារនៅក្រុមហ៊ុនរឹង ផ្នែកបំរើសេវាកម្មអតិថិជនក្នុងឆ្នាំ ២០១២។ លោកស្រីចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី ក្នុងតំណែងជាជំនួយការលេខាធិការនៅក្នុងឆ្នាំ២០១៣ និងត្រូវបានដំឡើងតំណែងជាលេខាធិការក្រុមហ៊ុនក្នុងខែមិថុនា ឆ្នាំ២០១៤។

ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង

ការគ្រប់គ្រងហានិភ័យ តែងតែផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រផែនការអាជីវកម្មរបស់ស្ថាប័នហិរញ្ញវត្ថុនីមួយៗរួមទាំង អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផងដែរ។ ទស្សនៈនៃការគ្រប់គ្រងហានិភ័យរបស់អិលអូអិលស៊ី គឺការគ្រប់គ្រងហានិភ័យ ត្រូវចូលរួមចំណែកធ្វើឱ្យយុទ្ធសាស្ត្រអាជីវកម្មកាន់តែប្រសើរឡើង ជួយក្នុងដំណើរការសម្រេចចិត្ត និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង។ ក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី មានគោលបំណងពង្រឹងសមត្ថភាពក្នុងការកំណត់ វាស់វែង និងគ្រប់គ្រងហានិភ័យ ដើម្បីបង្កើនតម្លៃរបស់ភាគទុនិក ដោយសម្របការគ្រប់គ្រងហានិភ័យទៅនឹងយុទ្ធសាស្ត្ររបស់ អិលអូអិលស៊ី វាយតម្លៃផលប៉ះពាល់នៃហានិភ័យដែលកំពុងកើតមានឡើង បង្កើតយុទ្ធសាស្ត្រ ដោះស្រាយ និងកាត់បន្ថយហានិភ័យ ដែលឆ្លុះបញ្ចាំងពីអភិបាលកិច្ចដ៏រឹងមាំរបស់ស្ថាប័ន។ អិលអូអិលស៊ី អនុវត្តគោលការណ៍គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ដូចខាងក្រោម៖

- ▶ លើកកម្ពស់ប្រាក់ចំណេញ និងកំណើន រយៈពេលវែងប្រកបដោយចីរភាព ដោយអនុវត្តការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចដោយការប្រុងប្រយ័ត្ន។
- ▶ ជួយដល់អាជីវកម្មក្នុងការបង្កើតប្រាក់ចំណេញដែលមានស្ថេរភាព និងនិរន្តរភាពសម្រាប់ភាគទុនិក។
- ▶ ធានាថាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី គឺផ្អែកលើការយល់ដឹងច្បាស់ពីហានិភ័យដែលកំពុងប្រឈម ការវាយតម្លៃវាស់វែង និងគ្រប់គ្រងហានិភ័យដែលមានបែបទត្រឹមត្រូវ។


ការគ្រប់គ្រងហានិភ័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ អិលអូអិលស៊ី និងគាំទ្រដល់ការសម្រេចបាននូវគោលដៅរបស់ស្ថាប័ន ដោយផ្ដោតលើទិដ្ឋភាពពីរគឺ ហានិភ័យ និងប្រាក់ចំណេញ។ ដើម្បីធានាថាការពង្រីកសកម្មភាព និងប្រតិបត្តិការអាជីវកម្មនៅក្នុងបរិយាកាសវិវឌ្ឍន៍ទៅមុខដ៏ឆាប់រហ័សនេះ នៅតែរក្សាបាននូវកម្រិតហានិភ័យដែលអាចទទួលយកបាន និងអនុលោមពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិធានា ទាំងបទប្បញ្ញត្តិខាងក្នុង និងខាងក្រៅ អិលអូអិលស៊ី បានបញ្ចូលការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ នៅទូទាំងស្ថាប័នទាំងមូល ឈ្មោះថា "ការគ្រប់គ្រងហានិភ័យតាមបែបម៉ាទ្រីស"។

អិលអូអិលស៊ី ទទួលស្គាល់ថាការគ្រប់គ្រងហានិភ័យបានល្អ មានសារៈសំខាន់ខ្លាំងណាស់ចំពោះភាពជោគជ័យ និងនិរន្តរភាពនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។ អិលអូអិលស៊ី បានបន្តធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីហានិភ័យ និងវប្បធម៌ត្រួតពិនិត្យផ្ទៃក្នុងសម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។

អិលអូអិលស៊ី បានអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដោយឈរលើផ្នត់គំនិតនៃការត្រួតពិនិត្យចំនួន ៤កម្រិត រួមមាន៖

- ▶ ការត្រួតពិនិត្យដោយប្រតិបត្តិករ (កម្រិតទី១) ៖ ការត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយផ្ទាល់ ដោយប្រតិបត្តិករនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងស្ថាប័ន ដើម្បីធានាបាននូវការអនុលោមតាមគោលនយោបាយ និងនីតិវិធីដែលបានបង្កើតឡើង។
- ▶ ការត្រួតពិនិត្យដោយអ្នកគ្រប់គ្រង (កម្រិតទី២) ៖ ការត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយថ្នាក់គ្រប់គ្រងផ្ទាល់ ដែលមិនមានការចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីធានាថា ប្រតិបត្តិការអនុវត្តការងារ និងភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយ និងនីតិវិធី។
- ▶ ការត្រួតពិនិត្យដោយផ្នែកត្រួតពិនិត្យផ្ទៃក្នុង (កម្រិតទី៣) ៖ ការត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយផ្នែកគ្រប់គ្រងហានិភ័យ ផ្នែកត្រួតពិនិត្យហិរញ្ញវត្ថុ ផ្នែកធានាគុណភាពឥណទាន (CQA) និងមន្ត្រីប្រតិបត្តិការ ដើម្បីតាមដាន និងធានាថាប្រតិបត្តិការអនុវត្តគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យបានពេញលេញ និងត្រឹមត្រូវដោយធានាថាវប្បធម៌នៃការគ្រប់គ្រងផ្ទៃក្នុង និងវប្បធម៌នៃការកំណត់ឱ្យមានហានិភ័យកម្រិតទាបបំផុត ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដល់បុគ្គលិកទាំងអស់។
- ▶ ការត្រួតពិនិត្យដោយផ្នែកសវនកម្មផ្ទៃក្នុង (កម្រិតទី៤) ៖ ការត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីវាយតម្លៃការត្រួតពិនិត្យអចិន្ត្រៃយ៍ និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាភិបាលដោយឯករាជ្យភាព។

អភិបាលកិច្ចគ្រប់គ្រងហានិភ័យ



គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិកម្ម ត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប។ បេសកកម្មរបស់គណៈកម្មាធិការនេះ គឺត្រួតពិនិត្យមើលហានិភ័យនានាដែលកើតឡើងទាំងខាងក្នុង និងខាងក្រៅ ដែលទាក់ទងនឹងប្រតិបត្តិការឥណទាន និងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តលើគោលការណ៍ និងនីតិវិធីមានប្រសិទ្ធភាពក្នុងការកំណត់ហានិភ័យ និងគ្រប់គ្រងហានិភ័យ និងអនុលោមតាមសេចក្តីណែនាំផ្ទៃក្នុងដូចជាតម្រូវការពីខាងក្រៅ។ បន្ថែមលើនេះទៀតគណៈកម្មាធិការនេះនឹងត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាធម្មតា គណៈកម្មាធិការនេះជួបប្រជុំរៀងរាល់បីខែម្តង។

ហានិភ័យហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម ដោយមានគោលបំណងចម្បងក្នុងការវាយតម្លៃ តាមដាន និងអនុវត្តលើការអនុវត្តទាក់ទងនឹងហានិភ័យសន្ទនីយភាព ហានិភ័យអត្រាការប្រាក់ ហានិភ័យបទប្បញ្ញត្តិនានា ហានិភ័យរូបិយប័ណ្ណ និងហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបង្កើននូវប្រសិទ្ធភាពប្រាក់ចំណេញ ទន្ទឹមនឹងនេះក៏ធានាថាសាច់ប្រាក់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ។ គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងអកម្ម ត្រូវបានដឹកនាំដោយអនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុ ហើយជួបប្រជុំរៀងរាល់មួយខែម្តង។

ហានិភ័យឥណទាន

ហានិភ័យឥណទាន ត្រូវបានឱ្យនិយមន័យថាជាលទ្ធភាពនៃការខាតបង់ ដោយសារអ្នកជំពាក់ប្រាក់ ពុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាជាមួយ អិលអូអិលស៊ី។ ហានិភ័យឥណទាន គឺជាការបាត់បង់ហិរញ្ញវត្ថុ ចំពោះ អិលអូអិលស៊ីប្រសិនបើអ្នកខ្ចីប្រាក់ខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាខ្ចីប្រាក់។ សកម្មភាពបង្កើតប្រាក់ចំណូលសំខាន់របស់ អិលអូអិលស៊ី គឺការផ្តល់ប្រាក់កម្ចីជូនអតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចំបង។ ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយការអនុវត្តនូវចន្លោះម៉ឺនុយនៃគោលនយោបាយហានិភ័យឥណទាន គោលការណ៍ណែនាំស្តីពីប្រតិបត្តិការឥណទាន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវបានអនុវត្តដើម្បីគ្រប់គ្រងគុណភាពផលប៉ុន្តែឥណទានរបស់ អិលអូអិលស៊ី។

ហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យជាប្រចាំ តាមដានយ៉ាងសកម្ម និងវាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ជារៀងរាល់ខែ។ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងនាយកដ្ឋានពាក់ព័ន្ធបានធ្វើការពិភាក្សា វិភាគ និងកំណត់អត្តសញ្ញាណបញ្ហាផ្សេងៗ ដោយមានចំណាត់ការសមស្រប និងទាន់ពេលវេលា។

ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព កើតឡើងពីការអសមត្ថភាពរបស់ស្ថាប័នក្នុងការបំពេញកាតព្វកិច្ច និងតម្រូវការថវិកាប្រកបដោយប្រសិទ្ធភាព ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត នៅពេលដល់កាលកំណត់។ រាល់បញ្ហាដែលទាក់ទងទៅនឹងហានិភ័យឥណទាន ត្រូវបានពិភាក្សាដោយអនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុដែលមានអនុប្រធាននាយកប្រតិបត្តិជាប្រធាន។ ដើម្បីលើកកម្ពស់ការគ្រប់គ្រងហានិភ័យសន្ទនីយភាព ក្រុមខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ត្រូវបានបង្កើតឡើង។

ហានិភ័យសន្ទនីយភាព ត្រូវបានត្រួតពិនិត្យជាចម្បង និងគ្រប់គ្រងជាទៀងទាត់ផ្អែកលើមូលដ្ឋាននៃការព្យាករណ៍ លំហូរសាច់ប្រាក់ ដែលទាក់ទងនឹងកាលកំណត់នៃទ្រព្យសកម្ម ទ្រព្យអកម្ម តារាងតុល្យការខាងក្រៅ និងស្ថានភាពស្រួសស្រាយផ្សេងៗ។

អិលអូអិលស៊ី តែងតែធ្វើស្រាវជ្រាវលើសាច់ប្រាក់ងាយស្រួលជារៀងរាល់ឆ្នាំ ដើម្បីកំណត់តំបន់ដែលងាយរងគ្រោះទៅលើផលប៉ុន្តែឥណទានរបស់ខ្លួន ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបានរំពឹងទុក និងជួយដល់គណៈគ្រប់គ្រងក្នុងការចាត់វិធានការទុកជាមុន។

ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែល អិលអូអិលស៊ី មិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការនិយ័តកម្មអប្បបរមាដើម្បីគាំទ្រដល់ការវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់ខ្លួន និងដើម្បីគាំទ្រដល់កំណើន និងជម្រើសយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្ររបស់ អិលអូអិលស៊ី គឺដើម្បីរក្សាបាននូវមូលដ្ឋានធនធានដើមទុនរឹងមាំ ទំនុកចិត្តទីផ្សារ និងទ្រទ្រង់ការអភិវឌ្ឍអាជីវកម្មបន្តទៀត។ និយ័តករនាំមុខរបស់ អិលអូអិលស៊ី គឺធនាគារជាតិនៃកម្ពុជា គឺជាអ្នកកំណត់ និងត្រួតពិនិត្យតម្រូវការដើមទុន សម្រាប់ អិលអូអិលស៊ី ទាំងមូល។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម ទទួលខុសត្រូវលើការធានាប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យដើមទុននៅទូទាំងអិលអូអិលស៊ី។ ហានិភ័យដើមទុនត្រូវបានវាស់វែង និងតាមដាន ដោយប្រើកម្រិតដែលត្រូវបានគណនាទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅទៅលើហានិភ័យនៃការខាតបង់នៅក្នុងបញ្ជីជួញដូររបស់ អិលអូអិលស៊ី ដោយសារការផ្លាស់ប្តូរថ្លៃមូលធន អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងសូចនាករផ្សេងៗទៀត ដែលតម្លៃទាំងនោះ ត្រូវបានកំណត់នៅក្នុងទីផ្សារសាធារណៈ។

ហានិភ័យអត្រាការប្រាក់ កើតឡើងជាចម្បងពី ឥណ្ឌូប្រតិទានខុសៗគ្នា និងការប្តូរតម្លៃក្នុងលំហូរសាច់ប្រាក់។ បច្ចុប្បន្ន ហានិភ័យអត្រាការប្រាក់ត្រូវបានវាស់វែងដោយការវិភាគលើគម្លាតនៃការប្រែប្រួលអត្រាការប្រាក់។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) ជាអ្នកទទួលខុសត្រូវក្នុងការតាមដានហានិភ័យអត្រាការប្រាក់របស់ អិលអូអិលស៊ី ដោយផ្អែកលើការវិភាគគម្លាតនៃការប្រែប្រួលអត្រាការប្រាក់។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា កង្វះនូវនីតិវិធី និងការត្រួតពិនិត្យពុំទាន់មានភាពគ្រប់គ្រាន់។ ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់បណ្តាលមកពីសក្តានុពលដែលប្រព័ន្ធបច្ចេកវិទ្យាមានភាពខ្វះខាត ការបរាជ័យនៃបច្ចេកវិទ្យា ការបំពានលើការត្រួតពិនិត្យផ្ទៃក្នុង ការគែបន្ត ឬបញ្ហាប្រតិបត្តិការផ្សេងៗទៀត ដែលអាចបណ្តាលឱ្យមានការបាត់បង់នីតិវិធីពុំដល់ ឬបញ្ឈប់ៈពាល់ដល់កេរ្តិ៍ឈ្មោះ។ ហានិភ័យប្រតិបត្តិការ មាននៅក្នុងគ្រប់ផលិតផល និងរាល់សកម្មភាពអាជីវកម្មទាំងអស់។

អិលអូអិលស៊ី បានធ្វើការកំណត់នូវអត្តសញ្ញាណ និងវាយតម្លៃហានិភ័យប្រតិបត្តិការ ដែលមាននៅក្នុងគ្រប់ផលិតផល រាល់សកម្មភាពដំណើរការ និងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ និងភាពងាយរងគ្រោះដោយសារហានិភ័យទាំងនេះ។ អិលអូអិលស៊ី តែងតែធានាថា មុនពេលដែលផលិតផលសកម្មភាព ដំណើរការ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ត្រូវបានអនុវត្ត ឬដាក់ឱ្យប្រើប្រាស់ ហានិភ័យប្រតិបត្តិការដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យត្រឹមត្រូវតាមនីតិវិធី។

ហានិភ័យសុវត្ថិភាពព័ត៌មាន

ផ្នែកសុវត្ថិភាពព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាលើប្រព័ន្ធសុវត្ថិភាពនៃផលិតផល-សេវាកម្មឌីជីថលដោយអនុលោមទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ និងស្របទៅតាមតម្រូវការបទប្បញ្ញត្តិ។

ការការពារសុវត្ថិភាពទិន្នន័យ និងព័ត៌មានរបស់អតិថិជនរួមមាន ទិន្នន័យផ្ទាល់ខ្លួន របាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ អិលអូអិលស៊ី។ អិលអូអិលស៊ី ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរក្សាសុវត្ថិភាពទិន្នន័យ និងឯកជនភាពនៃទិន្នន័យ ដែលធ្វើឱ្យ អិលអូអិលស៊ី ទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជនរបស់ខ្លួន និងមានកេរ្តិ៍ឈ្មោះល្អប្រសើរ។ ផ្នែកសុវត្ថិភាពព័ត៌មាន ត្រូវបានបង្កើតឡើង និងអនុវត្តនូវដំណោះស្រាយពេញលេញដើម្បីត្រួតពិនិត្យ និងការពារទិន្នន័យទាំងនោះ និងធានាថាប្រព័ន្ធដំណើរការដោយល្អ មានសុវត្ថិភាព មានភាពត្រឹមត្រូវ ហើយទិន្នន័យអាចទាញយកមកប្រើប្រាស់បានពេលមានតម្រូវការ ដែលអាចជួយគាំទ្រដល់ប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ អិលអូអិលស៊ី។

គណៈកម្មាធិការ IT Steering Committee កម្រិតក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ IT Strategy and Steering committee (ITSSC) កម្រិតគណៈគ្រប់គ្រង ត្រូវបានបង្កើតឡើង និងបានលើកកិច្ចប្រជុំជាទៀងទាត់។ គណៈកម្មាធិការទាំងនេះ ទទួលខុសត្រូវក្នុងការកំណត់ និងតាមដានយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន។





៥

របាយការណ៍ ហិរញ្ញវត្ថុ និង របាយការណ៍ សវនករឯករាជ្យ

- ☑ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ☑ របាយការណ៍សវនករឯករាជ្យ
- ☑ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ☑ របាយការណ៍ចំណេញ-ខាត និង
លទ្ធផលលម្អិតផ្សេងៗ
- ☑ របាយការណ៍បម្រែបម្រួលមូលធន
- ☑ របាយការណ៍លំហូរសាច់ប្រាក់
- ☑ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ក្រុមហ៊ុន") សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យកណ្តាលរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវត្ថុនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងអាចទទួលយកបាន ដល់សហគ្រិនខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលើទំព័រទី ៦៦

ដើមទុន

ក្នុងអំឡុងឆ្នាំ មានការផ្លាស់ប្តូរឈ្មោះភាគទុនិករបស់ក្រុមហ៊ុន (កំណត់សម្គាល់ ២៣)។

ហ្វូន្ដលើវិហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការកត់ត្រាសវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសវិធានធនសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ ពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនត្រឹមត្រូវជាសារវន្តនោះទេ។

ចំណុលយថាហេតុ និងចំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ

ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានដាក់ពន្ធនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

- | | | |
|----|---|--------------------------|
| 1. | លោក Brindley Chrisantha Gajanayake de Zylva | ប្រធានក្រុមប្រឹក្សាភិបាល |
| 2. | លោក Indrajith Wijesiriwardana | សមាជិក |
| 3. | លោក Hans Michael Theodor Moormann | សមាជិក |
| 4. | លោក Dullip Rasika Samaraweera | សមាជិក |
| 5. | លោក Francisco Kankanamalage Conrad Prasad Nirosh Dias | សមាជិក |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រោសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រោសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v) គ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក Brindley Chrisantha Gajanayake de Zylva
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ក្រុមហ៊ុន") គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា "CIFRS")។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនសម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗ ទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា "ស្តង់ដារសវនកម្ម")។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែម ទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា "ក្រមសីលធម៌អន្តរជាតិ") និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និង សវនករកម្ពុជា (ហៅកាត់ថា "ក្រមសីលធម៌ វគសក") ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែល កំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗគឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារសំខាន់បំផុតក្នុងការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំបច្ចុប្បន្ន។ យើងខ្ញុំកំណត់បញ្ហាសវនកម្មសំខាន់ៗមួយគឺ “សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកនៃឥណទានអតិថិជន”។ បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល និងនៅក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
<p>សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកនៃឥណទានអតិថិជន</p> <p>សូមយោងទៅ៖</p> <ul style="list-style-type: none"> • កំណត់សម្គាល់ ២.៥.៥ – សេចក្តីសង្ខេបគោលការណ៍ឥណទានយូរសំខាន់ៗ ស្តីពីការថយចុះតម្លៃនៃឥណទានអតិថិជន • កំណត់សម្គាល់ ៣.៤ - ការសន្មត និងការវិនិច្ឆ័យ ចំពោះសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក នៃឥណទានអតិថិជន • កំណត់សម្គាល់ ៨.ក – សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក នៃឥណទានអតិថិជន • កំណត់សម្គាល់ ៣៦.១ – ហានិភ័យឥណទាន <p>គណៈគ្រប់គ្រងបានអនុវត្តការសន្មត និងការវិនិច្ឆ័យជាក់លាក់ ដោយប្រើវិធីសាស្ត្រការប៉ាន់ស្មានប្រមូលផ្តុំ ក្នុងការវាស់វែង សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (“ECL”) នៃឥណទានអតិថិជន។ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗរួមមាន៖</p> <ul style="list-style-type: none"> • ការដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL • ជ្រើសរើសគំរូ និងការសន្មតសមស្រប ដើម្បីវាស់វែង ECL 	<p>ទាំងអស់នេះជានីតិវិធីដែលបានប្រើប្រាស់ ដើម្បីពិនិត្យលើការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង ចំពោះ ECL៖</p> <ul style="list-style-type: none"> • ស្វែងយល់ និងវាយតម្លៃចំពោះគោលការណ៍ឥណទាននីតិវិធី និងការគ្រប់គ្រង ដែលគណៈគ្រប់គ្រងដាក់ឱ្យអនុវត្ត • ស្វែងយល់ និង វាយតម្លៃចំពោះគោលការណ៍ឥណទានយូរ ស្តីពី CIFRS 9 • ធ្វើតេស្តលើគំរូឥណទាន ដើម្បីពិនិត្យមើលថាតើវាបានគោរពតាមគោលការណ៍ និងនីតិវិធីឥណទានរបស់ក្រុមហ៊ុនឬទេ • វាយតម្លៃចំពោះភាពសមស្រប នៃក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នា • បង្កើនការស្វែងយល់ និងវាយតម្លៃចំពោះវិធីសាស្ត្រកំណត់គំរូ ECL ដែលបានអនុវត្ត ធៀបនឹងលក្ខណៈពាក់ព័ន្ធនៃ portfolio ឥណទាននីមួយៗ និងតម្រូវការរបស់ CIFRS 9 • វាយតម្លៃលើការរៀបចំ និងធ្វើតេស្តលើប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ចំពោះការអនុម័តលើការជម្រះឥណទានចេញពីបញ្ជី និងការត្រួតពិនិត្យនិងអនុម័តលើគំរូនៃការថយចុះតម្លៃ ECL អញ្ញត្រម៉ាក្រូសេដ្ឋកិច្ចនាពេលអនាគត និងភាគរយនៃសេណារីយ៉ូដែលបានឆ្លងប្រូបាប

បញ្ហាសវនកម្មសំខាន់

នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ

- កំណត់លក្ខណៈវិនិច្ឆ័យ ក្នុងការកំណត់ភាគលាភអតិថិជន ដែលមានកំណើនហានិភ័យភាគលាភជាក់លាក់ (“SICR”)
- អនុវត្តការសន្មត និងការវិភាគលំហូរសាច់ប្រាក់រំពឹងទុក និងព័ត៌មាននាពេលអនាគត
- អនុវត្តវិធីសាស្ត្រ ដែលមិនមានលក្ខណៈបច្ចេកទេសចំពោះ ECL ដោយពិចារណាទៅលើលក្ខណៈវិនិច្ឆ័យផ្នែកគុណភាពបន្ថែម សម្រាប់ SICR ស្តីពីការរៀបចំឥណទានឡើងវិញ ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងគំរូ ECL ដែលមានស្រាប់។

យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់លើចំណុចនេះ ដោយសារការវិនិច្ឆ័យជាក់លាក់របស់គណៈគ្រប់គ្រង ត្រូវបានតម្រូវឱ្យធ្វើឡើង ដើម្បីធ្វើការប៉ាន់ស្មានមួយដែលសមស្រប និងត្រឹមត្រូវ។

- វាយតម្លៃនូវភាពសមហេតុផល និងធ្វើតេស្តលើការសន្មតដែលគណៈគ្រប់គ្រងបានធ្វើឡើង ចំពោះលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត ព័ត៌មាននាពេលអនាគត ភាគរយនៃសេណារីយ៉ូដែលបានឆ្លងប្រូប និងការសន្មតផ្សេងៗទៀត ធៀបនឹងតម្រូវរបស់ CIFRS 9 និងព័ត៌មានដែលសមហេតុផល និងមានគាំទ្រ
- ធ្វើតេស្តលើភាពទុកចិត្តបាននៃទិន្នន័យ តាមមូលដ្ឋានជ្រើសរើសគំរូ ចំពោះទិន្នន័យឥណទានក្នុងគ្រាកន្លងមក ទិន្នន័យឥណទាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងម៉ាក្រូសេដ្ឋកិច្ចក្នុងគ្រាកន្លងមក
- វាយតម្លៃលើភាពសមហេតុផល និងធ្វើតេស្តលើការជ្រើសរើស អញ្ញត្រម៉ាក្រូសេដ្ឋកិច្ចនាពេលអនាគត ដែលស្របទៅតាមវិធីសាស្ត្រគំរូ
- ធ្វើតេស្តលើលក្ខណៈវិនិច្ឆ័យនៃកម្រិតកំណត់ ដែលបានប្រើប្រាស់ក្នុងការកំណត់ SICR ធៀបនឹងតម្រូវការរបស់ CIFRS 9
- តាមរយៈគំរូដែលបានជ្រើសរើស យើងខ្ញុំធ្វើការតាមដានចំពោះការផ្ទេរដំណាក់កាលឥណទាន ដើម្បីឱ្យស្របទៅតាមលក្ខណៈវិនិច្ឆ័យ និង កម្រិតកំណត់ ដែលបានប្រើក្នុងការកំណត់ SICR ហើយដំណាក់កាលទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការគណនា ECL
- វាយតម្លៃចំពោះភាពសមហេតុផល និងធ្វើតេស្តលើការសន្មត ដែលបានប្រើក្នុងការកំណត់ភាគរយសេណារីយ៉ូ ដែលបានឆ្លងប្រូប ដោយធៀបនឹងព័ត៌មានដែលសមហេតុផល និងមានការគាំទ្រ
- តាមរយៈគំរូដែលបានជ្រើសរើស យើងខ្ញុំធ្វើការគណនា ECL ឡើងវិញ និងផ្ទៀងផ្ទាត់សមតុល្យ ECL ជាមួយនឹងបញ្ជីគណនេយ្យ និងធ្វើតេស្តលើបម្រែបម្រួល ECL

បញ្ហាសវនកម្មសំខាន់ៗ	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
	<p>ទាំងអស់នេះគឺជានីតិវិធីដែលពាក់ព័ន្ធនឹងផលប៉ះពាល់ នៃជម្ងឺ កូវីដ-១៩ ចំពោះការវាស់វែង ECL ៖</p> <ul style="list-style-type: none"> • វាយតម្លៃលើការរៀបចំ និងការធ្វើតេស្តលើប្រសិទ្ធភាពនៃប្រតិបត្តិការ នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ចំពោះការវាយតម្លៃហានិភ័យឥណទាន និងការអនុម័តលើការរៀបចំឥណទានឡើងវិញ • តាមរយៈគំរូដែលបានជ្រើសរើស យើងខ្ញុំធ្វើការគណនាឡើងវិញនូវចំណេញ/ខាត ពីការកែប្រែឥណទាន ដោយសារការរៀបចំឥណទានឡើងវិញ • វាយតម្លៃលើលក្ខណៈវិនិច្ឆ័យផ្នែកគុណភាព សម្រាប់ SICR ចំពោះឥណទានដែលបានរៀបចំឡើងវិញ ដែលបណ្តាលមកពីផលប៉ះពាល់នៃជម្ងឺ កូវីដ-១៩ ធៀបនឹងតម្រូវការរបស់ CIFRS 9 • តាមរយៈគំរូដែលបានជ្រើសរើស យើងខ្ញុំតាមដាននូវការផ្ទេររវាងដំណាក់កាលនីមួយៗ ចំពោះការរៀបចំឥណទានឡើងវិញ ដែលបណ្តាលមកពីផលប៉ះពាល់នៃជម្ងឺ កូវីដ-១៩ ដើម្បីពិនិត្យមើលថាតើវាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការគណនា ECL ឬទេ <p>ស្តែងចេញពីលទ្ធផលនៃនីតិវិធីទាំងនេះ យើងខ្ញុំបានកំណត់ថា ការសន្មតសំខាន់ៗសម្រាប់ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង គឺមានភាពសមហេតុផល។ យើងខ្ញុំមិនបានរកឃើញនូវចំណុចខ្វះខាតណាមួយជាសារវន្តទេ។</p>

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗ ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ ដែលព័ត៌មានទាំងនេះយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលយើងខ្ញុំរំពឹងថាត្រូវទទួលបានបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអាន ព័ត៌មានផ្សេងៗ ដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថា តើព័ត៌មានផ្សេងៗទាំងនោះមានភាពឆ្លុះឆ្លាយគ្នាជាសារវន្តពីរបាយ ការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គង ជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត យើងខ្ញុំ ត្រូវរាយការណ៍ពីបញ្ហាទាំងនោះ ជូនអ្នកទទួលបន្ទុកអភិបាលកិច្ច។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ របាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបាន ត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការ ក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹង និរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោង បិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយផ្សេងប្រកបដោយភាពប្រាកដប្រជាណា មួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សមណៈ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ជាពិសេសមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ ចេតនាផ្លូវ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបានបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំក៏បានផ្តល់ជូនអ្នកដែលទទួលបានបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំបានអនុវត្តតាមតម្រូវការផ្នែកក្រុមសីលធម៌វិជ្ជាជីវៈពាក់ព័ន្ធនឹងឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគេអំពីទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ឃើញថាមានផលប៉ះពាល់ចំពោះឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានាដើម្បីលុបបំបាត់នូវការគំរាមកំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្តើមចេញពីបញ្ហានានាដែលយើងខ្ញុំបានផ្តល់ដំណឹងជូនអ្នកដែលទទួលបានបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ពីបញ្ហាទាំងឡាយណា ដែលមានផលប៉ះពាល់ខ្លាំងបំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងដែលជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំលើកលែងតែវាត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីដឹកជញ្ជូនបំផុត ដែលយើងខ្ញុំកំណត់ថាបញ្ហានោះមិនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពីបញ្ហានេះនឹងបណ្តាលឱ្យមានផលវិបាកអវិជ្ជមាន ដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

៥. ក្រុមហ៊ុន ប្រាយន៍តង់ហោនខូអិស៍ (ខេមបូឌា)

គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៩៥.០៨៣.១២៩	៨៩.៦៣១.៨៩០	២៣.៣៣៩.០១១	២២.១៥៨.៦៨៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៥	១២៦.២៣៣.៥៣០	៣២២.៦២៧.៧១៥	៣០.៩៨៥.១៥៧	៧៩.៧៥៩.៦៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៦	២៦៨.៨៧៤.៥១០	២៣៥.៩០៩.១៨៥	៦៥.៩៩៧.៦៧១	៥៨.៣២១.១៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ	៧	៦១.១១០	៦០.៦៧៥	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានវាស់វែងតាមតម្លៃដើមដករំលស់	៨	៤.១៣៤.៩១៣.២៩២	៣.៣៩៤.៨៧៤.៩១៧	១.០១៤.៩៥១.៧១៦	៨៣៩.២៧៦.៨៦៥
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៩	២១៩.៦៥៤.២៣០	២១៧.៨១៩.៣០៥	៥៣.៩១៦.១០៩	៥៣.៨៤៩.០២៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៦.៤០៨.៧៦១	៧.៥៤០.១៥៨	១.៥៧៣.០៨៨	១.៨៦៤.០៦៩
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១១	២៧.៧៣០.៥២០	២០.៦៨៧.៩៤៥	៦.៨០៦.៧០៦	៥.១១៤.៤៤៩
ទ្រព្យសកម្មអរូបី	១២	១០.៦០២.០៣១	៦.១០៩.៦៩៩	២.៦០២.៣៦៤	១.៥១០.៤៣២
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	២៦.២២៥.៦១២	២៥.៤៤៩.៣០៥	៦.៤៣៧.៣១៣	៦.២៩១.៥៤៦
ទ្រព្យសកម្មផ្សេងៗ	១៤	១៩.២៧៤.១៧៩	១៣.៦២៣.៩៨៥	៤.៧៣១.០២១	៣.៣៦៨.១០៥
ទ្រព្យសកម្មសរុប		៤.៩៣៥.០៦០.៩០៤	៤.៣៣៤.៣៣៤.៧៧៩	១.២១១.៣៥៥.១៥៦	១.០៧១.៥២៨.៩៩៤
ចំណូល និងមូលធន					
ចំណូល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	១៩៥.៥៧០.២២៦	១៣៤.២៣២.៦០៤	៤៨.០០៤.៤៧៤	៣៣.១៨៤.៨២២
ប្រាក់បញ្ញើរបស់អតិថិជន	១៦	២.១៧៥.២៤១.៦០៥	២.០៣៣.៩៦៧.៩៦២	៥៣៣.៩៣២.៦៨៧	៥០២.៨៣៥.០៩៦
ប្រាក់កម្ចី	១៧	១.១៥២.១១២.៨២០	១.០៨៣.២៨៦.៣៣០	២៨២.៧៩៦.៤៧០	២៦៧.៨០៨.៧៣៤
មូលបត្របំណុល	១៨	៨១.៧៤១.១៧៥	៨១.៣៥០.២៩៧	២០.០៦៤.១០៨	២០.១១១.៣២២
បំណុលកតិសន្យា	១១	២៥.២២៨.៤២៨	១៨.២២៩.១៦៥	៦.១៩២.៥៤៥	៤.៥០៦.៥៩២
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៩	៥៨.៧៦៤.៧១០	៤៧.៨៩៩.៦៨៤	១៣.៤៤២.៤៩១	១១.៨៤១.៧០២
អត្ថប្រយោជន៍បុគ្គលិក	២០	២.៤៤៩.០០៧	២.៦៥០.៣២៥	៦១១.១៣១	៦៥៥.២១០
បំណុលផ្សេងៗ	២១	៤០.១៧១.០៧២	៣៤.២៩៩.១៨៨	៩.៨៦០.៣៥២	៨.៤៧៩.៤០៣
អនុបំណុល	២២	២៥២.៦០០.០៤៣	១៦៥.៥៦១.៤៣២	៦២.០០២.៩៥៦	៤០.៩២៩.៨៩៧
ចំណូលសរុប		៣.៩៧៩.៨៧៩.០៨៦	៣.៦០១.៤៧៦.៩៨៧	៩៧៦.៨៩៧.១៧៤	៨៩០.៣៥២.៧៧៨
មូលធន					
ដើមទុន	២៣	២២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក		៣៥០.៣៨៩.៣០២	២៩៨.០៦៥.២៧៦	៨៦.២៤១.៥៤៥	៧៣.៣៧៩.១៩៨
ទុនបម្រុងទុរទៅ		៣៨០.៤១៥.១១៦	២១០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៥១.៩៧៩.៣៧៤
ទុនបម្រុងតាមច្បាប់	២៤	-	-	-	-
ទុនបម្រុងផ្សេងៗ		-	-	(១.០១៣.៣៦៤)	៣៥៦.៧៩៤
មូលធនសរុប		៩៥៥.១៨១.៨១៨	៧៣២.៨៥៧.៧៩២	២៣៤.៤៥៧.៩៨២	១៨១.១៧៦.២១៦
ចំណូល និងមូលធនសរុប		៤.៩៣៥.០៦០.៩០៤	៤.៣៣៤.៣៣៤.៧៧៩	១.២១១.៣៥៥.១៥៦	១.០៧១.៥២៨.៩៩៤

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ចំណូលការប្រាក់	២៥	៧១៤.១១៨.៤៤៤	៦៦៥.៦១៨.៤៥០	១៧៥.៥៤៥.៣៤០	១៦៣.២៦១.៨២២
ចំណាយការប្រាក់	២៥	(២៥០.៣៨១.៥១០)	(២៦៩.៦៨៩.៨១៦)	(៦១.៥៤៩.០៤៤)	(៦៦.១៤៩.០៨៤)
ចំណូលការប្រាក់សុទ្ធ		<u>៤៦៣.៧៣៦.៩៣៤</u>	<u>៣៩៥.៩២៨.៦៣៤</u>	<u>១១៣.៩៩៦.២៩៦</u>	<u>៩៧.១១២.៧៣៨</u>
ចំណូលកម្រៃជើងសារ	២៦	២២.៨៥០.៤៥៥	១៩.៥៤៨.៨១៧	៥.៦១៧.១២៣	៤.៧៩៤.៩០២
ចំណាយកម្រៃជើងសារ	២៦	(៥៦៤.៨៦០)	(៦៩៨.៨២៩)	(១៣៨.៤៥៤)	(១៧១.៤០៨)
ចំណូលកម្រៃជើងសារសុទ្ធ		<u>២២.២៨៥.៥៩៥</u>	<u>១៨.៨៥០.៩៨៨</u>	<u>៥.៤៧៨.៦៦៩</u>	<u>៤.៦២៣.៤៩៤</u>
ចំណូលប្រតិបត្តិការផ្សេងៗ		១.៩៧៧.៧៤២	៤.៤៥២.៨៥៥	៤៨៦.១៧១	១.០៩២.១៨៩
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ		១.២០៧.១៥៦	(៥៣៩.១៩៩)	២៩៦.៧៤៤	(១៣២.២៥៤)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		<u>៣.១៨៤.៨៩៨</u>	<u>៣.៩១៣.៦៥៦</u>	<u>៧៨២.៩១៥</u>	<u>៩៥៩.៩៣៥</u>
ខាតពីការថយចុះតម្លៃឥណទាន	២៧	(២០.៨៦៣.០៦៣)	(៣៨.១៩២.៤៤៦)	(៥.១២៨.៥៨០)	(៩.៣៦៧.៧៨២)
ខាតសុទ្ធពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់		(២.៧៨៧.៦៧៦)	(៣.៣៦៧.៨៩២)	(៦៨៤.០៤០)	(៨២៦.០៧១)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		<u>(២៣.៦៥០.៧៣៩)</u>	<u>(៤១.៥៦០.៣៣៨)</u>	<u>(៥.៨១២.៦២០)</u>	<u>(៩.២៩៣.៨៥៣)</u>
ចំណាយបុគ្គលិក	២៨	(១៣២.៧៧២.០៦២)	(១១៥.៧០៨.៩៣៤)	(៣២.៦៣៨.១៦៧)	(២៨.៣៨០.៩០១)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	២៩	(១២.១៧៧.៨៨២)	(១០.២៤៣.៦១៦)	(២.៩៩៣.៥៨០)	(២.៥១២.៥៣៨)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៤៤.០៧៦.៧៧២)	(៣៩.៨៤១.០១៧)	(១០.៨៣៤.៩៩៧)	(៩.៧៧២.១៤១)
ចំណេញមុនពន្ធលើប្រាក់ចំណូល		<u>២៧៦.៥៣៤.៩៧២</u>	<u>២១១.៣៣៨.៣៧៣</u>	<u>៦៧.៩៧៦.១១៦</u>	<u>៥១.៨៣៦.៧៣៤</u>
ចំណាយពន្ធលើប្រាក់ចំណូល	៣១	(៥៤.២១០.៩៤៦)	(៣១.៨៨៧.៧៥២)	(១៣.៣២៦.១៩២)	(៧.៨២១.៣៧៧)
ចំណេញក្នុងឆ្នាំ		<u>២២២.៣២៤.០២៦</u>	<u>១៧៩.៤៥០.៦២១</u>	<u>៥៤.៦៤៩.៩២៤</u>	<u>៤៤.០១៥.៣៥៧</u>
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១.៣៧០.១៥៨)	១.៣៧៧.៤៥៣
ចំណូលលម្អិតផ្សេងៗសម្រាប់ឆ្នាំកាត់កងពន្ធច		-	-	(១.៣៧០.១៥៨)	១.៣៧៧.៤៥៣
ចំណូលលម្អិតសរុបក្នុងឆ្នាំ		<u>២២២.៣២៤.០២៦</u>	<u>១៧៩.៤៥០.៦២១</u>	<u>៥៣.២៧៩.៧៦៦</u>	<u>៤៥.៣៩៤.៨៦០</u>
ចំណេញរួមសរុប៖					
ម្ចាស់ក្រុមហ៊ុន		<u>២២២.៣២៤.០២៦</u>	<u>១៧៩.៤៥០.៦២១</u>	<u>៥៤.៦៤៩.៩២៤</u>	<u>៤៤.០១៥.៣៥៧</u>
ចំណូលលម្អិតសរុបរួមសរុប៖					
ម្ចាស់ក្រុមហ៊ុន		<u>២២២.៣២៤.០២៦</u>	<u>១៧៩.៤៥០.៦២១</u>	<u>៥៣.២៧៩.៧៦៦</u>	<u>៤៥.៣៩៤.៨៦០</u>

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣៣	(៧២៨.៩៤៥.២២៤)	(១៩១.២៥២.១៤៦)	(១៧៩.១៩០.០៧២)	(៤៦.៩១០.០២០)
ការប្រាក់បានទទួល		៧១៦.៥៨៧.៨០៩	៦៦៥.០៨០.៤២៤	១៧៦.១៥២.៣៦២	១៦៣.១២៩.៨៥៦
ការប្រាក់បានបង់		(២៤៣.៥៦៣.៣៩០)	(២៦០.៥៧៨.៤៣៤)	(៥៩.៨៧៣.០០៦)	(៦៣.៩១៤.២៥៩)
ពន្ធលើប្រាក់ចំណូលបានបង់	១៩	(៤៨.១២២.២២៧)	(១៣.៩៣១.២៩៩)	(១១.៨២៩.៤៥៦)	(៣.៤១៧.០៤៧)
អត្ថប្រយោជន៍បុគ្គលិកបានបង់		២២០.៨០៥	-	៥៨.២៩៣	-
សាច់ប្រាក់សុទ្ធ (បានប្រើក្នុង) ពីសកម្មភាពប្រតិបត្តិការ		(៣០៣.៨២២.១៦៧)	១៩៩.៣១៨.៥៤៥	(៧៤.៦៨៥.៨៧៩)	៤៨.៨៨៨.៥៣០
លំហូរសាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ					
ប្រាក់កម្ពុជា និងការដាក់ប្រាក់នៅធនាគារកណ្តាល		(៥២០.៧០៧)	(១.៦១៨.៣៧២)	(១២៤.០០១)	(៣៩៦.៩៥២)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(២.៨៦៣.៦២៤)	(៣.៩៣១.៥១៤)	(៧០៣.៩៣៩)	(៩៦៤.៣១៥)
ការទិញទ្រព្យសកម្មអរូបី	១២	(៦.៥១០.៩៩១)	(១.៦៤៣.៦៦២)	(១.៦០០.៥៣៩)	(៤០៣.១៥៥)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៤០.៥៥៥	៨០.៦៩១	៩.៩៧៩	១៩.៧៩២
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៩.៨៤៧.៧២៧)	(៧.១១២.៨៥៧)	(២.៤២២.៥០០)	(១.៧៤៤.៦៣០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	៣៣(ខ)	៥៨៨.៧៨១.៥៧០	២៤៧.៧៦៩.១៣៣	១៤៤.៧៣៤.៨៩៩	៦០.៧៧២.៤១៤
ការទូទាត់សងប្រាក់កម្ចី	៣៣(ខ)	(៤៩៨.៥៤៣.៨៣៧)	(៥៨២.៦៦៦.៩២៥)	(១២២.៥៥២.៥៦៦)	(១៤២.៩១៥.៦០៦)
សាច់ប្រាក់បានពីអនុបំណុល	៣៣(ខ)	១១៨.៨៦១.១២៩	៦១.១៥៥.០០០	២៩.២១៨.៥៦៧	១៥.០០០.០០០
ការទូទាត់សងអនុបំណុល	៣៣(ខ)	(៤០.៦៥៥.៦០០)	(១៤.៦០២.០០០)	(៩.៩៩៤.០០២)	(៣.៥៨១.៥៥៥)
ការទូទាត់ចំណាយប្រតិបត្តិការ		(៦.៣៦៧.៧៦៧)	(៣.០៧០.៤២៣)	(១.៥៦៥.៣៣១)	(៧៥៣.១០៨)
ការទូទាត់ភតិសន្យាជាប្រាក់ដើម	៣៣(ខ)	(៦.២៧៨.៩១១)	(៤.៧៨១.៥៣២)	(១.៥៤៣.៤៨៨)	(១.១៧២.៨០៦)
សាច់ប្រាក់សុទ្ធពី (បានប្រើក្នុង) សកម្មភាពហិរញ្ញប្បទាន		១៥៥.៧៩៦.៥៨៤	(២៩៦.១៩៦.៧៤៧)	៣៨.២៩៨.០៧៩	(៧២.៦៥០.៦៦១)
(តំហាយ) កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		(១៥៧.៨៨០.៣១០)	(១០៣.៩៩១.០៥៩)	(៣៨.៨១០.៣០០)	(២៥.៥០៦.៧៦១)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១.០៨៣.៦០៤)	១.១៦៧.២៨៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣២	៤៩០.៣៩៤.៨៩៧	៦៤៨.២៤០.២០៧	១២០.៣៦៣.២៥៤	១៦០.២៥៧.១៥៨

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (អតីត ធនាគារ ភូមិ (ខេមបូឌា) អិលធីឌី) (ហៅកាត់ថា “ក្រុមហ៊ុន”) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.១៤១៣ E/ ២០០២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ និងបានប្តូរទៅវិញ្ញាបនបត្រថ្មីលេខ ០០០១២៨២៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ បន្ទាប់ពីការផ្លាស់ប្តូរធនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុនបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LOLC Micro Investments Ltd., ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុនមេធំជាងគេគឺក្រុមហ៊ុន LOLC Holdings PLC (អតីត ក្រុមហ៊ុន Lanka ORIX Leasing Company PLC) ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសស្រីលង្កា និងបានចុះបញ្ជីក្នុងផ្សារមូលបត្រ Colombo ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (“MDI”) ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា “NBC” ឬ “ធនាគារកណ្តាល”) ដើម្បីធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពីអតិថិជន។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន LOLC Micro investments Ltd. និងក្រុមហ៊ុន DWM Investment Asia Ltd បានផ្ទេរ/លក់ភាគហ៊ុនរបស់ខ្លួន ៩៦,៩៧% ទៅឱ្យក្រុមហ៊ុន LOLC Private Limited ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ធនាគារកណ្តាលបានអនុម័តការផ្លាស់ប្តូរភាគទុនិក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ហើយក្រសួងពាណិជ្ជកម្មបានអនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ភាគទុនិករបស់ក្រុមហ៊ុនគឺក្រុមហ៊ុន LOLC Private Limited បានប្តូរនាមករណ៍ទៅជាក្រុមហ៊ុន LOLC Asia Private Limited ហើយក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារកណ្តាល ក្នុងការផ្លាស់ប្តូរឈ្មោះភាគទុនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានអនុម័តចំពោះការផ្លាស់ប្តូរឈ្មោះភាគទុនិកនេះ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ មីក្រូសហគ្រាស ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមបណ្តាសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងអាចទទួលយកបាន ជូនដល់សហគ្រិននៃសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

ក្រុមហ៊ុនមានការិយាល័យចំនួន ៨១ ទីតាំង (៨០ សាខា និងការិយាល័យកណ្តាលមួយនៅរាជធានីភ្នំពេញ)។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៦៦៦B ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (“CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ជាឧបករណ៍មូលធន ដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប។

ក្រុមហ៊ុនលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ

i) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនបានអនុវត្ត
ក្រុមហ៊ុនបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ដែលប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ៖

- សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹងកូវីដ-១៩ - វិសោធនកម្ម CIFRS 16 និង
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនមិនរំពឹងថាវាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

ii) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលក្រុមហ៊ុនមិនទាន់បានអនុវត្ត
មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមាន
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយក្រុមហ៊ុនមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ក្រុមហ៊ុនមិនរំពឹង
ថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនា
ពេលឆាប់ៗខាងមុខនេះទេ។

២.៣ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់តម្លៃដោយប្រើប្រាស់
រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្រុះដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ ក្រុមហ៊ុន
កំណត់យកប្រាក់រៀលជាប្រាក់រូបិយប័ណ្ណគោល ដោយសារប្រាក់រៀលមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន។
របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដែលជាប្រាក់រូបិយប័ណ្ណគោល និងជាប្រាក់រូបិយប័ណ្ណសម្រាប់បង្ហាញរបស់
ក្រុមហ៊ុន។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រាក់រូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់រូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការ
បរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ
និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជាប្រាក់រូបិយប័ណ្ណផ្សេងៗ តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវ
បានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាត ក្នុងខ្ទង់
ចំណាយការប្រាក់។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍
ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ ក្នុងខ្ទង់ “ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ”។

iii) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

ការប្តូរពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក គឺសម្រាប់តែការប្រើប្រាស់របស់គណៈគ្រប់គ្រងតែប៉ុណ្ណោះ ហើយ
ការប្តូរប្រាក់នេះគឺផ្អែកទៅតាមអត្រាប្តូរប្រាក់ផ្លូវការ ដែលផ្សព្វផ្សាយដោយធនាគារកណ្តាល គិតត្រឹមកាលបរិច្ឆេទរាយ
ការណ៍ និងអត្រាមធ្យមក្នុងឆ្នាំ។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់
ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាមធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយ
ការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងទុនបម្រុងផ្សេងៗ ត្រូវបានប្តូរតាមអត្រានាថ្ងៃបិទបញ្ជី គិតត្រឹមកាលបរិច្ឆេទរាយ
ការណ៍។ មូលធនភាគទុនិកត្រូវបានប្តូរតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូររូបិយប័ណ្ណ
ដែលកើតពីការប្តូរទុនបម្រុងផ្សេងៗ ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូររូបិយប័ណ្ណផ្សេងៗ
ទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទ
រាយការណ៍ អត្រាមធ្យមប្រចាំឆ្នាំគឺ ១ដុល្លារអាមេរិក ស្មើនឹង៤.០៦៨ រៀល (២០២០ ៖ ៤.០៧៧ រៀល) ហើយអត្រាថ្ងៃបិទ
បញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៤ រៀល (២០២០ ៖ ៤.០៤៥ រៀល)។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលក្រុមហ៊ុនលទ្ធភាពពេញលេញក្នុងការដកប្រាក់មកប្រើក្នុងគោលបំណងទូទៅ ទៅតាមការចាំបាច់ និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច និងឥណទានវិបារូបន៍ត្រូវបានបង្ហាញក្រោមខ្ទង់ប្រាក់កម្ចី ក្នុងចំណូលរយៈពេលខ្លី នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ក្រុមហ៊ុនបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ ប្រាក់នៅធនាគារកណ្តាល និងធនាគារ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ ទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងនាពេលបន្ទាប់តាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (OCI) ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI ។ ចំពោះការវិនិយោគក្នុងឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការផ្សព្វផ្សាយ ការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់ក្រុមហ៊ុននាពេលកត់ត្រាលើកដំបូង ថាតើក្រុមហ៊ុនបានកត់ត្រាការវិនិយោគមូលធនតាមតម្លៃសមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

- (i) ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖
 - មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការផ្សព្វផ្សាយ ហើយដែលក្រុមហ៊ុនបានជ្រើសរើសនាពេលកត់ត្រាលើកដំបូង តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។
- (ii) ក្រុមហ៊ុនបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ ៖
 - ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
 - លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នាកាលបរិច្ឆេទជួញដូរជាភាគលបរិច្ឆេទដែលក្រុមហ៊ុនធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេរនូវហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ ដែលរួមទាំងចំនួនដែលបានជម្រះចេញពីបញ្ជី និងចំនួនដែលប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចផងដែរ។

(គ) ការវាស់វែង

នាពេលកត់ត្រាលើកដំបូង ក្រុមហ៊ុនវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក្របខ័ណ្ឌជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត ("FVPL") ។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាមសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ("ECL") ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើរវិទី ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ក្រុមហ៊ុនធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI") ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតបង់ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ឧបករណ៍មូលធន

ក្រុមហ៊ុនវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើគណៈគ្រប់គ្រងក្រុមហ៊ុនជ្រើសរើសបង្ហាញចំណេញឬខាតនៃតម្លៃសមស្របចំពោះការវិនិយោគមូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មក ចំពោះចំណេញឬខាតនៃតម្លៃសមស្របទៅក្នុងចំណេញ-ខាតទេ ដោយមានការអនុញ្ញាតឱ្យឈប់ទទួលស្គាល់ការវិនិយោគនោះ។ ភាគលាភបានពីការវិនិយោគប្រភេទនេះ ត្រូវបានបន្តទទួលស្គាល់ក្នុងចំណេញ-ខាតជាចំណូលផ្សេងៗ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិទទួលបានការទូទាត់នោះ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែងតាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែប្រួលតម្លៃសមស្របទេ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ
ក្រុមហ៊ុនធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យ
សកម្មរបស់ខ្លួន មានការប្រែប្រួល។

(ង) ការថយចុះតម្លៃ
ក្រុមហ៊ុនវាយតម្លៃការខាតឥណទានរំពឹងទុក (“ECL”) តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទង
ជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់។ ក្រុមហ៊ុនទទួលស្គាល់សំវិធានធនសម្រាប់ការ
ខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាច
កើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និង
ការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍ពី
លក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុនបានអនុវត្តវិធីសាស្ត្រប្រើដំណាក់កាល ចំពោះការវាស់វែងការខាតឥណទានរំពឹងទុក សម្រាប់ឧបករណ៍
បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់។

វិធីសាស្ត្រប្រើដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើក
ដំបូង មានដូចខាងក្រោម៖

(i) ដំណាក់កាលទី ១ ៖ ECL ១២ខែ
ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់
ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ
ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន
ដំណាក់កាលទី ២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការ
ទទួលស្គាល់លើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភ័ស្តុតាង
ជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបាន
គណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន
ដំណាក់កាលទី ៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភ័ស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាកាល
បរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួន
តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល មូលបត្របំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ មានដូចជា ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល មូលបត្របំណុល និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៧ ការកាត់កងខុសគ្នាហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយក្រុមហ៊ុនមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្ក និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុដែលប្រតិបត្តិការនោះបានកើតឡើង។

ទ្រព្យសកម្មកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះតាមអត្រាដូចខាងក្រោម៖

ឆ្នាំ

ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងថិរវេលាជួលក្នុងកិច្ចសន្យា និងអាយុកាលសេដ្ឋកិច្ចរបស់វា
សង្ហារឹម និងបរិក្ខារការិយាល័យ	៣ - ៥
បរិក្ខារកុំព្យូទ័រ	៣
យានយន្ត	៣ - ៥

ការដករំលស់លើទ្រព្យសកម្មកំពុងដំណើរការ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយ ភ្លាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពី ការលក់ និងតម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

២.៩ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណ និងកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបាន រាយការណ៍តាមថ្លៃដើម ដករំលស់បង្ក និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណ និងកម្មវិធីកុំព្យូទ័រ ដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើ ប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ ក្នុងរយៈពេលចាប់ពី៥ឆ្នាំទៅ២០ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះ បានកើតឡើង។

ទ្រព្យសកម្មអរូបីកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ចំណាយនានាពាក់ព័ន្ធនឹងការថែទាំទ្រព្យសកម្មអរូបី ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួត ពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញ ថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាម ចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺ ជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់ វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុង ការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែល ប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាគ្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួល ស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កង ជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ ភតិសន្យា

ក្រុមហ៊ុនជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការ គ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ក្រុមហ៊ុនបានបែងចែកសាច់ប្រាក់ក្នុងកិច្ច សន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិសន្យាជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុន ភតិសន្យាត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភតិសន្យាជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភតិសន្យាដែលទទួលបានពីភតិសន្យាជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភតិសន្យាទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើក្រុមហ៊ុនមានបំណងជាក់លាក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់ជាចំណាយតាមមូលដ្ឋានថេរនៅក្នុងចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លីរួមមាន ការជួលម៉ូតូ ការជួលរថយន្ត និងការជួលផ្ទះសម្រាប់បុគ្គលិក។ ភតិសន្យាដែលមានតម្លៃទាប រួមមាន ខ្ទង់តូចៗនៃបរិក្ខារការិយាល័យ។

២.១២ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់ កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធពន្យារទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៣ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីផ្ទុះបញ្ចាំងការវាយតម្លៃទិដ្ឋភាពបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៤ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរំលែកលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើវិមិកាមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កើតតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជា ទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (ហួត ដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កើតតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយខ្សែក ជាទ្រទ្រង់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបាន អនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៥ ទុនបម្រុងទូទៅ

ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលអនុវត្ត ឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ និងចែកចាយទុនបម្រុងទូទៅ ដោយធ្វើរបាយការណ៍ប្រាក់ចំណេញរក្សាទុក។

២.១៦ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលរំលែកសំវិធានការងារ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍រំលែកសំវិធានការងារស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ ប្រកាស តម្រូវឱ្យអង្គការនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមាន ចីវរណកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែ របស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែ មិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៨ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ការបើកប្រាក់បំណាច់អតីតភាពការងារជំពូក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងារ រំពូក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុន។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សមធ្យម មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ លេខ ០៤១១/៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ដែលនឹង ត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

ការបើកប្រាក់បំណាច់អតីតភាពការងារព្រឹក ត្រូវបានចាត់ទុកជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់បំណាច់អតីតភាពការងារព្រឹក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែលបុគ្គលិកបានប្រើការងារឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុនរំពឹងថាត្រូវបង់ក្នុងការិយបរិច្ឆេទរាយការណ៍នាពេលអនាគត។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងារព្រឹក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

២.១៧ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង "ចំណូលការប្រាក់" និង "ចំណាយការប្រាក់" ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនបានកត់ត្រាលំនឹងខ្លួនក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets – "POCI") ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៨ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន និងបុរេប្រទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៩ ការបង្កតម្លៃ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កតម្លៃពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ និងការវិនិច្ឆ័យ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រិតខ្ពស់ជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

- i) សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះឥណទាននិងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់
 សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត ("SICR")
- អនុវត្តការសន្មត និងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពីអនាគត
- អនុវត្តវិធីសាស្ត្រមិនមែនបច្ចេកទេសចំពោះ ECL ដោយពិចារណាបន្ថែមលក្ខណៈវិនិច្ឆ័យផ្នែកគុណភាពបន្ថែមសម្រាប់ SICR ចំពោះឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារផលប៉ះពាល់នៃ កូវីដ-១៩ ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងគំរូ ECL ដែលមានស្រាប់។

- ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
 តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមាន អត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បហារ។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

iii) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

iv) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណៈគ្រប់គ្រងបានធ្វើការពិចារណាថា ប្រាក់រៀលជាប្រភេទរូបិយប័ណ្ណដែលបង្ហាញពីឥទ្ធិពលផ្នែកសេដ្ឋកិច្ចចំពោះ ប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌជាមូលដ្ឋាន។ កត្តាសំខាន់ៗជាងគេដែលប្រាក់រៀលត្រូវបានចាត់ទុកជារូបិយប័ណ្ណ គោលរួមមាន វាជាប្រភេទរូបិយប័ណ្ណដែលត្រូវបានធនាគារកណ្តាលកំណត់ថា ជារូបិយប័ណ្ណដែលត្រូវផ្តល់ឥណទានឱ្យ អតិថិជន ចំណាយបុគ្គលិក ប្រភពនៃការដាក់បញ្ចូលមូលធនដែលក្រុមហ៊ុនទទួលបានពីការជាវភាគហ៊ុន និងការបែងចែក ភាគលាភជូនភាគទុនិករបស់ក្រុមហ៊ុន។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដែលជារូបិយប័ណ្ណ គោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

៤. សាច់ប្រាក់ក្នុងដៃ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>រយៈពេលខ្លី៖</i>				
ប្រាក់រៀល	១៨.២០៩.១៦២	១៦.១៨៧.៦២៨	៤.៤៦៩.៦០៣	៤.០០១.៨៨៦
ប្រាក់ដុល្លារអាមេរិក	៧២.៥៥៨.៩០១	៦៨.៩៧៥.៤៧៨	១៧.៨១០.២៣៦	១៧.០៥២.០៣៤
ប្រាក់បាត	៤.៣១៥.០៦៦	៤.៤៦៨.៧៨៤	១.០៥៩.១៧២	១.១០៤.៧៦៧
	៩៥.០៨៣.១២៩	៨៩.៦៣១.៨៩០	២៣.៣៣៩.០១១	២២.១៥៨.៦៨៧

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល
ក. វិភាគតាមប្រភេទគណនី

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
គណនីទូទាត់	១៨.៦៥១.៧៧៩	១៥.៣៧៨.០០០	៤.៥៧៨.២៤៧	៣.៨០១.៧៣១
គណនីចរន្ត	១០៥.២៤២.៤៩២	៣០៥.៤៣១.១៦៣	២៥.៨៣២.៧១៨	៧៥.៥០៨.៣២២
មូលបត្រអាចជួញដូរបាន	២.៣៣៩.២៥៩	១.៨១៨.៥៥២	៥៧៤.១៩២	៤៤៩.៥៨០
	១២៦.២៣៣.៥៣០	៣២២.៦២៧.៧១៥	៣០.៩៨៥.១៥៧	៧៩.៧៥៩.៦៣៣

ក្រុមហ៊ុនបានតម្កល់មូលបត្រអាចជួញដូរបាន ចំនួន ១.៣០៧.៤០០ ពាន់រៀល (៣១ ធ្នូ ២០២០ ៖ ៤០០.០០០ ពាន់រៀល) នៅធនាគារកណ្តាល ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារូប័ន និងចំនួន ១.០១៤.៨០០ ពាន់រៀលទៀត ជាទ្រព្យ បញ្ចាំសម្រាប់សេវាផ្ទេរមូលនិធិភ្លាមៗ (“RFT”) (៣១ ធ្នូ ២០២០ ៖ ១.២១១.២៥០ ពាន់រៀល)។

ខ. វិភាគតាមកាលកំណត់

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	១២៦.២៣៣.៥៣០	៣២២.៦២៧.៧១៥	៣០.៩៨៥.១៥៧	៧៩.៧៥៩.៦៣៣
រយៈពេលវែង	-	-	-	-
	<u>១២៦.២៣៣.៥៣០</u>	<u>៣២២.៦២៧.៧១៥</u>	<u>៣០.៩៨៥.១៥៧</u>	<u>៧៩.៧៥៩.៦៣៣</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២១	២០២០
គណនីទូទាត់	0%	0%
គណនីចរន្ត	0%	0%
មូលបត្រអាចជួញដូរបាន	0,១២% - ១,៩៥%	0,១៨% - ១,៩៤%

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ
ក. វិភាគតាមប្រភេទគណនី

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារក្នុងស្រុក៖				
គណនីសន្សំ	៨១.៦៣០.៥២០	៨៤.៣៣០.៧៩៧	២០.០៣៦.៩៤៦	២០.៨៤៨.១៥៧
គណនីចរន្ត	១៨៩.៧៥១.៩៧៧	៨៥.៧១៥.៤៦៤	៤៦.៥៧៦.៣៣២	២១.១៩០.៤៧៣
ប្រាក់បញ្ញើមានកាលកំណត់	-	៦៧.៧៥២.៨៩៣	-	១៦.៧៤៩.៧៨៩
	<u>២៧១.៣៨២.៤៩៧</u>	<u>២៣៧.៧៩៩.១៥៤</u>	<u>៦៦.៦១៣.២៧៨</u>	<u>៥៨.៧៨៨.៤១៩</u>
ដក៖ សវិធានធនសម្រាប់ការខាត				
ឥណទានរំពឹងទុក	(២.៥០៧.៩៨៧)	(១.៨៨៩.៩៦៩)	(៦១៥.៦០៧)	(៤៦៧.២៣៦)
	<u>២៦៨.៨៧៤.៥១០</u>	<u>២៣៥.៩០៩.១៨៥</u>	<u>៦៥.៩៩៧.៦៧១</u>	<u>៥៨.៣២១.១៨៣</u>

ខ. វិនិយោគកាលកំណត់

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	២៧១.៣៨២.៤៩៧	២៣៧.៧៩៩.១៥៤	៦៦.៦១៣.២៧៩	៥៨.៧៨៨.៤១៩
រយៈពេលវែង	-	-	-	-
	<u>២៧១.៣៨២.៤៩៧</u>	<u>២៣៧.៧៩៩.១៥៤</u>	<u>៦៦.៦១៣.២៧៩</u>	<u>៥៨.៧៨៨.៤១៩</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ មានដូចខាងក្រោម៖

	២០២១	២០២០
គណនីសន្សំ	០% – ១,២៥%	០% – ១,២០%
គណនីចរន្ត	០% – ១,៣០%	០% – ១,៣០%
ប្រាក់បញ្ញើមានកាលកំណត់	០%	០% – ៣,២៥%

៧. ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលវែង				
មូលបត្រដែលមិនបានចុះបញ្ជី				
ការវិនិយោគក្នុងការិយាល័យ				
ឥណទាននៃកម្ពុជា	៦១.១១០	៦០.៦៧៥	១៥.០០០	១៥.០០០

ក្រុមហ៊ុនមានការវិនិយោគនៅក្នុងការិយាល័យឥណទានកម្ពុជា (“CBC”) ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការផ្ទេរទេ ហើយក្រុមហ៊ុនបានជ្រើសរើសយកការទទួលស្គាល់លើកដំបូងជាការទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ នេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគហើយក្រុមហ៊ុនយល់ឃើញថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តម្លៃសមស្របនៃការវិនិយោគនេះ មានចំនួន ៦១.១១០ ពាន់រៀល។

ភាគលាភដែលបានទទួលក្នុងអំឡុងឆ្នាំ មានចំនួន ៤៧.៥២០ ពាន់រៀល (២០២០ ៖ ៧១.២៨០ ពាន់រៀល)។

មិនមានការទទួលស្គាល់ចំណេញ/ខាត នៅក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របរបស់វា មានចំនួនប្រហាក់ប្រហែលនឹងតម្លៃយោង។

៨. ឥណទាន និងបុរេប្រទានចាស់ថែទាំតាមផ្ទៃដើមជករំលស់

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>វាស់វែងតាមផ្ទៃដើមជករំលស់</i>				
ឥណទានក្រុម	៦២៦.៧២៣.៧២៤	៤៤១.០២៥.៨៣២	១៥៣.៨៣៤.៩៨៤	១០៩.០២៩.៨៧២
ឥណទានបុគ្គល	៣.៥៧២.៥៦៥.១៩៦	២.៩៩៦.៩៧៣.៤៤៧	៨៧៦.៩១៨.៣១០	៧៤០.៩០៨.១៤៥
ឥណទានបុគ្គលិក	២២.៥១៩.៣៦៥	២៤.២០៣.៦៣៧	៥.៥២៧.៥៨១	៥.៩៨៣.៥៩៤
ឥណទានដុលសរុប	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១
ជកៈ សំវិធានធនការខាតឥណទាន				
រំពឹងទុក	(៨៦.៨៩៤.៩៩៣)	(៦៧.៣២៧.៩៩៩)	(២១.៣២៩.១៥៩)	(១៦.៦៤៤.៧៤៦)
ឥណទានសុទ្ធសរុប	៤.១៣៤.៩១៣.២៩២	៣.៣៩៤.៨៧៤.៩១៧	១.០១៤.៩៥១.៧១៦	៨៣៩.២៧៦.៨៦៥

ក. សំវិធានធនការខាតឥណទានរំពឹងទុក

សំវិធានធនការខាតឥណទានរំពឹងទុក តាមដំណាក់កាល មានដូចខាងក្រោម៖

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ECL ១២ខែ (ដំណាក់កាលទី១)	២៥.១៦៣.២១៥	៣០.៨២៣.៧០៨	៦.១៧៦.៥៣៨	៧.៦២០.២០០
ECL ពេញមួយអាយុកាល-មិនថយចុះ តម្លៃឥណទាន (ដំណាក់កាលទី ២)	៣.៧១៥.០៣០	៥.១៣២.៧៥៥	៩១១.៨៨៨	១.២៦៨.៩១៣
ECL ពេញមួយអាយុកាល-ថយចុះតម្លៃ ឥណទាន (ដំណាក់កាលទី ៣)	៥៨.០១៦.៧៤៨	៣១.៣៧១.៥៣៦	១៤.២៤០.៧៣៣	៧.៧៥៥.៦៣៣
	៨៦.៨៩៤.៩៩៣	៦៧.៣២៧.៩៩៩	២១.៣២៩.១៥៩	១៦.៦៤៤.៧៤៦

ខ. វិភាគតាមប្រភេទអេស៊ីវកម្ម

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ជំនួញ និងពាណិជ្ជកម្ម	៨៧៥.៥៧៩.៤២៩	៦២៨.៣៥៧.២២៣	២១៤.៩១៨.៨៥៨	១៥៥.៣៤១.៧១១
សេវាកម្ម	៦៦៩.៧១៤.៩៦៩	៥៦២.១៩១.២២៣	១៦៤.៣៨៧.៥៧២	១៣៨.៩៨៤.២៣៣
ផលិតកម្ម	៧៥.០៩៣.៦០២	៤៤.៩៦១.៩៣១	១៨.៤៣២.៤០១	១១.១១៥.៤៣៤
ដឹកជញ្ជូន	៣៥.៥១២.៣៤៩	២០.៣៣២.៩៩៥	៨.៧១៦.៨២៦	៥.០២៦.៦៩៨
កសិកម្ម	១.០៤៨.៣៦៤.៦២៧	៨៨៩.៤១៥.៨៩៣	២៥៧.៣៣០.៥៤២	២១៩.៨៨០.៣២០
សំណង់	១៧៣.៣៩៨.៣១២	១៣៩.៣២៨.៦៦០	៤២.៥៦២.១៧៨	៣៤.៤៤៤.៦៦៣
គេហដ្ឋាន/គ្រួសារ	១.៣៤៣.៥៦៣.៨៨០	១.១៧៧.២០០.០៨៥	៣២៩.៧៨៩.៨៥៨	២៩១.០២៥.៩៧៩
ផ្សេងៗ	៥៨១.១១៧	៤១៤.៩០៦	១៤២.៦៤០	១០២.៥៧៣
ឥណទានដុលសរុប	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១

គ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០២១ តារាងរៀង	២០២០ តារាងរៀង	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៣.៩៣២.៩៤៣.៧០២	៣.២៩៥.៨២៨.១៨៣	៩៦៥.៣៧៦.៤៦១	៨១៤.៧៩០.៦៥១
ហានិភ័យនៃការមិនសងប្រាក់	៣.៩៣២.៩៤៣.៧០២	៣.២៩៥.៨២៨.១៨៣	៩៦៥.៣៧៦.៤៦១	៨១៤.៧៩០.៦៥១
សំវិធានធនការខាតឥណទានរំពឹងទុក	(២៥.១៦៣.២១៥)	(៣០.៨២៣.៧០៨)	(៦.១៧៦.៥៣៨)	(៧.៦២០.២០០)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១៨១.១៧៣.៥៩៧	១០១.១៥២.០៧៧	៤៤.៤៧០.៦៩១	២៥.០០៦.៦៩៤
ហានិភ័យនៃការមិនសងប្រាក់	១៨១.១៧៣.៥៩៧	១០១.១៥២.០៧៧	៤៤.៤៧០.៦៩១	២៥.០០៦.៦៩៤
សំវិធានធនការខាតឥណទានរំពឹងទុក	(៣.៧១៥.០៣០)	(៥.១៣២.៧៥៥)	(៩១១.៨៨៨)	(១.២៦៨.៩១៣)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១០៧.៦៩០.៩៨៦	៦៥.២២២.៦៥៦	២៦.៤៣៣.៧២៣	១៦.១២៤.២៦៦
ហានិភ័យនៃការមិនសងប្រាក់	១០៧.៦៩០.៩៨៦	៦៥.២២២.៦៥៦	២៦.៤៣៣.៧២៣	១៦.១២៤.២៦៦
សំវិធានធនការខាតឥណទានរំពឹងទុក	(៥៨.០១៦.៧៤៨)	(៣១.៣៧១.៥៣៦)	(១៤.២៤០.៧៣៣)	(៧.៧៥៥.៦៣៣)
ឥណទានដុលសរុប	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១
ហានិភ័យនៃការមិនសងប្រាក់	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១
សំវិធានធនការខាតឥណទានរំពឹងទុក	(៨៦.៨៩៤.៩៩៣)	(៦៧.៣២៧.៩៩៩)	(២១.៣២៩.១៥៩)	(១៦.៦៤៤.៧៤៦)

ឃ. វិភាគតាមកាលកំណត់ឥណទាន

	២០២១ តារាងរៀង	២០២០ តារាងរៀង	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
មិនលើស១ឆ្នាំ	២៤០.៤១០.៣៣៧	២៣៣.៨៦២.៣១៩	៥៩.០១០.៨៨៣	៥៧.៨១៥.១៥៩
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	១.៣៧៧.៤៦៧.៣០២	១.២១៧.២២៦.៨៩៨	៣៣៨.១១១.៧៥៨	៣០០.៩២១.៣៥៩
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១.៣៣០.៥៣៤.៧៧៤	១.៦០៧.០៨២.៧៣៦	៣២៦.៥៩១.៧៤៦	៣៩៧.៣០១.០៤៧
មិនលើស៥ឆ្នាំ	១.២៧៣.៣៩៥.៨៧២	៤០៤.០៣០.៩៦៣	៣១២.៥៦៦.៤៨៨	៩៩.៨៨៤.០៤៦
ឥណទានដុលសរុប	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១

ខ. វិភាគតាមទំនាក់ទំនង

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ភាគីពាក់ព័ន្ធ (រួមបញ្ចូលទាំង ឥណទានបុគ្គលិក)	២២.៥១៩.៣៦៧	២៤.២០៣.៦៣៧	៥.៥២៧.៥៨១	៥.៩៨៣.៥៩៤
ភាគីមិនពាក់ព័ន្ធ	៤.១៩៩.២៨៨.៩១៨	៣.៤៣៧.៩៩៩.២៧៩	១.០៣០.៧៥៣.២៩៤	៨៤៩.៩៣៨.០១៧
ឥណទានដុលសរុប	<u>៤.២២១.៨០៨.២៨៥</u>	<u>៣.៤៦២.២០២.៩១៦</u>	<u>១.០៣៦.២៨០.៨៧៥</u>	<u>៨៥៥.៩២១.៦១១</u>

គ. វិភាគតាមនិវាសនដ្ឋាន

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
និវាសនដ្ឋាន	៤.២២១.៨០៨.២៨៥	៣.៤៦២.២០២.៩១៦	១.០៣៦.២៨០.៨៧៥	៨៥៥.៩២១.៦១១
អនិវាសនដ្ឋាន	-	-	-	-
ឥណទានដុលសរុប	<u>៤.២២១.៨០៨.២៨៥</u>	<u>៣.៤៦២.២០២.៩១៦</u>	<u>១.០៣៦.២៨០.៨៧៥</u>	<u>៨៥៥.៩២១.៦១១</u>

ឃ. វិភាគតាមអត្រាការប្រាក់

	២០២១	២០២០
ឥណទានរយៈពេលខ្លី	៧,៣០% – ១៨,០០%	១១,០០% – ១៨,០០%
ឥណទានរយៈពេលវែង	៨,៩២% – ១៨,០០%	៩,០០% – ១៨,០០%

ង. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច	១៩៧.២១៦.៤៩០	១៩៥.៣៨១.៥៦៥	៤៨.៤០៨.៥៦៤	៤៨.៣០១.៩៩៤
រយៈពេលវែង				
ប្រាក់តម្កល់ធានាលើដើមទុន	២២.៤៣៧.៧៤០	២២.៤៣៧.៧៤០	៥.៥០៧.៥៤៥	៥.៥៤៧.០៣១
	<u>២១៩.៦៥៤.២៣០</u>	<u>២១៧.៨១៩.៣០៥</u>	<u>៥៣.៩១៦.១០៩</u>	<u>៥៣.៨៤៩.០២៥</u>

(i) ទុនបម្រុងកាតព្វកិច្ច
 ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន មិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន
 យោងតាមប្រកាសលេខ ៨៧-០១-១៦៣ប្រ.ក. ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចេញដោយធនាគារកណ្តាល ស្តីពី “ការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ” តម្រូវឱ្យក្រុមហ៊ុនតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ខ្លួន ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហើយនឹងត្រូវបង្វិលឱ្យក្រុមហ៊ុនវិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំ៖

	២០២១	២០២០
ប្រាក់តម្កល់ធានាលើដើមទុន	៣%	៣%
ទុនបម្រុងកាតព្វកិច្ច	សូន្យ	សូន្យ

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

ឃេះរេកលេនៃ	សន្តារិម និងបរិក្ខារ		ការកែលម្អ		សរុប
	ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ទ្រព្យដុល ពាន់រៀល	
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.០៩៣.៣៧២	១.៤៨៨.១៦១	៤.៤០៨.៦០៦	៨៥១.១១២	៧.៨៤១.២៥១
បន្ថែម	៥២៥.២៣៣	៧២៧.២៣៩	២.៥៧៤.៧០១	១០៤.៣៤១	៣.៩៣១.៥១៤
លក់ចេញ	(៤០៨)	-	(៨៦៧)	-	(១.២៧៥)
រំលស់	(៥៦៣.៤១២)	(៧៦៦.៨២២)	(២.៦៦០.៣២៤)	(២៤០.៧៧០)	(៤.២៣១.៣៣២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>១.០៥៤.៧៨៥</u>	<u>១.៤៤៨.៥៧៨</u>	<u>៤.៣២២.១១២</u>	<u>៧១៤.៦៨៣</u>	<u>៧.៥៤០.១៥៨</u>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ថ្លៃដើម	៤.១៦៤.៨៣១	១៣.៤៥១.២៩៤	១៣.៥៨៥.០៦៩	១.៦៤៣.៨៤៦	៣២.៨៤៥.០៤០
រំលស់បង្ក	(៣.១១០.០៤៦)	(១២.០០២.៧១៦)	(៩.២៦២.៩៥៧)	(៩២៩.១៦៣)	(២៥.៣០៤.៨៨២)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.០៥៤.៧៨៥</u>	<u>១.៤៤៨.៥៧៨</u>	<u>៤.៣២២.១១២</u>	<u>៧១៤.៦៨៣</u>	<u>៧.៥៤០.១៥៨</u>
គិតជាដុល្លារអាមេរិក	<u>២៦០.៧៦៣</u>	<u>៣៥៨.១១៦</u>	<u>១.០៦៨.៥០៧</u>	<u>១៧៦.៦៨៣</u>	<u>១.៨៦៤.០៦៩</u>

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.០៥៤.៧៨៥	១.៤៤៤.៥៧៨	៤.៣២២.១១២	៧១៤.៦៨៣	៧.៥៤០.១៥៨
បន្ថែម	១៧១.៤៥៤	៨១៧.២១៦	១.៥៤៧.៣៣៥	៣២៧.២១៥	២.៨៦៣.២២៤
លក់ចេញ	-	-	(២.៣៦២)	-	(២.៣៦២)
រំលស់	(៥៣៣.៧៤៧)	(៥០០.០៥៩)	(២.៧២៨.៩២០)	(២២៩.៩៣៣)	(៣.៩៩២.៦៥៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៦៩២.៤៩២	១.៧៦១.៧៣៥	៣.១៣៨.១៦៥	៨១១.៩៦៥	៦.៤០៨.៧៦១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ថ្លៃដើម	៤.២៩៣.៦៦៧	១៤.១៥០.៣៤៣	១៤.៥៦១.០៦៧	១.៩៧១.០៦១	៣៤.៩៧៦.១៣៨
រំលស់បង្គរ	(៣.៦០០.៧៧១)	(១២.៣៨៤.៦០៨)	(១១.៤២២.៩០២)	(១.១៥៩.០៩៦)	(២៨.៥៦៧.៣៧៧)
តម្លៃចុះបញ្ជីសុទ្ធ	៦៩២.៤៩២	១.៧៦៥.៧៣៥	៣.១៣៨.១៦៥	៨១១.៩៦៥	៦.៤០៨.៧៦១
គិតជាដុល្លារអាមេរិក	១៧០.០៧៨	៤៣៣.៤១៦	៧៧០.២៩១	១៩៩.៣០៣	១.៥៧៣.០៨៨

១១. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនជាកាតិអ្នកជួល។

ក្រុមហ៊ុនជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាការិយាល័យកណ្តាល និងការិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១២ឆ្នាំ។ ភតិសន្យាទាំងនេះមានចីរវេលាជួល ឃ្លាដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំង នេះត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
<i>(រយៈពេលវែង)</i>				
អគារ	២៧.៧៣០.៥២០	២០.៦៨៧.៩៤៥	៦.៨០៦.៧០៦	៥.១១៤.៤៤៩
	២៧.៧៣០.៥២០	២០.៦៨៧.៩៤៥	៦.៨០៦.៧០៦	៥.១១៤.៤៤៩
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	៦.៤៦៤.៧៦០	៧.០៨៨.០៦២	១.៥៨៦.៨៣៤	១.៧៥២.៣០២
រយៈពេលវែង	១៨.៧៦៣.៦៦៨	១១.១៤១.១០៣	៤.៦០៥.៧១១	២.៧៥៤.២៩០
	២៥.២២៨.៤២៨	១៨.២២៩.១៦៥	៦.១៩២.៥៤៥	៤.៥០៦.៥៩២

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ មានចំនួន ១៣.០៥០.៦៣២ ពាន់រៀល (២០២០ ៖ ៨.២១៨.៤៩៤ ពាន់រៀល)។

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់				
អគារ (កំណត់សម្គាល់ ២៩)	៦.១៦៦.៥៦៤	៥.៣៧៨.៩២២	១.៥១៥.៨៧១	១.៣១៩.៣៣៣
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៥)	១.៨៦០.៤៤៣	១.២៧៦.៥៧២	៤៥៧.៣៣៦	៣១៣.១១៦
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី និង ភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការ) (កំណត់សម្គាល់ ៣០)	៦.០០៣.៩៥៣	៥.១៦៥.៤៩៤	១.៤៧៥.៨៩៨	១.២៦៦.៩៧៤
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	១៤.០៣០.៩៦០	១១.៨២០.៩៨៨	៣.៤៤៩.១០៥	២.៨៩៩.៤២៣

លំហូរសាច់ប្រាក់សរុបនៃភតិសន្យា សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៦.២៧៨.៩១១ ពាន់រៀល (២០២០ ៖ ១១.២២៣.៥៥៨ ពាន់រៀល)។

១២. ទ្រព្យសកម្មអរូបី

ឃ្លោះពេលវេលា	កម្មវិធី និង អាជ្ញាប័ណ្ណ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤.១៣៣.៣០១	៩៦៦.៩២៤	៥.១០០.២២៥
បន្ថែម	២៤៨.៣៣៤	១.៣៩៥.៣២៨	១.៦៤៣.៦៦២
ផ្ទេរ	៩៦៦.៩២៣	(៩៦៦.៩២៣)	-
ជម្រះចេញពីបញ្ជី	(៨២៦)	-	(៨២៦)
រំលស់	(៦៣៣.៣៦២)	-	(៦៣៣.៣៦២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ថ្លៃដើម	៦.១៥៦.៩៨៩	១.៣៩៥.៣២៩	៧.៥៥២.៣១៨
រំលស់បង្ក	(១.៤៤២.៦១៩)	-	(១.៤៤២.៦១៩)
តម្លៃចុះបញ្ជីសុទ្ធ	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩
គិតជាដុល្លារអាមេរិក	១.១៦៥.៤៨០	៣៤៤.៩៥២	១.៥១០.៤៣២

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩
បន្ថែម	៦.១៩៩.៧៩៤	៣១១.១៩៧	៦.៥១០.៩៩១
ផ្ទេរ	៧៨.៧០១	(៧៨.៧០១)	-
រំលស់	(២.០១៨.៦៥៩)	-	(២.០១៨.៦៥៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៨.៩៧៤.២០៦	១.៦២៧.៨២៥	១០.៦០២.០៣១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ថ្លៃដើម	១២.៤៣៥.៤៨៤	១.៦២៧.៨២៥	១៤.០៦៣.៣០៩
រំលស់បង្ក	(៣.៤៦១.២៧៨)	-	(៣.៤៦១.២៧៨)
តម្លៃចុះបញ្ជីសុទ្ធ	៨.៩៧៤.២០៦	១.៦២៧.៨២៥	១០.៦០២.០៣១
គិតជាដុល្លារអាមេរិក	២.២០២.៨០០	៣៩៩.៥៦៤	២.៦០២.៣៦៤

១៣. ពន្ធពន្យារជាទ្រព្យសកម្ម

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>រយៈពេលវែង</i>				
ពន្ធពន្យារជាទ្រព្យសកម្ម	៣១.៧៧១.៧១៤	២៩.៥៨៦.៨៩៤	៧.៧៩៨.៦៥៣	៧.៣១៤.៤៣៦
ពន្ធពន្យារជាបំណុល	(៥.៥៤៦.១០២)	(៤.១៣៧.៥៨៩)	(១.៣៦១.៣៤០)	(១.០២២.៨៩០)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	២៦.២២៥.៦១២	២៥.៤៤៩.៣០៥	៦.៤៣៧.៣១៣	៦.២៩១.៥៤៦

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា	២៥.៤៤៩.៣០៥	៩.១២៧.២៦១	៦.២៩១.៥៤៦	២.២៣៩.៨១៩
កត់ត្រាជាបន្តក្នុងចំណេញ-ខាត (កំណត់សម្គាល់ ៣១(ក))	៧៧៦.៣០៧	១៦.៣២២.០៤៤	១៩០.៨៣២	៤.០០៣.៤៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៤៥.០៦៥)	៤៨.២៨២
នៅថ្ងៃទី៣១ ខែធ្នូ	២៦.២២៥.៦១២	២៥.៤៤៩.៣០៥	៦.៤៣៧.៣១៣	៦.២៩១.៥៤៦

ក. ពន្ធពន្យារជាប្រព័ន្ធសកម្ម

	ខាតពីការ ថយចុះតម្លៃ ពាន់រៀល	អប្រែសម្រួល មិនទាន់រំលស់ ពាន់រៀល	ចំណុល តតិសន្យា ពាន់រៀល	រំលស់ពន្លឺ ពាន់រៀល	ចំណាយបន្ថែម ពាន់រៀល	ផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៦.៦១៩.៤៤១	-	-	១៨២.៤២៦	១.៩៧៤.៩៩៤	៣៥០.៤០០	៩.១២៧.២៦១
កត់ត្រាជា(បន្ទុក)/ឥណទាន ក្នុងចំណេញ-ខាត	៤.០១០.០៩៥	១២.៣៤៩.៤៥៩	៣.៦៤៥.៨៣៣	(២៨.៣៥៦)	២៦៦.៤៨៧	២១៦.១១៥	២០.៤៤៩.៦៣៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១០.៦២៩.៥៣៦	១២.៣៤៩.៤៥៩	៣.៦៤៥.៨៣៣	១៥៤.០៧០	២.២៤១.៤៨១	៥៦៦.៥១៥	២៩.៥៨៦.៨៩៤
គិតជាដុល្លារអាមេរិក	២.៦២៧.៨២១	៣.០៥៣.០១៩	៩០១.៣១៨	៣៨.០៨៩	៥៥៤.១៣៦	១៤០.០៥៣	៧.៣១៤.៤៣៦
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១០.៦២៩.៥៣៦	១២.៣៤៩.៤៥៩	៣.៦៤៥.៨៣៣	១៥៤.០៧០	២.២៤១.៤៨១	៥៦៦.៥១៥	២៩.៥៨៦.៨៩៤
កត់ត្រាជា(បន្ទុក)/ឥណទាន ក្នុងចំណេញ-ខាត	(១.២៩៩.៥២៧)	២.៦១៧.១៩៣	១.៣៩៩.៨៥៣	២៤០.៦២៥	(៦២៨.១៦៨)	(១៤៥.១៥៦)	២.១៨៤.៨២០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩.៣៣០.០០៩	១៤.៩៦៦.៦៥២	៥.០៤៥.៦៨៦	៣៩៤.៦៩៥	១.៦១៣.៣១៣	៤២១.៣៥៩	៣១.៧៧១.៧១៤
គិតជាដុល្លារអាមេរិក	២.២៩០.១៣៥	៣.៦៧៣.៧០០	១.២៣៨.៥០៩	៩៦.៨៨១	៣៩៦.០០២	១០៣.៤២៦	៧.៧៩៨.៦៥៣

ខ. ពន្ធពន្យារជាចំណុល

	ប្រព័ន្ធសកម្មដែល បានសិទ្ធិប្រើប្រាស់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	-	-
កត់ត្រាជាបន្ទុក/(ឥណទាន) ក្នុងចំណេញ-ខាត	៤.១៣៧.៥៨៩	៤.១៣៧.៥៨៩
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤.១៣៧.៥៨៩	៤.១៣៧.៥៨៩
គិតជាដុល្លារអាមេរិក	១.០២២.៨៩០	១.០២២.៨៩០
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៤.១៣៧.៥៨៩	៤.១៣៧.៥៨៩
កត់ត្រាជាបន្ទុក/(ឥណទាន) ក្នុងចំណេញ-ខាត	១.៤០៨.៥១៣	១.៤០៨.៥១៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៥.៥៤៦.១០២	៥.៥៤៦.១០២
គិតជាដុល្លារអាមេរិក	១.៣៦១.៣៤០	១.៣៦១.៣៤០

១៤. ទ្រព្យសកម្មផ្សេងៗ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
គណនីអតិថិជន	៣.៨១៧.៣៩០	២.៨១០.៧៤១	៩៣៧.០១៣	៦៩៤.៨៦៨
ចំណាយបង់មុន	៩.៣៨១.២២០	៥.៧៧៩.២៤៤	២.៣០២.៧០៥	១.៤២៨.៧៣៨
ប្រាក់កក់សម្រាប់ការជួល				
ការិយាល័យ និងជួលផ្ទះ	៨៤១.០៧៨	៤៣៧.០៩០	២០៦.៤៥០	១០៨.០៥៧
សម្ភារៈរដ្ឋកំណត់	២៥៥.១០០	៩៥.៦២៩	៦២.៦១៧	២៣.៦៤១
ផ្សេងៗ	៤.៩៧៩.៣៩១	៤.៥០១.២៨១	១.២២២.២៣៦	១.១១២.៨០១
	<u>១៩.២៧៤.១៧៩</u>	<u>១៣.៦២៣.៩៨៥</u>	<u>៤.៧៣១.០២១</u>	<u>៣.៣៦៨.១០៥</u>
	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	១៦.៦២៩.៣៣៦	១៣.៣៥៧.១៤៤	៤.៥២៤.៥៧១	៣.៣០២.១៣៧
រយៈពេលវែង	២.៦៤៤.៨៤៣	២៦៦.៨៤១	២០៦.៤៥០	៦៥.៩៦៨
	<u>១៩.២៧៤.១៧៩</u>	<u>១៣.៦២៣.៩៨៥</u>	<u>៤.៧៣១.០២១</u>	<u>៣.៣៦៨.១០៥</u>

១៥. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	៥.៦៥៣.៨៩៣	១.៤៤៣.០៤០	១.៣៨៧.៧៩៩	៣៥៦.៧៤៧
ប្រាក់បញ្ញើមានកាលកំណត់	១៨៦.៥០៧.៤៤៦	១២៩.៩៩១.៣៦៥	៤៥.៧៧៩.៩៣៣	៣២.១៣៦.៣០៨
	<u>១៩២.១៦១.៣៣៩</u>	<u>១៣១.៤៣៤.៤០៥</u>	<u>៤៧.១៦៧.៧៣២</u>	<u>៣២.៤៩៣.០៥៥</u>
បង្កការប្រាក់ត្រូវបង់	៣.៤០៨.៨៨៧	២.៧៩៨.១៩៩	៨៣៦.៧៤២	៦៩១.៧៦៧
	<u>១៩៥.៥៧០.២២៦</u>	<u>១៣៤.២៣២.៦០៤</u>	<u>៤៨.០០៤.៤៧៤</u>	<u>៣៣.១៨៤.៨២២</u>

ក. វិនិយោគសាមញ្ញកំណត់

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	១៩៥.១២០.៥៥១	១២៩.៣៦៣.២៩៧	៤៧.៨៩៤.០៩៧	៣១.៩៨១.០៣៨
រយៈពេលវែង	៤៤៩.៦៧៥	៤.៨៦៩.៣០៧	១១០.៣៧៧	១.២០៣.៧៨៤
	<u>១៩៥.៥៧០.២២៦</u>	<u>១៣៤.២៣២.៦០៤</u>	<u>៤៨.០០៤.៤៧៤</u>	<u>៣៣.១៨៤.៨២២</u>

ខ. វិនិយោគសម្រេចការប្រាក់

	២០២១	២០២០
ប្រាក់បញ្ញើសន្សំ	១,០០%	១,០០%
ប្រាក់បញ្ញើមានកាលកំណត់	២,៥០% - ៦,៥០%	២,៥០% - ៦,៥០%

ខ៦. ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	១៨៨.៧១៧.៥៤១	១៦៧.១២០.៩៩២	៤៦.៣២២.៤២០	៤១.៣១៥.៤៥០
ប្រាក់បញ្ញើមានកាលកំណត់	១.៩៣២.៣៣៦.៨៤៧	១.៨២០.៦៣៥.៨៣០	៤៧៤.៣០៩.៤៨៦	៤៥០.០៩៥.៣៨៤
	<u>២.១២១.០៥៤.៣៨៨</u>	<u>១.៩៨៧.៧៥៦.៨២២</u>	<u>៩២០.៦៣១.៩០៦</u>	<u>៤៩១.៤១០.៨៣៤</u>
បង្កការប្រាក់ត្រូវបង់	៥៤.១៨៧.២១៧	៤៦.២១១.១៤០	១៣.៣០០.៧៤១	១១.៤២៤.២៦២
	<u>២.១៧៥.២៤១.៦០៥</u>	<u>២.០៣៣.៩៦៧.៩៦២</u>	<u>៩៣៣.៩៣២.៦៤៧</u>	<u>៥០២.៨៣៥.០៩៦</u>

ក. វិនិយោគសម្រេចការកំណត់

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	១.៨៨០.៥៨៣.០១៤	១.៧៣៦.៨០៤.៦៦០	៤៦១.៦០៦.០៤២	៤២៩.៣៧០.៧៤៤
រយៈពេលវែង	២៩៤.៦៥៨.៥៩១	២៩៧.១៦៣.៣០២	៧២.៣២៦.៦០៥	៧៣.៤៦៤.៣៥២
	<u>២.១៧៥.២៤១.៦០៥</u>	<u>២.០៣៣.៩៦៧.៩៦២</u>	<u>៥៣៣.៩៣២.៦៤៧</u>	<u>៥០២.៨៣៥.០៩៦</u>

ខ. វិនិយោគសម្រេចការប្រាក់

	២០២១	២០២០
ប្រាក់បញ្ញើសន្សំ	៣% - ៥%	៣% - ៥%
ប្រាក់បញ្ញើមានកាលកំណត់	៣,៥% - ១០%	៣,៥% - ១០,៥%

១៧. ប្រាក់កម្ចី

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់កម្ចីរយៈពេលខ្លី	៤១១.២៧២.៣១៣	៥១៨.១៤៨.១៣៦	១០០.៩៥០.៤៩៤	១២៨.០៩៥.៩៥៥
ប្រាក់កម្ចីរយៈពេលវែង	៧៤០.៨៤០.៥០៧	៥៦៥.១៣៨.១៩៤	១៨១.៨៤៥.៩៧៦	១៣៩.៧១២.៧៧៩
	<u>១.១៥២.១១២.៨២០</u>	<u>១.០៨៣.២៨៦.៣៣០</u>	<u>២៨២.៧៩៦.៤៧០</u>	<u>២៦៧.៨០៨.៧៣៤</u>

ក្នុងអំឡុងឆ្នាំក្រុមហ៊ុនបានទទួលប្រាក់កម្ចីបន្ថែមចំនួន ៥៩៣.៤១៩.៩៣២ ពាន់រៀល (១៤៣.៤១៦.៨៩៦ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី៤,០០% ទៅ ៨,៤៩% (២០២០ ៖ ៤,៧១% ទៅ ៨,៧២%)។ ប្រាក់កម្ចីទាំងអស់មិនមានការធានាទេ។

១៨. មូលបត្របំណុល

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	៨១.៧៤១.១៧៥	១.២១៧.៤៥៩	២០.០៦៤.១០៨	៣០០.៩៧៩
រយៈពេលវែង	-	៨០.១៣២.៨៣៨	-	១៩.៨១០.៣៤៣
	<u>៨១.៧៤១.១៧៥</u>	<u>៨១.៣៥០.២៩៧</u>	<u>២០.០៦៤.១០៨</u>	<u>២០.១១១.៣២២</u>

ក្រុមហ៊ុនបានចេញផ្សាយសញ្ញាបណ្ណសាធារណៈកម្មត្រូវបង់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០.០០០.០០០ ពាន់រៀល និងមានរយៈពេលកំណត់បីឆ្នាំ។ សញ្ញាបណ្ណទាំងនេះត្រូវបានបែងចែកជាពីរប្រភេទ គឺជាសញ្ញាបណ្ណដែលគ្មានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាគូប៉ុង៩%ក្នុងមួយឆ្នាំ និងសញ្ញាបណ្ណដែលមានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាគូប៉ុង៨%ក្នុងមួយឆ្នាំ។

១៩. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា	៤៧.៨៩៩.៦៨៤	១៣.៦២១.១៨៧	១១.៨៤១.៧០២	៣.៣៤២.៦២៣
ចំណាយពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់ ៣១(ក))	៥៤.៩៨៧.២៥៣	៤៨.២០៩.៧៩៦	១៣.៥១៧.០២៥	១១.៨២៤.៨២២
ពន្ធលើប្រាក់ចំណូលបានបង់	(៤៨.១២២.២២៧)	(១៣.៩៣១.២៩៩)	(១១.៨២៩.៤៥៦)	(៣.៤១៧.០៤៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៨៦.៧៨០)	៩១.៣០៤
នៅថ្ងៃទី៣១ ខែធ្នូ	<u>៥៤.៧៦៤.៧១០</u>	<u>៤៧.៨៩៩.៦៨៤</u>	<u>១៣.៤៤២.៤៩១</u>	<u>១១.៨៤១.៧០២</u>

២០. អន្តរាគមន៍សង្គមសេវា

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>សំវិធានធនការទូទាត់ប្រាក់</i>				
<i>បំណាច់អភិវឌ្ឍន៍ការងារ</i>				
រយៈពេលខ្លី	៣៥៧.០៨៥	១៩៩.៦៤៩	៨៧.៦៥០	៤៩.៣៥៧
រយៈពេលវែង	២.០៩១.៩២២	២.៤៥០.៦៧៦	៥១៣.៤៨១	៦០៥.៨៥៣
	<u>២.៤៤៩.០០៧</u>	<u>២.៦៥០.៣២៥</u>	<u>៦០១.១៣១</u>	<u>៦៥៥.២១០</u>

២១. ចំណូលផ្សេងៗ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត				
បុគ្គលិក	៣២.៦០៨.៥២៥	២៣.៦៦៨.៨២៦	៨.០០៤.០៥៦	៥.៨៥១.៣៧៨
បង្កើនចំណាយ	២.៣០២.៧១៩	១.៩៩៦.៤៨១	៥៦៥.២២៣	៤៩៣.៥៦៨
ពន្ធត្រូវបង់	២.៣២៧.៧០៧	១.៩៩០.៧៣៤	៥៧១.៣៥៧	៤៩២.១៤៧
ផ្សេងៗ	២.៩៣២.១២១	៦.៦៤៣.១៤៧	៧១៩.៧១៦	១.៦៤២.៣១០
	<u>៤០.១៧១.០៧២</u>	<u>៣៤.២៩៩.១៨៨</u>	<u>៩.៨៦០.៣៥២</u>	<u>៨.៤៧៩.៤០៣</u>

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	៤០.១៧១.០៧២	៣៤.២៩៩.១៨៨	៩.៨៦០.៣៥២	៨.៤៧៩.៤០៣
រយៈពេលវែង	-	-	-	-
	<u>៤០.១៧១.០៧២</u>	<u>៣៤.២៩៩.១៨៨</u>	<u>៩.៨៦០.៣៥២</u>	<u>៨.៤៧៩.៤០៣</u>

២២. អនុបំណុល

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេលខ្លី	៣០.០៣២.០៣៨	៣២.៦៩៤.២១៣	៧.៣៧១.៦៣៤	៨.០៨២.៦២៤
រយៈពេលវែង	២២២.៥៦៨.០០៥	១៣២.៨៦៧.២១៩	៥៤.៦៣១.៣២២	៣២.៨៤៧.២៧៣
	២៥២.៦០០.០៤៣	១៦៥.៥៦១.៤៣២	៦២.០០២.៩៥៦	៤០.៩២៩.៨៩៧

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានទទួលអនុបំណុលបន្ថែមចំនួន ១១៧.៨៥៥.០០០ ពាន់រៀល (២៨.៩៧១.២៣៩ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុបំណុលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៩,០១% ទៅ ១០,៤៧% (២០២០ ៖ ៩,៧៧% ទៅ ១២,២១%)។

២៣. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានដើមទុនសរុបដែលបានអនុម័តចំនួន ២.២៤៣.៧៧៤ ភាគហ៊ុន (២០២០ ៖ ២.២៤៣.៧៧៤ ពាន់រៀល) ដែលមានតម្លៃចារិក ១០០ ពាន់រៀល ក្នុងមួយភាគហ៊ុន (២០២០ ៖ ១០០ ពាន់រៀល)។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងបានបង់ប្រាក់រួចរាល់។

ភាគទុនិករបស់ក្រុមហ៊ុនគឺក្រុមហ៊ុន LOLC Private Limited បានប្តូរនាមករណ៍ទៅជាក្រុមហ៊ុន LOLC Asia Private Limited ហើយក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារកណ្តាល ក្នុងការផ្លាស់ប្តូរឈ្មោះភាគទុនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានអនុម័តចំពោះការផ្លាស់ប្តូរឈ្មោះភាគទុនិកនេះ។

	២០២១			២០២០		
	ចំនួន ភាគហ៊ុន	%	លានរៀល	ចំនួន ភាគហ៊ុន	%	លានរៀល
ភាគទុនិក						
LOLC Asia Private Limited	២.១៧៥.៧៩២	៩៧%	២១៧.៥៧៩.២០០	២.១៧៥.៧៩២	៩៧%	២១៧.៥៧៩.២០០
TPC-ESOP Co., Ltd	៦៧.៩៨២	៣%	៦.៧៩៨.២០០	៦៧.៩៨២	៣%	៦.៧៩៨.២០០
	២.២៤៣.៧៧៤	១០០%	២២៤.៣៧៧.៤០០	២.២៤៣.៧៧៤	១០០%	២២៤.៣៧៧.៤០០
គិតជាដុល្លារអាមេរិក			៥៥.៤៦០.៨៥០			៥៥.៤៦០.៨៥០

២៤. ទុនបម្រុងតាមច្បាប់

គិតត្រឹមកាលបរិច្ឆេទរាយការណ៍ សំវិធានធនតាមច្បាប់បង្កមានចំនួនទាបជាងការថយចុះតម្លៃបង្ក ដែលផ្អែកទៅតាម CIFRS ១ ដូចនេះមិនមានទុនបម្រុងតាមច្បាប់ ត្រូវបានធ្វើចេញពីចំណេញរក្សាទុកទេ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល។

២៥. ចំណាយការប្រាក់សុទ្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមវិធីដើមដកលំដាប់</i>				
ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារ	៧១១.២៨២.៧២៤	៦៦២.៣៦០.៧២៣	១៧៤.៨៤៨.២៦១	១៦២.៤៦២.៧៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	២.១៤២.៩៨៣	២.៥៧៦.១៨៤	៥២៦.៧៩០	៦៣១.៨៨២
ចំណូលការប្រាក់សរុប	<u>៧១៤.១១៨.៤៤៤</u>	<u>៦៦៥.៦១៨.៤៥០</u>	<u>១៧៥.៥៤៥.៣៤០</u>	<u>១៦៣.១៦១.៨៥៤</u>
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមវិធីដើមដកលំដាប់</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(១៤៤.៣៥៣.៧៧០)	(១៤៦.៥២៧.៦៧៥)	(៣៥.៤៨៥.១៩៤)	(៣៥.៩៤០.០៧១)
ប្រាក់កម្ចី	(៧៦.៦៦៨.៩១១)	(១០១.៧៤៣.២២៦)	(១៨.៨៤៦.៨៣២)	(២៤.៩៥៥.៤១៥)
អនុបំណុល	(២០.៧៦២.២៥៩)	(១៣.៣៩៤.០០៩)	(៥.១០៣.៨០០)	(៣.២៨៥.២៦១)
មូលបត្របំណុល	(៦.៧៣៦.១២៧)	(៦.៧៤៨.៣៣៤)	(១.៦៥៥.៨៨២)	(១.៦៥៥.២២១)
បំណុលភតិសន្យា	(១.៨៦០.៤៤៣)	(១.២៧៦.៥៧២)	(៤៥៧.៣៣៦)	(៣១៣.១១៦)
ចំណាយការប្រាក់សរុប	<u>(២៥០.៣៨១.៥១០)</u>	<u>(២៦៥.៦៨៩.៨១៦)</u>	<u>(៦១.៥៤៩.០៤៤)</u>	<u>(៦៦.១៤៩.០៨៤)</u>
ចំណូលការប្រាក់សុទ្ធ	<u>៤៦៣.៧៣៦.៩៣៤</u>	<u>៣៩៩.៩២៨.៦៣៤</u>	<u>១១៣.៩៩៦.២៩៦</u>	<u>៩៧.១១២.៧៧០</u>

២៦. ចំណូលកម្រៃលើសសុទ្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
<i>ចំណូលកម្រៃលើស</i>				
ចំណូលកម្រៃលើសលើឥណទាន	២.០០១.២៣០	២.១៧៩.២៤០	៤៩១.៩៤៤	៥៣៤.៥២០
ចំណូលពីការពិន័យ	២០.៨៣១.១៤១	១៧.៣៤៩.២៣៥	៥.១២០.៧៣៣	៤.២៥៥.៣៩២
កម្រៃផ្សេងៗ	១៨.០៨៤	២០.៣៤២	៤.៤៤៦	៤.៩៩០
	<u>២២.៨៤០.៤៥៥</u>	<u>១៩.៥៥៨.៨១៧</u>	<u>៩.៦១៧.១២៣</u>	<u>៩.០៩៤.៩០២</u>
ចំណាយកម្រៃលើស	(៥៦៤.៨៦០)	(៦៩៨.៨២៩)	(១៣៨.៨៥៤)	(១៧១.៤០៨)
ចំណូលកម្រៃលើសសុទ្ធ	<u>២២.២៧៥.៥៩៥</u>	<u>១៨.៨៦០.៩៨៨</u>	<u>៩.៤៧៨.២៦៩</u>	<u>៨.៩២៣.៤៩៤</u>

២៧. ខាតពីការថយចុះតម្លៃឥណទាន

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក ៖				
ឥណទាន និងបុរេប្រទាន	២០.២៦៤.៦៨២	៣៧.០៥៨.៧៩១	៤.៩៨១.៤៨៥	៩.០៨៩.៧២១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៥៩៨.៣៨១	១.១៣៣.៦៥៥	១៤៧.០៩៥	២៧៨.០៦១
	<u>២០.៨៦៣.០៦៣</u>	<u>៣៨.១៩២.៤៤៦</u>	<u>៥.១២៨.៥៨០</u>	<u>៩.៣៦៧.៧៨២</u>

២៨. ចំណាយបុគ្គលិក

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	១២២.៩៩៤.២២៣	១០៧.៥៦៤.២៤០	៣០.២៣៤.៥៦៨	២៦.៣៨៣.១៨៤
អត្ថប្រយោជន៍ផ្សេងៗ	៩.៧៧៧.៨៣៩	៨.១៤៤.៦៩៤	២.៤០៣.៥៩៩	១.៩៩៧.៧១៧
	<u>១៣២.៧៧២.០៦២</u>	<u>១១៥.៧០៨.៩៣៤</u>	<u>៣២.៦៣៨.១៦៧</u>	<u>២៨.៣៨០.៩០១</u>

២៩. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣.៩៩២.៦៥៩	៤.២៣១.៣៣២	៩៨១.៤៨០	១.០៣៧.៨៥៤
រំលស់សកម្មដែលមានសិទ្ធិប្រើប្រាស់	៦.១៦៦.៥៦៤	៥.៣៧៨.៩២២	១.៥១៥.៨៧១	១.៣១៩.៣៣៣
រំលស់ទ្រព្យសកម្មអរូបី	២.០១៨.៦៥៩	៦៣៣.៣៦២	៤៩៦.២២៩	១៥៥.៣៥១
	<u>១២.១៧៧.៨៨២</u>	<u>១០.២៤៣.៦១៦</u>	<u>២.៩៩៣.៥៨០</u>	<u>២.៥១២.៥៣៨</u>

៣០. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
កម្រៃសេវាវិជ្ជាជីវៈ	៦.៤០៩.៣០០	៤.៤៥៥.៥៩៤	១.៥៧៥.៥៤១	១.០៩២.៨៦១
ធានារ៉ាប់រង	៦.១០៧.៦៤៦	៦.២៣៤.១០១	១.៥០១.៣៨៨	១.៥២៩.០៩០
ចំណាយថ្លៃជួលពាក់ព័ន្ធនឹងភតិសន្យា រយៈពេលខ្លី និងភតិសន្យា ទ្រព្យសកម្មដែលមានតម្លៃទាប	៦.០០៣.៩៥៣	៥.១៦៥.៤៥៤	១.៤៧៥.៨៩៨	១.២៦៦.៩៧៤
ចំណាយធ្វើដំណើរ	៤.៣៦៥.៣១០	៣.៧៥៥.០៧៧	១.០៧៣.០៨៥	៩២១.០៣៩
សម្ភារផ្គត់ផ្គង់ការិយាល័យ	៣.៣៤១.០២៣	២.៧៩២.៥០៦	៨២១.២៩៤	៦៨៤.៩៤១
ទំនាក់ទំនង	១.៨១២.១៨៧	១.៦៩៥.៩១៥	៤៤៥.៤៧៤	៤១៥.៩៧១
ទឹកភ្លើង	១.៦៣៥.៥៤៨	១.៦០៧.៣៤៨	៤០២.០៥២	៣៩៤.២៤៨
ការផ្សាយពាណិជ្ជកម្ម	១.៤៣៤.៧២៧	១.៦០៥.៧០៤	៣៥២.៦៨៦	៣៩៣.៨៤៤
សន្តិសុខ	១.៣០៧.៣១១	១.២៦៩.៥៩០	៣២១.៣៦៥	៣១១.៤០៣
ចំណាយរបស់ក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់ ៣៥(ឆ))	៦៣៧.៩៤៥	៦៤៧.០២៨	១៥៦.៨២០	១៥៨.៧០២
ជួលផល និងថែទាំ	២៣២.៥៥៣	៣៩៤.៤៥០	៥៧.១៦៦	៩៦.៧៥០
ការបរិច្ចាគសប្បុរសធម៌	៧៥.៨០៣	៧២៧.៧៨៧	១៨.៦៣៤	១៧៨.៥១០
ផ្សេងៗ	១០.៧១៣.៤៦៦	៩.៤៩០.៤៦៣	២.៦៣៣.៥៩៤	២.៣២៧.៨០៨
	៤៤.០៧៦.៧៧២	៣៩.៨៤១.០១៧	១០.៨៣៤.៩៩៧	៩.៧៧២.១៤១

៣១. ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៥៤.៩៨៧.២៥៣	៤៨.២០៩.៧៩៦	១៣.៥១៧.០២៥	១១.៨២៤.៨២២
ពន្ធពន្យារលើប្រាក់ចំណូល	(៧៧៦.៣០៧)	(១៦.៣២២.០៤៤)	(១៩០.៨៣៣)	(៤.០០៣.៤៤៥)
	៥៤.២១០.៩៤៦	៣១.៨៨៧.៧៥២	១៣.៣២៦.១៩២	៧.៨២១.៣៧៧

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ចំណេញមុនពន្ធលើប្រាក់ចំណូល	២៧៦.៥៣៤.៩៧២	២១១.៣៣៨.៣៧៣	៦៧.៩៧៨.១១៦	៥១.៨៣៦.៧៣៤
ពន្ធតាមអត្រា ១៩,១៨% (២០២០ ៖ ១៩,០២%)	៥៣.០៥១.២០២	៤០.១៩៨.៨៦០	១៣.០៤១.១០២	៩.៨៥៩.៩១២
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងតាមច្បាប់ពន្ធ	១.១៥៩.៧៤៤	២៦០.១៦១	២៨៥.០៩០	៦៣.៨១២
ពន្ធពន្យារដែលមិនបានទទួលស្គាល់ក្នុង គ្រាមុន	-	(៨.៥៧១.២៦៩)	-	(២.១០២.៣៨៧)
ចំណាយពន្ធលើប្រាក់ចំណូល	៥៤.២១០.៩៤៦	៣១.៨៨៧.៧៥២	១៣.៣២៦.១៩២	៧.៨២១.៣៧៧

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណូលចំនួន ២០%។

អនុលោមតាមអនុក្រឹត្យលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ អង្គភាពមួយដែលបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ នៅក្នុងរដ្ឋាភិបាលកម្ពុជា (ហៅកាត់ថា "ផ.ម.ក") ត្រូវទទួលបានការកាត់បន្ថយអត្រាពន្ធដល់ ៥០% ពីពន្ធលើប្រាក់ចំណេញ (២០%) ក្នុងរយៈពេលបីឆ្នាំ។

ក្រុមហ៊ុនបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដោយជោគជ័យ នៅក្នុង ផ.ម.ក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលការអនុម័តយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% សម្រាប់ដំណាច់ឆ្នាំ២០១៩។ ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុនទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ផងដែរ ដោយយោងទៅតាមលក្ខខណ្ឌដែលមានចែងក្នុងប្រកាសលេខ ១៨៣ សហវ.ប្រក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដូចខាងក្រោម៖

- ប្រសិនបើចេញផ្សាយមូលបត្រលើសពី ២០% នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០%
- ប្រសិនបើចេញផ្សាយមូលបត្រ ២០% ឬតិចជាង នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ តាមមូលដ្ឋានសមមាត្រ ប៉ុន្តែការលើកទឹកចិត្តពន្ធមិនត្រូវលើសចំនួន ៨.០០០ លានរៀល។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការចេញផ្សាយមូលបត្ររបស់ក្រុមហ៊ុន មានចំនួនប្រមាណ ១,៦៣% នៃទ្រព្យសកម្មសរុប (២០២០ ៖ ១,៨៨%)។ ក្រុមហ៊ុនបានគណនាការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយផ្អែកតាមមូលដ្ឋានសមមាត្រ ដែលជាលទ្ធផលគឺបាន ៤,០៨% (២០២០ ៖ ៤,៨៩%) នៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណេញ (២០%)។ ដូចនេះ ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគណនាតាមអត្រា ១៩,១៨% សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (២០២០ ៖ ១៩,០២%)។

(គ) បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិត ប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ក្រុមហ៊ុនកត់ត្រា សំវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុង ក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផល ពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៩៥.០៨៣.១២៩	៨៩.៦៣១.៨៩០	២៣.៣៣៩.០១១	២២.១៥៨.៦៨៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល				
គណនីចរន្ត	១០៥.២៤២.៤៩២	៣០៥.៤៣១.១៦៣	២៥.៨៣២.៧១៨	៧៥.៥០៨.៣២២
គណនីទូទាត់	១៨.៦៥១.៧៧៩	១៥.៣៧៨.០០០	៤.៥៧៨.២៤៧	៣.៨០១.៧៣១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារ				
គណនីចរន្ត	១៨៩.៧៥១.៩៧៧	៨៥.៧១៥.៤៦៤	៤៦.៥៧៦.៣៣២	២១.១៩០.៤៧៣
គណនីសន្សំ	៨១.៦៣០.៥២០	៨៤.៣៣០.៧៩៧	២០.០៣៦.៩៤៦	២០.៨៤៨.១៥៧
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់បីខែ ឬ តិចជាង	-	៦៧.៧៥២.៨៩៣	-	១៦.៧៤៩.៧៨៨
	៤៩០.៣៥៩.៨៩៧	៦៤៨.២៤០.២០៧	១២០.៣៦៣.២៥៤	១៦០.២៥៧.១៥៨

៣៣. ព័ត៌មានអំពីលំហូរសាច់ប្រាក់
ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២៧៦.៥៣៤.៩៧២	២១១.៣៣៨.៣៧៣	៦៧.៩៧៨.១១៦	៥១.៨៣៦.៧៣៤
<i>និយ័តកម្ម៖</i>				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្ម				
អរូបី (កំណត់សម្គាល់ ២៩)	១២.១៧៧.៨៨២	១០.២៤៣.៦១៦	២.៩៩៣.៥៨០	២.៥១២.៥៣៨
ខាតពីការចាយចុះតម្លៃឥណទាន (កំណត់សម្គាល់ ២៧)	២០.៨៦៣.០៦៣	៣៨.១៩២.៤៤៦	៥.១២៨.៥៨០	៩.៣៦៧.៧៨២
ខាតសុទ្ធពីការយប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ				
វាស់វែងតាមត្រូវដើមដករំលស់	២.៧៨២.៦៧៦	៥.១៦៥.៤៥៥	៦៨៤.០៤០	១.២៦៦.៩៧៤
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៣៨.២៣៣)	(៧៨.៥៩០)	(៩.៣៩៨)	(១៩.២៧៦)
ការវាស់វែងឡើងវិញនៃចំណេញអត្ថប្រយោជន៍បុគ្គលិក	(៤២២.១៨៣)	(២០០.៣៤៧)	(១០៣.៧៨១)	(៤៩.១៤១)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	(១០.៥៨៦.៥៩១)	(២.២៤៧.៨០៩)	(២.៦០២.៤០៧)	(៥៥១.៣៣៩)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៥)	(៤៦៣.៧៣៦.៩៣៤)	(៣៩៥.៩២៨.៦៣៤)	(១១៣.៩៩៦.២៩៦)	(៩៧.១១២.៧៣៨)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>				
ទុនបម្រុងកាតព្វកិច្ច	(១.៨៣៤.៩២៥)	(៣០.៧១៩.៨៥២)	(៤៥១.០៦៣)	(៧.៥៣៤.៩១៦)
ឥណទាន និងបុរេប្រទាន	(៧៥៨.៩៣១.១៤១)	(៣២៣.៦៥៥.២៣៧)	(១៨៦.៥៦១.២៤៤)	(៧៩.៣៩៥.៤៤៧)
ទ្រព្យសកម្មផ្សេងៗ	(៥.៦៥០.១៩៤)	១.៧០៧.៦១៧	(១.៣៨៨.៩៣៧)	៤១៤.៨៤២
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦០.៧២៦.៩៣៤	៤១.០៩៧.៤៧៣	១៤.៩២៧.៩៥៨	១០.០៨០.៣២២
ប្រាក់បញ្ញើរបស់អតិថិជន	១៣៣.២៩៧.៥៦៦	២៥០.៤២៦.៩០០	៣២.៧៦៧.៣៤៧	៦១.៤២៦.៣០៧
បំណុលផ្សេងៗ	៥.៨៧១.៨៨៤	៣.៤៤៦.៤៤៣	១.៤៤៣.៤៣៣	៨៤៥.៣៣៨
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	(៧២៨.៩៤៥.២២៤)	(១៩១.២៥២.១៤៦)	(១៧៩.១៩០.០៧២)	(៤៦.៩១០.០២០)

ខ. ការផ្ទេរឧត្តាគម្ភបំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធ ក្នុងឆ្នាំនីមួយៗដែលបានបង្ហាញ។

បំណុលសុទ្ធ	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៤៩០.៣៥៩.៨៩៧	៦៤៨.២៤០.២០៧	១២០.៣៦៣.២៥៤	១៦០.២៥៧.១៥៨
ប្រាក់កម្ចី (រួមទាំង ឥណទានវិបារូបន៍)	(១.១៥២.១១២.៨២០)	(១.០៨៣.២៨៦.៣៣០)	(២៨២.៧៩៦.៤៧០)	(២៦៧.៨០៨.៧៣៤)
អនុបំណុល	(២៥២.៦០០.០៤៣)	(១៦៥.៥៦១.៤៣២)	(៦២.០០២.៩៥៦)	(៤០.៩២៩.៨៩៧)
មូលបត្របំណុល	(៤១.៧៤១.១៧៥)	(៤១.៣៥០.២៩៧)	(២០.០៦៤.១០៨)	(២០.១១១.៣២២)
បំណុលភតិសន្យា	(២៥.២២៨.៤២៨)	(១៨.២២៩.១៦៥)	(៦.១៩២.៥៤៥)	(៤.៥០៦.៥៩២)
បំណុលសុទ្ធ	(១.០២១.៣២២.៥៦៩)	(៧០០.១៨៧.០១៧)	(២៥០.៦៩២.៨៦៥)	(១៧៣.០៩៩.៣៨៧)
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់ងាយស្រួល	៤៩០.៣៥៩.៨៩៧	៦៤៨.២៤០.២០៧	១២០.៣៦៣.២៥៤	១៦០.២៥៧.១៥៨
បំណុលដុល – អត្រាការប្រាក់ថេរ	(១.៨៧៥.២៩៤.៥៦៨)	(១.២០៧.៦០១.៤២៨)	(៣៦២.១២៨.៣៤២)	(២៩៤.៥៤១.៧៦២)
បំណុលដុល – អត្រាការប្រាក់អថេរ	(៣៦.៣៨៧.៨៩៨)	(១៤០.៨២៥.៧៩៦)	(៨.៩៣១.៧៣៧)	(៣៤.៨១៤.៧៨៣)
បំណុលសុទ្ធ	(១.០២១.៣២២.៥៦៩)	(៧០០.១៨៧.០១៧)	(២៥០.៦៩២.៨៦៥)	(១៧៣.០៩៩.៣៨៧)

ខ. ការផ្ទេរថវិកាសម្រាប់ប្រតិបត្តិការ (ត)

	ប្រាក់កម្ចី លានរៀល	អតិសន្យា លានរៀល	អនុវត្តន៍ លានរៀល	មូលបត្រសម្របសម្រួល លានរៀល	សេចក្តីផ្តើម/	
					សរុប លានរៀល	សរុប លានរៀល
បំណុលសុទ្ធនៃកម្មវិធី ០១ ខេត្តកណ្តាល ឆ្នាំ២០២០						
លំហូរសាច់ប្រាក់	(១.៤២៦.៤៤៤.៤៤៤)	(១២០.៤៤៤.០០០)	(១២០.៤៤៤.០០០)	(១២០.៤៤៤.០០០)	៧៤២.២៣១.២៦៦	(៤៤៤.១៧៣.៤៤៤)
ភារកិច្ចសន្យា	៣៣៤.៤៤៤.០០០	៤.៧៨១.៤៤៤	(៤៦.៤៤៤.០០០)	២៤៣.១២១.២៦៦	(១០៣.៤៤៤.០០០)	១៤២.៦៧៧.២៦៦
និយ័តកម្មការប្តូរប្រាក់ប័ណ្ណ	-	(៤.៤៤៤.០០០)	-	-	(៤.៤៤៤.០០០)	(៤.៤៤៤.០០០)
បម្រែបម្រួលផ្សេងៗ (i)	៥.៤៤៤.០០០	១៤៤.០០០	១.៤៤៤.០០០	៣៤៤.០០០	៧.៤៤៤.០០០	៧.៤៤៤.០០០
បំណុលសុទ្ធនៃកម្មវិធី ០១ ខេត្ត ឆ្នាំ២០២០	(១.០៨៧.៥៤៤.៤៤៤)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	៦៤៤.២៤២.២៦៦	(១៤៤.៤៤៤.០០០)
គិតជាផ្សារការពារ	(១.០៨៧.៥៤៤.៤៤៤)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	៦៤៤.២៤២.២៦៦	(១៤៤.៤៤៤.០០០)
បំណុលសុទ្ធនៃកម្មវិធី ០១ ខេត្តកណ្តាល ឆ្នាំ២០២១						
លំហូរសាច់ប្រាក់	(១.០៨៧.៥៤៤.៤៤៤)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	(១៤៤.៤៤៤.០០០)	៦៤៤.២៤២.២៦៦	(១៤៤.៤៤៤.០០០)
ភារកិច្ចសន្យា	-	១១.៤៤៤.០០០	-	-	-	(១១.៤៤៤.០០០)
និយ័តកម្មការប្តូរប្រាក់ប័ណ្ណ	១៤.៤៤៤.០០០	២៣២.០០០	(៤.៤៤៤.០០០)	(៤.៤៤៤.០០០)	១១.៤៤៤.០០០	១១.៤៤៤.០០០
បម្រែបម្រួលផ្សេងៗ (i)	១.០៨៧.៥៤៤.៤៤៤	១១០.៤៤៤.០០០	១១០.៤៤៤.០០០	១១០.៤៤៤.០០០	១១០.៤៤៤.០០០	១១០.៤៤៤.០០០
បំណុលសុទ្ធនៃកម្មវិធី ០១ ខេត្ត ឆ្នាំ២០២១	(១.០៨៧.៥៤៤.៤៤៤)	(១៣២.៤៤៤.០០០)	(១៣៨.៤៤៤.០០០)	(១៣៨.៤៤៤.០០០)	៦៤៤.២៤២.២៦៦	(១៣៨.៤៤៤.០០០)
គិតជាផ្សារការពារ	(១.០៨៧.៥៤៤.៤៤៤)	(១៣៨.៤៤៤.០០០)	(១៣៨.៤៤៤.០០០)	(១៣៨.៤៤៤.០០០)	៦៤៤.២៤២.២៦៦	(១៣៨.៤៤៤.០០០)

(i) បម្រែបម្រួលផ្សេងៗរួមបញ្ចូលនូវបម្រែបម្រួលមិនមែនសាច់ប្រាក់ ដែលមាន ចំណាយប្រាក់បង្កើនប្រាក់បញ្ញើជាលំហូរសាច់ប្រាក់ប្រតិបត្តិការ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ នៅពេលបានទុកត្រូវ។

៣៤. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមិនមានកិច្ចសន្យាណាមួយនៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន ការធានា និងហ្វានស៊ីលីដិផ្សេងៗទេ។

ខ. កិច្ចសន្យាភតិសន្យា

ក្រុមហ៊ុនបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាចំពោះកិច្ចសន្យាភតិសន្យាដែលក្រុមហ៊ុនជាភាគីអ្នកជួល លើកលែងតែភតិសន្យាទាំងឡាយណាដែលមានរយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប សូមមើលកំណត់សម្គាល់ ២.១១.iii) និងកំណត់សម្គាល់ ១១ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី ភតិសន្យាដែលមានតម្លៃទាប មានដូចខាងក្រោម៖

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រយៈពេល១ឆ្នាំ	២៦៦.៥១៤	១.១៣៤.៧៦៤	៦៥.៤១៨	២៨០.៥៣៥
	២៦៦.៥១៤	១.១៣៤.៧៦៤	៦៥.៤១៨	២៨០.៥៣៥

គ. កិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសកម្ម

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ទ្រព្យសកម្មអូប៊ិះ				
រយៈពេល១ឆ្នាំ	១៨៦.០៧៨	៥៤៨.៧៥៣	៤៥.៦៧៥	១៣៥.៦៦២
	១៨៦.០៧៨	៥៤៨.៧៥៣	៤៥.៦៧៥	១៣៥.៦៦២

៣៥. ប្រតិបត្តិការតាក់តែង

នៅក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការសមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធក្នុងឆ្នាំនេះ មានដូចខាងក្រោម ៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនមេធំជាងគេ	ក្រុមហ៊ុន LOLC Holdings Plc.
ភាគទុនិក	ក្រុមហ៊ុន LOLC Asia Private Limited ក្រុមហ៊ុន TPC-ESOP Co., Ltd.
ក្រុមហ៊ុនពាក់ព័ន្ធ	អង្គភាពដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

ខ. ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	<u>២០២១</u>	<u>២០២០</u>	<u>២០២១</u>	<u>២០២០</u>
	<u>ពាន់រៀល</u>	<u>ពាន់រៀល</u>	<u>ដុល្លារអាមេរិក</u>	<u>ដុល្លារអាមេរិក</u>
ឥណទានផ្តល់ឱ្យបុគ្គលិក គណៈគ្រប់គ្រងសំខាន់ៗ	<u>២.៣៦៨.២៣៣</u>	<u>២.៦០២.៣៣៩</u>	<u>៥៨១.៣០៤</u>	<u>៦៤៣.៣៤៧</u>
ចំណូលការប្រាក់	<u>២៦៥.០៣២</u>	<u>២០៣.៤៧១</u>	<u>៦៥.១៥០</u>	<u>៤៩.៩០៧</u>

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ពី ៨,៩២% ទៅ ៩,៤៨% ក្នុងមួយឆ្នាំ (២០២០ ៖ ៩,៤% ទៅ ១២% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតរំពឹងទុកនៃ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំមានចំនួន ២.៣២១ ពាន់រៀល (២០២០ ៖ ៦.៦១៧ ពាន់ រៀល)។

គ. ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	-	១.១៨៧.៩៦០	-	២៩៣.៦៨៦

ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធមិនមានការធានា និងមិនមានការប្រាក់ទេ។ ក្រុមហ៊ុនមិនបានកត់ត្រាសំវិធានធនសម្រាប់ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធទេ (២០២០ ៖ សូន្យ)។

ឃ. ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ	-	៨១.៥៦៨	-	២០.១៦៥

ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធមិនមានការធានា និងមិនមានការប្រាក់ទេ។

ង. ប្រាក់បញ្ញើពីភាគីពាក់ព័ន្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ភាគទុនិក	១៦.៨២២	៧.៣៤៥.៤២៥	៤.១២៩	១.៨១៥.៩២៧
ក្រុមប្រឹក្សាភិបាល	១.១៥០.៣៧៧	៧៧២.៥៣៧	២៨២.៣៧០	១៩០.៩៨៦
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៦.២៧១.៣៣១	៤.៨៧១.៤៦៥	១.៥៣៩.៣៥៥	១.២០៤.៣១៨
ក្រុមហ៊ុនពាក់ព័ន្ធ	២.៤៩៧.២៤៨	៤១.៣០៤	៦១២.៩៧២	១០.២១១
	<u>៩.៩៣៥.៧៧៨</u>	<u>១៣.០៣០.៧៣១</u>	<u>២.៤៣៨.៨២៦</u>	<u>៣.២២១.៤៤២</u>
ការប្រាក់ត្រូវបង់	<u>១១០.១១៧</u>	<u>១២៦.៦៦៦</u>	<u>២៧.០២៩</u>	<u>៣១.៣១៤</u>
ចំណាយការប្រាក់	<u>៣៩៥.០៤៥</u>	<u>៣០២.៧៣៥</u>	<u>៩៧.១១០</u>	<u>៧៤.២៥៤</u>

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំនេះ មានដូចខាងក្រោម៖

	២០២១	២០២០
ភាគទុនិក	៣,០០%	៣,០០%
ក្រុមប្រឹក្សាភិបាល	៣,០០% – ៧,៥០%	៣,០០% – ៨,៧៥%
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៣,០០% – ៧,៧០%	៣,០០% – ៩,០០%
ក្រុមហ៊ុនពាក់ព័ន្ធ	១,០០% – ៤,៥០%	៣,០០%

ច. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
i) ចំណូលពីក្រុមហ៊ុនពាក់ព័ន្ធ៖				
ចំណូលពីការផ្តល់	៥៤.៣៤៨	៣៧.៦៧១	១៣.៣៦០	៩.២៤០
ចំណូលពីកម្រៃសេវាគ្រប់គ្រង	៧៦.៨២០	៥៩.៧១២	១៨.៨៨៤	១៤.៦៤៦
	<u>១៣១.១៦៨</u>	<u>៩៧.៣៨៣</u>	<u>៣២.២៤៤</u>	<u>២៣.៨៨៦</u>
ii) ចំណាយក្រុមហ៊ុនពាក់ព័ន្ធ៖				
ការទិញទ្រព្យសកម្មសម្រាប់				
ផលិតផលភតិសន្យាហិរញ្ញវត្ថុ	៦៣.៧៨៦	២.៣៥៩.៩៧១	១៥.៦៨០	៥៧៨.៨៥០
កម្រៃអាជ្ញាប័ណ្ណ	៦.៨៧១.០៧៦	៥៩៦.៣៧៩	១.៦៨៩.០៥៥	១៤៦.២៧៩
កម្រៃសម្រាប់ការប្រឹក្សា និង				
ការគាំទ្រផ្នែកព័ត៌មានវិទ្យា	៣.៨៣០.០៦២	៥៥២.៩៣១	៩៤១.៥១០	១៣៥.៦២២
ចំណាយលើការផ្តល់	១៣.៤២៤	-	៣.៣០០	-
	<u>១០.៧៧៨.៣៤៨</u>	<u>៣.៥០៩.២៨១</u>	<u>២.៦៤៩.៥៤៥</u>	<u>៨៦០.៧៥១</u>

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធត្រូវបានធ្វើឡើង ក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា និងតាមអត្រាទីផ្សារ។

ឆ. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
កម្រៃរបស់អភិបាល	៦៣៧.៩៤៥	៦៤៧.០២៨	១៥៦.៨២០	១៥៨.៧០២
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ				
របស់គណៈគ្រប់គ្រងសំខាន់ៗ	៩.៣៧៦.៣៧៨	១០.៣៧២.០១៣	២.៣០៤.៩១១	២.៥៤៤.០៣១
	<u>១០.០១៤.៣២៣</u>	<u>១១.០១៩.០៤១</u>	<u>២.៤៦១.៧៣១</u>	<u>២.៧០២.៧៣៣</u>

៣៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមហ៊ុនបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ក្រុមហ៊ុន។ ក្នុងការធ្វើឱ្យប្រាកដថាក្រុមហ៊ុនសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមដោយឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន គឺដើម្បី៖

- កំណត់ហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

	២០២១ លានរៀល	២០២០ លានរៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	៩៩.០៨៣.១២៩	៨៩.៦៣១.៨៩០	២៣.៣៣៩.០១១	២២.១៥៨.៦៨៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១២៦.២៣៣.៥៣០	៣២២.៦២៧.៧១៥	៣០.៩៨៥.១៥៧	៧៩.៧៩៩.៦៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២៦៦.៨៧៤.៥១០	២៣៥.៩០៩.១៨៥	៦៥.៩៩៧.៦៧១	៥៨.៣២១.១៨៣
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៤.១៣៤.៩១៣.២៩២	៣.៣៩៤.៨៧៤.៩១៧	១.០១៤.៩៥១.៧១៦	៨៣៩.២៧៦.៨៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦២៥.៥០៤	៣.៤៥១.៣២១	១.១៣៥.៣៧២	៨៥៣.២៣១
	៤.៦២៩.៧២៩.៩៦៥	៤.០៨៦.៤៩៥.០២៨	១.១៣៦.៤០៤.៩២៧	១.០០០.៣៦៩.៥៩៩
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប				
ក្នុងចំណូលលម្អិតផ្សេងៗ	៦១.១១០	៦០.៦៧៥	១៥.០០០	១៥.០០០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤.៦២៩.៧៩១.០៧៥	៤.០៨៦.៥៥៥.៧០៣	១.១៣៦.៤២៣.៩២៧	១.០០០.៣៨៤.៥៩៩
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៩៥.៥៧០.២២៦	១៣៤.២៣២.៦០៤	៤៨.០០៤.៤៧៤	៣៣.១៨៤.៨២២
ប្រាក់បញ្ញើរបស់អតិថិជន	១.១៥២.១១២.៨២០	១.០៨៣.២៨៦.៣៣០	២៨២.៧៩៦.៤៧០	២៦៧.៨០៨.៧៣៤
ប្រាក់កម្ចី	២៥២.៦០០.០៤៣	១៦៥.៥៦១.៤៣២	៦២.០០២.៩៥៦	៤០.៩២៩.៨៩៧
មូលបត្របំណុល	៨៥.៧៤១.១៧៥	៨១.៣៥០.២៩៧	២០.០៦៤.១០៨	២០.១១១.៣២២
បំណុលភតិសន្យា	២៥.២២៨.៤២៨	១៨.២២៩.១៦៥	៦.១៩២.៥៤៥	៤.៥០៦.៥៩២
បំណុលហិរញ្ញវត្ថុផ្សេងៗ	២.៦៦០.០៩៤	២.២៩០.៧២៧	៦៥២.៩៤៤	៥៦៦.៣១១
បំណុលហិរញ្ញវត្ថុសរុប	៣.៨៨៥.១៥៤.៣៩៦	៣.៥១៤.៩១៨.៥១៧	៩៥៣.៦៤៦.១៤៤	៨៦៩.៩៤២.៧៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៧៤៤.៦៣៦.៦៧៩	៥៧១.៦៣៧.១៨៦	១៨២.៧៧៧.៧៨៣	១៣០.៤៤១.៨២៥

៣៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៦.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ក្រុមហ៊ុន ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យក្រុមហ៊ុន។ ហានិភ័យឥណទានកើត មកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅ គ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទី ផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្ម មួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ក្រុមហ៊ុនវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ ("PD") ចំនួនដែលមានហានិភ័យមិនសង ("EAD") និងការខាតបង់នៅពេលមិនមានការសងប្រាក់ ("LGD") ក្នុងការវាស់វែងការ ខាតបង់ឥណទានរំពឹងទុក ("ECL") ក្រោម CIFRS 9 ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិច តួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់ វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបាន វាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែង ការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប្តូរដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៦.១ (ត)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅ ពេលដែលហានិភ័យត្រូវបានរកឃើញ។

ក្រុមហ៊ុនបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោល ការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាននិង បុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ក្រុមហ៊ុនអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់ លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទាន អតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- ចលនទ្រព្យ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការ ថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពី ការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យ សកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្ម ទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នា កាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះ តម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពី ការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាម មូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលក្រុមហ៊ុនបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់ វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk ("SICR")

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មាន ផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើន ឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេល បច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អ្នកខ្ចីប្រាក់ម្នាក់ ត្រូវបាន ចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើប្រសិទ្ធភាពកំណត់ សងលើសពី៣០ថ្ងៃ។ ចំពោះឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារផលប៉ះពាល់របស់ COVID 19 និង ឥណទានដែលបង្ហាញពីការទូទាត់សងប្រាក់យឺតយ៉ាវក្នុងរយៈពេល៦ខែបន្តបន្ទាប់គ្នា ក៏ត្រូវបានចាត់ទុកថាមានកំណើន ហានិភ័យឥណទានជាសារវន្តដែរ។

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន
 ក្រុមហ៊ុនកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃ
 ឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី៩០ថ្ងៃ ឬ៣ខែ ឬ
- ចំនួនទឹកប្រាក់ហួសកាលកំណត់សង ឬចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ លើសពីកម្រិតដែលបានអនុម័ត
 ក្នុងរយៈពេល៩០ថ្ងៃ ឬ៣ខែ ឬតិចជាងនេះ នោះការបង្ហាញអំពីចំណុចខ្សោយនៃឥណទាន ត្រូវបានទម្លាក់
 ចំណាត់ថ្នាក់ទៅក្នុងចំណាត់ថ្នាក់ហានិភ័យខ្ពស់ដែលមានការថយចុះតម្លៃ ឬ
- នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ជាឥណទានដែលត្រូវរៀបចំឡើងវិញ និងឥណទានដែលកំណត់កាល
 វិភាគសងប្រាក់ឡើងវិញ ចំនួនពីរដង ឬច្រើនជាងនេះ ដោយសារផលប៉ះពាល់របស់ COVID 19។ ការរៀបចំ
 ឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីធីឥណទានមួយ គឺពាក់ព័ន្ធនឹងការ
 កែប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីធីឥណទាន ដែលបណ្តាលមកពី
 កំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ច
 ការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសង
 ប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិន
 សងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃសំ
 វិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជា
 រួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន
 ហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវ
 បានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់
 ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ឆ្នាំនីមួយៗក្នុង
 ពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នា
 វិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់
 ប្រហែល។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD១២ខែ និង PD ពេញមួយអាយុកាល គឺជាប្រូបាប៊ីលីតេនៃចំណុចពេលនៃការមិនសងប្រាក់ ក្នុងរយៈពេល ១២ខែបន្ទាប់ និងរយៈពេលដែលនៅសល់នៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើលក្ខខណ្ឌនានាដែលមាននាកាល បរិច្ឆេទរាយការណ៍ និងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត ដែលប៉ះពាល់ដល់ហានិភ័យឥណទាន។

PD ត្រូវបានទាញយកមកដោយប្រើអត្រាមិនសងប្រាក់ក្នុងពេលកន្លងមក ដោយធ្វើនិយ័តកម្មទៅតាមព័ត៌មាន នាពេលអនាគត និងឆ្លុះបញ្ចាំងពីសមាសធាតុនៃ portfolio ក្នុងពេលបច្ចុប្បន្ន និងអត្រាទីផ្សារ។

Portfolio ទាំងឡាយណាដែលមិនមានទិន្នន័យមិនសងប្រាក់គ្រប់គ្រាន់ នោះគេប្រើប្រាស់ Proxy PD នាពេល អនាគត។

ចំនួនដែលមានហានិភ័យមិនសងប្រាក់ (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅ ជំពាក់។

ចំពោះផលិតផលដែលត្រូវដកវិលស្រង់ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង EAD ១២ខែ ឬ ពេញមួយ អាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលជាការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចី ប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ក្រុមហ៊ុនអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតិថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការ គាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិន សងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជា ភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយ អាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

LGDs ត្រូវបានកំណត់ដោយផ្អែកទៅលើកត្តាមួយចំនួន ដែលមានផលប៉ះពាល់ចំពោះទឹកប្រាក់ដែលប្រមូល បានមកវិញបន្ទាប់ពីការមិនសងប្រាក់។ កត្តាទាំងនេះមានភាពខុសប្លែកពីគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះហ្វាន់ស៊ីលីដីដែលមានការធានា វាអាស្រ័យទៅលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិន សងប្រាក់ ដោយធ្វើអប្បបរមាត្រឹមកាលបរិច្ឆេទមិនសងប្រាក់ នូវចំនួនទឹកប្រាក់នៃតម្លៃវត្ថុបញ្ចាំប៉ាន់ស្មាន តាម រយៈការកាត់បន្ថយតម្លៃវត្ថុបញ្ចាំ ទៅតាមប្រភេទនៃវត្ថុបញ្ចាំ។
- ចំពោះហ្វាន់ស៊ីលីដីដែលមិនមានការធានា វាពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញ បន្ទាប់ ពីការមិនសងប្រាក់ ដោយធ្វើអប្បបរមាត្រឹមកាលបរិច្ឆេទមិនសងប្រាក់។ ការប្រមូលសាច់ប្រាក់បានមកវិញ ត្រូវ បានជះឥទ្ធិពលដោយយុទ្ធសាស្ត្រក្នុងការប្រមូលប្រាក់បន្ទាប់ពីការមិនសងប្រាក់ ដែលត្រូវបានរួមបញ្ចូលនៅក្នុង ការប្រមូលប្រាក់បន្ទាប់ពីការជម្រះចេញពីបញ្ជីផងដែរ។

ក្នុងចំណោម portfolio ទាំង៧ប្រភេទ portfolio ឥណទានជាក្រុមបង្ហាញនូវការជាប់ទាក់ទងជាមួយនឹងអញ្ញត្រ ម៉ាក្រូសេដ្ឋកិច្ច ដែលផ្អែកទៅតាមការវិភាគស្ថិតិទ្រព្យប្រកាយដែលបានធ្វើឡើង ដូចនេះហើយព័ត៌មាននាពេលអនាគតត្រូវ បានអនុវត្ត។ ចំពោះ portfolio ផ្សេងៗទៀត ដែលមិនមានការជាប់ទាក់ទងជាមួយនឹងធាតុម៉ាក្រូសេដ្ឋកិច្ចណាមួយទេ នោះ ទិន្នន័យក្នុងគ្រាកន្លងមកគឺជាព័ត៌មានដែលសមហេតុផល និងមានការគាំទ្រ។

ចំពោះ portfolio ដែលមិនមានទិន្នន័យមិនសងប្រាក់គ្រប់គ្រាន់ Proxy LGD ត្រូវបានប្រើប្រាស់។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ក្រុមហ៊ុនបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវអញ្ញត្រសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុកសម្រាប់ portfolio នីមួយៗ។

អញ្ញត្រសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាខ្លះមកចំពោះអញ្ញត្រសេដ្ឋកិច្ចទាំងនេះ (សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអញ្ញត្រសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអញ្ញត្រទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញបន្ទាប់ពីការមិនសងប្រាក់ និងអាស្រ័យទៅលើការពិចារណារបស់ក្រុមហ៊ុនចំពោះការប៉ាន់ស្មានតម្លៃវត្ថុបញ្ចាំ តាមរយៈការកាត់បន្ថយវត្ថុបញ្ចាំ លើកលែងតែ portfolio ឥណទានជាក្រុមដែលត្រូវបានដាក់បញ្ចូលនូវព័ត៌មាននាពេលអនាគត និង EAD គឺផ្អែកលើទិន្នន័យការទូទាត់រំពឹងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច ក្រុមហ៊ុនពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការឡើងសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វាត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការឡើងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិត្រឡប់ថយក្រោយ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ក្នុងការពិចារណាអំពីផលប៉ះពាល់នៃជម្ងឺឆ្លង កូវីដ-១៩ ចំពោះឥណទាន និងបុរេប្រទានរបស់ក្រុមហ៊ុន គណៈគ្រប់គ្រងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្នុងគំរូនាពេលអនាគតរបស់ក្រុមហ៊ុន។ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុតដែលមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ភាគរយនៃការឡើងប្រូបាបសេណារីយ៉ូដែលត្រូវបានប្រើក្នុងការសន្មតអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ត្រូវបានប្រើឡើងវិញតាមភាគរយមុនអំឡុងពេលនៃការវិភាគជាលម្អិត កូវីដ-១៩។ ដោយបានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយបំផុតដែលបណ្តាលមកពីផលប៉ះពាល់របស់ កូវីដ-១៩ ទៅក្នុងគំរូ ECL ដែលមានស្រាប់ គណៈគ្រប់គ្រងកំណត់ថាភាគរយនៃការឡើងប្រូបាបសេណារីយ៉ូ គឺ ៦០% សម្រាប់ករណីមូលដ្ឋាន ២០% សម្រាប់ករណីល្អបំផុត និង ២០% សម្រាប់ករណីអាក្រក់បំផុត បានឆ្លុះបញ្ចាំងអំពីទស្សនវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលត្រូវបានស្រង់ប្រភពមកពីវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ជាមួយនឹងការព្យាករផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ក្រុមហ៊ុនពិចារណាទៅលើការព្យាករទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ក្រុមហ៊ុន ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ការសន្មតអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច

ការប្តឹងដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	មូលដ្ឋាន	ល្អបំផុត	ទោប្រក្រតីបំផុត
	%	%	%
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ការប្តឹងប្រូបាបសេណារីយ៉ូ	៦០%	២០%	២០%
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ការប្តឹងប្រូបាបសេណារីយ៉ូ	៦០%	១៥%	២៥%

ការវិភាគភាពប្រែប្រួល (Sensitivity analysis)

ក្រុមហ៊ុនបានប្រើអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចខុសគ្នាជាគូ ចំពោះ portfolio នីមួយៗ ផ្អែកទៅតាមលទ្ធផលនៃការវិភាគស្ថិតិគ្រឿងចម្រុះ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ដែលធ្វើឱ្យមានភាពច្បាស់លាស់ផ្នែកអាជីវកម្ម។ ក្រុមហ៊ុនធ្វើតេស្តលើស្ថិតិជាប្រចាំ ទៅលើគំរូនាពេលអនាគតរបស់ក្រុមហ៊ុន និងបានធ្វើបច្ចុប្បន្នកម្មចំពោះគំរូនៃអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ដែលសមស្របសម្រាប់ការប្រើប្រាស់ ដោយផ្អែកទៅលើទិន្នន័យផ្នែកគុណភាព និងបរិមាណចុងក្រោយបំផុតដែលមាន។ គំរូនៃអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចដែលបានប្រើប្រាស់ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

គំរូ	Portfolio	២០២១	២០២០
PD	ឥណទានជាក្រុម	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	ឥណទានអត្រាការប្រាក់១២ខែ
		ឥណទានអត្រាការប្រាក់១២ខែ	ការនាំចូលទំនិញនៅកម្ពុជា
	ឥណទានឯកត្តជន	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
		អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក
	ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	ការនាំចេញសរុប	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
		ការនាំចូលទំនិញនៅកម្ពុជា	អត្រាប្តូរប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល
	ឥណទានកែលម្អគេហដ្ឋាន	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
		ឥណទានអត្រាការប្រាក់១២ខែ	ឥណទានអត្រាការប្រាក់១២ខែ
			ឥណទានវិស័យឯកជនក្នុងស្រុកធៀបនឹង GDP
	ឥណទានតាមរដូវកាល	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)
	ឥណទាន SME	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក
		ឥណទានអត្រាការប្រាក់១២ខែ	ឥណទានអត្រាការប្រាក់១២ខែ
ឥណទានបុគ្គលិក	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	ការវិនិយោគបរទេសផ្ទាល់ (% នៃ GDP)	
	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	អត្រារយៈពេល១ឆ្នាំរបស់រតនាគារអាមេរិក	
	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០		
LGD	ឥណទានជាក្រុម	CPI កម្ពុជា គ្រប់ខ្ទង់ទាំងអស់ ២០១០=១០០	អត្រាគ្មានការងារធ្វើសរុបរបស់ប្រទេសកម្ពុជា (ស្តង់ដាររបស់អង្គការ ILO)
			សន្ទស្សន៍ថ្លៃទំនិញនៅប្រទេសកម្ពុជា (រួមបញ្ចូលនូវបញ្ហាទាំងអស់នៅលើទីផ្សារ)

តារាងខាងក្រោមនេះគឺជាបម្រែបម្រួលប៉ាន់ស្មានចំពោះ ECL សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលបណ្តាលមកពីការប្រែប្រួលអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ពីការសន្មតជាក់ស្តែងដែលបានប្រើ។ ការប្រែប្រួលអញ្ញត្រម៉ាក្រូសេដ្ឋកិច្ច ("MEVs") ត្រូវបានកំណត់ឱ្យប្រែប្រួលជាមួយនឹងគូបសំវា ហើយវាត្រូវបានវិភាគកម្រិតនោះ នៃភាពប្រែប្រួល ក្នុងតម្លៃសង្កេតជាមួយ ដែលជាលក្ខខណ្ឌផ្នែកស្ថិតិក្នុងការព្យាករណ៍អញ្ញត្រ ពីអញ្ញត្រម៉ាក្រូសេដ្ឋកិច្ចដែលបាន ព្យាករណ៍។

	ECL		ECL	
	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ឥណទានជាក្រុម				
អញ្ញត្របន្ថែមទៅក្នុង MEVs	(៧.៨៧៨.៦២៦)	(៧.៣០៤.១១៨)	(១.៩៣៣.៨៨០)	(១.៨០៥.៧១៥)
អញ្ញត្រកាត់ចេញពី MEVs	៣.៨៤៦.៨២០	៣.៨០៥.៦៦២	៩៤៤.២៣៧	៩៤០.៨៣១
ឥណទានឯកត្តជន				
អញ្ញត្របន្ថែមទៅក្នុង MEVs	(២.៧៩៥.៤៨៦)	(៥.១៥៦.៩១៨)	(៦៨៦.១៧៧)	(១.២៧៤.៨៨៧)
អញ្ញត្រកាត់ចេញពី MEVs	១៤.៩៤២.១៦១	៣.៥៩៤.៤៥២	៣.៦៦៧.៦៨៤	៨៨៤.៦១៦
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន				
អញ្ញត្របន្ថែមទៅក្នុង MEVs	(១៣៨.១៨៥)	២៩៨.០៧៨	(៣៣.៩១៩)	៧៣.៦៩០
អញ្ញត្រកាត់ចេញពី MEVs	១២៨.១៧៧	(៣២០.៩៧៩)	៣១.៤៦២	(៧៩.៣៥២)
ឥណទានកែលម្អគេហដ្ឋាន				
អញ្ញត្របន្ថែមទៅក្នុង MEVs	(១.៧៣៨.៨៨១)	(១.១២៣.៥៨០)	(៤២៦.៨២៤)	(២៧៧.៧៧០)
អញ្ញត្រកាត់ចេញពី MEVs	១.៥៨៨.១១៧	៧៣៩.៦១៦	៣៧៩.៩៩៩	១៨២.៨៤៧
ឥណទានតាមរដ្ឋបាល				
អញ្ញត្របន្ថែមទៅក្នុង MEVs	៥៣៣.០៣២	៧០៣.០៣៨	១៣០.៨៣៨	១៧៣.៨០៤
អញ្ញត្រកាត់ចេញពី MEVs	(២.៣០៤.៦១០)	(៣.០៥៩.៤២៥)	(៥៦៥.៦៨៧)	(៧៥៦.៣៨៧)
ឥណទាន SME				
អញ្ញត្របន្ថែមទៅក្នុង MEVs	(១៧.៨៩៣.៧០៣)	(២០.៩៧៧.០៥៤)	(៤.៣៩២.១៧១)	(៥.១៨៥.៩២២)
អញ្ញត្រកាត់ចេញពី MEVs	៦.១៤២.៦០៦	៧.៣៨៤.១១៩	១.៥០៧.៧៥៨	១.៨២៥.៤៩៣
ឥណទានបុគ្គលិក				
អញ្ញត្របន្ថែមទៅក្នុង MEVs	(១៥.៤៩៧)	(៣៨.៦៦៩)	(៣.៨០៤)	(៩.៥៦០)
អញ្ញត្រកាត់ចេញពី MEVs	១០.១៨០	២៥.៦២០	២.៤៩៩	៦.៣៣៤

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL វាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ
 ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំ ហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជាមួយ ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺ មានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមាន ព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះក្រុមហ៊ុនបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់ សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយ ផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលក្រុមហ៊ុនបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ក្រុមហ៊ុនវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ក្រុមហ៊ុនធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការយប់ទទួលស្គាល់ឥណទានដំបូង។ ក្រុមហ៊ុនតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ក្រុមហ៊ុនអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលវិបត្តិបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលក្រុមហ៊ុនត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះក្រុមហ៊ុន ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ហានិភ័យឥណទានពាក់ព័ន្ធនឹង ទ្រព្យសកម្មក្នុងតារាងតុល្យការ៖ ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារ	២៦៨.៨៧៤.៥១០	២៣៥.៩០៩.១៨៥	៦៥.៩៩៧.៦៧១	៥៨.៣២១.១៨៣
ឥណទាន និងបុរេប្រទានវាស់ វែងតាមថ្លៃដើមដករំលស់	៤.១៣៤.៩១៣.២៩២	៣.៣៩៤.៨៧៤.៩១៧	១.០១៤.៩៥១.៧១៦	៨៣៩.២៧៦.៨៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦២៥.៥០៤	៣.៤៥១.៣២១	១.១៣៥.៣៧២	៨៥៣.២៣១
ហានិភ័យឥណទានអតិបរមាសរុប ដែលត្រូវមានការថយចុះតម្លៃ	៤.៤០៨.៤១៣.៣០៦	៣.៦៣៤.២៣៥.៤២៣	១.០៨២.០៨៤.៧៥៩	៨៩៨.៤៥១.២៧៩

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ជាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ (ត)
តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចក្រក់បំផុតនៃហានិភ័យឥណទានរបស់ក្រុមហ៊ុន ដោយមិនបានគិតដល់ទ្រព្យបញ្ជាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៤% (២០២០ ៖ ៩៣%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ក្រុមហ៊ុន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ជាំ ហើយទ្រព្យបញ្ជាំមានតម្លៃក្នុងចន្លោះពី ៥០% ទៅ ៨០% នៃឥណទាន។
- ក្រុមហ៊ុនមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារទាំងអស់ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាក្រុមហ៊ុនមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ
ក្រុមហ៊ុនវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ផ្ទៃក្នុង ដែលត្រូវបានតាក់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្ទៃក្នុងក្រុមហ៊ុន និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ក្រុមហ៊ុនតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ទាំងចំពោះហ្វានស៊ីលីធីរយៈពេលខ្លី និងហ្វានស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ក្រុមហ៊ុនតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់។
ការមិនសងប្រាក់/ការថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសិទ្ធិធានធន ECL:

	២០២១				២០២០			
	ECL		ECL		ECL		ECL	
	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន	សេចក្តីផ្តើមនៃធុន ហានិភ័យឥណទាន
ប្រាក់បញ្ញើ និងការងារប្រាក់								
នៅសេវាសារ								
មានចំណាត់ថ្នាក់វិនិយោគ	៧៥.៤៩៤.១០០	-	៧៥.៤៩៤.១០០	៩០.៤៧៤.៤៧២	-	-	៩០.៤៧៤.៤៧២	-
មិនមានចំណាត់ថ្នាក់វិនិយោគ	១៩៥.៤៤៤.៣៩៧	-	១៩៥.៤៤៤.៣៩៧	១៤៧.៣២៤.៦៧២	-	-	១៤៧.៣២៤.៦៧២	-
តម្លៃយោងដុល	២៧១.៣៤២.៤៩៧	-	២៧១.៣៤២.៤៩៧	២៣៧.៧៩៩.១៤៤	-	-	២៣៧.៧៩៩.១៤៤	-
ដក៖ ការខាតឥណទានរំពឹងទុក	(២.៥០៧.៩៤៧)	-	(២.៥០៧.៩៤៧)	(១.៤៨៩.៩៦៩)	-	-	(១.៤៨៩.៩៦៩)	-
តម្លៃយោងសុទ្ធ	២៦៨.៨៣៤.៥៥០	-	២៦៨.៨៣៤.៥៥០	២៣៦.៣០៩.១៧៥	-	-	២៣៦.៣០៩.១៧៥	-
គិតជាដុល្លារអាមេរិក	៦៥.៩៩៧.៦៧១	-	៦៥.៩៩៧.៦៧១	៥៨.៣២១.១៨៣	-	-	៥៨.៣២១.១៨៣	-

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យគុណទាន តាមដំណាក់កាល រួមជាមួយនឹងសិរិទានធន ECL៖

	២០២១				២០២០			
	ECL		ECL		ECL		ECL	
	លើកម្រៃប្រាក់	លើកម្រៃប្រាក់	លើកម្រៃប្រាក់	លើកម្រៃប្រាក់	លើកម្រៃប្រាក់	លើកម្រៃប្រាក់	លើកម្រៃប្រាក់	
សំណុំប្រាក់ និងប្រាក់បញ្ញើ								
ការត្រួតពិនិត្យស្តង់ដារ	៣.៩៣២.៩៤៣.៧០២	-	៣.៩៣២.៩៤៣.៧០២	៣.២៩៥.៤២៤.១៤៣	-	៣.២៩៥.៤២៤.១៤៣	-	៣.២៩៥.៤២៤.១៤៣
ការត្រួតពិនិត្យស្តង់ដារ	-	១៨១.១៧៣.៤៩៧	-	១៨១.១៧៣.៤៩៧	-	១៨១.១៧៣.៤៩៧	-	១៨១.១៧៣.៤៩៧
ការត្រួតពិនិត្យស្តង់ដារ	-	-	១០៧.៦៩០.៩៤៦	១០៧.៦៩០.៩៤៦	-	-	៦៥.២២២.៦៥៦	៦៥.២២២.៦៥៦
តម្លៃប្រាក់បញ្ញើ	៣.៩៣២.៩៤៣.៧០២	១៨១.១៧៣.៤៩៧	៤.២២២.៤១៤.១៤៣	៣.២៩៥.៤២៤.១៤៣	១០៧.៦៩០.៩៤៦	៣.៤០៣.១១៨.៦៤៦	៦៥.២២២.៦៥៦	៣.៤០៣.១១៨.៦៤៦
ដក៖ ការខាតគុណទានរំពឹងទុក	(២៥.១៦៣.២១៥)	(៣.៧១៥.០៣០)	(៤៦.៨៧៨.២៤៥)	(៣០.៤២៣.៧០៤)	(៥.១៣២.៧៥៥)	(៣១.៣៧១.៥៣៦)	(៦៧.៣២៧.៩៩៩)	(៦៧.៣២៧.៩៩៩)
តម្លៃប្រាក់បញ្ញើ	៣.៩០៧.៧៨០.៤៨៧	១៧៧.៤៥៨.៤៦៧	៤.១៧៥.៥៣៥.៩០០	៣.២៦៥.០០៤.៤៣៩	៩៦.០៦១.១៦០	៣.៣៧១.៥៤១	៣.៣៥៦.៣២៦	៣.៣៥៦.៣២៦
គិតជាដុល្លារអាមេរិក	៩៥៩.១៩៩.៩២៣	៤៣.៥៥៨.៤០៣	១០១.១៩៩.៩៩០	៨០៧.១៧០.៤៥១	២៣.៧៣៧.៧៤១	៤៣៥.៦៣៣	៤៣៥.៦៣៣	៤៣៥.៦៣៣

៣៦.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដកវិលស្រស់

	ដំណាក់កាលទី១ ECL ពេញមួយរយៈ កាល-មិនថយចុះ ECL ១២ ខែ រាន់រៀង	ដំណាក់កាលទី២ ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន រាន់រៀង	ដំណាក់កាលទី៣ ECL ពេញមួយរយៈ កាល-ថយចុះ តម្លៃឥណទាន រាន់រៀង	សរុប រាន់រៀង
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៣០.៨២៣.៧០៨	៥.១៣២.៧៥៥	៣១.៣៧១.៥៣៦	៦៧.៣២៧.៩៩៩
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៥៨៥.៥៨៦	(៤៦៤.៩៨៣)	(១២០.៦០៣)	-
ផ្ទេរទៅដំណាក់កាលទី២	(១.៤៤១.៣០៩)	១.៨៤៩.៤៦៥	(៤០៨.១៥៦)	-
ផ្ទេរទៅដំណាក់កាលទី៣	(៨៩០.៧៨២)	(១.៨២៤.៥៨៦)	២.៧១៩.៣៦៨	-
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញ				
សុទ្ធ (*)	(១០.៨៤៨.៧៤១)	២៥.៤៨៨	២៩.០៥២.៨៧៧	១៨.២២៩.៦២៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	២០.២៥៦.៥០១	១.៤២២.៤០៦	៤.៤៤១.៥៤៣	២៦.១២០.៤៥០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់				
ក្នុងអំឡុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(១៣.៦៣៧.៥៦១)	(២.៣៦៤.១១១)	(៨.០៨៣.៧២០)	(២៤.០៨៥.៣៩២)
ជម្រះចេញពីបញ្ជី	(៣៨.៣៨៣)	(១០៩.៦៩១)	(៤.៦២០.៧៩៣)	(៤.៧៦៨.៨៦៧)
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា (**)	-	-	២.៨៥០.៤៥៥	២.៨៥០.៤៥៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣៥៤.១៥៦	៥២.២៨៧	៨១៤.២៨១	១.២២០.៧២៤
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៥.១៦៣.២១៥	៣.៧១៥.០៣០	៥៨.០១៦.៧៤៨	៨៧.៨៩៤.៩៩៣
គិតជាដុល្លារអាមេរិក	៦.១៧៦.៥៣៨	៩១១.៨៨៨	១៤.២៤០.៧៣៣	២១.៣២៩.១៥៩

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs និង LGDs ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ ដែលកើតឡើងពីផលប៉ះពាល់នៃជម្ងឺ កូវីដ-១៩ ចំពោះការព្យាករណ៍សេដ្ឋកិច្ច។

(**) ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា នៃឥណទានក្នុងដំណាក់កាលទី៣ ត្រូវបានរាយការណ៍ក្នុង “ចំណូលការប្រាក់” ដូចនេះចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមថ្លៃដើមដកវិលស្រស់ (បន្ទាប់ពីកាត់កងសំវិធានធន ECL)។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប លានរៀល
	ECL ១២ ខែ លានរៀល	ECL	ECL	
		ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន លានរៀល	ពេញមួយរយៈ កាល-ថយចុះ តម្លៃឥណទាន លានរៀល	
តម្លៃយោងដុល				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៣.២៩៥.៨២៨.១៨៣	១០១.១៥២.០៧៧	៦៥.២២២.៦៥៦	៣.៤៦២.២០២.៩១៦
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	១៦.៣៧៧.៧៨២	(១៦.០១៤.១៨០)	(៣៦៣.៦០២)	-
ធ្វើទៅដំណាក់កាលទី២	(១៥៣.៤២៦.២១៣)	១៥៤.៥១៨.៧៩៥	(១.០៩២.៥៨២)	-
ធ្វើទៅដំណាក់កាលទី៣	(៤៤.៥៧៨.៦៥៥)	(២២.៥៦៧.៨១៨)	៦៧.១៤៦.៤៧៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២.៣២០.១២៨.៤៧៩	១៧.០៤៨.០៩៧	៦.២៦៨.៥៩៥	២.៣៤៣.៤៤៥.១៧១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួល ស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(១.៥០១.៣៨៥.៨៧៤)	(៥២.៩៦១.៤២៥)	(១៩.៣១៩.៩៩៧)	(១.៥៧៣.៦៦៧.២៩៦)
ជម្រះចេញពីបញ្ជី	-	(១.៩៤៩)	(១០.១៧០.៥៥៧)	(១០.១៧២.៥០៦)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣.៩៣២.៩៤៣.៧០២	១៨១.១៧៣.៥៩៧	១០៧.៦៩០.៩៨៦	៤.២២១.៨០៨.២៨៥
គិតជាដុល្លារអាមេរិក	៩៦៥.៣៧៦.៤៦១	៤៤.៤៧០.៦៩១	២៦.៤៣៣.៧២៣	១.០៣៦.២៨០.៨៧៥

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប លានរៀល
	ECL ១២ ខែ លានរៀល	ECL	ECL	
		ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន លានរៀល	ពេញមួយរយៈ កាល-ថយចុះ តម្លៃឥណទាន លានរៀល	
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២៤.៣៧៧.២៦៨	៥៥២.៥៨១	៦.៣៦១.៣៥៧	៣១.២៩១.២០៦
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	៣៥.២៤៣	(២៣.០៣៥)	(១២.២០៨)	-
ធ្វើទៅដំណាក់កាលទី២	(៧៣៣.៣៤០)	៧៣៥.០៣៦	(១.៦៩៦)	-
ធ្វើទៅដំណាក់កាលទី៣	(៦០៤.៦៥៩)	(៣២៤.៤៤៨)	៩២៩.១០៧	-
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញ សុទ្ធ (*)	(៣.៥៧៨.០៩៩)	៣.០៣០.៩៨៣	២១.៥១៦.៥៤៧	២០.៩៦៩.៤៣១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ ក្នុងអំឡុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	១៩.៥១៩.១៣៦	១.៣២១.៩៤១	៣.៩០២.៣៣៤	២៤.៧៤៣.៤១១
ជម្រះចេញពីបញ្ជី	(៤.២៧៦.១៧៣)	(៩៧.០៣៦)	(២៨០.៨៤១)	(៤.៦៥៤.០៥០)
ការកាត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា (**)	-	-	១.៩៨៣.២៤០	១.៩៨៣.២៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	១២៦.១៧៣	៣៤.២៤៦	១៦២.៣៤៨	៣២២.៧៦៧
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣០.៨២៣.៧០៨	៥.១៣២.៧៥៥	៣១.៣៧១.៥៣៦	៦៧.៣២៧.៩៩៩
គិតជាដុល្លារអាមេរិក	៧.៦២០.២០០	១.២៦៨.៩១៣	៧.៧៥៥.៦៣៣	១៦.៦៤៤.៧៤៦

	ដំណាក់កាលទី១ ECL ១២ ខែ លាន់រៀល	ដំណាក់កាលទី២ ECL លើកម្រិតមធ្យមនៃ កាល-មិនមែនមុះ កម្រិតមធ្យមនៃ កាល-មិនមែនមុះ លាន់រៀល	ដំណាក់កាលទី៣ ECL លើកម្រិតមធ្យមនៃ កាល-មិនមែនមុះ កម្រិតមធ្យមនៃ កាល-មិនមែនមុះ លាន់រៀល	សរុប លាន់រៀល
តម្លៃយោងដុល				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៣.១២៧.៣៥០.០៤៣	៣.៦៤៦.៧៦៦	១៥.៧៧៦.៣២២	៣.១៤៦.៧៧៣.១៣១
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១៨០.៨០៤	(១៥១.២៦៧)	(២៩.៥៣៧)	-
ផ្ទេរទៅដំណាក់កាលទី២	(៨៩.៩៨៦.១២២)	៨៩.៩៩១.៧៩៥	(៥.៦៧៣)	-
ផ្ទេរទៅដំណាក់កាលទី៣	(៤៧.៨៤៦.៣៥២)	(២.២៨៤.៦៥៤)	៥០.១៣១.០០៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៣៧៥.៩១៩.៩៨៤	១១.០១៤.០៦៥	៧.៣៨៤.១៨៧	១.៣៩៤.៣២២.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់ទទួល ស្គាល់ក្នុងអំឡុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(១.០៦៩.០៨២.៧៨៧)	(៥៧៦.៥៣៧)	(៧៣៩.៦៧០)	(១.០៧០.៣៩៨.៩៩៤)
ជម្រះចេញពីបញ្ជី	(៧០៧.៣៩១)	(៤៨៨.០៩១)	(៧.២៩៧.៩៧៩)	(៨.៤៩៣.៤៦១)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣.២៩៥.៨២៨.១៨៣	១០១.១៥២.០៧៧	៦៥.២២២.៦៥៦	៣.៤៦២.២០២.៩១៦
គិតជាដុល្លារអាមេរិក	៤១៤.៧៩០.៦៥១	២៥.០០៦.៦៩៤	១៦.១២៤.២៦៦	៤៥៥.៩២១.៦១១

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យតំណាង

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យតំណាងសំខាន់ៗរបស់ក្រុមហ៊ុន តាមតម្លៃយោងដុលរូបសំរាប់ ជាការវាយប៉ាន់តម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្ម របស់ភាគីដៃគូ។

	២០២១			២០២០		
	ប្រាក់បញ្ញើនិករ ជាប់ប្រាក់នៅ ធនាគារ នានា	ផលនិយម នៃសំ នានា	ប្រាក់បញ្ញើ និករ នានា	ប្រាក់បញ្ញើនិករ ជាប់ប្រាក់នៅ ធនាគារ នានា	ផលនិយម នៃសំ នានា	ប្រាក់បញ្ញើ និករ នានា
គ្រឹះស្ថានហិរញ្ញវត្ថុ	២៧១.៣៨២.៤៩៧	-	២៧១.៣៨២.៤៩៧	២៣៧.៧៩៩.១៥៤	-	២៣៧.៧៩៩.១៥៤
ជំនួញ និងការលើកកម្ពស់	-	៤៧៤.៥៧៩.៤២៩	-	-	៦២៨.៣៥៧.២២៣	-
សេវាកម្ម	-	៦៦៩.៧១៤.៩៦៩	-	-	៥៦២.១៩១.២២៣	-
ផលិតកម្ម	-	៧៥.០៩៣.៦០២	-	-	៤៤.៩៦១.៩៣១	-
ការដឹកជញ្ជូន	-	៣៥.៥១២.៣៤៩	-	-	២០.៣៣២.៩៩៥	-
កសិកម្ម	-	១.០៤៤.៣៦៤.៦២៧	-	-	៤៤៩.៤១៥.៤៩៣	-
សំណង់	-	១៧៣.៣៩៨.៣១២	-	-	១៣៩.៣២៨.៦៦០	-
គ្រួសារ	-	១.៣៤៣.៥៦៣.៤៨០	-	-	១.១៧៧.២០០.០៤៥	-
ផ្សេងៗ	-	៥៤១.១១៧	៤.៦២៥.៥០៤	-	៤១៤.៩០៦	៣.៤៥១.៣២១
កម្លាំងយោងដុល	២៧១.៣៨២.៤៩៧	៤.៦២៥.៥០៤	៤.៦២៥.៥០៤	២៣៧.៧៩៩.១៥៤	៣.៤៥១.៣២១	៣.៧០៣.៤៥៣.៣៩១
ដក៖ ការខាតតំណាងអាចរំពឹងទុក	(២.៥០៧.៩៨៧)	(៨៦.៤៩៤.៩៩៣)	-	(១.៤៨៩.៩៦៩)	(៦៧.៣២៧.៩៩៩)	-
តម្លៃយោងសុទ្ធ	២៦៨.៨៧៤.៥១០	៤.៥៣៩.០១០	៤.៦២៥.៥០៤	២៣៥.៣០៩.១៨៥	៣.៣៨៤.០៣១	៣.៤៥១.៣២១
តិចជាដុលរូបអាមេរិក	៦៤.៩៩៧.៦៧១	១.១១៤.៩៥១.៧១៦	១.១៣៥.៣៧២	៥៨.៣២១.១៨៣	៤៧៣.២៧៦.៤៦៥	៤៨៤.៤៥១.២៧៩

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(ii) វិភាគតាមតំបន់ភូមិសាស្ត្រ

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ហានិភ័យឥណទានរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះ។

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ក្រុមហ៊ុនមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនមិនបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៦.២ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ក្រុមហ៊ុនមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជាវិបិយប័ណ្ណមួយ ដែលមិនមែនជាវិបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ក្រុមហ៊ុនគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ក្រុមហ៊ុន។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់រៀល។

គិតជាលាន់រៀល

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ទ្រព្យសកម្មហិរញ្ញវត្ថុ

	ប្រាក់រៀល	ដុល្លារអាមេរិក	ប្រាក់បាត	សរុប
សាច់ប្រាក់ក្នុងដៃ	១៨.២០៩.១៦២	៧២.៥៥៨.៩០១	៤.៣១៥.០៦៦	៩៥.០៨៣.១២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.៧៨៩.០៨០	៩៩.៤៤៤.៤៥០	-	១២៦.២៣៣.៥៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	២៦.៩៦៥.០៦៧	២៤១.៩០៩.៤៤៣	-	២៦៨.៨៧៤.៥១០
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	១.០៧១.៨៣៦.៧០៤	២.៨២៤.៥៥៦.៩៩៨	២៣៨.៥១៩.៥៩០	៤.១៣៥.៩១៣.២៩២
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង ចំណូលលម្អិតផ្សេងៗ	-	៦១.១១០	-	៦១.១១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៤៤.១៦៥	៣.២០៥.១៤៨	៧៦.១៩១	៤.៦២៥.៥០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.១៤៥.១៤៤.១៧៨	៣.២៤១.៧៣៦.០៥០	២៤២.៩១០.៨៨៧	៤.៦២៩.៧៩១.០៧៥

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៩.១៧៧	១៨៩.៩១៩.២៨៧	៥.៥៨១.៧៦២	១៩៥.៥៧០.២២៦
ប្រាក់បញ្ញើរបស់អតិថិជន	១៤៣.៩៦៦.០៣២	២.០១៦.០៨២.១១៤	១៥.២៣៣.៤៥៩	២.១៧៥.២៨១.៦០៥
ប្រាក់កម្ចី	៩៥.១៥១.០៨០	៨៦២.៤៥៦.១៣៣	១៩៤.៥០៥.៦០៧	១.១៥២.១១២.៨២០
អនុបំណុល	-	២៥២.៦០០.០៤៣	-	២៥២.៦០០.០៤៣
មូលបត្របំណុល	២៧.៦២៣.១០៨	៥៤.១១៨.០៦៧	-	៨១.៧៤១.១៧៥
បំណុលភតិសន្យា	-	២៥.២២៨.៤២៤	-	២៥.២២៨.៤២៤
បំណុលផ្សេងៗ	១.០៩៥.០៤៣	១.៥៤៤.៧៥២	២០.២៩៩	២.៦៦០.០៩៤
បំណុលហិរញ្ញវត្ថុសរុប	២៦៧.៩០៤.៤៤០	៣.៤០១.៩០៨.៨២៧	២១៥.៣៤១.១២៧	៣.៨៨៥.១៥៤.៣៩១

ស្ថានភាពសុទ្ធនៅលើតារាងតុល្យការ

គិតជាដុល្លារអាមេរិក	៨៧៧.២៣៩.៧៣៨	(១៦០.១៧២.៧៧៤)	២៧.៥៦៩.៧២០	៧៤៤.៦៣៦.៦៨៤
	២១៥.៣២៦.៣៩៦	(៣៩.៣១៥.៨៥០)	៦.៧៦៧.២៣៧	១៨២.៧៧៧.៧៨៣

គិតជាលាន់រៀល

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

	ប្រាក់រៀល	ដុល្លារអាមេរិក	ប្រាក់បាត	សរុប
សាច់ប្រាក់ក្នុងដៃ	១៦.១៨៧.៦២៩	៦៨.៩៧៥.៤៧៨	៤.៤៦៨.៧៨៣	៨៩.៦៣១.៨៩០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១១៨.២៩១.៧៣៨	២០៤.៣៣៥.៩៧៧	-	៣២២.៦២៧.៧១៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៥៧.៨៣០.១០៩	១៧៨.០៧៩.០៧៦	-	២៣៥.៩០៩.១៨៥
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៨៤០.៩៨៥.៩២១	២.៣៣៨.៣៧៤.១៨០	២១៥.៥១៤.៨១៦	៣.៣៩៤.៨៧៤.៩១៧
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង ចំណូលលម្អិតផ្សេងៗ	-	៦០.៦៧៥	-	៦០.៦៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨០៣.១១៣	២.៥៨១.២៤៨	៦៦.៩៦០	៣.៤៥១.៣២១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.០៣៨.០៩៨.៥១០	២.៧៩២.៤០៦.៦៣៤	២២០.០៥០.៥៥៩	៤.០៤៦.៥៥៥.៧០៣

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១.៨៩៧	១៣៤.២៣០.៧០៧	-	១៣៤.២៣២.៦០៤
ប្រាក់បញ្ញើរបស់អតិថិជន	១៤០.៣៤៣.៣៣៧	១.៨៨១.៥៤៨.២៣០	១២.០៧៦.៣៩៥	២.០៣៣.៩៦៧.៩៦២
ប្រាក់កម្ចី	១៣២.៥៨០.៥៤៤	៧៧៥.៧១៨.៣៦៨	១៧៤.៩៨៧.៤១៨	១.០៨៣.២៨៦.៣៣០
អនុបំណុល	-	១៦៥.៥៦១.៤៣២	-	១៦៥.៥៦១.៤៣២
មូលបត្របំណុល	២៧.៦១៧.៤៥៩	៥៣.៧៣២.៨៣៨	-	៨១.៣៥០.២៩៧
បំណុលភតិសន្យា	-	១៨.២២៩.១៦៥	-	១៨.២២៩.១៦៥
បំណុលផ្សេងៗ	៩៥៨.៥៦១	១.៣១២.៦១៣	១៩.៥៥៣	២.២៩០.៧២៧
ចំណូលហិរញ្ញវត្ថុសរុប	៣០១.៥០១.៧៩៨	៣.០៣០.៣៣៣.៣៥៣	១៨៧.០៨៣.៣៦៦	៣.៥១៨.៩១៨.៥១៧

ស្ថានភាពសុទ្ធនៃលើតារាងតុល្យការ

៧៣២.៥៩៦.៧១២	(២៣៧.៩២៦.៧១៩)	៣២.៩៦៧.១៩៣	៥២៧.៦៣៧.១៨៦
-------------	---------------	------------	-------------

គិតជាដុល្លារអាមេរិក

១៨១.១១១.៦៧២	(៥៨.៨១៩.៩៥៥)	៨.១៥០.១០៨	១៣០.៤៤១.៨២៥
-------------	--------------	-----------	-------------

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ក្រុមហ៊ុនមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

ផលប៉ះពាល់លើ ប្រាក់ចំណេញ ក្រោយបង់ពន្ធ សរុបរៀល	ផលប៉ះពាល់លើ ធាតុមូលធន ផ្សេងៗ សរុបរៀល	ផលប៉ះពាល់លើ ប្រាក់ចំណេញ ក្រោយបង់ពន្ធ ដុល្លារអាមេរិក	ផលប៉ះពាល់លើ ធាតុមូលធន ផ្សេងៗ ដុល្លារអាមេរិក
---	---	--	--

២០២១

អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក កើនឡើង ២%	២.៥៣៨.១៣៥	-	៦២៣.០០៨	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក ថយចុះ ២%	(២.៦៤១.៧៣៣)	-	(៦៤៨.៤៣៧)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត កើនឡើង ៥%	(១.០៦០.៩៨៤)	-	(២៦០.៤២៨)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត ថយចុះ ៥%	១.១៧២.៦៦៨	-	២៨៧.៨៤២	-

២០២០

អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក កើនឡើង ២%	៣.៧៧៧.៨៥២	-	៩៣៣.៩៥៦	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ដុល្លារអាមេរិក ថយចុះ ២%	(៣.៩៣២.០៥១)	-	(៩៧២.០៧៧)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត កើនឡើង ៦%	(១.៥១១.១២១)	-	(៣៧៣.៥៧៧)	-
អត្រាប្តូរប្រាក់ប្រាក់រៀល/ប្រាក់បាត ថយចុះ ៦%	១.៧០៤.០៣០	-	៤២១.២៦៨	-

(ខ) ហានិភ័យតម្លៃ

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រកម្ពុជា ដែលកើតឡើងពីការវិនិយោគដែលក្រុមហ៊ុនកាន់កាប់ និងបានចាត់ថ្នាក់ជា FVOCI ។ ទឹកប្រាក់វិនិយោគនេះមិនមានចំនួនជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនមានគោលការណ៍ដើម្បីគ្រប់គ្រងហានិភ័យតម្លៃរបស់ខ្លួន ពីការវិនិយោគមូលបត្រកម្ពុជាទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលតម្លៃពីងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ដែលធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ប្រាក់កម្ចីរបស់ក្រុមហ៊ុនមានទាំងប្រាក់កម្ចីដែលមានអត្រាអថេរ និងប្រាក់កម្ចីដែលមានអត្រាអថេរ ដែលភាគច្រើននៃប្រាក់កម្ចីគឺមានអត្រាអថេរ ដោយសារគោលការណ៍របស់ក្រុមហ៊ុនគឺត្រូវរក្សាប្រាក់កម្ចីរបស់ខ្លួនតាមអត្រាអថេរយ៉ាងហោចណាស់ ៧០%។ ក្រុមហ៊ុនមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។ ជាងនេះទៅទៀត គណៈគ្រប់គ្រងធ្វើការវិភាគ និងព្យាករយ៉ាងទៀងទាត់ ចំពោះបម្រែបម្រួលពីងទុកនៃអត្រាការប្រាក់ និងរៀបចំហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយវាយតម្លៃទៅលើផលប៉ះពាល់របស់វា និងចាត់វិធានការផ្សេងៗដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១ខែ នៃឆ្នាំ	១ខែ ទាក់ទង នៃឆ្នាំ	៣ខែ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ	១ឆ្នាំ ទាក់ទង នៃឆ្នាំ
សេវាផ្គត់ផ្គង់ ១ខែ ឆ្នាំ ២០២១	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសេវាផ្គត់ផ្គង់	-	-	-	-	-	-	-	-	-	-
សេវាប្រតិបត្តិការ	៤០៧.២០២	-	១.៤៣២.០៥៧	-	-	៤៥.០៨៣.១២៩	-	-	៩៥.០៨៣.១២៩	៩៥.០៨៣.១២៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកម្ពុជា	១១២.៥២៨.៧២៨	-	-	-	-	១២៣.៤៩៤.២៧១	-	-	១២៣.៤៩៤.២៧១	១២៣.៤៩៤.២៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	-	-	-	-	-	១៥៦.៣៤៥.៧៨២	-	-	១៥៦.៣៤៥.៧៨២	១៥៦.៣៤៥.៧៨២
ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ	-	-	-	-	-	-	-	-	-	-
កំណត់ត្រា និងប្រតិបត្តិការសេវាផ្គត់ផ្គង់	១១.៦០១.១១៥	៣០.០៥២.៩៣១	១៧៧.១៣៦.៤៣២	២.៦៥៣.៤៥៩.០១៥	១.២៦២.៦៣៣.៧៩៩	-	-	-	៦១.១១០	៦១.១១០
ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ	-	-	-	-	-	-	-	-	-	-
សរុប	១១៤.៥៣៧.០៤៥	៣០.០៥២.៩៣១	១៧៩.០៦៤.៤៨៩	២.៦៥៣.៤៥៩.០១៥	១.២៦២.៦៣៣.៧៩៩	៣៥០.០០៩.៧៩៦	៣៥០.០០៩.៧៩៦	៣៥០.០០៩.៧៩៦	១៥៦.៣៤៥.៧៨២	១៥៦.៣៤៥.៧៨២
ចំណូលសេវាផ្គត់ផ្គង់	-	-	-	-	-	-	-	-	-	-
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៤.០៣២.៣៦៤	៤៦.២៩៣.៧៨៥	១២៤.៧៩៤.៤០២	៤៤៩.៦៧៥	-	-	-	-	-	-
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៣១១.៤៩៩.២៦៩	៣៣៨.៦០៩.០៥១	១.២០៩.៨៩៤.៤៦៩	២៦៤.៤៣៨.៨១៦	-	-	-	-	-	-
ប្រាក់កម្ចី	-	៤៦.០១៨.៧៤៤	២២២.៤៧៨.០៣២	៤៤៣.៦១៦.០៤៤	-	-	-	-	-	-
អនុប័ណ្ណ	-	-	-	១៣៣.៨១៧.១១២	១១៨.៧៤២.៩៣១	-	-	-	-	-
មូលបត្របំណុល	-	-	៤១.៧៤១.១៧៥	-	-	-	-	-	-	-
បំណុលភតិសន្យា	៣៦៦.៨៦៤	៦៩៩.០៤១	៣.៦៣១.៩៩៥	១៣.៤៥៧.១២០	៧.០៧៣.៤០៨	-	-	-	-	-
បំណុលផ្សេងៗ	-	-	-	-	-	-	-	-	-	-
សរុប	៣៤២.៥៩៦.៤៩៧	៤៣១.៦១០.៦៦៥	១.៦៤៤.៥៤០.០៧៤	១.២៥៦.១៧៦.៤៧៦	១២៤.៨៤៦.៣៣៩	៣៥០.០០៩.៧៩៦	៣៥០.០០៩.៧៩៦	៣៥០.០០៩.៧៩៦	១៥៦.៣៤៥.៧៨២	១៥៦.៣៤៥.៧៨២
ចំណូលសេវាផ្គត់ផ្គង់សរុប	-	-	-	-	-	-	-	-	-	-
កំណត់ត្រាសេវាផ្គត់ផ្គង់សរុប	(២៦១.៧៦១.៤៥២)	(៤០១.៥៣៧.៦៩០)	(១.៤៦៣.៤៧១.៤៤៤)	(១.៣៤៧.២៤០.២៤៤)	(១.១៣៦.៧៧៧.៤៦០)	(៣៧៧.៣៤៩.៧០២)	(៣៧៧.៣៤៩.៧០២)	(៣៧៧.៣៤៩.៧០២)	(១៥៦.៣៤៥.៧៨២)	(១៥៦.៣៤៥.៧៨២)
កំណត់ត្រាសេវាផ្គត់ផ្គង់សរុប	(៦៤.២៩១.៧០៦)	(៩៨.៥៦១.០៤៣)	(៣៩៩.២២២.២៤៤)	(៣៣៣.១៥៦.៦៦៤)	(២៧៩.០៣២.២៦៨)	(៥២.៦២៣.៤៨៤)	(៥២.៦២៣.៤៨៤)	(៥២.៦២៣.៤៨៤)	(៥២.៦២៣.៤៨៤)	(៥២.៦២៣.៤៨៤)

សេវាផ្គត់ផ្គង់ ១ខែ ឆ្នាំ ២០២១
ប្រតិបត្តិការសេវាផ្គត់ផ្គង់
 សេវាប្រតិបត្តិការ
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកម្ពុជា
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ
 កំណត់ត្រា និងប្រតិបត្តិការសេវាផ្គត់ផ្គង់
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ

ចំណូលសេវាផ្គត់ផ្គង់
 ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
 ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍
 ប្រាក់កម្ចី
 អនុប័ណ្ណ
 មូលបត្របំណុល
 បំណុលភតិសន្យា
 បំណុលផ្សេងៗ
ចំណូលសេវាផ្គត់ផ្គង់សរុប
 កំណត់ត្រាសេវាផ្គត់ផ្គង់សរុប
 កំណត់ត្រាសេវាផ្គត់ផ្គង់សរុប

សេវាផ្គត់ផ្គង់ ១ខែ ឆ្នាំ ២០២១
ប្រតិបត្តិការសេវាផ្គត់ផ្គង់
 សេវាប្រតិបត្តិការ
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកម្ពុជា
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ
 កំណត់ត្រា និងប្រតិបត្តិការសេវាផ្គត់ផ្គង់
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ
 ប្រតិបត្តិការបញ្ញើប្រាក់បញ្ញើក្នុងស្ថានភាពសុខុមាលភាពប្រាក់បញ្ញើ

- (គ) ហានិភ័យអត្រាការប្រាក់ (ត)
 - ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)
 - ចំណេញ-ខាតងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង អាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។

	ផលប៉ះពាល់លើ ប្រាក់ចំណេញ ក្រោយបង់ពន្ធ ពាក់ព័ន្ធ	ផលប៉ះពាល់លើ ប្រាក់ចំណេញ មុនពន្ធ	ផលប៉ះពាល់លើ ប្រាក់ចំណេញ ក្រោយបង់ពន្ធ ដុល្លារអាមេរិក	ផលប៉ះពាល់លើ ប្រាក់ចំណេញ មុនពន្ធ ដុល្លារអាមេរិក
២០២១				
អត្រាការប្រាក់កើនឡើង១០០អត្រាគោលមូលដ្ឋាន	២៩៤.០៧១	-	៧២.១៨២	-
អត្រាការប្រាក់ថយចុះ១០០អត្រាគោលមូលដ្ឋាន	(២៩៤.០៧១)	-	(៧២.១៨២)	-
២០២០				
អត្រាការប្រាក់កើនឡើង១០០អត្រាគោលមូលដ្ឋាន	១.១៤០.៣៩២	-	២៨១.៩២៦	-
អត្រាការប្រាក់ថយចុះ១០០អត្រាគោលមូលដ្ឋាន	(១.១៤០.៣៩២)	-	(២៨១.៩២៦)	-

៣៦.៣ ហានិភ័យសាច់ប្រាក់នាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

- (ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល
 - គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។
- (ខ) ដំណើរការរកប្រភពទុន
 - ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ក្រុមហ៊ុន បានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចីអនុបំណុល និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។
- (គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)
 - តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុអនិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

លេខផ្ទៃដី៣១ ខែធ្នូ ឆ្នាំ២០២០

ប្រសូលអម្បូរិញ្ញត្តិ

សាលាប្រឹក្សាភិបាល
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល
 ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ
 ប្រសូលអម្បូរិញ្ញត្តិសំរាប់តាមតម្លៃសម្រាប់ក្នុងចំណូលលម្អិតរៀងៗ
 តំណទាន និងបុរេប្រទានសំរាប់តាមតម្លៃដើមដាក់វិលស
 ប្រសូលអម្បូរិញ្ញត្តិផ្សេងៗ

ប្រសូលអម្បូរិញ្ញត្តិសរុប តាមការសង្កេតឃើញនៃស្ថិតិសរុប

ចំណូលរំលែក

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
 ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍
 ប្រាក់កម្ចី
 អនុប័ណ្ណ
 មូលបត្របំណុល
 បំណុលភតិសន្យា
 បំណុលផ្សេងៗ

ចំណូលរំលែកសរុប តាមការសង្កេតឃើញនៃស្ថិតិសរុប

(ខ្លះ) / លើស សាច់ប្រាក់ប្រយុទ្ធសាស្ត្រ

គិតតាមប្រភេទអាមេរិក

ទំនិញ	ទំនិញ	ទំនិញ	ទំនិញ	ទំនិញ	ទំនិញ
ស្ថិតិសរុប	ស្ថិតិសរុប	ស្ថិតិសរុប	ស្ថិតិសរុប	ស្ថិតិសរុប	ស្ថិតិសរុប
៨៩.៦៣១.៨៩០	-	-	-	-	៨៩.៦៣១.៨៩០
៣២០.៨០៩.១៦៣	១.០១២.៥៨០	៨១០.៤៧១	-	-	៣២២.៦៣២.២១៤
១៦៨.១៥៦.២៩២	៦៧.៩៧៩.៨៨៦	-	-	-	២៣៦.១៣៦.១៧៨
៦០.៦៧៥	-	-	-	-	៦០.៦៧៥
២០១.៩១៩.៣២២	២៨៩.៤៧៥.៩១១	១.២២៤.៣៥៦.៧៩៥	២.៧១៤.០៣២.១២៥	៨៩.០៤៤.២៦០	៤.៥១៨.៨២៦.៤១៣
៣.០៥៩.២៤២	១៣.១៤៦	១១៦.០៩២	១២២.៩៦៨	១៤៣.៤៧៣	៣.៤៥១.៣២១
៧៨៣.៦៣២.៥៨៤	៣៤៨.៤៨១.៥២៣	១.២២៥.២៤៣.៣៥៨	២.៧១៤.១៥៥.០៩៣	៨៩.១៨៨.១៣៣	៤.១៧០.៧៤០.៦៩១
២៨.១៨៩.១៥៦	៣៩.០៧២.៧៦៧	៦៣.៦៤៨.១២៥	៥.២៤៥.២៣៥	-	១៣៦.១៩៥.២៨៣
៣៦៨.៤៥១.១១៧	៣៩៨.៦៨១.៩១០	១.០៣៥.៦៩២.៩៤៣	៣៣១.២០៦.៥៩១	-	២.១៣៨.៤៣២.៦០១
៣៨.៨០៩.៩៤៣	១០៦.០២៦.២១៩	៤៣៨.៦៨៧.៨០៧	៦០៥.៦៨៩.៩៥៦	-	១.១៨៩.២១៣.៩៦៥
-	១៥.៣២៥.៣៩២	៣៣.១៣៧.០៦៨	១៤៩.២៤៦.៤២៩	២៣.០៦៨.៥២១	២២០.៧៤៧.៤១០
-	-	៦.៧០១.៤៤៨	៨៣.៤៧៤.៥៨១	-	៩០.១៧៦.៤២៩
៤៨៨.៩៦៨	៩៥០.៣៩៤	៣.៩៧៩.៤៦៩	១១.០១៨.១៣៦	៥៨៥.២៧៦	១៧.០២២.២៤៣
២.២៩០.៧២៧	-	-	-	-	២.២៩០.៧២៧
៤៣៨.៦២៩.៩៥១	៥៦០.០៥៦.៦៨២	១.៥៨១.៤៨៧.៣០០	១.១៤៥.៩៣០.៩២៨	២៣.៦៥៣.៧៩៧	៣.៧៩០.១១៨.៦៥៨
៣៤៥.០០២.៦៣៣	(២០១.៥៧៥.១៥៩)	(៣៥៦.៥៦៣.៩៤២)	១.៥២៨.២២៤.១៦៥	៦៥.៥៣៤.៣៣៦	១.៣៨០.៦២២.០៣៣
៤៥.២៩១.១៣៣	(៤៥.៤៣៣.១៦៧)	(៤៥.១៤៩.៣០៦)	៣៧៧.៨០៥.៧២៧	១៦.២០១.៣១៩	៣៤១.៣១៥.៧០៦

គិតតាមប្រើទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនមានតំណទានរំលែកប្រសិនបើមានជំហាន ២៤.៦៧០.០០០ ពាន់រៀល (៦.០៩៨.៨៨៨ ដុល្លារអាមេរិក) ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។

៣៦.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមាន ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្របគឺជាតម្លៃដែលអាចទទួលបានក្នុងការលក់ទ្រព្យសកម្ម ឬបានបង់ក្នុងការផ្ទេរបំណុល ក្នុងប្រតិបត្តិការតាមលំដាប់លំដោយមួយរវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទវាស់វែង។ ព័ត៌មានបានបង្ហាញនៅទីនេះ គឺជាការប៉ាន់ស្មានតម្លៃសមស្រប នាការលក់បរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

- (ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប
 - i) ការកំណត់តម្លៃសមស្រប និងឋានានុក្រមតម្លៃសមស្រប

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត ១	កម្រិត ២	កម្រិត ៣	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប</i>				
<i>ក្នុងចំណូលលម្អិតផ្សេងៗ</i>				
មូលបត្រកម្ពុជា	-	-	៦១.១១០	៦១.១១០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦១.១១០	៦១.១១០
គិតជាដុល្លារអាមេរិក	-	-	១៥.០០០	១៥.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប</i>				
<i>ក្នុងចំណូលលម្អិតផ្សេងៗ</i>				
មូលបត្រកម្ពុជា	-	-	៦០.៦៧៥	៦០.៦៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦០.៦៧៥	៦០.៦៧៥
គិតជាដុល្លារអាមេរិក	-	-	១៥.០០០	១៥.០០០

ក្រុមហ៊ុនវាស់វែងតម្លៃសមស្រប ដោយប្រើឋានានុក្រមតម្លៃសមស្របដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីសារសំខាន់នៃធាតុចូល ដែលបានប្រើក្នុងការវាស់វែង៖

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្ពុជា) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

ii) វិធីសាស្ត្រសម្រាប់ការកំណត់តម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាស់វែងតាម FVOCI គឺជាការវិនិយោគក្នុងមូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅលើតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បហារដែលបានប្រើ ត្រូវបានកែសម្រួលអាស្រ័យទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។

(ខ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

(iv) បំណុលភតិសន្យា

តម្លៃសមស្របប៉ាន់ស្មាននៃបំណុលភតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលភតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសមស្របរបស់វាត្រូវបានប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បហារ ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ
 តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹង
 តម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vi) ប្រាក់កម្ចី និងអនុបំណុល
 ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់
 ប្រហែលនឹងតម្លៃយោងរបស់វា។

(vii) មូលបត្របំណុល
 ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នា
 កាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្រ
 បំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយ
 ប្រើអត្រាលើទីផ្សារ។

៣៦.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅ
 លើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យក្រុមហ៊ុនអាចបន្តផ្តល់ផលប្រយោជន៍ដល់
 ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមហ៊ុន និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii)
 រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាត
 សាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	២០២១ ពាន់រៀល	២០២០ ពាន់រៀល	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ដើមទុនភ្នាក់ងារ				
ដើមទុន	២២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក	៣៥០.៣៨៩.៣០២	២៩៨.០៦៥.២៧៦	៨៦.២៤១.៥៤៥	៧៣.៣៧៩.១៩៨
ទុនបម្រុងផ្សេងៗ	៣៨០.៤១៥.១១៦	២១០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៥១.៩៧៩.៣៧៤
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(២.៣៧០.៥៥៤)	(២.៦១៨.១៥១)	(៥៨១.៨៧៤)	(៦៤៧.២៥៦)
	៩៥២.៨១១.២៦៤	៧៣០.២៣៩.៦៤១	២៣៤.៨៨៩.៤៧២	១៨០.១៧២.១៦៦
ដើមទុនភ្នាក់ងារ-ដើមទុនបន្ថែម				
អនុបំណុល	២៥០.៩៥៨.៤០០	១៥៧.៧៥៥.០០០	៦១.៦០០.០០០	៣៩.០០០.០០០
	២៥០.៩៥៨.៤០០	១៥៧.៧៥៥.០០០	៦១.៦០០.០០០	៣៩.០០០.០០០
សរុប ដើមទុនភ្នាក់ងារ ១ + ដើមទុនភ្នាក់ងារ ២	១.២០៣.៧៦៩.៦៦៤	៨៨៧.៩៩៤.៦៤១	២៩៦.៤៨៩.៤៧២	២១៩.១៧២.១៦៦



បណ្តាញប្រតិបត្តិការរបស់ អិលអូអិលស៊ី

ការិយាល័យកណ្តាល

អាគារលេខ ៦៦៦ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់ៗ សង្កាត់
បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (+៨៥៥) ០២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិច៖ info@lolc.com.kh
គេហទំព័រ៖ www.lolc.com.kh

១. ការិយាល័យប្រតិបត្តិការ

អាគារលេខ ៦៦៦ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់ៗ
សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៨០០ ៧៩៧

២. សាខាខណ្ឌលមករា - សង្កាត់បឹងព្រលិត

ផ្ទះលេខ៤៣១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត
ខណ្ឌលមករា រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៥០០ ២២២

៣. សាខាខណ្ឌលមករា - សង្កាត់វាលវែង

ដីឡូត៍លេខ៣៥៣ ផ្លូវលេខ១៦៩ សង្កាត់វាលវែង ខណ្ឌលមករា
រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៦០០ ៩៦៦

៤. សាខាខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី

មហាវិថីមិត្តភាពក្នុងពេញ-ហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៩០០ ២៦៨

៥. សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទី១

ផ្ទះលេខ ១០១អាអ៊ី០អ៊ី១ & ១០១អា ផ្លូវ២៨៩ ភូមិភូមិ១ សង្កាត់
បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៧០០ ០០១

៦. សាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខ

ផ្ទះលេខ២៥ មហាវិថីព្រះសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨១ ៦០០ ៥៨៨

៧. សាខាខេត្តបន្ទាយមានជ័យ

ផ្លូវជាតិលេខ៦២ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុង
សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៨១ ៨០០ ៣១៥

៨. សាខាក្រុងប៉ោយប៉ែត - សង្កាត់ផ្សារកណ្តាល

ផ្លូវជាតិលេខ៥ ភូមិទី១ លេខ១២១ សង្កាត់ផ្សារកណ្តាល ក្រុង
ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៨១ ៨០០ ៣២៤

៩. សាខាស្រុកព្រះនេត្រព្រះ - ឃុំជប់រ៉ាវី

ផ្លូវជាតិលេខ៦ ភូមិជប់ ឃុំជប់រ៉ាវី ស្រុកព្រះនេត្រព្រះ ខេត្ត
បន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៨១ ៨០០ ០២០

១០. សាខាស្រុកថ្មពួក - ឃុំគំរូ

ផ្លូវជាតិលេខ៥៦A ភូមិអណ្តូងខ្ពង ឃុំគំរូ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៨១ ៨០០ ៥៩៥

១១. សាខាខេត្តបាត់ដំបង

ផ្ទះលេខN°01.F59A N°02.F59A N°03.F59A ផ្លូវជាតិលេខ៥
ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៣១៧

១២. សាខាក្រុងបាត់ដំបង - សង្កាត់តនៈ

ភូមិចេក៤ សង្កាត់តនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៥៣៦

១៣. សាខាស្រុកបរវេល - ឃុំបរវេល

ផ្ទះលេខ៦៣ ក្រុមទី៣ ផ្លូវជាតិលេខ៥៧B ភូមិបរវេល១ ឃុំបរវេល
ស្រុកបរវេល ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៦០៩

១៤. សាខាស្រុកកំរៀង - ឃុំបឹងរាំង

ផ្ទះលេខ៧៩ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៧៨៥

១៥. សាខាស្រុកមោងឫស្សី - ឃុំគារ

ផ្លូវជាតិលេខ៥ ភូមិគារបី ឃុំគារ ស្រុកមោងឫស្សី
ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៣១៩

១៦. សាខាស្រុកតនមណ្ឌល - ឃុំស្តៅ

ផ្ទះលេខ៤៩១ ក្រុមទី១ ភូមិស្តៅ ឃុំស្តៅ ស្រុកតនមណ្ឌល
ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៣១៨

១៧. សាខាស្រុកសំឡូត - ឃុំតាសាញ

ផ្លូវលេខ១០២ ភូមិអូរទន្លេម ឃុំតាសាញ ស្រុកសំឡូត
ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៩៨៨

១៨. សាខាស្រុកសំពៅលូន - ឃុំសន្តិភាព

ផ្ទះលេខ១០២៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព
ស្រុកសំពៅលូន ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៨១ ៨០០ ៥៨៥

១៩. សាខាខេត្តកំពង់ចាម

ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម
ខេត្តកំពង់ចាម
ទូរសព្ទ: ០៨១ ៨០០ ២៩៨

២០. សាខាស្រុកចំការលើ - ឃុំស្វាយទាប

ផ្លូវជាតិលេខ៧១ ភូមិថ្មលំបែកកើត ឃុំស្វាយទាប
ស្រុកចំការលើ ខេត្តកំពង់ចាម
ទូរសព្ទ: ០៨១ ៨០០ ៩៨៣

២១. សាខាស្រុកជើងព្រៃ - ឃុំសូទិញ

ផ្លូវជាតិលេខ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម
ទូរសព្ទ: ០៨១ ៨០០ ៣០១

២២. សាខាស្រុកព្រៃឈរ - ឃុំជ្រៃវៀន

ផ្លូវជាតិលេខ៧ ភូមិស្រែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ
ខេត្តកំពង់ចាម
ទូរសព្ទ: ០៨១ ៨០០ ០៤០

២៣. សាខាខេត្តកំពង់ឆ្នាំង

ផ្ទះលេខអា០៩៦ ភូមិទី១ សង្កាត់ខ្យាម ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង
ទូរសព្ទ: ០៨១ ៤០០ ២៤១

២៤. សាខាស្រុកកំពង់ត្រឡាច - ឃុំថ្មតដូ

ផ្លូវជាតិលេខ៥ ភូមិដើមពពេល ឃុំថ្មតដូ ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង
ទូរសព្ទ: ០៨១ ៨០០ ០៣៩

២៥. សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៣ ភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ
ទូរសព្ទ: ០៨១ ៨០០ ៧៦៩

២៦. សាខាស្រុកឧដុង្គ - ឃុំរាំងចាស់

ផ្លូវជាតិលេខ៥ ភូមិស្រែកែវ ឃុំរាំងចាស់ ស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ
ទូរសព្ទ: ០៨១ ៨០០ ៣២១

២៧. សាខាស្រុកភ្នំស្រួច - ឃុំគីរីវន្ត

ផ្លូវជាតិលេខ៤ ភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ
ទូរសព្ទ: ០៨១ ៥០០ ០៦០

២៨. សាខាខេត្តកំពង់ធំ

ភូមិបណ្តែងខាងលិច សង្កាត់ដំរីជាន់ខ្នា ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ៩៧៧

២៩. សាខាស្រុកបារាយណ៍ - ឃុំបណ្តែង

ផ្លូវជាតិលេខ៦ ភូមិព្រៃតាត្រាវ ឃុំបណ្តែង ស្រុកបារាយណ៍
ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ២៦៦

៣០. សាខាស្រុកសណ្តាន់ - ឃុំសណ្តាន់

ភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៥០០ ៤៤៤

៣១. សាខាស្រុកស្ទឹង - ឃុំកំពង់ចិនជើង

ភូមិភ្នំតា ឃុំកំពង់ចិនជើង ស្រុកស្ទឹង ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ៩៦៧

៣២. សាខាខេត្តកំពត

ផ្លូវជាតិលេខ៣ ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត
ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩៧

៣៣. សាខាស្រុកអង្គរជ័យ - ឃុំភ្នំកុង

ភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩៣

៣៤. សាខាស្រុកឈូក - ឃុំសត្វពង

ផ្លូវជាតិលេខ៣ ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក
ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩០

៣៥. សាខាស្រុកកំពង់ត្រាច - ឃុំអង្គសុរាភី

ផ្លូវជាតិលេខ៣១ ភូមិបឹងធំខាងលិច ឃុំអង្គសុរាភី
ស្រុកកំពង់ត្រាច ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២០២

៣៦. សាខាខេត្តកណ្តាល

ផ្ទះលេខ១៣៨ ផ្លូវជាតិលេខ២ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី
ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៨០០ ៣១២

៣៧. សាខាស្រុកអង្គស្នួល - ឃុំបែកចាន

ផ្ទះលេខ២៨អា, ២៩អា ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុក
អង្គស្នួល ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៤០០ ២២២

៣៨. សាខាស្រុកកោះធំ - ឃុំព្រែកថ្មី

ផ្លូវជាតិលេខ២១ ភូមិព្រែកធំ ឃុំព្រែកថ្មី ស្រុកកោះធំ
ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៧០០ ១២៧

៣៩. សាខាស្រុកកៀនស្វាយ - ឃុំគគីរ
ផ្លូវជាតិលេខ១ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ
ខេត្តកណ្តាល
ទូរស័ព្ទ: ០៨១ ៨០០ ៦០១

៤០. សាខាស្រុកមុខកំពូល - ឃុំព្រែកអញ្ចាញ
ផ្លូវជាតិលេខ៦ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
ទូរស័ព្ទ: ០៨១ ៩០០ ០៤១

៤១. សាខាក្រុងតាខ្មៅ - សង្កាត់រកាខ្ពស់
ផ្លូវជាតិលេខ២១ ភូមិព្រែកខ្សែ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ
ខេត្តកណ្តាល
ទូរស័ព្ទ: ០៨១ ៨០០ ៣១៤

៤២. សាខាខេត្តកោះកុង
ភូមិទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ទូរស័ព្ទ: ០៨១ ៩០០ ២៨១

៤៣. សាខាខេត្តក្រចេះ
ផ្លូវសង្គមស្រុកនិយម ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ
ខេត្តក្រចេះ
ទូរស័ព្ទ: ០៨១ ៩០០ ៣២៧

៤៤. សាខាស្រុកឆ្លូង - ឃុំឆ្លូង
ផ្លូវលេខ៣០៨ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង
ខេត្តក្រចេះ
ទូរស័ព្ទ: ០៨១ ៩០០ ៣២៨

៤៥. សាខាស្រុកស្នួល - ឃុំស្នួល
ផ្លូវលេខ៧៤ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល
ខេត្តក្រចេះ
ទូរស័ព្ទ: ០៨១ ៧០០ ២១៥

៤៦. សាខាខេត្តមណ្ឌលគីរី
ផ្លូវជាតិលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី
ទូរស័ព្ទ: ០៨១ ៧០០ ១១១

៤៧. សាខាខេត្តព្រះវិហារ
ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
ខេត្តព្រះវិហារ
ទូរស័ព្ទ: ០៨១ ៨០០ ៩៩៦

៤៨. សាខាស្រុកជាំក្សាន្ត - ឃុំជាំក្សាន្ត
ផ្លូវជាតិលេខ៩២ ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ
ទូរស័ព្ទ: ០៨១ ៩០០ ៨៥៥

៤៩. សាខាខេត្តព្រះសីហនុ
ផ្ទះលេខ១៩-២០ ផ្លូវប្រឹក្សាកម្ម ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ
មិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទូរស័ព្ទ: ០៨១ ៩០០ ២៧៧

៥០. សាខាខេត្តព្រៃវែង
ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
ទូរស័ព្ទ: ០៨១ ៩០០ ៧៨១

៥១. សាខាស្រុកកំពង់ត្របែក - ឃុំប្រសាទ
ផ្លូវជាតិលេខ១ ភូមិដូងទុង ឃុំប្រសាទ ស្រុកកំពង់ត្របែក
ខេត្តព្រៃវែង
ទូរស័ព្ទ: ០៨១ ៩០០ ៣០៥

៥២. សាខាស្រុកមេសាង - ឃុំជីផុច
ភូមិរាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
ទូរស័ព្ទ: ០៨១ ៧០០ ០១០

៥៣. សាខាស្រុកពារាំង - ឃុំការ
ផ្លូវជាតិលេខ៨ ភូមិស្វាយពល ឃុំការ ស្រុកពារាំង ខេត្តព្រៃវែង
ទូរស័ព្ទ: ០៨១ ៣០០ ៤០០

៥៤. សាខាស្រុកពាមរក៍ - ឃុំព្រែកខ្សាយ "ខ"
ផ្លូវជាតិលេខ១ ភូមិ១ ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរក៍
ខេត្តព្រៃវែង
ទូរស័ព្ទ: ០៨១ ៨០០ ២៧៧

៥៥. សាខាខេត្តពោធិ៍សាត់
ផ្ទះ២៥៦ ផ្លូវជាតិលេខ៥ ភូមិថ្នល់បំបែក សង្កាត់លាប
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទូរស័ព្ទ: ០៨១ ៨០០ ៨៨៩

៥៦. សាខាខេត្តតន្តី
ផ្ទះលេខB០៦-B០៧ ផ្លូវជាតិលេខ៧៨A ភូមិអភិវឌ្ឍន៍ សង្កាត់
ឡាបានសៀក ក្រុងបានលុង ខេត្តតន្តី
ទូរស័ព្ទ: ០៨១ ៨០០ ២៤៤

៥៧. សាខាស្រុកបរកែវ - ឃុំឡាមិញ
ផ្លូវជាតិលេខ៧៨ ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តតន្តី
ទូរស័ព្ទ: ០៨១ ៩០០ ២៤៨

៥៨. សាខាខេត្តសៀមរាប
ភូមិបន្ទាយចាស់ សង្កាត់ស្នួលក្រោម ក្រុងសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទ: ០៨១ ៩០០ ២៩៤

៥៩. សាខាក្រុងសៀមរាប - សង្កាត់ស្វាយដង្គំ
ផ្ទះលេខ២៨៦ ផ្លូវជាតិលេខ៦ ភូមិត្រស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទ: ០៨១ ៦០០ ២២៨

៦០. សាខាស្រុកអង្គរជុំ - ឃុំចារល្យក
ផ្លូវលេខ២៣១ ភូមិដូនស្វា ឃុំចារល្យក ស្រុកអង្គរជុំ
ខេត្តសៀមរាប
ទូរស័ព្ទ: ០៨១ ៨០០ ១៥១

៦១. សាខាស្រុកជីក្រែង - ឃុំកំពង់ក្តី

ផ្ទះលេខ២០២៨ ផ្លូវជាតិលេខ៦ ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៥

៦២. សាខាស្រុកពួក - ឃុំពួក

ផ្ទះលេខ២៧០៩ ភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៦

៦៣. សាខាស្រុកសូទ្រនិគម - ឃុំដំដែក

ភូមិជួនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៧

៦៤. សាខាខេត្តស្ទឹងត្រែង

ផ្ទះលេខ២២២ ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ទូរសព្ទ: ០៨១ ៨០០ ៩៥៩

៦៥. សាខាខេត្តស្វាយរៀង

ផ្លូវជាតិលេខ១ សង្កាត់ព្រៃឆ្នាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៣០២

៦៦. សាខាក្រុងបារិត - សង្កាត់ព្រៃអង្គុញ

ផ្លូវជាតិលេខ១ ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបារិត ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៧៨៣

៦៧. សាខាស្រុករមាសហែក - ឃុំកំពង់ត្រាច

ភូមិគោគ្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៣០៤

៦៨. សាខាខេត្តតាកែវ

ភូមិផ្សារតាកោ សង្កាត់កាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ១៩៩

៦៩. សាខាស្រុកបាទី - ឃុំត្រពាំងសាប

ផ្លូវជាតិលេខ២ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ៣០៧

៧០. សាខាស្រុកគិរីវង់ - ឃុំព្រះបាទជាន់ជុំ

ផ្លូវជាតិលេខ២ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ២៨៩

៧១. សាខាស្រុកព្រៃកប្បាស - ឃុំព្រៃល្វា

ភូមិល្វាឆ្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ៣០៩

៧២. សាខាស្រុកត្រាំកក់ - ឃុំអង្គតាសោម

ផ្លូវជាតិលេខ៣ ភូមិត្រពាំងខ្ពុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ២៨៨

៧៣. សាខាខេត្តឧត្តរមានជ័យ

ផ្លូវជាតិលេខ៦៨ ភូមិជួនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៨០០ ៣១៦

៧៤. សាខាស្រុកអន្លង់វែង - ឃុំអន្លង់វែង

ផ្លូវជាតិលេខ៦៧ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៨០០ ២១១

៧៥. សាខាស្រុកបន្ទាយអំពិល - ឃុំគោកមន

ផ្លូវជាតិលេខ៥៦អា ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៣០០ ៣១១

៧៦. សាខាខេត្តប៉ៃលិន

ផ្លូវជាតិលេខ៥៧ ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ទូរសព្ទ: ០៨១ ៨០០ ២៤២

៧៧. សាខាខេត្តត្បូងឃ្មុំ

ភូមិជើងឡុង សង្កាត់ស្នួង ក្រុងស្នួង ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៣២៦

៧៨. សាខាស្រុកតំបែរ - ឃុំតំបែរ

ផ្លូវជាតិលេខ៧៣ ភូមិសញ្ជើយសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៤២០

៧៩. សាខាស្រុកមេមត់ - ឃុំមេមត់

ផ្លូវជាតិលេខ៧ ភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ២៥៥

៨០. សាខាស្រុកអូររាំងខ្ចី - ឃុំអំពិលតាពក

ភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូររាំងខ្ចី ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៥៧៨

៨១. សាខាស្រុកពញាត្រែក - ឃុំកោងកាង

ផ្លូវជាតិលេខ៧ ភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៣៣៣



ឯកសារសាធារណៈ

☎ 023 991 991

📘 facebook.com/lolccambodia

✉ info@lolc.com.kh

🌐 www.lolc.com.kh

អាគារលេខ ៦៦៦ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់ៗ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ឯកសារសាធារណៈ